

ទង់បុប្ផជាតិ

ដកស្រង់ពីឧទ្យាននៃព្រះវិចិត្រៈរបស់រ៉ស្មីលុលឡោះហ៊ី صلی اللہ علیہ وآلہ وسلم

ការអង្វរករ

قَالَ الْإِمَامُ الْبَاقِرُ (ع) : اللَّهُمَّ إِنَّا نَرْغِبُ إِلَيْكَ فِي دَوْلَةِ كَرِيمَةٍ تُعْزُبُ بِهَا الْإِسْلَامَ وَ أَهْلَهُ وَ تُنْزِلُ بِهَا
النَّعَاقَ وَ أَهْلَهُ وَ تَحْجَلُنَا فِيهَا مِنَ الدُّعَاةِ إِلَى طَاعَتِكَ وَالْقَادَةِ إِلَى سَبِيلِكَ وَ تَرْزُقُنَا بِهَا كَرَامَةَ الدُّنْيَا
وَالْآخِرَةِ

بحار الأنوار/6/91

អ៊ីម៉ាំ អាល់ បាកៀរ صلوات الله عليه មានវចនៈថា៖ "ឱព្រះជាម្ចាស់! អស់ទូលព្រះបង្គំជាខ្ញុំប្រាថ្នា ឲ្យ
ព្រះអង្គប្រទានយុត្តិធម៌ដល់អស់ទូលព្រះបង្គំជាខ្ញុំ, និងប្រទានរដ្ឋបាលអ៊ីស្លាមត្រឹមត្រូវ ។
សូមឲ្យសាសនាអ៊ីស្លាម និងប្រជារាស្ត្រអ៊ីស្លាមបានទទួលជោគវាសនាល្អដោយរដ្ឋបាល
នោះ និងសូមឲ្យពុតត្បុតមាយា និងអស់ពួកមានពុតត្បុតមាយាបានទទួលនូវអំណាចដ៏ល្អ
ហើយសូមឲ្យអស់ទូលព្រះបង្គំជាខ្ញុំបាននៅក្នុងរដ្ឋបាលនោះ ក្នុងចំណោមអស់អ្នកបង្គាប់
ប្រជារាស្ត្រឲ្យគោរពព្រះអង្គ និងក្នុងចំណោមអស់អ្នកចង្អុលណែនាំទៅកាន់ផ្លូវ
អស់ឡោះហ្វ៊ី, និងសូមព្រះមេត្តាប្រទានកិត្តិយស និងសេចក្តីរុងរឿងនៃលោកនេះនិង
លោកមុខ ឲ្យអស់ទូលព្រះបង្គំជាខ្ញុំ ។"

បញ្ជីមាតិកា

- ការស្គាល់អស់ឡោះហ្វ៊ី ព្រះដ៏មហាម៉ុច្ឆើង ព្រះដ៏មហាមេត្តា..... ៩
- នមស្ការ(ស្រ្តីឡាតូ) និងផលរបស់ការនមស្ការ..... ១២
- នមស្ការ(ស្រ្តីឡាតូ)ក្នុងយាមយប់(ស្រ្តីឡាតូលឡើយ)..... ១៨
- សទ្ធាចំពោះអស់ឡោះហ្វ៊ីនិងការចូលដល់សេចក្តីស្រឡាញ់របស់ព្រះអង្គ..... ២១
- ភក្តីភាពនិងការចាំបាច់របស់វាសម្រាប់មុស្លីម..... ២៣
- ការអង្វរសុំខ្ញុំអ្នក..... ២៨
- អាស្តូលុលបៃត៍..... ៣៣
- ការស្រឡាញ់អាស្តូលុលបៃត៍..... ៣៧
- ការប្រព្រឹត្តិល្អប្រពៃ..... ៣៨
- ស៊ីអាស្តូលុលបៃត៍និងគុណសម្បត្តិរបស់ពួកគេ..... ៤៣
- បាបនិងផលរបស់វា..... ៤៥
- វិជ្ជាសាស្ត្រនិងតម្លៃរបស់វា..... ៤៩
- ការចេះដឹងនិងគុណធម៌របស់ការសិក្សា..... ៥២
- ការចេះដឹងនិងគុណធម៌របស់ការបង្រៀនវា..... ៥៥
- ឧត្តមភាពនិងសេចក្តីសំខាន់របស់អ្នកមានវិជ្ជាជ្រៅជ្រះ..... ៥៦
- ការយកចិត្តទុកដាក់នឹងបរលោក..... ៦០
- ការដឹងកំហុសដែលបានធ្វើហើយ..... ៦១
- ការការពារកិត្តិយសរបស់អ្នកមានសទ្ធា..... ៦៣
- ទង្វើប្រកបដោយគុណធម៌..... ៦៥
- អយុត្តិធម៌និងបទល្មើស..... ៦៧
- សិទ្ធិរបស់មិត្តមុស្លីម..... ៦៩
- វិន្ទនាការ..... ៧២
- បង្គាប់ឲ្យប្រព្រឹត្តិល្អនិងហាមប្រព្រឹត្តិអាក្រក់..... ៧៣
- អណ្តាតនិងវិបត្តិរបស់វា..... ៧៩
- ការនិយាយដើមនិងការរិះគន់..... ៨១
- ការនិយាយកុហក..... ៨៣

គូកននិងមិត្តភាព	៨៥
មិត្តដែលពុំមានសីលធម៌	៨៨
ការបម្រើប្រជាជន	៩០
ការឲ្យខ្ចី	៩២
ការជួយអ្នកទុក្ខ.....	៩៣
ការបរិច្ចាគនិងការសាងសេចក្តីពេញចិត្តដល់អ្នកមានសទ្ធា.....	៩៥
ការធ្វើសទ្ធាទាន.....	៩៦
ការយកចិត្តទុកដាក់នឹងសាច់ញាតិ	៩៩
អំពើល្អចំពោះឪពុកម្តាយ	១០០
សិទ្ធិរបស់ក្មេង	១០២
ការបំបៅដោះទារក	១០៥
អាពាហ៍ពិពាហ៍ជាសទ្ធាធម៌មុត្តដ៏ធំ	១០៧
ការជួយជម្រុញឲ្យរៀបអាពាហ៍ពិពាហ៍.....	១០៩
អាពាហ៍ពិពាហ៍ជាកូនសោនៃព្រះមេត្តាធម៌និងចរិតល្អប្រពៃ	១១០
ការប្រញាប់រៀបអាពាហ៍ពិពាហ៍	១១១
ការជ្រោមជ្រែងឲ្យមានអាពាហ៍ពិពាហ៍តាមច្បាប់សាសនា	១១៣
ភរិយានិងខាន់ស្លា	១១៥
អត្រាខាន់ស្លា	១១៧
អាពាហ៍ពិពាហ៍ដោយគោរពជំនឿនិងសេចក្តីស្មោះត្រង់	១១៨
បំណងរៀបអាពាហ៍ពិពាហ៍របស់បុរស	១២០
ការប្រកបអាជីវកម្ម.....	១២២
ភរិយានិងការប្រព្រឹត្តិល្អចំពោះស្វាមី	១២៤
ការផ្តល់កិត្តិយសដល់ភរិយា	១២៧
ភរិយានិងសេចក្តីគាប់ចិត្តស្វាមី.....	១២៩
គុណសម្បត្តិគួរសរសើររបស់ភរិយា	១៣២
ការលែងលះនិងលទ្ធផលរបស់វា	១៣៥
ការដាក់ភ្នែកនិងការដាក់ខ្លួន.....	១៣៧
ស្ត្រីនិងអលង្ការ	១៣៨

439- قَالَ الْإِمَامُ الْبَاقِرُ (ع) : مَنْ تَرَكَ الْجَمَاعَةَ رَغْبَةً عَنْهَا وَ عَنْ جَمَاعَةِ الْمُسْلِمِينَ مِنْ غَيْرِ عِلَّةٍ فَلَا صَلَاةَ لَهُ

بحار الأنوار/11/88

៤៣៩. អ៊ីម៉ាំ អាស់ បាកៀរ^{صلوات الله عليه والسلا} មានវចនៈថា៖ "អ្នកណាមួយចោល នមស្ការ(ស្ត្រីឡាតូ) រួមដោយគ្មានអនុញ្ញាត ព្រោះតែរូញរា និងព្រោះតែចង់គេចមុខមិត្តមិត្តិម ប្រៀបបាននឹងពុំមាន នមស្ការ(ស្ត្រីឡាតូ) សម្រាប់អ្នកនោះឡើយ ។"

បីប្តារុល អាន់វ៉ា ក្បាលទី ៨៨ ទំព័រ១១១

440- قَالَ الْإِمَامُ الرِّضَا (ع) : إِنَّمَا جُعِلَتِ الْجَمَاعَةُ قَبِيلًا لِئَلَّا يَكُونَ الْإِخْلَاصُ وَالتَّوْحِيدُ وَالْإِسْلَامُ وَ الْعِبَادَةُ لِلَّهِ إِلَّا طَاهِرًا مَكْشُوفًا مَشْهُودًا لِأَنَّ فِي إِظْهَارِهِ حُجَّةً عَلَى أَهْلِ الْمَشْرِقِ وَ الْمَغْرِبِ لِلَّهِ عَزَّ وَ جَلَّ وَخَدَهُ وَ لِيَكُونَ الْمُنَافِقُ وَالْمُسْتَحِفُّ مُؤَدِّيًا لِمَا أَقَرَّ بِهِ يُظْهِرُ الْإِسْلَامَ وَالْمُرَاقِبَةَ وَ لِيَتَكُونَ شَهَادَاتُ النَّاسِ بِالْإِسْلَامِ مِنْ بَعْضِهِمْ لِبَعْضٍ جَائِزَةٌ مُمَكِّنَةٌ مَعَ مَا فِيهِ مِنَ الْمُسَاعَدَةِ عَلَى الْبِرِّ وَالتَّقْوَى وَالرَّجْرِ عَنْ كَثِيرٍ مِنْ مَعَاصِي اللَّهِ عَزَّ وَ جَلَّ

بحار الأنوار/12/88

៤៤០. អ៊ីម៉ាំ រីដ្វា^{صلوات الله عليه والسلا} មានវចនៈថា៖ "ពិតណាស់ នមស្ការ(ស្ត្រីឡាតូ)រួមគ្នាបានដាក់មកជាបញ្ញត្តិ ដើម្បីជំនឿបរិសុទ្ធលើឯកភាព លើសាសនាអ៊ីស្លាម, និងលើការសក្ការៈបូជា អស់ឡោះហ្ន៎^{عز}នោះ នឹងបើកឲ្យឃើញជាក់ច្បាស់ ពីព្រោះដោយសារការបើកឲ្យឃើញនេះ គោលបំណងរបស់អស់ឡោះហ្ន៎^{عز}, ព្រះដ៏មានមហិទ្ធិបូទ្ធិ និងដ៏រុងរឿង នឹងបានទទួលសេចក្តីសម្រេចសម្រាប់អស់មនុស្សទាំងខាងកើតនិងខាងលិច ។ ឯគោលបំណង (របស់នមស្ការ(ស្ត្រីឡាតូ)រួម) មួយទៀតគឺ ឲ្យបណ្តាអ្នកដែលឃ្លាតឆ្ងាយពីសេចក្តីពិត, ពួកលាក់ពុត, និងពួកត្រងាប់ត្រងួសប្រតិបត្តិតាមការប្តេជ្ញាខ្លួន ទោះស្ម័គ្រក្តីមិនស្ម័គ្រក្តី ដោយសម្តែងឲ្យឃើញជាអ៊ីស្លាម យ៉ាងជាក់ច្បាស់ និងជាអ្នកការពារ (ច្បាប់សាសនាក្នុងសង្គម) ។ នមស្ការ(ស្ត្រីឡាតូ) រួមធ្វើឲ្យមនុស្សស្គាល់គ្នាទៅវិញទៅមក ដើម្បីនឹងឲ្យភាគខ្លះក្នុងចំណោមពួកគេ ជាកសិណរបស់អ្នកទៀតសម្រាប់សាសនាអ៊ីស្លាមរបស់ពួកគេ ។ ហើយនេះក៏ជាមធ្យោបាយ ក្នុងការប្រព្រឹត្តិអំពើល្អនិងទង្វើផ្សេងៗដើម្បី អស់ឡោះហ្ន៎^{عز}, ដោយងាយស្រួលនិងដោយរួមគ្នា ដើម្បីចៀសវាងការប្រព្រឹត្តិល្មើសបញ្ញត្តិ អស់ឡោះហ្ន៎^{عز},

السَّمَاءِ، وَ الرَّكْعَةُ فِي جَمَاعَةٍ أَرْبَعَةٌ وَ عِشْرُونَ رَكْعَةً كُلُّ رَكْعَةٍ أَحَبُّ إِلَى اللَّهِ عَزَّ وَ جَلَّ مِنْ عِبَادَةِ
 أَرْبَعِينَ سَنَةً، وَ أَمَّا يَوْمُ الْقِيَامَةِ فَيَجْمَعُ اللَّهُ فِيهِ الْأَوْلِيَيْنَ وَ الْأَحْرَبِينَ لِلْحِسَابِ، فَمَا مِنْ مُؤْمِنٍ مَشَى
 إِلَى الْجُمُعَةِ إِلَّا حَفَّتَ اللَّهُ عَلَيْهِ عَزَّ وَ جَلَّ أَهْوَالُ يَوْمِ الْقِيَامَةِ ثُمَّ يَأْمُرُ بِهِ إِلَى الْحَنَّةِ

بحار الأنوار/688

៤៣៧. ណាថ្វី មានវចនៈថា៖ " នមស្ការ(ស្ត្រីឡាតូ) រួមគ្នាជាជួរ របស់សហគមន៍ខ្ញុំនៅ
 លើផែនដីនោះ ប្រៀបបាននឹងជួររបស់ម៉ាឡាអ៊ីកាស្កូនៅលើជាន់មេឃ ។ នមស្ការ
 (ស្ត្រីឡាតូ)រួមគ្នាមួយរក្ខត់ស្មើនឹងម្ភៃបួនរក្ខត់ ។ គ្រប់រក្ខត់ជាទីស្រឡាញ់របស់
 អល់ឡោះហ្គ័រ ព្រះដ៏មានមហិទ្ធិបូទិ និងដ៏រុងរឿង ជាងអ្វីបាដូស្កូសែសិបឆ្នាំ ។ នាថ្ងៃ
 គឺយ៉ាម៉ាស្កូថ្ងៃដែលអល់ឡោះហ្គ័រ នឹងប្រមូលមនុស្សទាំងអស់ ទាំងសម័យមុននិងសម័យ
 ចុងក្រោយមកដើម្បីជំនុំជម្រះ អល់ឡោះហ្គ័រ ព្រះដ៏មានមហិទ្ធិបូទិ និងដ៏រុងរឿង នឹង
 សម្រាលទុក្ខវេទនាឲ្យអ្នកដែលបានទៅនមស្ការ(ស្ត្រីឡាតូ)រួមគ្នានៅថ្ងៃជំនុំជម្រះ បន្ទាប់
 មកព្រះអង្គនឹងបញ្ជាឲ្យអ្នកនោះចូលឋានសួគ៌ ។"

ថ្វីហ្គារុល អាន់រ៉ាវ ក្បាលទី ៨៨ ទំព័រ៦

438- قَالَ رَسُولُ اللَّهِ (ص) : أَتَى رَجُلٌ أَعْمَى رَسُولَ اللَّهِ (ص) فَقَالَ: يَا رَسُولَ اللَّهِ إِنِّي ضَرِيرٌ
 الْبَصَرِ وَ زُبْمًا أَسْمَعُ النَّدَاءَ وَ لَا أَجِدُ مَنْ يَقُودُنِي إِلَى الْجَمَاعَةِ وَالصَّلَاةِ مَعَكَ فَقَالَ لَهُ النَّبِيُّ (ص) شَدَّ
 مِنْ مَنْزِلِكَ إِلَى الْمَسْجِدِ حَبْلًا وَ أَخْضَرَ الْجَمَاعَةَ

التهديب/266/3

៤៣៨. "វិស្វលុលឡោះហ្គ័រ មានវចនៈថា៖ "បុរសខ្វាក់ភ្នែកម្នាក់បានមកជួប
 វិស្វលុលឡោះហ្គ័រ ហើយបានសួរថា៖ "វិស្វលុលឡោះហ្គ័រអើយ ខ្ញុំជាមនុស្សពិការ បើពុំ
 មានអ្នកណានាំខ្ញុំទៅ នមស្ការ(ស្ត្រីឡាតូ)រួមជាមួយលោក ពេលបានឮហៅ នមស្ការ
 (ស្ត្រីឡាតូ)នោះ នឹងឲ្យខ្ញុំធ្វើយ៉ាងណា?" ណាថ្វី បានតបថា៖ "ចូរអ្នកយកខ្សែចងពីផ្ទះ
 អ្នកទៅម៉ាស់ឃ្មុំដូច ហើយចូរមក នមស្ការ(ស្ត្រីឡាតូ) រួមគ្នា ។"

អាត់តាស្កូស្ត្រីប ក្បាលទី ៣ ទំព័រទី ២៤៤

បាបខាងបទកាមុប្បានិងលទ្ធផលអាក្រក់របស់វា ១៤០
 អនាម័យក្នុងសាសនាអ៊ីស្លាម ១៤២
 ធុរៈកិច្ចនិងទំនាក់ទំនងសង្គម ១៤៤
 ការបោកប្រាសក្នុងការលក់ដូរ ១៤៦
 តណ្ហា ១៤៧
 សម្បត្តិនិងការសង្វាតទ្រព្យលោកនេះដោយលោភលន់..... ១៤៩
 លោកមិនបិតថេរ ការទាក់ទាញនិងពិសពុលរបស់វា ១៥១
 ការលង់ខ្លួនក្នុងការបោកបញ្ឆោតរបស់លោកនេះ ១៥២
 សេចក្តីល្មោភនិងសេចក្តីសង្ឃឹមឥតខ្ចីមសារ..... ១៥៣
 ភាពក្រអឺតក្រអោងនិងបូកខែង..... ១៥៤
 ការចេះប្រមាណក្នុងសេដ្ឋកិច្ច ១៥៦
 ប្រឹក្សា..... ១៥៧
 ការខស្សាហ៍និងការខ្ជិលច្រអូស ១៥៩
 ការធ្វើពលីកម្មនិងអ្នកធ្វើពលីកម្មជីវិត ១៦០
 ការរង់ចាំអ៊ីម៉ាម៉ាស្កូខ្ចីយ័និងរដ្ឋបាលយុត្តិធម៌របស់ព្រះអង្គ ^{عجل الله} ១៦១
 សហគមន៍មូស្លីមនាសម័យកាលចុងក្រោយ..... ១៦៨
 ដំណើរជីវិត ១៧០
 សាសនានិងការសិក្សាសាសនា ១៧១
 ចរិយាល្អនិងលទ្ធផលរបស់វា ១៧៣
 គុណវិត្តិនៃកំហឹងនិងអារម្មណ៍អាក្រក់ ១៧៥
 ការអង្វរករសូមខមាទោសពីអល់ឡោះហ្គ័រ..... ១៧៧
 នមស្ការ(ស្ត្រីឡាតូ)ជុំគ្នា (យ៉ាម៉ាអ៊ាស្កូ) ១៧៩
 ការអង្វរករ..... ១៨២

នមស្ការ(ស្រីឡាតូ)ជុំគ្នា (យ៉ាម៉ាអាស៊ុន)

434- قَالَ رَسُولُ اللَّهِ (ص) : إِنَّ اللَّهَ يَسْتَحْيِي مِنْ عَبْدِهِ إِذَا صَلَّى فِي جَمَاعَةٍ ثُمَّ سَأَلَهُ حَاجَةً أَنْ يُنْصَرَفَ حَتَّى يَفْضِيَهَا

بحار الأنوار/488

៤៣៤. "វិស្វលុលឡោះហ្ន៎^{صلوات الله عليه وآله}មានវចនៈថា៖ "ពិតណាស់ ពេលបម្រើអល់ឡោះហ្ន៎^{صلوات الله عليه وآله}ណាម្នាក់ នមស្ការ(ស្រីឡាតូ)ជុំគ្នា ហើយបានអង្វរសូមអ្វីម្យ៉ាងពីព្រះអង្គ^{صلوات الله عليه وآله} ព្រះអង្គទ្រង់ខ្ចាស់អ្នកនោះ ទាល់តែព្រះអង្គនឹងបំពេញសំណូមនោះ ។"

បីហ្វារុល អាន់រ៉ាវ ក្បាលទី ៨៨ ទំព័រ៤

435- قَالَ الْإِمَامُ الرَّضَا (ع) : فَضَّلُ الْجَمَاعَةَ عَلَى الْفَرْدِ بِكُلِّ رُكْعَةٍ أَلْفَا رُكْعَةٍ

بحار الأنوار/488 & وسائل الشيعة/290/8

៤៣៥. អ៊ីម៉ាំ រីដ្ឋី^{صلوات الله عليه وآله}មានវចនៈថា៖ "នមស្ការ(ស្រីឡាតូ) រួមគ្នា បើប្រៀបនឹង នមស្ការ(ស្រីឡាតូ) តែឯងនោះ មួយវត្តាត់ស្មើនឹងមួយពាន់វត្តាត់ ។"

បីហ្វារុល អាន់រ៉ាវ ក្បាលទី ៨៨ ទំព័រ៤
វ៉ាសាអ៊ីលុស្ត រ៉ាស៊ីអាស៊ុន ក្បាលទី ៨ ទំព័រ២៩០

436- قَالَ رَسُولُ اللَّهِ (ص) : صَلَاةُ الرَّجُلِ فِي جَمَاعَةٍ خَيْرٌ مِنْ صَلَاتِهِ فِي بَيْتِهِ أَرْبَعِينَ سَنَةً

مستدرک الوسائل/446/6

៤៣៦. "វិស្វលុលឡោះហ្ន៎^{صلوات الله عليه وآله}មានវចនៈថា៖ " នមស្ការ(ស្រីឡាតូ) រួមគ្នារបស់អ្នកណាម្នាក់ ប្រសើរជាង នមស្ការ(ស្រីឡាតូ) ម្នាក់ឯងនៅឯផ្ទះសែសិបឆ្នាំ ។"

មុសតាដ្ឋវិក អាល់វ៉ាសាអ៊ីល ក្បាល៦ ទំព័រ៤៤៦

437- قَالَ النَّبِيُّ (ص) : وَ أُمَّ الْجَمَاعَةِ فَإِنَّ صُفُوفَ أُمَّتِي فِي الْأَرْضِ كَصُفُوفِ الْمَلَائِكَةِ فِي

៤៣១. អ៊ីម៉ា អាមីរុល មុមីនីន អុលី^{صلوات الله عليه} មានវចនៈថា៖ "សេចក្តីសរសើរទាំងអម្បាលម៉ាន ជាកម្មសិទ្ធិរបស់អល់ឡោះហ្គ័រ^{عجل} សម្រាប់សេចក្តីប្រោសប្រណីគ្រប់ប្រការ, ខ្ញុំសូម អល់ឡោះហ្គ័រ^{عجل} នូវសេចក្តីល្អគ្រប់ប្រការ, ខ្ញុំសូមពីងពាក់ អល់ឡោះហ្គ័រ^{عجل} ឲ្យផុតពីបាបធម៌ ទាំងឡាយ, ខ្ញុំសូមអភ័យទោសពី អល់ឡោះហ្គ័រ^{عجل} សម្រាប់បាបគ្រប់ប្រការ ។"

បីហ្គារុល អាស័រ ក្បាលទី ៩៥ ទំព័រ២៥២

432- عَنْ أَبِي جَعْفَرٍ مُحَمَّدِ بْنِ عَلِيِّ الْبَاقِرِ (ع) قَالَ سُئِلَ رَسُولُ اللَّهِ (ص) عَنْ خِيَارِ الْعِبَادِ، فَقَالَ: إِذَا أَحْسَنْتُمْ اسْتَبَشَرْتُمْ، وَإِذَا أَسَأْتُمْ اسْتَعْفَرْتُمْ، وَإِذَا أَعْطُوا شَكَرْتُمْ، وَإِذَا أُبْتُلُوا صَبَرْتُمْ، وَإِذَا غَضِبُوا عَفَرْتُمْ

الخصال/317

៤៣២. សេចក្តីថ្លែងការណ៍ពី អាថ្នី យ៉ាកុហ្គារ មូហ្គាម៉ាដូ ប៊ិន អុលី អាល់ បាភ្លៀវ^{صلوات الله عليه} ថា៖ "មានគេសួររស្មីលុលឡោះហ្គ័រ^{عجل} អំពីបណ្តាបម្រើ អល់ឡោះហ្គ័រ^{عجل} ដែលល្អបំផុត លោកបានតបថា៖ "ពេលពួកគេបានធ្វើអំពើល្អ ពួកគេសប្បាយចិត្ត, ពេលពួកគេបានធ្វើ ខុស ពួកគេខិតខំសូមអភ័យទោស, ពេលពួកគេបានទទួលសេចក្តីប្រោសប្រណី ពួកគេ ថ្លែងអំណរគុណ, ពេលពួកគេជួបប្រទះទុក្ខវេទនា ពួកគេអត់ធ្មត់, ពេលពួកគេខឹង ពួកគេ ឲ្យអភ័យ ។"

អាល់យីស្ទល់ ទំព័រទី ៣១៧

433- قَالَ الْإِمَامُ الصَّادِقُ : إِذَا أَكْثَرَ الْعَبْدُ مِنَ الْإِسْتِعْفَارِ رُفِعَتْ صَحِيفَتُهُ وَ هِيَ تَتَلَأَلُ

مكارم الأخلاق/313

៤៣៣. អ៊ីម៉ា ស្វឺខ្លីក្លី^{صلوات الله عليه} មានវចនៈថា៖ "បើមុស្លិមណាសូមអភ័យទោស អល់ឡោះហ្គ័រ^{عجل} ជាញឹកញយ បញ្ជី (កំណត់ទង្វើ) របស់អ្នកនោះនឹងឡើងទៅលើ ដោយមានរស្មីរន្ទាល ។"

ម៉ាការីមុល អាស្តុឡាក្នុង ទំព័រ ៣១៣

អារម្មបទ

بسم الله الرحمن الرحيم

1- قَالَ الْإِمَامُ السَّجَّادُ (ع) أَلْحَمْدُ لِلَّهِ وَالْحَمْدُ حَقُّهُ كَمَا يَسْتَحِقُّهُ حَمْدًا كَثِيرًا. وَأَعُوذُ بِهِ مِنْ شَرِّ نَفْسِي، إِنَّ النَّفْسَ لَأَمَّارَةٌ بِالسُّوءِ إِلَّا مَا رَحِمَ رَبِّي وَأَعُوذُ بِهِ مِنْ شَرِّ الشَّيْطَانِ الَّذِي يَزِيدُنِي ذَنْبًا إِلَى ذَنْبِي، وَأَخْتَرُ بِهِ مِنْ كُلِّ جَبَّارٍ فَاجِرٍ، وَسُلْطَانٍ جَائِرٍ، وَعَدُوِّ قَاهِرٍ. أَللَّهُمَّ اجْعَلْنِي مِنْ جُنْدِكَ فَإِنَّ جُنْدَكَ هُمُ الْغَالِبُونَ، وَاجْعَلْنِي مِنْ جِرْبِكَ; فَإِنَّ جِرْبَكَ هُمُ الْمُفْلِحُونَ، وَاجْعَلْنِي مِنْ أَوْلِيَاءِكَ; فَإِنَّ أَوْلِيَاءَكَ لَا خَوْفَ عَلَيْهِمْ وَلَا هُمْ يَخْزَنُونَ. أَللَّهُمَّ أَصْلِحْ لِي دِينِي فَإِنَّهُ عِصْمَةُ أَمْرِي، وَأَصْلِحْ لِي آخِرَتِي فَإِنَّهَا دَارُ مَقَرِّي، وَإِلَيْهَا مِنْ مُجَاوِرَةِ اللَّعَامِ مَقَرِّي، وَاجْعَلْ الْحَيَاةَ زِيَادَةً لِي فِي كُلِّ خَيْرٍ، وَالْوَفَاةَ رَاحَةً لِي مِنْ كُلِّ شَرٍّ. أَللَّهُمَّ صَلِّ عَلَى مُحَمَّدٍ خَاتَمِ النَّبِيِّينَ وَتَمَامِ عِدَّةِ الْمُرْسَلِينَ وَعَلَى آلِهِ الطَّاهِرِينَ وَأَصْحَابِهِ الْمُتَّحِينَ وَهَبْ لِي فِي الثَّلَاثَةِ ثَلَاثًا: لَا تَدْعُ لِي ذَنْبًا إِلَّا عَفَرْتَهُ، وَلَا عَمَّا إِلَّا أَذْهَبْتَهُ، وَلَا عَدُوًّا إِلَّا دَفَعْتَهُ. بِسْمِ اللَّهِ خَيْرِ الْأَسْمَاءِ، بِسْمِ اللَّهِ رَبِّ الْأَرْضِ وَالسَّمَاءِ...

بحارالانوار/187/90 و ملحقات الصحيفة السجادية/572

ដោយនូវព្រះនាមអល់ឡោះហ្គ័រ ព្រះដ៏មានព្រះមេត្តាធម៌ ព្រះដ៏មានព្រះមេត្តាករុណា ប្រណី ។

១.អ៊ីម៉ាសាថ្មយ៉ាដូ អ៊ីម៉ាទី^{صلوات الله عليه} បានមានវចនៈថា៖ "គ្រប់ការសរសើរមានចំពោះ អល់ឡោះហ្គ័រ^{عجل} និងបណ្តាការសរសើរជាព្រះរាជសិទ្ធិដ៏មហិមារបស់អល់ឡោះហ្គ័រ^{عجل} ហើយការសរសើរដោយឥតព្រំដែនបានលើព្រះអង្គ^{عجل} ។ ទូលព្រះបង្គំជាខ្ញុំសូមស្វែងរកទី ជ្រកកោននៃបារមីរបស់ព្រះអង្គ^{عجل} ឲ្យផុតអំពីអំពើអបលក្ខណ៍អប្រិយរបស់ខ្លួនទូលព្រះ បង្គំជាខ្ញុំផ្ទាល់ ព្រោះការពិត អារម្មណ៍នោះ រមែងទោរទន់ទៅរកការប្រព្រឹត្តនូវអំពើ អបលក្ខណ៍អប្រិយបាន លើកលែងតែព្រះអភិបាលរបស់ទូលព្រះបង្គំជាខ្ញុំមានព្រះមេត្តា

ប៉ុណ្ណោះ ។ ហើយទូលព្រះបង្គំជាខ្ញុំសូមទីជ្រកកោនក្រោមបារមីរបស់ព្រះអង្គ ឲ្យផុតពី អំពើអបលក្ខណ៍អប្រិយដែលមកពីមារស្មៃតួន ដែលវានឹងនាំមកនូវអំពើបាបថែមពីលើ បាបរបស់ទូលព្រះបង្គំជាខ្ញុំ ហើយទូលព្រះបង្គំជាខ្ញុំ សូមជ្រកកោនក្រោមបារមីរបស់ព្រះ អង្គឲ្យផុតអំពីពួកប្រព្រឹត្តិផ្ទុយសីលធម៌ និងឲ្យផុតអំពីក្សត្រសាហារយង់យួង និងសត្រូវ ដែលមានអនុភាពខ្លាំងក្លា ។"

"ឱព្រះអភិបាល ព្រះជាម្ចាស់ សូមព្រះអង្គ មេត្តាតែងតាំងទូលព្រះបង្គំជាខ្ញុំជាមនុស្ស ម្នាក់ ក្នុងចំណោមបណ្តាអេហ៍ពលយោធារបស់ព្រះអង្គផងចុះ ព្រោះការពិត ទាហាន របស់ព្រះអង្គនោះនឹងទៅជាអ្នកទទួលជ័យជំនះ ហើយសូមព្រះមេត្តាតែងតាំង ទូលព្រះបង្គំជាខ្ញុំ ជាម្នាក់នៅក្នុងបក្សរបស់ព្រះអង្គផង ព្រោះការពិត បក្សរបស់ព្រះអង្គ នោះ តែងតែបានទទួលនូវក្តីសម្រេច ហើយសូមព្រះមេត្តាតែងតាំងទូលព្រះបង្គំជាខ្ញុំ ឲ្យបានជាម្នាក់ជាទីសព្វព្រះរាជ ហឫទ័យរបស់ព្រះអង្គ សច្ចៈធម៌ពិត បណ្តាអ្នកជា ទីសព្វព្រះរាជហឫទ័យរបស់ព្រះអង្គ នោះ និងពុំមានការភ័យខ្លាចអ្វីៗកើតឡើងចំពោះ ពួកគេ ហើយពួកគេនឹងពុំមានការព្រួយចិត្ត ឬរន្ធត់ចិត្តអ្វីឡើយ ។"

"ឱព្រះជាម្ចាស់ សូមព្រះមេត្តាធ្វើឲ្យសាសនារបស់ទូលព្រះបង្គំជាខ្ញុំឧត្តុង្គឧត្តមឡើង ឲ្យ ទូលព្រះបង្គំជាខ្ញុំផងចុះ ការពិតនោះ នោះជាការការពាររបស់ព្រះអង្គ មកលើកិច្ចការ ផ្សេងៗរបស់ទូលព្រះបង្គំជាខ្ញុំ ហើយសូមព្រះមេត្តាជួយឲ្យថ្ងៃបរលោករបស់ទូលព្រះបង្គំ ជាខ្ញុំប្រសើរឡើងផង ព្រោះការពិត វាជាលំនៅដ្ឋានដ៏ស្ថាពររបស់ទូលព្រះបង្គំជាខ្ញុំ ហើយជាទីដែលទូលព្រះបង្គំជាខ្ញុំរត់គេចពីពួកមើលងាយ ហើយសូមព្រះមេត្តាធ្វើឲ្យជីវិត រស់នៅរបស់ទូលព្រះបង្គំជាខ្ញុំ ពោរពេញទៅដោយជាសុខ និងសូមឲ្យសេចក្តីស្លាប់របស់ ទូលព្រះបង្គំជាខ្ញុំប្រាសចាករោគាព្យាធិផងចុះ ។"

"ឱព្រះជាម្ចាស់ សូមព្រះមេត្តាប្រទានពរជ័យដល់មូហាំម៉ាដ្ឋ ﷺ នាចុងក្រោយបង្អស់ ក្នុងចំណោមរសូលរស៊ីលទាំងអម្បាលម៉ាន និងចំពោះព្រះរាជវង្សានុវង្សបរិសុទ្ធរបស់ លោក ﷺ និងបណ្តាសាវកភក្តីរបស់លោក ﷺ អ្នកមានគុណធម៌ដ៏ប្រពៃ និងសូមព្រះ មេត្តាប្រទានឲ្យទូលព្រះបង្គំជាខ្ញុំនូវបីប្រការគឺ កុំឲ្យបាបនៅជាប់នឹងទូលព្រះបង្គំជាខ្ញុំ លើកលែងតែព្រះអង្គអភ័យបាបនោះឲ្យទូលព្រះបង្គំជាខ្ញុំ កុំឲ្យមានទុក្ខសោកនៅលើទូល ព្រះបង្គំជាខ្ញុំ លះលែងតែព្រះអង្គបានច្រានវាចេញឆ្ងាយ និងកុំឲ្យទូលព្រះបង្គំជាខ្ញុំពើបពះ ប្រទះសត្រូវ លើកលែងតែព្រះអង្គឲ្យវាឃ្លាតចេញឆ្ងាយ ដោយព្រះនាមរបស់ អល់ឡោះហ៍ ﷻ ដែលជាព្រះនាមប្រសើរឧត្តុង្គឧត្តម ។ ក្នុងព្រះនាមអល់ឡោះហ៍ ﷻ ព្រះ

303/2/الكافي
៤២៨. អ៊ីម៉ា ស្ត្រីខ្ចីកូ صلوات الله عليه والسلام មានវចនៈថា៖ "អ្នកណាមួយព្យាយាមទប់កំហឹងរបស់ខ្លួន អល់ឡោះហ៍ ﷻ នឹងបិទបាំងគុណវិបត្តិរបស់អ្នកនោះ ។"

អាល់កាហ្វីយ៍ ក្បាលទី ២ ទំព័រទី ៣០៣

429- قَالَ الْإِمَامُ الصَّادِقُ (ع) : أَلْعَصَبُ مَمْحَقَةٌ لِقَلْبِ الْحَكِيمِ، وَ قَالَ: مَنْ لَمْ يَمْلِكْ عَضْبَهُ لَمْ يَمْلِكْ عَقْلَهُ

303/2/الكافي
៤២៩. អ៊ីម៉ា ស្ត្រីខ្ចីកូ صلوات الله عليه والسلام មានវចនៈថា៖ "កំហឹងជាយាតករចិត្តរបស់បណ្ឌិត ។ អ្នកណាមិន គ្រប់គ្រងកំហឹងខ្លួនឯងបានទេ អ្នកនោះក៏មិនមានសមត្ថភាពគ្រប់គ្រងគតិបណ្ឌិតរបស់ ខ្លួនឯងបានទេដែរ ។"

អាល់កាហ្វីយ៍ ក្បាលទី ២ ទំព័រទី ៣០៣

ការអង្វរករសូមខមាទោសពីអល់ឡោះហ៍ ﷻ

430- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : تَعَطَّرُوا بِالْإِسْتِغْفَارِ لَا تَفْضَحَنَّكُمْ رَوَائِحِ الذُّنُوبِ

22/6/الأنوار
៤៣០. អ៊ីម៉ា អាមីរុល មុមីនីន អុលី صلوات الله عليه والسلام មានវចនៈថា៖ "ចូរអស់លោកព្រោះគ្រឿងក្រអូប លើខ្លួន (លាបគ្រឿងក្រអូប) ពេលអង្វរករសូមអភ័យទោស (ពីអល់ឡោះហ៍ ﷻ) ដើម្បីនឹងកុំ ឲ្យក្លិនអាសោចនៃបាបរបស់អស់លោកធ្វើឲ្យអស់លោកអាម៉ាស់មុខ ។"

ប៊ីហ្គារុល អាន់វ៉ាវ ក្បាលទី ៦ ទំព័រ២២

431- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : أَلْحَمْدُ لِلَّهِ عَلَى كُلِّ نِعْمَةٍ، وَ أَسْأَلُ اللَّهَ مِنْ كُلِّ خَيْرٍ وَ أَعُوذُ بِاللَّهِ مِنْ كُلِّ شَرٍّ، وَ أَسْتَغْفِرُ اللَّهَ مِنْ كُلِّ ذَنْبٍ

ជាម្ចាស់នៃភពផែនដែនចក្រវាលនិងមេឃ ។

បីហារុល អាន់រ៉ាវ ក្បាលទី៩០, ទំព័រ១៨៧ និងស្ទ្រីហ្វីហ្វ្រែហ្វ ហ្វីយ៉ាឌីយៈហ្វ ទំព័រ៥៧២

ការស្គាល់អល់ឡោះហ៍ ព្រះដ៏មហាថ្កុំថ្កើង ព្រះដ៏មហាមេត្តា

2- قَالَ رَسُولُ اللَّهِ (ص) : أَيُّهَا النَّاسُ إِنَّهُ لَا نَبِيَّ بَعْدِي وَ لَا أُمَّةَ بَعْدَكُمْ أَلَا فَاعْبُدُوا رَبَّكُمْ وَصَلُّوا
خَمْسَكُمْ وَصُومُوا شَهْرَكُمْ وَ حَجُّوا بَيْتَ رَبِّكُمْ وَ آدَوْا زَكَاةَ أَمْوَالِكُمْ طَيِّبَةً بِهَا أَنْفُسُكُمْ وَ أَطِيعُوا وُلاةَ
أَمْرِكُمْ تَدْخُلُوا جَنَّةَ رَبِّكُمْ

الحصا/322

២. វិស្វលុលឡោះហ៍ صلوات الله عليه و آله បានមានវចនៈថា៖ "ឱប្រជារាស្ត្រទាំងឡាយ ពុំមានណាមួយ ពុំមានណាមួយ ម្នាក់នឹងមកក្រោយពីតថាគតទៀតទេ ហើយពុំមានសហគមន៍ណាផ្សេងក្រោយពីពួកលោកទៀតឡើយ ដូច្នោះ ចូរប្រយ័តមកុំធ្វេសប្រហោសចំពោះព្រះអភិបាល الله របស់ពួកលោក ចូរបំពេញនមស្ការ(ស្នូឡាតូ) ទាំងប្រាំដងរបស់ពួកលោកឲ្យខ្ជាប់ខ្ជួន ចូរកាន់សីលអត់អាហារក្នុងខែរ៉ម៉ាឌូន ចូរបំពេញពិធីហាជ្យនាបូជនីយដ្ឋានបៃតុលឡោះហ៍របស់ព្រះអភិបាល الله របស់ពួកលោក ចូរបរិច្ចាគទ្រព្យសម្បត្តិ(ចេញស្នាភាគ)របស់ពួកលោក ដើម្បីជម្រះដុសខាត់ចិត្តធ្វើមរបស់ពួកលោកឲ្យបរិសុទ្ធ ហើយគោរពបង្គាប់អ្នកគ្រប់គ្រងរបស់ពួកលោក ដែលមានអំណាចគ្រប់គ្រងពួកលោក (បណ្តាអ៊ីម៉ាស្តូលុលបៃតូ) ពួកលោកនឹងបានឆ្ពោះទៅចូលឋានសួគ៌របស់ព្រះអភិបាល الله របស់ពួកលោក (ជាក់ជាមិនខានឡើយ)" ។

អាល់យីស្ទាល់ អាស្ទ្រីស្ទីខ្នុក ទំព័រ៣២២

3- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيٌّ (ع) : عِظَمُ الْخَالِقِ عِنْدَكَ يُصَغِّرُ الْمَخْلُوقَ فِي عَيْنِكَ

نَهج البلاغه الكلمات القصار 129

៣. អ៊ីម៉ា អាមីរុល មុមីនីន អ៊ាលី صلوات الله عليه و آله បានមានវចនៈថា៖ "បើសិនជាអំណាចដ៏មហិមា

425- قَالَ رَسُولُ اللَّهِ (ص) : الْغَضَبُ يُفْسِدُ الْإِيمَانَ كَمَا يُفْسِدُ الْخَلُّ الْعَسْلَ

الكافي/302/2

៤២៥. វិស្វលុលឡោះហ៍ صلوات الله عليه و آله មានវចនៈថា៖ "កំហឹងធ្វើឲ្យខូចជំនឿ ដូចទឹកខ្មេះធ្វើឲ្យទឹកយ៉ូខូច ។"

អាល់កាហ្វីយ័ ក្បាលទី ២ ទំព័រទី ៣០២

426- قَالَ الْإِمَامُ الصَّادِقُ (ع) : الْعَضْبُ مِفْتَاحُ كُلِّ شَرٍّ

الكافي/303/2

៤២៦. អ៊ីម៉ា ស្ទ្រីខ្នុក صلوات الله عليه و آله មានវចនៈថា៖ "កំហឹងជាកូនសោរនៃបាបធម៌ ។"

អាល់កាហ្វីយ័ ក្បាលទី ២ ទំព័រទី ៣០៣

427- عَنِ الرَّضَا (ع) عَنْ أَبِيهِ، عَنْ أَمِيرِ الْمُؤْمِنِينَ (ع) : قَالَ رَجُلٌ لِلنَّبِيِّ (ص) عَلَّمَنِي عَمَلًا لَا يُحَالُ بَيْنَهُ وَ بَيْنَ الْجَنَّةِ، قَالَ: لَا تَغْضَبْ وَلَا تَسْأَلِ النَّاسَ شَيْئًا، وَ إِضْ لِلنَّاسِ مَا تَرْضَى لِنَفْسِكَ

بحار الأنوار/27/75

៤២៧. អ៊ីម៉ា អ៊ាលី វីដ្ឋី صلوات الله عليه و آله បានថ្លែងការណ៍ពីបុព្វបុរសរបស់លោក ដែលបានទទួលសេចក្តីថ្លែងការណ៍មកពី អ៊ីម៉ា អាមីរុល មុមីនីន صلوات الله عليه و آله ថា៖ "បុរសម្នាក់បានមករកវិស្វលុលឡោះហ៍ صلوات الله عليه و آله សូមឲ្យលោកបង្ហាត់ឲ្យគាត់ចេះវិធីមួយ ដែលមិនធ្វើឲ្យមានអ្វីមួយរារាំងឋានសួគ៌និងគាត់បាន ។ វិស្វលុលឡោះហ៍ صلوات الله عليه و آله តបថា៖ "ចូរអ្នកកុំក្រោធ, ចូរអ្នកកុំសូមអ្វីមួយពីមនុស្ស, ចូរអ្នកបំបាត់ប្រាថ្នាឲ្យអ្នកដទៃបានទទួលនូវអ្វីដែលខ្លួនអ្នកបំបាត់បាននោះដែរ ។"

បីហារុល អាន់រ៉ាវ ក្បាលទី ៧៥ ទំព័រ២៧

428- قَالَ الْإِمَامُ الصَّادِقُ (ع) : مَنْ كَفَّ غَضَبَهُ سَتَرَ اللَّهُ عَوْرَتَهُ

របស់ព្រះﷺ អ្នកបង្កើត មាននៅក្នុងចិត្តរបស់ពួកលោក នោះនឹងធ្វើឲ្យពួកលោកឃើញថា សត្វលោកទាំងឡាយដែលត្រូវបង្កើតមកនោះមានភាពស្អប់ស្អែងពេកណាស់ក្នុងខ្សែចក្ខុ របស់ពួកលោក ។"

ណាស់យូល-បាឡាភ្នំ សេចក្តីរាយការណ៍ទី ១២៩

4- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : طَوَّقِي لِمَنْ أَخْلَصَ لِلَّهِ عَمَلَهُ وَ عِلْمَهُ وَ حُبَّهُ وَ بُغْضَهُ وَ أَخَذَهُ وَ تَرَكَهُ وَ كَلَامَهُ وَ صَمْتَهُ وَ فِعْلَهُ وَ قَوْلَهُ

بحار الانوار/289/77

៤. អ៊ីម៉ាំ អាមីរុល មុមីនីន អាឡី صلوات الله عليه បានមានវចនៈថា៖ "សុខុមាលភាពរមែងមានដល់ អ្នកដែលប្រព្រឹត្តិទៅ ដោយមានអារម្មណ៍ភ័ក្តិទាំងស្រុង ចំណេះដឹង សេចក្តីស្រឡាញ់ កំហឹង ការអនុវត្តិ ការលះបង់ ការនិយាយស្តី ការនៅស្ងៀម ការប្រព្រឹត្តិ និងសម្តីរបស់ខ្លួន ឯងនោះដើម្បីអល់ឡោះហ៍ ﷻ ដោយដាច់មុខ ។

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧៧ ទំព័រ២៨៩

5- قَالَ الْإِمَامُ الصَّادِقُ (ع) : أَلْقَلْبُ حَرَمُ اللَّهِ فَلَا تُسْكِرَنَّ حَرَمَ اللَّهِ غَيْرَ اللَّهِ

بحار الانوار/25/70

៥. អ៊ីម៉ាំ ស្វ្រីឌីកូ صلوات الله عليه បានមានវចនៈថា៖ "ដួងចិត្តជាបូជនីយដ្ឋានរបស់អល់ឡោះហ៍ ﷻ ដូច្នោះ ចូរកុំឲ្យដួងចិត្តទៅជាបូជនីយដ្ឋានរបស់អ្វីផ្សេងពី អល់ឡោះហ៍ ﷻ (ឲ្យការគោរព ភ័ក្តិក្នុងដួងចិត្តជាសិទ្ធិរបស់អល់ឡោះហ៍ ﷻ តែមួយគត់ ដូច្នោះចាំបាច់ត្រូវកំចាត់ក្តី ស្រឡាញ់បំប៉ងលំលោកនេះឲ្យចេញពីដួងចិត្ត) ។"

ប៊ីហ្គារុល-អាន់រ៉ាវ ក្បាលទី៧០ ទំព័រ២៥

6- قَالَ الْإِمَامُ الصَّادِقُ (ع) : شَيْعَتُنَا الَّذِينَ إِذَا خَلَوْا ذَكَرُوا اللَّهَ كَنِيئًا

بحار الانوار/162/93

៦. អ៊ីម៉ាំ ស្វ្រីឌីកូ صلوات الله عليه បានមានវចនៈថា៖ "បក្សពួករបស់យើង(ស្វីអាស្ត)គឺបណ្តាអ្នកមាន

317/الخصال

៤២២. អាច្ឆិ ហ្គាំស្វៈត៍ ស្វ្រីម៉ាលីយ៍ បានថ្លែងថា អ៊ីម៉ាំ អាឡី ប៊ីន ហ្គាំសែនី صلوات الله عليه មាន វចនៈថា៖ "សម្តីល្អប្រពៃនាំមកនូវទ្រព្យ, បង្កើនគ្រឿងផ្គត់ផ្គង់ជីវិត, ពន្យារមរណៈកាល, បណ្តាលឲ្យមានសេចក្តីស្រឡាញ់ក្នុងក្រុមគ្រួសារ, ធ្វើឲ្យបុគ្គលបានចូលឋានសួគ៌ ។"

អាល់យីស្វាល់ ទំព័រទី ៣១៧

423- قَالَ الْإِمَامُ الصَّادِقُ (ع) : ثَلَاثٌ مَنْ أَتَى اللَّهَ بِوَاحِدَةٍ مِنْهُنَّ أُوجِبَ اللَّهُ لَهُ الْجَنَّةَ: الْإِنْفَاقُ مِنْ إِفْتَارٍ، وَالْبِشْرُ لِجَمِيعِ الْعَالَمِ وَالْإِنْصَافُ مِنْ نَفْسِهِ

الكافي/103/2

៤២៣. អ៊ីម៉ាំ ស្វ្រីឌីកូ صلوات الله عليه មានវចនៈថា៖ "មានបីប្រការ អ្នកណាបានវិលត្រឡប់ទៅរក អល់ឡោះហ៍ ﷻ វិញដោយបានប្រតិបត្តិតាមប្រការណាមួយ (ក្នុងចំណោមប្រការទាំងបី នោះ) អល់ឡោះហ៍ ﷻ ចាំបាច់នឹងប្រទានឋានសួគ៌ឲ្យអ្នកនោះ ។ ប្រការទាំងនោះគឺ៖ បរិច្ចាគទានដល់ជនក្រីក្រ, មានចរិតល្អប្រពៃចំពោះមនុស្សទាំងពួង, មានយុត្តិធម៌ចំពោះ ខ្លួនឯង ។

អាល់កាហ្គីយ៍ ក្បាលទី ២ ទំព័រទី ១០៣

424- قَالَ رَسُولُ اللَّهِ (ص) : أَكْثَرُ مَا تَلَجُ بِهِ أُمَّتِي الْحَنَّةَ تَقْوَى اللَّهِ وَ حُسْنُ الْخُلُقِ

الكافي/100/2

៤២៤. រ៉ស្វីលុលឡោះហ៍ صلوات الله عليه មានវចនៈថា៖ "អ្វីដែលបណ្តាលឲ្យសហគមន៍ខ្ញុំ ﷺ បានចូល ឋានសួគ៌នោះ ភាគច្រើន (នៃអ្វីៗទាំងនោះ) គឺការខ្លាចក្រែង អល់ឡោះហ៍ ﷻ និងចរិយាល្អ ប្រពៃ ។"

អាល់កាហ្គីយ៍ ក្បាលទី ២ ទំព័រទី ១០០

គុណវិត្តិនៃកំហឹងនិងអារម្មណ៍អាក្រក់

៤១៩. អ៊ីម៉ា អាមីរុល មុមីនីន អ្នកលើសលុប^{صلوات الله عليه والسلام} បានថ្លែងប្រាប់ អាល់ ហ្គាសាន់^{صلوات الله عليه والسلام} កូនប្រុស របស់លោកថា៖ "កូនអើយ ពុំមានទ្រព្យណាដែលប្រសើរលើសសតិបញ្ញាទេ ពុំមានភាព ក្រីក្រណាស្មើនឹងសេចក្តីល្អដ៏ខ្លាំងទេ ។ ពុំមានភាពស្រងេះស្រងោចណាអាចក្រក់ជាង សេចក្តីក្រអឺតក្រទមរង្វេងខ្លួនទេ ពុំមានជីវិតណាដែលសុខដុមជាងការមានចរិយាល្អ ប្រពៃទេ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧៨ ទំព័រ១១១

420- رَوَايَةٌ عَنِ الْإِمَامِ الْحَسَنِ (ع) : حَدَّثَنَا الْحَسَنُ عَنِ الْحَسَنِ عَنِ الْحَسَنِ (ع) إِنَّ أَحْسَنَ الْحَسَنِ الْخُلُقِ الْحَسَنُ

الخصال/29

៤២០. សេចក្តីថ្លែងការណ៍ពី អ៊ីម៉ា ហ្គាសាន់^{صلوات الله عليه والسلام} ថា៖ "ពិតណាស់ អ្វីដែលប្រសើរលើស សេចក្តីល្អដ៏ទៀតនោះគឺ ចរិយាល្អប្រសើរ ។"

អាល់យីស្វល់ ទំព័រទី ២៩

421- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : حُسْنُ الْخُلُقِ فِي ثَلَاثٍ: اجْتِنَابُ الْمَحَارِمِ، وَ طَلَبُ الْحَالِلِ، وَالتَّوَسُّعُ عَلَى الْعِيَالِ

بحار الأنوار/394/71

៤២១. អ៊ីម៉ា អាមីរុល មុមីនីន អ្នកលើសលុប^{صلوات الله عليه والسلام} មានវចនៈថា៖ "ចរិយាល្អប្រពៃស្ថិតនៅលើបី ប្រការគឺ៖ ចៀសវាងអ្វីដែលត្រូវហាម, ប្រកបអាជីពដែលត្រឹមត្រូវតាមច្បាប់សាសនា, មានសមធម៌ចំពោះសមាជិកគ្រួសារ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧១ ទំព័រ៣៩៤

422- حَدَّثَنَا أَبُو حَمزة الثَّمَالِيُّ عَنْ عَلِيِّ بْنِ الْحُسَيْنِ (ع) قَالَ : الْقَوْلُ الْحَسَنُ يُثْرِي الْمَالَ وَ يُنْجِي الرِّزْقَ، وَ يُنْسَأُ فِي الْأَجَلِ، وَ يُحَبَّبُ إِلَى الْأَهْلِ، وَ يُدْخِلُ الْجَنَّةَ

សេចក្តីរលឹកដល់អស់ឡោះហ៍^{عجل}យ៉ាងច្រើន ពេលពួកគេនៅឯកង ។"

ប៊ីហ្គារុល-អុល-អាន់រ៉ាវ ក្បាលទី៩៣ ទំព័រ១៦២

7- قَالَ الْإِمَامُ الْبَاقِرُ (ع) : لَا وَاللَّهِ مَا أَرَادَ اللَّهُ تَعَالَى مِنَ النَّاسِ إِلَّا خَصَلْتَيْنِ: أَنْ يُقْرُوا لَهُ بِالنَّعَمِ فَيَرْيَدَهُمْ وَ بِالذُّنُوبِ فَيَعْفِرَهَا لَهُمْ

الكافي/426/2

៧. អ៊ីម៉ា បាគ្គៀរ^{صلوات الله عليه والسلام} បានមានវចនៈថា៖ "(ទេ) សូមស្បថចំពោះអស់ឡោះហ៍^{عجل} ពិត ប្រាកដណាស់ អស់ឡោះហ៍^{عجل} ទ្រង់មហាឧត្តុង្គឧត្តម ពុំប្រាថ្នាវត្តអ្វីឡើយក្រៅពីប្រការគឺ ពួកគេព្រមទទួលស្គាល់ចំពោះព្រះអង្គ^{عجل} នូវសេចក្តីប្រោសប្រណីដែលព្រះអង្គ^{عجل} បាន ប្រទានដល់ពួកគេ ហើយនិងព្រមសារភាពអំពីបាបរបស់ពួកគេចំពោះព្រះអង្គ^{عجل}, ព្រះអង្គ^{عجل} នឹងអភ័យបាបឲ្យពួកគេ ។"

អាល់កាហ្វីយ៍ ក្បាលទី២ ទំព័រ៤២៦

8- قَالَ الْإِمَامُ الْحُسَيْنُ (ع) : إِنَّ اللَّهَ جَلَّ ذِكْرُهُ مَا خَلَقَ الْعِبَادَ إِلَّا لِيَعْرِفُوهُ فَإِذَا عَرَفُوهُ عَبَدُوهُ ، فَإِذَا عَبَدُوهُ اسْتَعَنُوا بِعِبَادَتِهِ عَنْ عِبَادَةِ مَا سِوَاهُ

سفينة البحار/180/2

៨. អ៊ីម៉ា ហ្គាសាន់^{صلوات الله عليه والسلام} បានមានវចនៈថា៖ " ពិតប្រាកដណាស់ អស់ឡោះហ៍^{عجل} ព្រះទ្រង់ មហាថ្កុំថ្កើង ពុំបានបង្កើតបណ្តាទាសៈមកដើម្បីអ្វីផ្សេងក្រៅពីឲ្យស្គាល់ព្រះអង្គ^{عجل} និង គោរពបូជាព្រះអង្គ^{عجل} ដូច្នោះ ពេលពួកគេបានស្គាល់ព្រះអង្គ^{عجل} ហើយពួកគេគោរពបូជា ព្រះអង្គ^{عجل} ពួកគេមិនចាំបាច់គោរពបូជាបុគ្គលណាផ្សេង ឬវត្ថុអ្វីផ្សេងក្រៅពីព្រះអង្គ^{عجل} ឡើយ ព្រោះថាការគោរពបូជាចំពោះព្រះអង្គ^{عجل} នោះជាការគ្រប់គ្រាន់ពេកណាស់ទៅ ហើយ ។"

សាហ្វីណាទុល-ប៊ីហ្គារុល ក្បាលទី២ ទំព័រ១៨០

9- قَالَ الْإِمَامُ عَلِيُّ بْنُ الْحُسَيْنِ (ع) : لَا يُهْلِكُ مُؤْمِنٌ بَيْنَ ثَلَاثِ حِصَالٍ: شَهَادَةُ أَنْ لَا إِلَهَ إِلَّا

اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ، وَ شَفَاعَةُ رَسُولِ اللَّهِ، وَ سِعَةُ رَحْمَةِ اللَّهِ

سفينة البحار/517

៩. អ៊ីម៉ា អ៊ាលី ប៊ិន ហ្វាសែស صلوات الله عليه والسلام បានមានវចនៈថា ៖ "អ្នកសម្ភាណាមួយដែលមានគុណសម្បត្តិបីដូចតទៅនេះ និងមិនជួបប្រទះនឹងវិបត្តិឡើយ នោះគឺ ការប្តេជ្ញាថាពុំមានព្រះណាផ្សេងពីអស់ឡោះតែមួយគត់ ការពុំមានអ្វីចូលហ៊ុនជាមួយព្រះអង្គឡើយ ការជួយសូមរបស់ណាមួយ عليه وآله ចំពោះអស់ឡោះហ៍ عجل និងព្រះមេតាធម៌ដ៏មហិមារបស់អស់ឡោះហ៍ عجل ។"

សាហ្គីណាទុល-ប៊ីហ្គារ ទំព័រ៥១៧

នមស្តារ(ស្ត្រីឡាតុ) និងផលរបស់ការនមស្តារ

10- قَالَ النَّبِيُّ (ص) : لَيْسَ مِنِّي مَنْ اسْتَحْفَفَ بِصَلَوَاتِهِ، لَا يَرُدُّ عَلَيَّ الْخَوْصَ لَا وَ اللَّهِ

من لا يحضره الفقيه/206/1

១០. ណាមី عليه وآله បានមានវចនៈថា៖ "បុគ្គលណាក៏ដោយ ដែលគិតថារឿងនមស្តារ(ស្ត្រីឡាតុ) របស់គេជារឿងមិនសំខាន់នោះ ប្រៀបដូចជាអ្នកនោះពុំមែនជាគូកនតថាគត عليه وآله ទេ សូមស្បថចំពោះអស់ឡោះហ៍ عجل ថា គេនឹងពុំបានវិលត្រឡប់ទៅរកតថាគត عليه وآله នៅឯអាល់-ហោរ៉ាដ៍ (ស្រះទឹកបរិសុទ្ធនៅឋានសួគ៌) ទេ ។"

ម៉ាន់ ឡា យ៉ះហ្គីឌីរហ្គីល-ហ្វាគីហ្គី ក្បាលទី១ ទំព័រ២០៦

11- قَالَ الْإِمَامُ الصَّادِقُ (ع) : لَوْ كَانَ عَلَى بَابِ أَحَدِكُمْ نَهْرٌ فَأَغْتَسَلَ مِنْهُ كُلَّ يَوْمٍ مَرَّتَيْنِ هَلْ كَانَ يَنْقَى عَلَى جَسَدِهِ مِنَ الدَّرَنِ شَيْءٌ إِذَا مَثَلُ الصَّلَاةِ مَثَلُ النَّهْرِ الَّذِي يُنْقَى كُلَّمَا صَلَّى صَلَاةً كَانَ كَقَارَةٍ لِدُنُوبِهِ إِلَّا ذَنْبَ أَخْرَجَهُ مِنَ الْإِيمَانِ مُقِيمٌ عَلَيْهِ

بحار الانوار/236/82

១១. អ៊ីម៉ា صلوات الله عليه والسلام បានមានវចនៈថា៖ "បើសិនជាឯងទ្វារផ្ទះរបស់អ្នកណាម្នាក់ក្នុង

ដែលបានទទួលហើយនោះ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ២ ទំព័រ២៩

417- قَالَ رَسُولُ اللَّهِ (ص) : مَنْ حَفِظَ مِنْ أُمَّتِي أَرْبَعِينَ حَدِيثًا مِمَّا يَحْتَاجُونَ إِلَيْهِ مِنْ أَمْرِ دِينِهِمْ بَعَثَهُ اللَّهُ يَوْمَ الْقِيَامَةِ قَيِّمًا عَالِمًا

بحار الأنوار/153/2

៤១៧. រ៉ស្វីលុលឡោះហ្គី عليه وآله មានវចនៈថា៖ "អ្នកណាមួយ ក្នុងសហគមន៍ខ្ញុំ عليه وآله ចាំរត់មាត់ ៤០ ហ្វាឌីស្ត ក្នុងចំណោមហ្វាឌីស្តទាំងនោះដែលមនុស្សចាំបាច់ត្រូវមាន (គឺត្រូវដឹង) ក្នុងការប្រតិបត្តិសាសនា អស់ឡោះហ្គី عجل នឹងឲ្យអ្នកនោះរស់ឡើងវិញជាអ្នកប្រាជ្ញខាងសាសនា នាថ្ងៃរស់ឡើងវិញ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ២ ទំព័រ១៥៣

ចរិយាល្អនិងលទ្ធផលរបស់វា

418- قَالَ رَسُولُ اللَّهِ (ص) : إِنَّ الْعَبْدَ لَيُبْدِرُكَ بِحُسْنِ خُلُقِهِ دَرَجَةَ الصَّائِمِ الْقَائِمِ

بحار الأنوار/373/71

៤១៨. រ៉ស្វីលុលឡោះហ្គី عليه وآله មានវចនៈថា៖ "ពិតណាស់ បារបម្រើរបស់អស់ឡោះហ្គី عجل អាចបានទទួលថ្នាក់ស័ក្តិយសរបស់អ្នក ដែលកាន់សីលអត់អាហារពេលថ្ងៃនិងនមស្តារ(ស្ត្រីឡាតុ) ពេលយប់ ដោយអាស្រ័យលើចរិយាល្អប្រពៃ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧១ ទំព័រ៣៧៣

419- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) لِإِبْنِهِ الْحَسَنِ : يَا بُنَيَّ ! لَا غَنَى أَكْبَرُ مِنَ الْعَقْلِ، وَ لَا فَقْرٌ مِثْلُ الْحَهْلِ، وَ لَا وَخْشَةٌ أَشَدُّ مِنَ الْعُحْبِ، وَ لَا عَيْشٌ أَلَدُّ مِنَ حُسْنِ الْخُلُقِ

بحار الأنوار/111/78

413- قَالَ رَسُولُ اللَّهِ (ص) : أَفَّ لِكُلِّ مُسْلِمٍ لَا يَجْعَلُ فِي كُلِّ جُمُعَةٍ يَوْمًا يَتَفَقَّهُ فِيهِ أَمْرٌ دِينِيهِ وَ يَسْأَلُ عَن دِينِهِ

بحار الأنوار/176/1

៤១៣. វិស្វលុលឡោះហ្ន៎^{صلوات الله عليه}មានវចនៈថា៖ "គួរឲ្យខ្មាស់ណាស់ អ្នកណាដែលមិនទុកមួយថ្ងៃ ក្នុងមួយសប្តាហ៍ ដើម្បីសិក្សាសេចក្តីរបស់សាសនាខ្លួន និងស្រាវជ្រាវសាសនាខ្លួន ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ១ ទំព័រ១៧៦

414- قَالَ رَسُولُ اللَّهِ (ص) : مَنْ تَفَقَّهَ فِي دِينِ اللَّهِ كَفَاهُ اللَّهُ هَمَّهُ وَ رَزَقَهُ مِنْ حَيْثُ لَا يَحْتَسِبُ

المحجّة البيضاء/15/1

៤១៤. វិស្វលុលឡោះហ្ន៎^{صلوات الله عليه}មានវចនៈថា៖ "អ្នកណាសិក្សាសាសនា អស់ឡោះហ្ន៎^{صلوات الله عليه} អស់ឡោះហ្ន៎^{صلوات الله عليه}នឹងឲ្យអ្នកនោះចាកផុតទុក្ខវេទនា និងផ្គត់ផ្គង់គេដោយគ្រឿងចិញ្ចឹមជីវិត ដែលគេមិននឹកស្មានដល់ឡើយ ។"

អាល់ ម៉ាហ្គាថ្មយ៉ុទុល បៃត្តីអ៊ី ក្បាលទី ១ ទំព័រទី ១៥

415- قَالَ الْإِمَامُ الصَّادِقُ (ع) : لَوْ أُتِيتُ بِشَابٍّ مِنْ شَبَابِ الشَّيْخَةِ لَا يَتَفَقَّهُ لَأَدَّبْتُهُ

بحار الأنوار/214/1

៤១៥. អ៊ីម៉ា ស្មឌីក្កូ^{صلوات الله عليه والسلم}មានវចនៈថា៖ "បើខ្ញុំប្រទះយុវជនស្ម័គ្រស្មាញណាដែលពុំបានសិក្សាសាសនា ខ្ញុំនឹងបង្ហាត់បង្រៀនយុវជននោះ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ១ ទំព័រ២១៤

416- قَالَ الْإِمَامُ الْبَاقِرُ (ع) : أْبْلَغُ شَيْعَتَنَا أَنَّهُمْ إِذَا قَامُوا بِمَا أَمُرُوا أَنَّهُمْ هُمْ الْفَائِزُونَ يَوْمَ الْقِيَامَةِ

بحار الأنوار/29/2

៤១៦. អ៊ីម៉ា បាក្វើរ^{صلوات الله عليه}មានវចនៈថា៖ "ចូរប្រកាសប្រាប់ស្ត្រីអាស្រូវរបស់យើងថាពួកគេនឹងបានទទួលជ័យជំនះនាថ្ងៃរស់ឡើងវិញ យ៉ាងពិតប្រាកដ បើពួកគេប្រតិបត្តិតាមបទបញ្ជា

ចំណោមពួកលោកមានអូរទឹកហូរមួយខ្សែ ហើយគេបានងូតទឹកក្នុងអូរនោះប្រាំដងក្នុងមួយថ្ងៃ រាល់ៗថ្ងៃ តើនៅមានវត្ថុស្នោកគ្រោកនៅសល់នៅលើរាងកាយរបស់គេទៀតឬទេ? នមស្ការ(ស្ត្រីឡាតូ) ក៏មានឧបមាដូចទឹកហូរនោះដែរ គេនឹងជម្រះឲ្យស្អាតគ្រប់គ្រាដែលបាននមស្ការ(ស្ត្រីឡាតូ) មិនថាជានមស្ការ(ស្ត្រីឡាតូ) អ្វីក៏ដោយ វានឹងលប់លាង ដុសខាត់(កាហ្វេហ្វាវ៉ា)បាបរបស់គេជានិច្ច លើកលែងតែបាបដែលធ្វើឲ្យចេញពីជំនឿសទ្ធាដែលជាកាតព្វកិច្ចសម្រាប់ខ្លួនគេតែប៉ុណ្ណោះ ។"

ប៊ីហ្គារុល-អាន់រ៉ាវ ក្បាល៨២ ទំព័រ២៣៦

12- قَالَ النَّبِيُّ (ص) : وَ صَلَوَةٌ فَرِيضَةٌ تَعْدِلُ عِنْدَ اللَّهِ أَلْفَ حَجَّةٍ وَ أَلْفَ عُمْرَةٍ مَبْرُورَاتٍ مُتَقَبَّلَاتٍ

بحار الانوار/14/99

១២. ណាប៊ី^{صلوات الله عليه}បានមានវចនៈថា៖ "ការនមស្ការ(ស្ត្រីឡាតូ) ជាកាតព្វកិច្ច(ហូរខ្លូ)ម្តងៗនោះសម្រាប់អស់ឡោះហ្ន៎^{صلوات الله عليه} នោះមានតម្លៃស្មើនឹង ១០០០ ការបំពេញហាច្ច និង ១០០០ អុំរ៉ាវ ដែលត្រឹមត្រូវនិងត្រូវអស់ឡោះហ្ន៎^{صلوات الله عليه}ទទួល ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល៩៩ ទំព័រ១៤

13- قَالَ النَّبِيُّ (ص) : لَا تُضَيِّعُوا صَلَوَاتِكُمْ, فَإِنَّ مِنْ ضَيَّعِ صَلَاتِهِ حُشْرَ مَعَ قَارُونَ وَ هَامَانَ وَ كَانَ حَقًّا عَلَى اللَّهِ أَنْ يُدْخِلَهُ النَّارَ مَعَ الْمُنَافِقِينَ

بحار الانوار/14/83

១៣. ណាប៊ី^{صلوات الله عليه}បានមានវចនៈថា៖ "ចូរកុំឲ្យការនមស្ការ(ស្ត្រីឡាតូ) របស់ពួកលោកទៅជាសោះសូន្យ ព្រោះថា ការពិត នរណាដែលធ្វើឲ្យការនមស្ការ(ស្ត្រីឡាតូ) របស់ខ្លួនសោះសូន្យ គេនឹងត្រូវនាំឲ្យទៅនៅក្នុងរណ្តៅជាមួយពួកក្លិននិងហាម៉ាន នេះគឺជាការត្រឹមត្រូវសម្រាប់អស់ឡោះហ្ន៎^{صلوات الله عليه} ពិតប្រាកដណាស់ ដែលនឹងត្រូវនាំឆ្ពោះទៅកាន់ភ្លើងនរកជាមួយនឹងពួកលាក់ពុតគុក (មូណាហ្វីតូន) ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល៨៣ ទំព័រ១៤

14- قَالَ رَسُولُ اللَّهِ (ص) : إِذَا صَلَّيْتَ صَلَاةً فَصَلِّ صَلَاةً مُوَدَّعٍ

بحار الانوار/408/69

១៤. រឿនលុលឡោះហ្ន៎^{صلوات الله عليه}បានមានវចនៈថា៖ "ពេលលោក នមស្ការ(ស្រ្តីឡាតូ ពេលណាក៏ដោយ ចូរធ្វើឲ្យដូចលោកនមស្ការ(ស្រ្តីឡាតូ ជាគ្រាចុងក្រោយបំផុតក្នុងជីវិតរបស់លោក (ធ្វើដូចជាពុំមានពេលសំបះយ៉ាងទៀតឡើយតទៅខាងមុខ) ។"

ប៊ីហារុល អាន់រ៉ាវ ក្បាល៦៩ ទំព័រ៤០៨

15- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : لَوْ يَعْلَمُ الْمُصَلِّي مَا يَعْنَاهُ مِنَ الرَّحْمَةِ لَمَا رَفَعَ رَأْسَهُ مِنَ السُّجُودِ

تصنيف غررالحكم/175

១៥. អ៊ីម៉ា អាមីរុល មុមីនីន អ៊ាលី^{صلوات الله عليه}បានមានវចនៈថា៖ "បើសិនជាអ្នកនមស្ការ(ស្រ្តីឡាតូ) ដឹងថាមានក្តីមេត្តាករុណាប៉ុណ្ណាទៅ ដែលគ្របដណ្តប់សិរសៈ (ក្បាល) គេនោះ ពិតប្រាកដ គេច្បាស់ជាពុំងើបសិរសៈរបស់គេពីការធ្វើស្វ័យដូចឡើយ ។"

តាស្ត្រីហ្វ គ្រូរុលហ្គីកាំ ទំព័រ ១៧៥

16- قَالَ الْإِمَامُ الْبَاقِرُ (ع) : أَوَّلُ مَا يُحَاسِبُ بِهِ الْعَبْدُ الصَّلَاةَ فَإِنْ قُبِلَتْ قُبِلَ مَا سِوَاهَا

بحار الانوار/267/7

១៦. អ៊ីម៉ាបាក្យែរ^{صلوات الله عليه}បានមានវចនៈថា៖ "ពេលដល់ថ្ងៃបរលោក បញ្ហាដំបូងរបស់អ្នកជាទាសាទាសី ដែលនឹងត្រូវត្រួតសួរចម្លើយ គឺរឿងនមស្ការ(ស្រ្តីឡាតូ) ដូច្នោះ បើត្រូវគេព្រមទទួល(ស្រ្តីឡាតូ)រឿងអ្វីៗផ្សេងពីនោះក៏នឹងអាចត្រូវព្រមទទួលផងដែរ ។"

ប៊ីហារុល អាន់រ៉ាវ ក្បាល៧ ទំព័រ២៦៧

17- قَالَ الْإِمَامُ الصَّادِقُ (ع) : إِنَّ شَفَاعَتَنَا لَنْ تَنَالَ مُسْتَحِقًّا بِالصَّلَاةِ

بحار الانوار/236/82

411- قَالَ الْإِمَامُ الصَّادِقُ (ع) : إِذَا كَانَ يَوْمَ الْقِيَامَةِ يَمُومُ عُنُقُ مِنَ النَّاسِ فَيَأْتُونَ بَابَ الْجَنَّةِ فَيَضْرِبُونَهُ فَيَقَالُ لَهُمْ: مَنْ أَنْتُمْ؟ فَيَقُولُونَ: نَحْنُ أَهْلُ الصَّبْرِ فَيَقَالُ لَهُمْ: عَلَى مَا صَبَرْتُمْ؟ فَيَقُولُونَ: كُنَّا نَصْبِرُ عَلَى طَاعَةِ اللَّهِ وَ نَصْبِرُ عَنِ مَعَاصِي اللَّهِ، فَيَقُولُ اللَّهُ عَزَّ وَ جَلَّ صَدَقُوا، أَدْخُلُوهُمْ الْجَنَّةَ وَ هُوَ قَوْلُ اللَّهِ عَزَّ وَ جَلَّ: إِنَّمَا يُؤَفِّقُ الصَّابِرُونَ أَجْرَهُمْ بِغَيْرِ حِسَابٍ

الكافي/75/2

៤១១. អ៊ីម៉ា ស្រ្តីឡាតូ^{صلوات الله عليه}បានមានវចនៈថា៖ "នាថ្ងៃជំនុំជម្រះ មនុស្សនឹងងើបឡើង និងមកកាន់ទ្វារឋានសួគ៌ ដើម្បីនឹងគោះទ្វារនោះ ។ គេនឹងសួរពួកគេថា៖ "ពួកអ្នកជាអ្នកណា ?" ពួកគេនឹងតបថា៖ "យើងជាអ្នកអត់ធ្មត់ ។" គេនឹងសួរពួកគេទៀតថា៖ "ពួកអ្នកអត់ធ្មត់អ្វី ?" ពួកគេតបថា៖ "យើងអត់ធ្មត់ក្នុងការធ្វើសក្ការៈ អល់ឡោះហ្ន៎^{عجل} និងអត់ធ្មត់ចៀសវាងប្រព្រឹត្តិបាបចំពោះ អល់ឡោះហ្ន៎^{عجل} ។" ដូច្នោះ អល់ឡោះហ្ន៎^{عجل} ព្រះដ៏មានមហិទ្ធិឫទ្ធិ និងដ៏រុងរឿង នឹងមានព្រះបន្ទូលថា៖ "ពួកគេត្រឹមត្រូវ ចូរឲ្យពួកគេចូលឋានសួគ៌ចុះ ។" ព្រះបន្ទូលរបស់អល់ឡោះហ្ន៎^{عجل} ព្រះដ៏មានមហិទ្ធិឫទ្ធិ និងដ៏រុងរឿង គឺ៖ "ជនទាំងឡាយដែលអត់ធ្មត់ជានិច្ចនឹងត្រូវតបស្នងយ៉ាងបរិបូរដោយឥតគណនា (សី. ៣៩, អា. ១០) ។"

អាល់កាហ្វីយ៍ ក្បាលទី ២ ទំព័រទី ៧៥

412- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : طُوبَى لِمَنْ قَصَرَ أَمَلُهُ وَاعْتَمَمَ مَهَلُهُ

غرر الحكم/206

៤១២. អ៊ីម៉ា អាមីរុល មុមីនីន អ៊ាលី^{صلوات الله عليه}បានមានវចនៈថា៖ "សុខុមាលភាពប្រទះលើអ្នកណាដែលមានសេចក្តីសង្ឃឹមនិងបំណងមិនធំលើសលុន ហើយគេព្យាយាមរកដើម្បីចិញ្ចឹមជីវិតក្នុងអាយុកាលរបស់គេ ។"

គ្រូរុលហ្គីកាំ ទំព័រ២០៦

សាសនានិងការសិក្សាសាសនា

៤០៨. ណាប៊ី صلوات الله عليه មានវចនៈថា៖ "សម័យកាលមួយនឹងមកដល់សហគមន៍របស់ខ្ញុំ ពួកគេ នឹងស្រឡាញ់វត្ថុប្រាំ និងធ្វេសប្រហែសវត្ថុប្រាំទៀតគឺ៖ ពួកគេនឹងស្រឡាញ់លោកនេះ មិនសូវយកចិត្តទុកដាក់នឹងលោកមុខ, ពួកគេនឹងស្រឡាញ់ទ្រព្យ ភ្លេចថ្ងៃជំនុំជម្រះ, ពួក គេនឹងស្រឡាញ់ស្ត្រី ភ្លេចស្ត្រីសួគ៌, ពួកគេនឹងស្រឡាញ់គ្រឹះស្ថាន ភ្លេចផ្ទះ ។ ពួកគេនឹង ស្រឡាញ់ខ្លួនឯង តែភ្លេចព្រះជាម្ចាស់របស់ពួកគេ ។ ពួកទាំងនោះមិនចូលចិត្តខ្ញុំទេ ខ្ញុំក៏ មិនចូលចិត្តពួកគេដែរ ។"

អ៊ីស្រាណា អ្នកស្តារវិសាមីយ៉ាស្តុំទំព័រ ២០២

ដំណើរជីវិត

409- قَالَ رَسُولُ اللَّهِ (ص) : يَا أَبَا ذَرٍّ إِعْتَنِمْ خَمْسًا قَبْلَ خَمْسٍ شَبَابَكَ قَبْلَ هَرَمِكَ وَ صِحَّتَكَ قَبْلَ سُعْمِكَ وَ غِنَاكَ قَبْلَ فُقْرِكَ وَ فَرَاغَكَ قَبْلَ شُغْلِكَ وَ حَيَاتَكَ قَبْلَ مَوْتِكَ

بحار الأنوار/77/77

៤០៩. វិស្វលុលឡោះហ្ន៎ صلوات الله عليه មានវចនៈថា៖ "អាចូ ស្មារអើយ ចូរយកផលប្រយោជន៍ពី ឱកាសប្រាំ មុនវត្ថុប្រាំប្រការទៀតនឹងមកដល់គឺ៖ យុវភាពរបស់អ្នក មុនជរាភាពរបស់អ្នក មកដល់, សុខភាពល្អរបស់អ្នក មុនការឈឺថ្កាត់របស់អ្នកមកដល់, ទ្រព្យរបស់អ្នក មុនភាព ក្រីក្ររបស់អ្នកមកដល់, ពេលទំនេរ មុនពេលរវល់មកដល់, ជីវិតរស់នៅរបស់អ្នក មុនការ ស្លាប់របស់អ្នកមកដល់ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧៧ ទំព័រ៧៧

410- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : لَيْسَ شَيْءٌ أَعَزُّ مِنَ الْكِبَرِيَّتِ الْأَحْمَرِ إِلَّا مَا بَقِيَ مِنْ عُمْرِ الْمُؤْمِنِ

غرر الحكم/257

៤១០. អ៊ីម៉ា អាមីរុល មុមីនីន អាលី صلوات الله عليه មានវចនៈថា៖ "ពុំមានវត្ថុអ្វីប្រសើរលើសមាសទេ លើកលែងតែការរស់សល់ជីវិតរបស់អ្នកមានសទ្ធាពិត ។"

១៧. អ៊ីម៉ា ស្មុខ្វិក្វ صلوات الله عليه បានមានវចនៈថា៖ " ការពិត ការអនុគ្រោះ ជំនួយ (ស្វាហ្វាអ៊ុត្ត) របស់ពួកយើង នឹងពុំមានថ្ងៃលាតសន្ធឹងទៅដល់អ្នកវាយមាយក្នុងរឿងនមស្តារ(ស្រឡាតូ) នោះទេ !"

ប៊ីហ្គារុល-អាន់រ៉ាវ ក្បាល ៨២ ទំព័រ២៣៦

18- قَالَ الْإِمَامُ مُحَمَّدُ الْبَاقِرُ (ع) : عَشْرٌ مَنْ لَقِيَ اللَّهَ عَزَّ وَ جَلَّ بِهِنَّ دَخَلَ الْجَنَّةَ: شَهَادُهُ أَنْ لَا إِلَهَ إِلَّا اللَّهُ وَ أَنَّ مُحَمَّدًا رَسُولُ اللَّهِ وَ الْإِقْرَارُ بِمَا جَاءَ مِنْ عِنْدِ اللَّهِ عَزَّ وَ جَلَّ, وَ إِقَامُ الصَّلَاةِ, وَ إِيتَاءُ الزَّكَاةِ وَ صَوْمُ شَهْرِ رَمَضَانَ, وَ حِجُّ الْبَيْتِ, وَ الْوَلَايَةُ لِأَوْلِيَاءِ اللَّهِ, وَ الْبِرَاءَةُ مِنْ أَعْدَاءِ اللَّهِ, وَ اجْتِنَابُ كُلِّ مُسْكِرٍ

الخصال/432

១៨. អ៊ីម៉ា មូហ្គាម៉ាដូ បាភ្លៀ صلوات الله عليه បានមានវចនៈថា៖ "នរណាដែលបានត្រឡប់ទៅរក អល់ឡោះហ៍ عجل ព្រះទ្រង់មហារុងរឿង ព្រះទ្រង់មហាធំផ្អើង ព្រមជាមួយដប់ប្រការដូចត ទៅនេះ គេនឹងបានចូលឋានសួគ៌ នោះគឺ៖

១. ប្តេជ្ញាថា៖ "ពុំមានព្រះណាផ្សេងក្រៅពីអល់ឡោះហ៍ عجل ឡើយ" ។
២. ប្តេជ្ញាថា៖ "ការពិត ណាប៊ីមូហ្គាម៉ាដូ صلوات الله عليه ជាព្រះរាជទូតរបស់អល់ឡោះហ៍ عجل " ។
៣. អះអាងទទួលស្គាល់យ៉ាងមុតមាំថា វត្ថុទាំងឡាយដែលមានមកលើណាប៊ី صلوات الله عليه នោះ គឺ មកអំពីអល់ឡោះហ៍ عجل ព្រះ عجل ទ្រង់មហារុងរឿង ព្រះ عجل ទ្រង់មហាធំផ្អើង ។
៤. នមស្តារ(ស្រឡាតូ) យ៉ាងខ្ជាប់ខ្ជួនមិនដាច់ ។
៥. បរិច្ចាគស្មាភាត់ ។
៦. កាន់សីលអំណត់បូសក្នុងខែរ៉ម៉ាដូន ។
៧. ធ្វើរកុនហាយ្ត្រីនៅឯបៃតុលឡោះហ៍ ។
៨. ព្រមទទួលស្គាល់អំណាចគ្រប់គ្រង (វិឡាយ៉ាស្តុ) របស់បណ្តាអ្នកជាទីស្រឡាញ់របស់ អល់ឡោះហ៍ عجل ។
៩. ជាអ្នកបដិសេធយ៉ាងដាច់ខាតសត្រូវរបស់អល់ឡោះហ៍ عجل ។
១០. គេចខ្លួនឲ្យឆ្ងាយអំពីរបស់ពុលស្រវឹងគ្រប់ប្រភេទ ។

អាល់យីស្វល់ ទំព័រ៤៣២

19- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : الصَّلَاةُ قُرْبَانٌ كُلُّ تَقِيٍّ, وَالْحُجُّ جِهَادٌ كُلُّ ضَعِيفٍ, وَ لِكُلِّ شَيْءٍ زَكَاةٌ وَ زَكَاةُ الْبَدَنِ الْصِيَامُ, وَ جِهَادُ الْمَرْأَةِ حُسْنُ التَّبَعْلِ

نصح البلاغه, الكلمات القصار/136

១៩. អ៊ីម៉ា អាមីរុលមូមីនីន អាឡី صلوات الله عليه បានមានវចនៈថា៖ "ការនមស្ការ(ស្រ្តីឡាតូ) ជាការស្វែងរកនូវកិត្តិយសជិតចំពោះព្រះជាម្ចាស់ وَجَدَّ សម្រាប់អ្នកគ្រប់គ្នាដែលបន្ទាបខ្លួនចំពោះអស់ឡោះហ៍ وَجَدَّ និងការបំពេញពិធីហាជ្រូកការតស៊ូលះបង់ (ឃ្មីហាជ្រូ) របស់អ្នកទន់ខ្សោយគ្រប់គ្នា ចំពោះវត្ថុគ្រប់យ៉ាងដែលមាននោះសុទ្ធតែមានច្បាប់ត្រូវដកស្កាកាត់ នៅក្នុងទ្រព្យរបស់ទាំងនោះជានិច្ច ការបរិច្ចាគស្កាកាត់ផ្នែករាងកាយគឺការកាន់សីលអំណត់ ហើយការតស៊ូលះបង់របស់ស្រ្តី ស្ថិតនៅលើការបដិបត្តិជំល្អប្រពៃចំពោះស្វាមី ។"

ណៈហ្មឺយូលបាឡាហ្មោះហ៍ របាយការណ៍១៣៦

20- قَالَ رَسُولُ اللَّهِ (ص) : مَا مِنْ لَيْلَةٍ إِلَّا وَ مَلَكَ الْمَوْتِ يُنَادِي يَا أَهْلَ الْقُبُورِ لِمَنْ تَعْبُطُونَ الْيَوْمَ وَ قَدْ عَايَنْتُمْ هَؤُلَاءِ الْمُطَّلَعِ، فَيَقُولُ الْمَوْتَى إِنَّمَا نَعْبِطُ الْمُؤْمِنِينَ فِي مَسَاجِدِهِمْ لِأَنَّهُمْ يُصَلُّونَ وَ لَا نُصَلِّي, وَ يُؤْتُونَ الزَّكَاةَ وَ لَا نَزْكِي, وَ يَصُومُونَ شَهْرَ رَمَضَانَ وَ لَا نُصُومُ، وَ يَتَصَدَّقُونَ بِمَا فَضَّلَ عَنْ عِيَالِهِمْ وَ نَحْنُ لَا نَتَصَدَّقُ ...

ارشادالقلوب/53

២០. រ៉ស្មីលុលឡោះហ្ម صلوات الله عليه បានមានវចនៈថា៖ "ពុំមានយប់ណានៅឯសួសាន(ប៉ាឆា)កន្លងដុតទៅបាន ដោយពុំមានម៉ាឡាអ៊ីកាស្មុយមទូត(ម៉ាឡាអ៊ីកាស្មុដែលមានមុខការយកជីវិត)ស្រែកសួរថា៖ "ឱបណ្តាអ្នកនៅក្នុងផ្នូរ ថ្ងៃនេះពួកលោកត្រេកអរនឹងអ្នកណាខ្លះកាលបើពួកលោកបានមកប្រចក្សនឹងសេចក្តីពិតទាំងឡាយដែលប្រាកដឲ្យឃើញ (ជីវិតថ្មីក្រោយពីស្លាប់) យ៉ាងនេះហើយ? អ្នកស្លាប់ឆ្លើយថា៖ "យើងត្រេកអរនឹងបណ្តាអ្នកសទ្ធាដែលនៅក្នុងម៉ាស្មុយម ព្រោះថាពួកគេបាន នមស្ការ(ស្រ្តីឡាតូ) ពួកគេបានដកស្កាកាត់ពួកគេបានអំណត់បូសក្នុងខែម៉ាដួន ក្នុងខណៈដែលយើងពុំបានអំណត់បូស ហើយពួកគេបរិច្ចាគចំណែកសល់ពីការចាយវាយក្នុងគ្រួសាររបស់ពួកគេ ក្នុងខណៈយើងពុំបានបរិច្ចាគ ។"

គេចពីផ្តែព្រៃ ។ ពេលពួកគេនឹងទៅជាដូច្នោះ អស់ឡោះហ្ម وَجَدَّ, នឹងទម្លាក់ទុក្ខវេទនាមកលើពួកគេប្រការគឺ៖ ១- អស់ឡោះហ្ម وَجَدَّ, នឹងដកសុភមង្គលចេញពីទ្រព្យរបស់ពួកគេ, ២-អ្នកដឹកនាំសាហារនឹងគ្រប់គ្រងពួកគេ, ៣-ពួកគេនឹងចាកលោកនេះដោយពុំមានជំនឿ ។

វាក្តីយីអ៊ុល អែយ៉ាម ទំព័រទី ៤៣៩

407- قَالَ رَسُولُ اللَّهِ (ص) : يَا بَنِي عَلِيٍّ عَلَى زَمَانٍ يَكُونُ أَمْرًاؤُهُمْ عَلَى الْحَوْرِ وَ عِلْمًاؤُهُمْ عَلَى الطَّمَعِ وَ قِلَّةِ الْوَرَعِ، وَ عَبَادُهُمْ عَلَى الرَّبَا، وَ نُجَارُهُمْ عَلَى أَكْلِ الرَّبَا وَ كَثْمَانِ الْعَيْبِ فِي الْبَيْعِ وَ الشَّرَى، وَ نِسَاؤُهُمْ عَلَى زَيْنَةِ الدُّنْيَا فَعِنْدَ ذَلِكَ يُسَلِّطُ عَلَيْهِمْ شِرَارُهُمْ فَيَدْعُو خِيَارَهُمْ فَلَا يُسْتَجَابُ لَهُمْ

بحار الأنوار/22/23

៤០៧. រ៉ស្មីលុលឡោះហ្ម صلوات الله عليه មានវចនៈថា៖ "សម័យកាលមួយនឹងមកដល់សហគមន៍ខ្ញុំអ្នកដឹកនាំរបស់ពួកគេជាជនសាហារយង់ឃ្នង, បណ្តាអ្នកចេះដឹងរបស់ពួកគេជាជនល្មោភ ហើយមានជំនឿតែបន្តិចបន្តួច, អ្នកមានភក្តីភាពចំពោះ អស់ឡោះហ្ម وَجَدَّ, ជាជនលាក់ពុតត្បិត, អ្នកជំនួញរបស់ពួកគេជាជនស៊ីការប្រាក់ហួសប្រមាណ ហើយបិទការខូចខាតរបស់ទំនិញក្នុងការលក់ដូរ, ឯបណ្តាស្រ្តីក្នុងចំណោមពួកគេ នឹងឯបនៅក្នុងលំអនៃលោកនេះ ។ យុគនោះ ជនកំណាចជាងគេក្នុងចំណោមពួកគេនឹងគ្រប់គ្រងពួកគេ, ឯបណ្តាអ្នកប្រព្រឹត្តិល្អក្នុងចំណោមពួកគេវិញ នឹងសូមខ្លាតែមិនបានទទួលការតបវិញទេ ។"

ប៊ីហ្គារុល អាន់វ៉ា ក្បាលទី ២៣ ទំព័រ២២

408- قَالَ النَّبِيُّ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ: سَيَأْتِي زَمَانٌ عَلَى أُمَّتِي يُحِبُّونَ خَمْسًا وَ يَنْسَوْنَ خَمْسًا: يُحِبُّونَ الدُّنْيَا وَ يَنْسَوْنَ الْآخِرَةَ، وَ يُحِبُّونَ الْمَالَ وَ يَنْسَوْنَ الْحِسَابَ، وَ يُحِبُّونَ النِّسَاءَ وَ يَنْسَوْنَ الْحَوْرَ، وَ يُحِبُّونَ الْفُصُورَ وَ يَنْسَوْنَ الْقُبُورَ، وَ يُحِبُّونَ النَّفْسَ وَ يَنْسَوْنَ الرَّبَّ، أَوْلَيْكَ بِرَيْثُونَ مِنِّي وَ أَنْ بَرِيٌّ مِنْهُمْ

اثني عشر/202

៤០៥. នៅក្នុងសំបុត្រច្បាប់តែមួយនេះ លោកសរសេរទៀតថា៖ "យើងមិនដែលគ្មានការយកចិត្តទុកដាក់អំពីអស់លោក និងមិនដែលភ្លេចអស់លោកឡើយ ពីព្រោះ មិនដូច្នោះទេ វិនាសនឹងស្រោចមកលើអស់លោក ឯបណ្តាសត្រូវរបស់អស់លោកក៏នឹងកម្ទេចអស់លោកទៅហើយ ។ ដូច្នោះ ចូរខ្លាចអស់ឡោះហ្ន៎, និងប្រតិបត្តិតាមព្រះអង្គ ព្រះដ៏មានមហិទ្ធិបូជ្ជី ដ៏រុងរឿង ។"

ប៊ីហ្គារុល អាន់រ៉ា ក្បាលទី ៥៣ ទំព័រ១៧៥

សហគមន៍មុស្លីមនាសម័យកាលចុងក្រោយ

406- قَالَ رَسُولُ اللَّهِ (ص) : سَيَأْتِي عَلَى النَّاسِ زَمَانٌ لَا يُكْرَمُونَ الْعُلَمَاءَ إِلَّا بِتَوْبٍ حَسَنٍ وَ لَا يَسْمَعُونَ الْقُرْآنَ إِلَّا بِصَوْتٍ حَسَنٍ وَلَا يَعْبُدُونَ اللَّهَ إِلَّا فِي شَهْرِ رَمَضَانَ، لَا حَيَاءَ لِنِسَائِهِمْ وَ لَا صَبْرَ لِفُقَرَائِهِمْ، وَ لَا سَخَاءَ لِأَعْيَانِهِمْ لَا يَفْتَعُونَ بِالْقَلِيلِ، وَ لَا يَشْبَعُونَ بِالْكَثِيرِ، هَمَّتْهُمْ بُطُونُهُمْ، وَ دِينَئُهُمْ ذَرَاهِمُهُمْ، وَ نِسَاؤُهُمْ قَبَائِلُهُمْ، وَ بُيُوتُهُمْ مَسَاجِدُهُمْ يَفْرُونَ مِنَ الْعُلَمَاءِ كَمَا تَفِرُّ الْعَنَمُ مِنَ الدَّبِّ، فَإِذَا كَانَ ذَلِكَ ابْتَلَاهُمُ اللَّهُ بِثَلَاثِ حِصَالٍ: أَوْلَاهَا يَرْفَعُ الْبِرْكَةَ مِنْ أَمْوَالِهِمْ. وَ الثَّانِيَةَ يُسَلِّطُ اللَّهُ عَلَيْهِمْ سُلْطَانًا حَائِرًا. وَالثَّالِثَةَ يَخْرُجُونَ مِنَ الدُّنْيَا بَعِيرٍ إِيْمَانٍ

وقايح الأيام/439

៤០៦. រ៉ស្មីលុលឡោះហ្ន៎បានមានវចនៈថា៖ "សម័យកាលមួយនឹងមានឡើងដល់មនុស្សពួកគេនឹងមិនគោរពអ្នកចេះដឹងទេ លើកលែងតែដោយអាស្រ័យសំលៀកបំពាក់ល្អរបស់ពួកគេប៉ុណ្ណោះ, ពួកគេនឹងមិនស្តាប់គូរអានទេ លើកលែងតែដោយអាស្រ័យសម្លេងពីពោះប៉ុណ្ណោះ, ពួកគេនឹងមិនគោរពសក្ការៈ អស់ឡោះហ្ន៎ទេ លើកលែងតែក្នុងអំឡុងខែរ៉ម៉ាដ្រនប៉ុណ្ណោះ, នឹងពុំមានសេចក្តីរៀនខ្មាស់ ក្នុងចំណោមស្រ្តីរបស់ពួកគេទេ, នឹងពុំមានការអត់ធ្មត់ក្នុងចំណោមជនក្រីក្រក្នុងចំណោមពួកគេទេ, នឹងពុំមានសុភមង្គលសម្រាប់បណ្តាអ្នកមានក្នុងចំណោមពួកគេទេ, ពួកគេនឹងមិនមានសោមនស្សចំពោះវត្ថុបន្តិចបន្តួចទេ, ពួកគេនឹងមិនឆ្លើតឆ្លន់នឹងការសម្បូណ៌ហូរហៀរទេ ។ ពួកគេនឹងប្រយុទ្ធដើម្បីពោះ ។ សាសនារបស់ពួកគេគឺទ្រព្យសម្បត្តិ ។ ស្រ្តីរបស់ពួកគេជាគូបឡាសុំរបស់ពួកគេ, ផ្ទះរបស់ពួកគេជាម៉ាស់ឃ្មុំរបស់ពួកគេ, ពួកគេរត់គេចពីអ្នកចេះដឹងរបស់ពួកគេ ដូចកូនចៀមរត់

21- قَالَ رَسُولُ اللَّهِ (ص) : سَعَتْ مُنَادِيًا يُنَادِي عِنْدَ حَضْرَةِ كُلِّ صَلَاةٍ ، فَيَقُولُ يَا بَنِي آدَمَ قُومُوا فَاطْمَؤُوا عَنْكُمْ مَا أَوْقَدْتُمُوهُ عَلَى أَنْفُسِكُمْ

مستدرک الوسائل/102/3

២១. រ៉ស្មីលុលឡោះហ្ន៎បានមានវចនៈថា៖ "ក្នុងគ្រប់វេលារបស់ការនមស្ការ(ស្ត្រីឡាតូ) តថាគត ្រ្តីនឹងបានឮសម្លេងមួយប្រកាសហៅជានិច្ចថា៖ "ឱកូនចៅរបស់អាផ្នាំ ចូរនមស្ការ (ស្ត្រីឡាតូ) ហើយចូររំលត់ភ្លើងដែលពួកលោកបានដុតវាឡើងមក ដើម្បីដុតខ្លួនរបស់ពួកលោកទៅ ។"

មុសតាដ្ឋរ៉ក អាល់រ៉ាសាអ៊ីល ក្បាល៣ ទំព័រ១០២

22- قَالَ رَسُولُ اللَّهِ (ص) : حَافِظُوا عَلَى الصَّلَوَاتِ , فَإِنَّ اللَّهَ تَبَارَكَ وَ تَعَالَى إِذَا كَانَ يَوْمَ الْقِيَامَةِ يَأْتِي بِالْعَبْدِ، فَأَوْلُ شَيْءٍ يَسْأَلُهُ عَنْهُ الصَّلَاةُ ، فَإِنْ جَاءَ بِهَا تَامَةً ، وَ إِلَّا نُزِحَ فِي النَّارِ

بحار الانوار/202/82

២២. រ៉ស្មីលុលឡោះហ្ន៎បានមានវចនៈថា៖ "ពួកលោកចូររក្សាការ នមស្ការ(ស្ត្រីឡាតូ) ផ្សេងៗព្រោះថា កាលបើដល់ថ្ងៃត្រឡប់មានជីវិតឡើងវិញនោះ ពិតប្រាកដណាស់ អស់ឡោះហ្ន៎ ព្រះទ្រង់មហាឧត្តុង្គឧត្តម និងនាំទាសាទាសីរបស់ព្រះអង្គ មកសួរចម្លើយ ពោលគឺរឿងដំបូងបំផុតដែលព្រះអង្គនឹងសាកសួរគេ គឺរឿង នមស្ការ(ស្ត្រីឡាតូ) ដូច្នោះ បើសិនជាគេបានសំបះយ៉ាងបានយ៉ាងគ្រប់សព្វ គេនឹងបានទទួលនូវក្តីផុតភ័យ តែបើមិនដូច្នោះទេ គេនឹងត្រូវបោះចូលទៅក្នុងភ្លើងនរកអរិចី ។"

ប៊ីហ្គារុល អាន់រ៉ា ក្បាល៨២ ទំព័រ២០២

23- عَنْ أَبِي بَصِيرٍ، قَالَ دَخَلْتُ عَلَى أُمِّ حَمِيدَةَ أَعْرَبِيهَا بِأَبِي عَبْدِ اللَّهِ (ع) فَبَكَتْ وَ بَكَتْ لِبُكَائِهِ ثُمَّ قَالَتْ: يَا أبا مُحَمَّدٍ لَوْ رَأَيْتَ أبا عَبْدِ اللَّهِ (ع) عِنْدَ الْمَوْتِ لَرَأَيْتَ عَجَبًا، فَتَحَّ عَيْنَيْهِ ثُمَّ قَالَ اجْمَعُوا

كُلٌّ مِنْ بَيْنِي وَ بَيْنَهُ قَرَابَةٌ، قَالَتْ: فَمَا تَرَكْنَا أَحَدًا إِلَّا جَمَعْنَاهُ فَنَظَرَ إِلَيْهِمْ ثُمَّ قَالَ: إِنَّ شَفَاعَتَنَا لَا تَنَالُ مُسْتَحِقًّا بِالصَّلَاةِ

وسائل الشيعة/26/4

២៣. រាយការណ៍ពី អាថ្នី បាស្ទ័រ ថា៖ "ក្នុងគ្រាមួយខ្ញុំបានទៅសួរសុខទុក្ខព្រះនាង អ៊ីមុល ហ្វាមីដូហ្វ ដើម្បីប្រលោមចិត្តព្រះនាង ក្នុងរឿងមរណភាពរបស់លោកអាថ្នី អាប៌ខុលឡោះហ៍ (អ៊ីម៉ាឃ្លាក់ហ្វារ ប៊ិន មូហ្វាម៉ាដូ ^{صلوات الله عليه والسلام}) ដូច្នេះ ព្រះនាងព្រះកន្សែង ខ្ញុំក៏យំ ជាមួយព្រះនាងដែរ ក្រោយពីនោះ ព្រះនាងទ្រង់ព្រះសរសើរថា៖"ឱមូហ្វាម៉ាដូ បើសិនជា ឯងបានឃើញពេលដែលលោកអាថ្នី អុប៌ខុលឡោះហ៍ជិតចូលទីវង្គត ពិតណាស់ឯង ច្បាស់ជាប្លែកក្នុងចិត្តយ៉ាងច្រើន លោកបានបើកនេត្រាទាំងពីរបស់លោក ហើយមាន វចនៈថា៖ "ចូរហៅគ្រប់គ្នាដែលត្រូវជាញាតិវង្សរបស់តថាគតមកនៅទីនេះរួមគ្នាភ្លាម មក ។" ព្រះនាង អ៊ីមុល ហ្វាមីដូហ្វបានបន្លឺសរសើរទៅទៀតថា៖ "យើងមករួមគ្នានៅ ចំពោះព្រះភក្ត្រលោកទាំងអស់ ពុំមានសល់ម្នាក់ណាឡើយ ។ គ្រាបន្ទាប់មក លោកបាន សំឡឹងឆ្ពោះទៅញាតិវង្ស ហើយលោកមានវចនៈថា៖ "ពិតប្រាកដ ការជួយសូមអនុគ្រោះ (សាហ្វាអះហ៍) របស់យើងនឹងពុំបានលាតសន្ធឹងទៅដល់អ្នករាយមាយខ្លីខ្លាយក្នុងការ នមស្ការ(ស្ត្រីឡាតូ) ទេ ។"

វ៉ាសាអ៊ីលុស្ត ស្ត្រីអាស៊ុ ក្បាល៤ ទំព័រ២៦

24- قَالَ رَسُولُ اللَّهِ (ص) : الْعِبَادَةُ مَعَ أَكْلِ الْحَرَامِ كَالْبِنَاءِ عَلَى الرَّمْلِ

بحار الأنوار/258/84

២៤. វ៉ាសាអ៊ីលុស្តបានមានវចនៈថា៖ "ការគោរពភក្តីដែលបានធ្វើទៅក្នុងខណៈជា មនុស្សទទួលបានអាហារប្រភេទដែលត្រូវហាម(ហាវ៉ា) ប្រៀបប្រដូចនឹងទៅធ្វើផ្ទះលើ ពំនូកខ្សាច់ (គឺពេលភ្លៀងមកវាលាយអស់) ។"

ប៊ីហ្គារុល អាន់ក័រ ក្បាល៨៤ ទំព័រ២៥៨

នមស្ការ(ស្ត្រីឡាតូ)ក្នុងយាមយប់(ស្ត្រីឡាតូលឡែល)

នេះប្រាប់អ្នកណាផ្សេងពីបណ្តាបងប្អូនមុស្លិមរបស់អ្នកឡើយ ដែលជាកនរបស់ អល់ឡោះហ្វ័រ ^{عجله} ។"

កាម៉ាលុដ្ឋឌីន ទំព័រទី ៤៤៥

403- قَالَ الْإِمَامُ الْمَهْدِيُّ (عج) : ... أَمَّا الْحَوَادِثُ الْوَأَقِعَةُ فَارْجِعُوا فِيهَا إِلَى زُورَةِ حَدِيثِنَا فَإِنَّهُمْ حُجَّتِي عَلَيْكُمْ وَ أَنَا حُجَّةُ اللَّهِ عَلَيْهِمْ

كمال الدين/484

៤០៣. អ៊ីម៉ា អាល់-ម៉ាស្តុនីយ ^{عجله} មានវចនៈថា៖ "អំពីឧប្បត្តិហេតុដែលកើតឡើងថ្មីៗនេះ ចូរអស់លោកស្វែងរកចម្លើយពីអ្នកថ្លែងការណ៍អំពីហ្វាត្វាស្ត្ររបស់យើង ពីព្រោះពួកគេជា កសិណរបស់ខ្ញុំសម្រាប់អស់លោក ហើយខ្ញុំក៏ជាកសិណរបស់អល់ឡោះហ្វ័រ ^{عجله} សម្រាប់ពួក គេ ។"

កាម៉ាលុដ្ឋឌីន ទំព័រទី ៤៨៤

404- كَتَبَ الْإِمَامُ الْمَهْدِيُّ (عج) فِي رِسَالَةٍ إِلَى الشَّيْخِ الْمُفِيدِ (ر) : فَإِنَّا يُحِيطُ عَلِمْنَا بِأَنْبَاءِكُمْ وَلَا يَعْزُبُ عَنَّا شَيْءٌ مِنْ أَخْبَارِكُمْ

بحار الأنوار/175/53

៤០៤. អ៊ីម៉ា អាល់-ម៉ាស្តុនីយ ^{عجله} បានសរសេរសំបុត្រដល់ ស្ត្រីខ្ញី អាល់-មូហ្វីដូ ^{عجله} ថា៖ "យើងជ្រាបអំពីដំណឹងទាំងអស់របស់អស់លោក ហើយពុំមានរឿងរ៉ាវណាមួយរបស់អស់ លោកអាចចៀសផុតពីយើងបានទេ ។"

ប៊ីហ្គារុល អាន់ក័រ ក្បាលទី ៥៣ ទំព័រ១៧៥

405- وَ كَذَلِكَ كُتِبَ فِي هَذِهِ الرَّسَالَةِ : إِنَّا غَيْرُ مُهْمِلِينَ لِمُرَاعَاتِكُمْ وَ لَا نَاسِيْنَ لِذِكْرِكُمْ وَ لَوْ لَا ذَلِكَ لَنَزَلَ بِكُمْ اللَّأْوَاءُ وَ اصْطَلَمَكُمُ الْأَعْدَاءُ فَاتَّقُوا اللَّهَ جَلَّ جَلَالُهُ ...

بحار الأنوار/175/53

28- قَالَ الْإِمَامُ الصَّادِقُ (ع) : لَا تَدْعُ قِيَامَ اللَّيْلِ فَإِنَّ الْمَعْبُودَ مِنْ حُرْمِ قِيَامِ اللَّيْلِ

بحار الأنوار/127/83

២៨. អ៊ីម៉ា ស្ត្រីខ្ចីកូ បានមានវចនៈថា៖ "ចូរកុំបំភ្លេចឲ្យសោះអំពីនមស្ការ(ស្ត្រីឡាតូ) ក្នុងពេលយប់ (ស្ត្រីឡាតូលឡែល) ព្រោះការពិត បុគ្គលដែលជួបប្រទះនូវសេចក្តីខូចខាតធំ គឺអ្នកដែលមិនបាន នមស្ការ(ស្ត្រីឡាតូ) នៅក្នុងយាមយប់ ។"

ប៊ីហ្សារុល អាសនៈ ក្បាល៨៣ ទំព័រ១២៧

29- عَنْ أَبِي عَبْدِ اللَّهِ (ع) قَالَ قَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ لِجَبْرِئِيلَ عِظْنِي فَقَالَ: يَا مُحَمَّدُ عَشْرٌ مَا شِئْتَ فَإِنَّكَ مَيِّتٌ، وَ أَحَبُّ مَا شِئْتَ فَإِنَّكَ مُفَارِقُهُ، وَ أَعْمَلٌ مَا شِئْتَ فَإِنَّكَ مُلَاقِيهِ، شَرَفُ الْمُؤْمِنِ صَلَوَتُهُ بِاللَّيْلِ، وَ عِزُّهُ كَفُّهُ عَنْ أَعْرَاضِ النَّاسِ

الخصال/72

២៩. លោកអាឡិ អាប់ខុលឡោះហ្គី បានថ្លែងថា៖ "រស្មីលុលឡោះហ្គី បានមានវចនៈជាមួយយ៉ូបអ៊ីលថា៖ "មេត្តាបង្ហាត់តថាគតផងចុះ ។" យ៉ូបអ៊ីលបានពោលថា៖ "ឱមូហាំម៉ាដ្ឋ ចូរប្រើជីវិតទៅតាមក្តីត្រូវការរបស់លោកចុះ តែការពិតនោះ លោកជាម្នាក់ដែលនឹងត្រូវទទួលសោយព្រះទ័រដ្ឋត ហើយចូរគាប់ព្រះទ័យអ្វីតាមតែលោកចុះ តែថាការពិតនោះ លោកគឺត្រូវប្រាត់ប្រាស់ពីវត្ថុទាំងនោះ ហើយចូរធ្វើអ្វីផ្សេងៗទៅតាមក្តីត្រូវការរបស់លោក ចុះ តែលោកនឹងត្រូវជួបវាយ៉ាងពិតប្រាកដ ហើយកិត្តិយសរបស់អ្នកសទ្ធានៅលើការ នមស្ការ(ស្ត្រីឡាតូ) នៅពេលយប់ ហើយគុណសម្បត្តិដ៏ខ្ពង់ខ្ពស់ក្នុងខ្លួនរបស់គេ និងស្ថិតនៅត្រង់ដែលគេមិនបំផ្លាញកិត្តិយសកេរ្តិ៍ឈ្មោះរបស់មនុស្សទាំងឡាយ ។"

អាល់យីស្តស៍ ៧២

30- قَالَ الْإِمَامُ الصَّادِقُ (ع) : ثَلَاثَةٌ هُنَّ فَخْرُ الْمُؤْمِنِ وَ زِينَةُ فِي الدُّنْيَا وَ الْآخِرَةِ : الصَّلَاةُ فِي آخِرِ اللَّيْلِ، وَ يَأْسُهُ مِمَّا فِي آيَدِي النَّاسِ، وَ وِلَايَةُ الْإِمَامِ مِنْ آلِ مُحَمَّدٍ

بحار الأنوار/107/75

399- قَالَ الْإِمَامُ الصَّادِقُ (ع) : إِنَّ الْمُؤْمِنَ فِي زَمَانِ الْقَائِمِ، وَ هُوَ بِالْمَشْرِقِ، لَيَرَى أَخَاهُ الَّذِي هُوَ فِي الْمَغْرِبِ، وَ كَذَا الَّذِي فِي الْمَغْرِبِ يَرَى أَخَاهُ الَّذِي فِي الْمَشْرِقِ

بحار الأنوار/391/52

៣៩៩. អ៊ីម៉ា ស្ត្រីខ្ចីកូ បានមានវចនៈថា៖ "នាសម័យរបស់ក្តីអ៊ីម បងប្អូនមុស្លិមនៅទិសខាងកើត នឹងមើលឃើញបងប្អូនមុស្លិមនៅទិសខាងលិច មើលឃើញគ្នាទៅវិញទៅមក អ្នកនៅទិសខាងលិចមើលឃើញបងប្អូនមុស្លិមរបស់គេដែលនៅទិសខាងកើត ។"

ប៊ីហ្សារុល អាសនៈ ក្បាលទី ៥២ ទំព័រ៣៩១

កំណត់

ពិតណាស់ វិធីនាំសារ ដូចជាផ្កាយរណប ទូរទស្សន៍ និងមធ្យោបាយប្រហាក់ប្រហែលគ្នា ឯទៀត អាចជាមធ្យោបាយដ៏ស័ក្តិសិទ្ធសម្រាប់យើងក្នុងការស្វែងយល់ហាឱសនេះ ថ្វីបើឧបករណ៍បច្ចេកទេសទាំងនេះពុំទាន់មាននៅឡើយនាកាលសម័យ ដែលពាក្យពេចន៍ទាំងនេះត្រូវបានចងក្រងឡើង ។

400- قَالَ الْإِمَامُ الصَّادِقُ (ع) : ... يَقِفُ بَيْنَ الرَّكْنِ وَالْمَقَامِ، فَيَصْرُخُ صَرْخَةً فَيَقُولُ: يَا مَعْاشِرَ نُبَعَائِي، وَ أَهْلَ خَاصَّتِي، وَ مَنْ دَخَرَهُمُ اللَّهُ لِنُصْرَتِي قَبْلَ ظُهُورِي عَلَى وَجْهِ الْأَرْضِ: ائْتُونِي طَائِعِينَ! فَتَرُدُّ صَيْحَتَهُ عَلَيْهِمْ وَ هُمْ فِي مَحَارِبِهِمْ وَ عَلَى فُرُشِهِمْ فِي شَرْقِ الْأَرْضِ وَ غَرْبِهَا، فَيَسْمَعُونَهُ فِي صَيْحَةٍ وَاحِدَةٍ فِي أُذُنِ كُلِّ رَجُلٍ، فَيَجِئُونَ نَحْوَهَا، وَلَا يَمْضِي لَهُمْ إِلَّا كَلِمَةَ بَصْرٍ حَتَّى يَكُونُوا كُلُّهُمْ بَيْنَ يَدَيْهِ (ع) بَيْنَ الرَّكْنِ وَ الْمَقَامِ

بحار الأنوار/7/53

៤០០. អ៊ីម៉ា ស្ត្រីខ្ចីកូ បានមានវចនៈថា៖ "គេ (អាល់-ម៉ាស្តុនី) នឹងឈរនៅឯ (កន្លែងជិតកាក្កុបៈហ៍) រវាងសសរនិងម៉ាកូម (អ៊ីបរហ្គីម) នឹងប្រកាសថា៖ "ឱអស់លោកអ្នកគាំទ្រខ្ញុំ និងប្រជារាស្ត្រដ៏ល្អរបស់ខ្ញុំដែល អស់ឡោះហ្គី បានរៀបចំដើម្បីជ័យជំនះរបស់ខ្ញុំ មុនការ

បុត្ររបស់រ៉ាស្វលលទ្បោះហ្ន៎^ﷺលោកបានប្រាប់អំពីសេចក្តីស្រឡាញ់ សេចក្តីស្មោះត្រង់របស់ខ្ញុំចំពោះលោកហើយមែនទេ? លោកបានតបថា៖ "មែនហើយ។" ខ្ញុំបានថ្លែងថា៖ "ខ្ញុំសូមសួរលោកមួយសំណួរ សូមលោកឆ្លើយខ្ញុំផងចុះ ព្រោះភ្នែកខ្ញុំខ្វាក់ ដើរបានបន្តិចបន្តួច និងមិនអាចមកជួបលោកគ្រប់ពេលបានទេ។" លោកតបថា៖ "ចូរអ្នកប្រាប់សេចក្តីត្រូវការរបស់អ្នកមកចុះ។" ខ្ញុំបានសួរថា៖ "សូមលោកប្រាប់ឲ្យខ្ញុំប្រាប់អំពីជំនឿរបស់លោក និងអ្នកអាស្រ័យលុលបែតរបស់លោកចំពោះ អល់ឡោះហ្ន៎^ﷺ ព្រះដ៏មានមហិទ្ធិឫទ្ធិ និងដ៏រុងរឿង ដើម្បីខ្ញុំនឹងធ្វើសក្ការៈចំពោះព្រះអង្គដែរ។" លោកបានឆ្លើយថា៖ "ទោះបីសម្តីរបស់អ្នកខ្លឹកដោយ តែសំណួររបស់អ្នកធំធេងណាស់។ សូមស្បថចំពោះអល់ឡោះហ្ន៎^ﷺ ខ្ញុំនឹងប្រាប់អ្នកឲ្យប្រាប់អំពីជំនឿរបស់ខ្ញុំ និងរបស់បុព្វបុរសរបស់ខ្ញុំ ដែលយើងធ្វើសក្ការៈ អល់ឡោះហ្ន៎^ﷺ ព្រះដ៏មានមហិទ្ធិឫទ្ធិ និងដ៏រុងរឿងនោះ។ នោះគឺ៖ ការប្តេជ្ញាចិត្តថាពុំមានព្រះផ្សេងពីអល់ឡោះហ្ន៎^ﷺ, មូហ្វាម៉ាដ្ច៍^ﷺ ជាសាសនៈទូតរបស់អល់ឡោះហ្ន៎^ﷺ, និងជឿលើវត្ថុដែលលោកបាននាំមកពី អល់ឡោះហ្ន៎^ﷺ, ស្រឡាញ់យើង និងបណ្តាអ្នកស្រឡាញ់និងគោរពយើង (អ្នកអាស្រ័យលុលបែត), ស្អប់បណ្តាសត្រូវរបស់យើង, ទទួលស្គាល់គោលបំណងរបស់យើង, រង់ចាំនូវការលេចឡើងរបស់ក្តីអ៊ីមរបស់យើង, មានសេចក្តីព្យាយាម និងមានជំនឿស៊ប់ក្នុងសាសនា។"

អាល់កាហ្វីយ៍ ក្បាលទី ១ ទំព័រទី ៣៤

398- قَالَ الْإِمَامُ الْبَاقِرُ (ع) : ... إِذَا قَامَ قَائِمًا وَضَعَ يَدَهُ عَلَى رُؤْسِ الْعِبَادِ فَجَمَعَ بِهِ عُقُولَهُمْ، وَ كُمَلَتْ بِهِ أَعْلَانُهُمْ، ثُمَّ مَدَّ اللَّهُ فِي أَبْصَارِهِمْ وَ أَسْمَاعِهِمْ حَتَّى لَا يَكُونَ بَيْنَهُمْ وَ بَيْنَ الْقَائِمِ حِجَابٌ يُرِيدُ أَنْ يُكَلِّمَهُمْ فَيَسْمَعُونَ، وَ يَنْظُرُونَ إِلَيْهِ وَ هُوَ فِي مَكَانِهِ!

يوم الخلاص/269

៣៩៨. អ៊ីម៉ាំ បា.ក្លៀវ^ﷺមានវចនៈថា៖ "ពេលណាក្តីអ៊ីមរបស់យើងប្រាកដខ្លួនឡើង ដាក់ដៃលើក្បាលបណ្តាខ្ញុំ ពេលនោះលោកនឹងឲ្យប្រាជ្ញារបស់ពួកគេរីកចម្រើនឈ្លាសវៃឡើង និងឲ្យអំណត់និងសេចក្តីរវាងវៃរបស់ពួកគេសម្បូរគ្រប់គ្រាន់។ បន្ទាប់មក អល់ឡោះហ្ន៎^ﷺ នឹងឲ្យភ្នែកនិងត្រចៀករបស់ពួកគេមានអានុភាព ដើម្បីនឹងកុំឲ្យមានឧបសគ្គរវាងពួកគេ និងកូអ៊ីម កាលណាក្តីអ៊ីមចង់និយាយជាមួយពួកគេ ពួកគេនឹងឮលោក ហើយនឹងមើលឃើញលោក ក្នុងពេលដែលលោកនៅឯកន្លែងលោកឯនោះ។"

៣០. អ៊ីម៉ាំ ស្វឺខ្វិក្វី^ﷺមានវចនៈថា៖ "មានបីប្រការដែលជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់អ្នកមានសទ្ធា និងជាគ្រឿងលំអរបស់គេ ទាំងក្នុងលោកនេះ និងលោកខាងមុខ នោះគឺ៖ នមស្ការ(ស្រឡាតូ)ចុងបំផុតរបស់ពេលយប់ ការពុំប្រាថ្នារត្ម័យ័ទាំងពួងដែលនៅក្នុងដៃមនុស្សទាំងឡាយ និងគោងជាប់ខ្លាបខ្លួននូវអំណាចគ្រប់គ្រងនៃអ៊ីម៉ាំ^ﷺ ដែលមកអំពីរង្សានុវង្សរបស់ណាប៊ី មូហ្វាម៉ាដ្ច៍^ﷺ។"

ប៊ីហារុល អាន់វ៉ារ ក្បាល៧៥ ទំព័រ១០៧

(ب) قَالَ الْإِمَامُ الْجَوَادُ (ع) : مَنْ وَثِقَ بِاللَّهِ آرَأَهُ السُّرُورَ وَ مَنْ تَوَكَّلَ عَلَى اللَّهِ كَفَاهُ الْأُمُورَ

بحارالانوار/79/78

អ៊ីម៉ាំ អាល់-យ៉ូវ៉ាដ្ច៍^ﷺមានវចនៈថា៖ "បុគ្គលណាដែលជឿយ៉ាងមុតមាំពិតប្រាកដចំពោះអល់ឡោះហ្ន៎^ﷺ ព្រះអង្គ^ﷺនឹងបណ្តាលឲ្យគេមើលឃើញសេចក្តីរីករាយ ហើយបុគ្គលណាដែលទុកចិត្តលើអល់ឡោះហ្ន៎^ﷺ ព្រះអង្គ^ﷺនឹងធ្វើឲ្យគេគ្រប់គ្រាន់ចំពោះកិច្ចការផ្សេងៗរបស់គេ។"

ប៊ីហារុល អាន់វ៉ារ ក្បាល៧៨ ទំព័រ៧៩

សទ្ទាចំពោះអល់ឡោះហ្ន៎^ﷺនិងការចូលដល់សេចក្តីស្រឡាញ់របស់ព្រះ

អង្គ^{عند}

31- قَالَ الصَّادِقُ (ع) حَدَّثَنِي أَبِي عَنْ أَبِيهِ (ع) : أَنَّ رَجُلًا مِنْ أَهْلِ الْكُوفَةِ كَتَبَ إِلَى أَبِي الْحُسَيْنِ بْنِ عَلِيٍّ (ع) يَا سَيِّدِي أَخْبِرْنِي بِخَيْرِ الدُّنْيَا وَ الْآخِرَةِ فَكَتَبَ صَلَوَاتُ اللَّهِ عَلَيْهِ بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ، أَمَّا بَعْدُ فَإِنَّ مَنْ طَلَبَ رِضَى اللَّهِ بِسَخَطِ النَّاسِ كَفَاهُ اللَّهُ أُمُورَ النَّاسِ، وَ مَنْ طَلَبَ رِضَى النَّاسِ بِسَخَطِ اللَّهِ وَ كَلَهُ اللَّهُ إِلَى النَّاسِ وَ السَّلَامُ

بحارالانوار/208/71

៣១. អ៊ីម៉ា ស្លុខ្លីកូ صلوات الله عليه وآله មានវចនៈថា៖ "បិតារបស់តថាគត صلوات الله عليه وآله បាននិទានរឿងរ៉ាវដែល ទទួលមកពីបិតារបស់លោកថា៖ " ការពិត មានបុរសគូហ្វៈហ៊ីម្នាក់ បានសរសេរ ចុក្រាយមកដល់អ៊ីម៉ា ហ្គ្លាសែនី ប៊ិន អ្គាលី صلوات الله عليه وآله បិតារបស់តថាគត صلوات الله عليه وآله ថា៖ "ឱចៅហ្វាយ របស់ខ្ញុំ សូមប្រាប់រឿងល្អបំផុតសម្រាប់លោកនេះ និងលោកខាងមុខឲ្យខ្ញុំផងចុះ ។" អ៊ីម៉ា ហ្គ្លាសែនី صلوات الله عليه وآله បានសរសេរតបទៅគេថា៖ "ក្នុងព្រះនាមរបស់អល់ឡោះហ៍ ទ្រង់ព្រះមហា មេត្តា ទ្រង់ព្រះមហាករុណាប្រណី (ក្រោយពីនោះ) ដូច្នោះ បុគ្គលណាដែលស្វែងរកការ សព្វព្រះទ័យរបស់អល់ឡោះហ៍ ﷺ ដែលធ្លាក់នៅក្នុងការស្អប់ខ្ពើមរបស់មនុស្សទាំងឡាយ អល់ឡោះហ៍ ﷺ នឹងធ្វើឲ្យគេគ្រប់គ្រាន់ក្នុងកិច្ចការរបស់គេ ជាមួយមនុស្សទាំងឡាយ ហើយអ្នកណាស្វែងរកការពេញចិត្តអំពីមនុស្សទាំងឡាយ ដោយធ្លាក់ក្នុងការប្រឆាំងនឹង អល់ឡោះហ៍ ﷺ អល់ឡោះហ៍ ﷺ នឹងបណ្តោយឲ្យគេពីងពាក់មនុស្សទាំងឡាយ វ៉ាស់សា- ឡាម ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល៧១ ទំព័រ២០៨

32- قَالَ الْإِمَامُ السَّخَّادُ (ع) : مَنْ عَمِلَ بِمَا افْتَرَضَ اللَّهُ عَلَيْهِ فَهُوَ مِنْ خَيْرِ النَّاسِ

الكافي/81/2

៣២. អ៊ីម៉ា អាស័សាច្ចៈយ៉ាដ្ឋ صلوات الله عليه وآله បានមានវចនៈថា៖ "ណាប៊ី صلوات الله عليه وآله បានមានព្រះវចនៈថា៖ "បុគ្គលណាដែលអាចធ្វើតាមព្រះរាជបញ្ជាអល់ឡោះហ៍ ﷺ ចំពោះគេបាន បុគ្គលនោះជា អ្នកល្អបំផុត ។"

អាល់កាហ្វីយ៍ ក្បាល២ ទំព័រ៨១

33- قَالَ الْإِمَامُ الصَّادِقُ (ع) : مَنْ أَحَبَّ لِلَّهِ وَابْتَعَضَ لِلَّهِ وَاعْتَمَدَ لِلَّهِ فَهُوَ يَمِّنُ كَمَلٍ إِيْمَانُهُ

الكافي/142/2

៣៣. អ៊ីម៉ា ស្លុខ្លីកូ صلوات الله عليه وآله មានវចនៈថា៖ "បុគ្គលណាដែលស្រឡាញ់ចូលចិត្តដើម្បី អល់ឡោះហ៍ ﷺ ខឹងស្អប់ក៏ដើម្បីអល់ឡោះហ៍ ﷺ បរិច្ចាគដើម្បីអល់ឡោះហ៍ ﷺ បុគ្គលនោះ ជាអ្នកមានសទ្ធាសម្បូរណ៍ (គ្រប់គ្រាន់ពេញលេញ) ។"

របស់ខ្លួន ប្រៀបបាននឹងអ្នកស្លាប់ក្នុងភាពល្ងង់ខ្លៅ ។

មុសណាដ្ឋ អាស័ម៉ាដ្ឋ ប៊ិន ហ្គាន់បាល់ ក្បាលទី ២ ទំព័រ ៨៣, ក្បាលទី ៣ ទំព័រ ៤៤៦, ក្បាលទី ៤ ទំព័រ ៩៦

ស្ល័ប្ល័ស អាល់-ចូខីរីយ៍ ក្បាលទី ២ ទំព័រ ១៣
ស្ល័ប្ល័ស មុសលីម ក្បាលទី ៦ ទំព័រ ២១, ហាឌីសលេខ ១៨៤៩ និង ២៥ ទៀតដកស្រង់ពីតម្រាបនៃម របស់អ្នកប្រាជ្ញស៊ុននី

396- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : لَوْ قَدْ قَامَ قَائِمُنَا لَأَنْزَلَتِ السَّمَاءُ فَطَرَهَا، وَ لَأَخْرَجَتِ الْأَرْضُ نَبَاتَهَا، وَ لَدَهَبَتِ الشَّخَنَاءُ مِنْ قُلُوبِ الْعِبَادِ وَ اصْطَلَحَتِ السَّبَاعُ وَ الْبَهَائِمُ

بحار الأنوار/316/52

៣៩៦. អ៊ីម៉ា អាមីរុល មុមីនីន អ្គាលី صلوات الله عليه وآله មានវចនៈថា៖ "ពេលក្តីអ៊ីមរបស់យើងលេចឡើង មេឃនឹងបង្ហូរតំណក់ទឹកវាចុះមក ផែនដីនឹងឲ្យរុក្ខជាតិរបស់វាដុះឡើង អាវិភាពនឹង រសាយបាត់ពីដួងចិត្តមនុស្ស សត្វសាហាវ និងសត្វព្រៃនឹងរស់នៅជាមួយគ្នាដោយសុខ សាន្ត ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៥២ ទំព័រ៣១៦

397- عَنْ أَبِي الْحَاوِزِ قَالَ: قُلْتُ لِأَبِي جَعْفَرٍ (ع): يَا بَنَ رَسُولِ اللَّهِ هَلْ تَعْرِفُ مَوَدِّيَ لَكَمْ وَانْقِطَاعِي إِيَّاكُمْ وَ مُوَالَاتِي إِيَّاكُمْ؟ قَالَ: فَقَالَ: نَعَمْ، قَالَ: فَقُلْتُ: فَإِنِّي أَسْأَلُكَ مَسْأَلَةً تُجِيبُنِي فِيهَا فَإِنِّي مَكْمُوفُ الْبَصَرِ فَلَيْلُ الْمَشِيِّ وَلَا أَسْتَطِيعُ زِيَارَتَكُمْ كُلَّ حِينٍ قَالَ: هَاتِ حَاجَتَكَ، قُلْتُ: أَخْبِرْنِي بِدِينِكَ الَّذِي تَدِينُ اللَّهُ عَزَّوَجَلَّ بِهِ أَنْتَ وَ أَهْلُ بَيْتِكَ لِأَدِينَنَّ اللَّهُ عَزَّوَجَلَّ بِهِ، قَالَ: إِنْ كُنْتَ أَفْصَرْتَ الْخُطْبَةَ فَقَدْ أَعْظَمْتَ الْمَسْأَلَةَ، وَ اللَّهُ لَأُعْطِيَنَّكَ دِينِي وَ دِينَ آبَائِي الَّذِي تَدِينُ اللَّهُ عَزَّ وَ جَلَّ بِهِ: شَهَادَةٌ أَنْ لَا إِلَهَ إِلَّا اللَّهُ، وَ أَنَّ مُحَمَّدًا رَسُولُ اللَّهِ (ص)، وَ الْإِقْرَارَ بِمَا جَاءَ بِهِ مِنْ عِنْدِ اللَّهِ، وَالْوَلَايَةَ لَوْلِيَانَا وَالْبِرَاءَةَ مِنْ عَدُوِّنَا، وَالتَّسْلِيمَ لِأَمْرِنَا، وَانْتِظَارَ قَائِمِنَا، وَالْإِجْتِهَادَ وَالْوَرَعَ

الكافي/34/1

៣៩៧. សេចក្តីថ្លែងការណ៍ពី អាចូ អាល់ យ៉ាដ្ឋ ថា៖ "ខ្ញុំបានសួរអ៊ីម៉ា បាភៀរ صلوات الله عليه وآله ថា៖ "ឱ

393- قَالَ رَسُولُ اللَّهِ (ص) : طُوبَى لِمَنْ أَدْرَكَ فَايَمَ أَهْلِ بَيْتِي وَ هُوَ مُقْتَدٍ بِهِ قَبْلَ قِيَامِهِ، يَتَوَلَّى
وَلِيَّهُ وَ يَتَبَرَّأُ مِنْ عَدُوِّهِ وَ يَتَوَلَّى الْأَيْمَةَ الْهَادِيَةَ مِنْ قَبْلِهِ، أُولَئِكَ زُفَّائِي وَ دُؤُؤَا وَدِّي وَ مَوَدَّتِي وَ أَكْرَمُ
أُمَّتِي عَلَيَّ

بحار الأنوار/129/52

៣៩៣. រឿងលុលឡោះហ្ន៎ صلوات الله عليه وآله មានវចនៈថា៖ "សុភមង្គលបានលើអ្នកណាដែលបានជួប
នឹង ក្នុងអំឡុង នៃអាល់លុលបៃត័របស់ខ្ញុំ និងធ្វើតាមគេមុនគេលេចឡើង។ គេនោះនឹង
ស្រឡាញ់អ្នកតាមគេ និងស្អប់សត្រូវរបស់គេ និងទទួលស្គាល់អ្នកនាំមុខនៃបណ្តាអ្នក
មុនគេមកដល់។ ជនទាំងនេះជាមិត្តរបស់ខ្ញុំ صلوات الله عليه وآله និងជាអ្នកស្មោះត្រង់ជាងគេក្នុង
សហគមន៍របស់ខ្ញុំ صلوات الله عليه وآله ដែលខ្ញុំ صلوات الله عليه وآله លើកតម្កើងជាទីបំផុត។"

ប៊ីហារុល អាន់រ៉ាវ ក្បាលទី ៥២ ទំព័រ១២៩

394- قَالَ رَسُولُ اللَّهِ (ص) : يَبْعَثُ اللَّهُ رَجُلًا مِنْ عِزَّتِي مِنْ أَهْلِ بَيْتِي فَيَمْلَأُ بِهِ الْأَرْضَ قِسْطًا
كَمَا مُلِئْتُ ظُلْمًا وَ جَوْرًا

المصنف/371/11

៣៩៤. រឿងលុលឡោះហ្ន៎ صلوات الله عليه وآله មានវចនៈថា៖ "អាល់ឡោះហ្ន៎ صلوات الله عليه وآله នឹងឲ្យបុរសម្នាក់លេចឡើងពី
សាលាហិតរបស់ខ្ញុំ صلوات الله عليه وآله ចេញមកពីអាល់លុលបៃត័របស់ខ្ញុំ صلوات الله عليه وآله ។ ផែនដីនឹងពោរពេញ
ដោយយុត្តិធម៌ដោយសារគេម្នាក់ صلوات الله عليه وآله នេះ ដូចដែលវាធ្លាប់ពោរពេញទៅដោយអយុត្តិធម៌
និងការសង្កត់សង្កិនកាលពីមុន។"

អាល់-មុស្តាណាហ្ន៎ ក្បាលទី ១១ ទំព័រ ៣៧១

395- قَالَ رَسُولُ اللَّهِ (ص) : مَنْ مَاتَ وَلَمْ يَعْرِفْ إِمَامَ زَمَانِهِ مَاتَ مِيتَةً جَاهِلِيَّةً

مسند احمد بن حنبل/83/2 و 446/3 و 96/4

صحیح البخاری/13/5 و صحیح مسلم/21/6 الرقم 1849

و 25 مصدرًا آخر من مصادر علماء العامة

៣៩៥. រឿងលុលឡោះហ្ន៎ صلوات الله عليه وآله មានវចនៈថា៖ "អ្នកណាដែលស្លាប់ដោយមិនបានស្គាល់អ្នកនាំ

34- قَالَ الْإِمَامُ الْحَسَنُ الْعَسْكَرِيُّ (ع) : حِصْلَتَانِ لَيْسَ فَوْقَهُمَا شَيْءٌ: الْإِيْمَانُ بِاللَّهِ، وَ نَفْعُ الْإِخْوَانِ

بحار الانوار/218/17

៣៤. អ៊ីម៉ា ហ្ន៎សាន់ អ្នកនាំការ صلوات الله عليه وآله បានមានវចនៈថា៖ "មានពីរយ៉ាងដែលពុំមានអ្វីខ្ពង់ខ្ពស់
ជាងឡើយនោះគឺមានសទ្ធាចំពោះអាល់ឡោះហ្ន៎ صلوات الله عليه وآله ហើយធ្វើប្រយោជន៍ដើម្បីបងប្អូន
មុស្លីម។"

ប៊ីហារុល អាន់រ៉ាវ ក្បាល១៧ ទំព័រ២១៨

ភក្តីភាពនិងការចាំបាច់របស់វាសម្រាប់មុស្លីម

35- قَالَ رَسُولُ اللَّهِ (ص) : أَكْثَرُ مَا يُدْخِلُ النَّاسَ الْحَيَّةَ تَقْوَى اللَّهِ وَ حُسْنُ الْخُلُقِ

بحار الانوار/373/71

៣៥. រឿងលុលឡោះហ្ន៎ صلوات الله عليه وآله មានវចនៈថា៖ "វត្តភាគច្រើនដែលធ្វើឲ្យមនុស្សទាំងឡាយ
ឆ្ពោះទៅចូលឋានសួគ៌បានក៏គឺ ការក្រែងខ្លាចចំពោះ អាល់ឡោះហ្ន៎ صلوات الله عليه وآله និងមានឫកពារ
ចរិយាមារយាទល្អប្រពៃ។"

ប៊ីហារុល អាន់រ៉ាវ ក្បាល៧១ ទំព័រ៣៧៣

36- قَالَ رَسُولُ اللَّهِ (ص) : إِذَا هَمَمْتَ بِأَمْرٍ فَتَدَبَّرْ عَاقِبَتَهُ، فَإِنَّ يَكُ خَيْرًا وَ رُشْدًا فَاتَّبِعْهُ، وَ إِنْ يَكُ
عَيًّا فَدَعْهُ

بحار الانوار/130/77

៣៦. រឿងលុលឡោះហ្ន៎ صلوات الله عليه وآله មានវចនៈថា៖ "កាលបើលោកប្រាថ្នាមុតមាំ ចង់ធ្វើកិច្ចការអ្វី
មួយ លោកចូរពិចារណាមើលទៅដល់ផលដែលនឹងកើតឡើងក្នុងពេលក្រោយពីកិច្ចការ
នោះ ដូច្នោះ បើផលហុចឲ្យជាការប្រពៃ ហើយឲ្យផលចំរើនឈានទៅមុខ លោកចូរធ្វើ

ទៅតាមនោះចុះ តែបើសិនជាផលនោះជាការខូចខាត ចូរឈប់ឬលះបង់ចោលទៅ ។"

អាល់កាហ្វី ក្បាលទី ៥ ទំព័រ ៥៤

ប៊ីហារុល អាន់រ៉ាវ ក្បាល៧៧ ទំព័រ១៣០

37- سئل الصادق (ع) عن تفسير التقي ، فقال: أن لا يفعدك حيث أمرك و لا يراك حيث حاك

سفينة البحار/678/2

៣៧. អ៊ីម៉ា សួរខ្ញុំក្នុង ឆ្លាប់ត្រូវសាកសួរទាក់ទងនឹងអត្ថន័យរបស់ភាគក្នុង លោកបានតប ថា៖ "អត្ថន័យទាំងនោះគឺ៖ កុំធ្វើឲ្យអស់ឡោះហ៊្វឺដ ទ្រង់មិនព្រះនេត្រលោកប្រាកដខ្លួននៅ ក្នុងកិច្ចការ ដែលព្រះអង្គបញ្ជាលើលោក ហើយកុំធ្វើឲ្យអស់ឡោះហ៊្វឺដ ទ្រង់ព្រះនេត្រ លោកប្រាកដខ្លួននៅក្នុងកិច្ចការដែលព្រះអង្គហាម ។"

សាហ្វីណាទុល ប៊ីហារ ក្បាល២ ទំព័រ៦៧៨

38- قال رسول الله (ص) : استحي من الله كما تستحي من الرجل الصالح من قومك

مستدرك الوسائل/466/8 رقم 10027

៣៨. រឺស្វីលុលឡោះហ្វឺដ មានវចនៈថា៖ "ចូរមានការខ្មាស់អៀនចំពោះអស់ឡោះហ៊្វឺដ ឲ្យដូចលោកមានការខ្មាស់អៀនចំពោះអ្នកដែលមានគុណក្នុងចំណោមពួកលោក ។"

មុសតាដ្វីរ៉ក អាល់រ៉ាសាអ៊ីល ក្បាល៨ ទំព័រ៤៦៦ ហាឌីសទី១០០២៧

39- قال الإمام أمير المؤمنين علي (ع) : نعم صارفُ الشَّهَوَاتِ عَضُّ الْأَبْصَارِ

غررالحکم/321

៣៩. អ៊ីម៉ា អាមីរុល មុមីនីន អាឡី មានវចនៈថា៖ "ការបន្ទាបខ្សែចក្កឲ្យផុតពីវត្ថុដែល ត្រូវហាមគឺ វិធីកម្ចាត់កិលេលតណ្ហាបានយ៉ាងល្អប្រសើរបំផុត ។"

គូរ៉ាហ្វីកាំ ទំព័រ៣២១

390- قَالَ رَسُولُ اللَّهِ (ص) : ...وَالَّذِي نَفْسِي بِيَدِهِ لَوْ أَنَّ أَهْلَ السَّمَاوَاتِ وَالْأَرْضِ اجْتَمَعُوا عَلَى قَتْلِ مُؤْمِنٍ أَوْ رَضُوا بِهِ لَأَدَّخَلَهُمُ اللَّهُ فِي النَّارِ

بحار الأنوار/149/75

៣៩០. រឺស្វីលុលឡោះហ្វឺដ មានវចនៈថា៖ "សូមស្ស្តីចំពោះអ្នកក្តាប់ជីវិតខ្ញុំក្នុងដៃ ប្រសិនបើបណ្តាអ្នកនៅលើជាន់មេឃ និងផែនដី រួមគ្នាសម្លាប់អ្នកមានសទ្ធា ឬពេញចិត្ត ធ្វើការនោះ ពិតណាស់ អស់ឡោះហ្វឺដ និងដាក់ពួកគេទៅក្នុងភ្លើងនរក ។"

ប៊ីហារុល អាន់រ៉ាវ ក្បាលទី ៧៥ ទំព័រ១៤៩

391- قَالَ رَسُولُ اللَّهِ (ص) : مَا مِنْ قَطْرَةٍ أَحَبُّ إِلَى اللَّهِ عَزَّ وَ جَلَّ مِنْ قَطْرَةٍ دَمٍ فِي سَبِيلِ اللَّهِ

وسائل الشيعة/14/15

៣៩១. រឺស្វីលុលឡោះហ្វឺដ មានវចនៈថា៖ "ពុំមានតំណក់អ្វីដែលគាប់ព្រះហឫទ័យ អស់ឡោះហ្វឺដ ព្រះដ៏មានមហិទ្ធិឫទ្ធិ និងដ៏រុងរឿង ជាងតំណក់ឈាមដែលស្រក់លើ ផ្លូវអស់ឡោះហ្វឺដឡើយ ។"

រ៉ាសាអ៊ីលុស្ត រឺអាស្ត ក្បាលទី ១៥ ទំព័រ១៤

ការរង់ចាំអ៊ីម៉ាម៉ាស្ត្វីយ៍និងរដ្ឋបាលយុត្តិធម៌របស់ព្រះអង្គ عجل الله فرجه

392- قَالَ رَسُولُ اللَّهِ (ص) : الْمَهْدِيّ مِنْ عِتْرَتِي مِنْ وُلْدِ فَاطِمَةَ

سنن أبي داود/107/4

៣៩២. រឺស្វីលុលឡោះហ្វឺដ មានវចនៈថា៖ "អាល់-ម៉ាស្ត្វី ជាសាលាហិតរស់ខ្ញុំដែលមក ពីកូនចៅរបស់ហ្វាទ្វីម៉ាស្ត្វី عليها السلام ។"

ស្វីណាន់ អាច្វី ដ្វាវុដ ក្បាលទី ៤ ទំព័រ ១០៧

أسد الغابة/2/269

៣៨៧. លោក អាណាស់ ប៊ិន ម៉ាលីក បានថ្លែងថា៖ "ពេលវិស្វលុលឡោះហ្ន៎^ﷺបានត្រឡប់ពីសមរក្ខមី តាប៊ុក វិញដោយមានលោក សាក្ក័ដ្ឋ អាល់ អាន់ស្វីរី ចេញទៅទទួល ។ វិស្វលុលឡោះហ្ន៎^ﷺបានចាប់ដៃលោកហើយបានសួរលោកថា៖ "ម្តេចបានជាដៃអ្នកក្រិនដូច្នោះ?" លោកបានតបថា៖ "វិស្វលុលឡោះហ្ន៎អើយ ខ្ញុំប្រើដៃនេះធ្វើការនឹងខ្សែពួរ និងកាប់គាស់ដីកដី ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ ។" វិស្វលុលឡោះហ្ន៎^ﷺបានថ្លែងដៃលោកហើយមានវចនៈថា៖ "នេះគឺដៃដែលភ្លើងនរកមិនឆាបឆេះឡើយ ។"

អ៊ុសខុល ក្តីបាសុ ក្បាលទី ២ ទំព័រទី ២៦៩

ការធ្វើពលីកម្មនិងអ្នកធ្វើពលីកម្មជីវិត

388- قَالَ رَسُولُ اللَّهِ (ص) : فَوْقَ كُلِّ بَرٍّ بَرٌّ حَتَّى يُقْتَلَ الرَّجُلُ فِي سَبِيلِ اللَّهِ عَزَّ وَ جَلَّ فَلَيْسَ فَوْقَهُ بَرٌّ

بحار الأنوار/10/100

៣៨៨. វិស្វលុលឡោះហ្ន៎^ﷺមានវចនៈថា៖ "លើសេចក្តីល្អនៅមានសេចក្តីល្អមួយទៀត លុះត្រាអ្នកមានសទ្ធាណាត្រូវស្លាប់លើផ្លូវអស់ឡោះហ្ន៎^ﷺ ព្រះដ៏មានមហិទ្ធិបូទ្រី និងដ៏រុងរឿង ។ ដូច្នោះ ពុំមានអ្វីប្រសើរលើសពីនោះឡើយ ។"

ប៊ីហ្គារុល អាន់វ៉ា ក្បាលទី ១០០ ទំព័រទី ១០

389- قَالَ الْإِمَامُ الصَّادِقُ (ع) : مَنْ قَاتَلَ فِي سَبِيلِ اللَّهِ لَمْ يُعْرِفْهُ اللَّهُ شَيْئًا مِنْ سَيِّئَاتِهِ

الكاظمي/5/54

៣៨៩. អ៊ីម៉ា ឡីដ្យូ ឡី ឡី មានវចនៈថា៖ "អ្នកណាស្លាប់នៅលើផ្លូវ អស់ឡោះហ្ន៎^ﷺ ព្រះអង្គនឹងមិនឲ្យអ្នកនោះ ជ្រាបអំពីបណ្តាបាបរបស់គេទេ ។"

40- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) لِلْحَسَنِ وَ الْحُسَيْنِ عَلَيْهِمَا السَّلَامُ لَمَا ضَرَبَهُ ابْنُ مُلْجَمٍ لَعْنَهُ اللَّهُ: أَوْصِيكُمْ بِتَقْوَى اللَّهِ، وَ أَلَّا تَبْغِيَ الدُّنْيَا وَ إِنْ بَعَثَكُمْ، وَ لَا تَأْسَفَا عَلَى شَيْءٍ مِنْهَا زُوِيَ عَنْكُمْ، وَ قَوْلًا بِالْحَقِّ، وَ أَعْمَالًا لِلْآخِرِ، وَ كُونَا لِلظَّالِمِ خَصْمًا، وَ لِلْمَظْلُومِ عَوْنًا

نهج البلاغه الرسالة رقم/47

៤០. អ៊ីម៉ា អាមីរុល មុមីនីន អ៊ាលី^ﷺ បានមានវចនៈជាមួយអ៊ីម៉ាហ្គាសាន់និងអ៊ីម៉ាហ្គាសៃនី^ﷺ (សិរីសួស្តីចូរមានចំពោះលោកទាំងពីរ) កាលដែល អ៊ីបន្ទ មុលយ្ហិម^១ (សូមបណ្តាសាអស់ឡោះហ្ន៎^ﷺមានដល់គេ) បានយកដាវកាប់លោក^ﷺ ថា៖ "ពេលនេះ តថាគត^ﷺ សូមផ្តាំនឹងអ្នកទាំងពីរ^ﷺអំពីការក្រែងខ្លាចអស់ឡោះហ្ន៎^ﷺ ហើយចូរកុំស្វែងរកក្តីសុខនៅផ្លូវលោកនេះ ទោះបីវាស្មើសុំមកជួបនឹងទ្រង់ទាំងពីរ^ﷺក៏ដោយ ហើយទ្រង់ទាំងពីរ^ﷺកុំសោកស្តាយអ្វីៗចំពោះវា^២ ដែលត្រូវខូចខាតទៅអំពីទ្រង់ទាំងពីរ^ﷺ ហើយចូរទ្រង់មានតែសច្ចាភាព ហើយធ្វើការដើម្បីផលតបស្នង ហើយចូរតាំងកាយជាគូសត្រូវនឹងមនុស្សអយុត្តិធម៌ ហើយចូរតាំងកាយជួយអ្នកដែលត្រូវគេជិះជាន់ដោយអយុត្តិធម៌ ។"

ណាស្តុយុលបាឡាភ្នំ លិខិតទី៥៧

41- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : فَإِنَّ أَوْصِيكَ بِتَقْوَى اللَّهِ - أَيُّ بُنْيٍ - وَ لُزُومِ أَمْرِهِ، وَ عِمَارَةِ قَلْبِكَ بِذِكْرِهِ، وَالْإِعْتِصَامِ بِحَبْلِهِ. وَ أَيُّ سَبَبٍ أَوْتُقُّ مِنْ سَبَبٍ بَيْنَكَ وَ بَيْنَ اللَّهِ إِنْ أَنْتَ أَخَذْتَ بِهِ!

نهج البلاغه الرسالة 31

៤១. អ៊ីម៉ា អាមីរុល មុមីនីន អ៊ាលី^ﷺ បានមានវចនៈថា៖ "ដូច្នោះ សូមផ្តាំទ្រង់អំពីរឿងក្រែងខ្លាចអស់ឡោះហ្ន៎^ﷺ (គឺផ្តាំបុត្ររបស់លោក) ការប្រិតប្រៀងមាំទាំចំពោះព្រះរាជបញ្ជារបស់អស់ឡោះហ្ន៎^ﷺ ការបម្រុងព្រះបាទទ័យរបស់ទ្រង់ដោយរលឹកដល់ព្រះជាម្ចាស់ ការចងវិតឲ្យជាប់ខ្លួនឯងនឹងខ្សែរបស់ព្រះអង្គ^ﷺ ហើយពុំមានសម្ព័ន្ធអ្វីផ្សេងដែលរឹងមាំជាងនោះ រវាងអ្នកនឹងអស់ឡោះហ្ន៎^ﷺទេ បើសិនជាទ្រង់(បុត្រ)កាន់ទុក ។"

^១ អ៊ីបន្ទ មុលយ្ហិមជាអ្នកសម្លាប់ អ៊ីម៉ា អាមីរុល មុមីនីន អ៊ាលី^ﷺ មុនសម្លាប់គាត់ៗបានផ្តាំហ្គាសាន់និងហ្គាសៃនី^ﷺ ។

^២ គឺចំពោះលោកនេះ(ភពផែនដីនេះ) ។

ការឧស្សាហ៍និងការខ្ជិលច្រអូស

42- عَنْ أَبِي أُسَامَةَ قَالَ: سَمِعْتُ أَبَا عَبْدِ اللَّهِ (ع) يَقُولُ: عَلَيْكَ بِتَقْوَى اللَّهِ، وَالْوَرَعِ، وَالْإِجْتِهَادِ، وَ صِدْقِ الْحَدِيثِ، وَ آدَاءِ الْأَمَانَةِ، وَ حُسْنِ الْخُلُقِ؛ وَ حُسْنِ الْجَوَارِ، وَ كُفُوْنَا دُعَاءَهُ إِلَى أَنْفُسِكُمْ بِعَيْرِ أَلْسِنَتِكُمْ، وَ كُفُوْنَا زَيْنًا، وَ لَا تَكُونُوا شَيْنًا، وَ عَلَيْكُمْ بِطُولِ الرَّكُوعِ وَالسُّجُودِ، فَإِنَّ أَحَدَكُمْ إِذَا طَالَ الرَّكُوعَ وَالسُّجُودَ، هَتَفَ ابْنَيْسُ مِنْ خَلْفِهِ وَ قَالَ: يَا وَيْلَهُ، أَطَاعَ وَ عَصَيْتُ، وَ سَجَدَ وَ أَبَيْتُ

الكافي/77/2

៤២. សេចក្តីរាយការណ៍ពីលោកអាចូ អ៊ូសាម៉េហ៍ បានឲ្យដឹងថា៖ "ខ្ញុំបានឮលោកអាចូ អាប៌ខុលឡេហ៍^{صلوات الله عليه والسلام} មានវចនៈថា៖ "ចូរប្រយ័តការដាក់ទោសរបស់អល់ឡេហ៍ហ្គី ពួកលោកត្រូវតែមានការក្រែងខ្លាចដាក់ខ្លួន ខំព្យាយាម កាន់សច្ចៈវាចា ធ្វើតាមនាទីដែលបានប្រគល់ឲ្យមក ដោយស្មោះត្រង់ មានមារយាទល្អប្រពៃ មានមេត្រីភាពល្អចំពោះញាតិមិត្ត ចូរជាអ្នកបបួលនាំអ្នកទាំងឡាយឲ្យមករកពួកលោក ដោយមិនបាច់ប្រើសម្តីរបស់ពួកលោក ចូរមានជីវិតរស់នៅក្នុងឋានៈជាគ្រឿងលំអដែលល្អប្រពៃ ចូរកុំទៅជាមនុស្សអពមង្គល លោកចូររុករាននិងស្វ័យដូច្នោះ ដូច្នេះ បើសិនជាអ្នកណាម្នាក់ ក្នុងចំណោមពួកលោក រុករាននិងស្វ័យដូច្នោះ អ៊ុបលិសវាស្រែកយំ នៅខាងក្រោយពួកគេ ហើយវានិយាយថា "ឱវិបត្តិក៏យ គេមានជំនឿ តែខ្ញុំទូរយស គេស្វ័យដូច្នោះ តែខ្ញុំបដិសេធ ។"

អាល់កាហ្គីយ័ ក្បាល២ ទំព័រ៧៧

43- قَالَ الْإِمَامُ الْبَاقِرُ (ع) وَجَدْنَا فِي كِتَابِ عَلِيِّ بْنِ الْحُسَيْنِ (ع) : (أَلَا إِنَّ أَوْلِيَاءَ اللَّهِ لَا خَوْفَ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ) إِذَا أَدَّوْا فَرَايَضَ اللَّهِ وَ أَخَذُوا سُنَنَ رَسُولِ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ وَ تَوَرَّعُوا عَنْ مَحَارِمِ اللَّهِ وَ زَهَدُوا فِي عَاجِلِ زَهْرَةِ الدُّنْيَا وَ رَغِبُوا فِيمَا عِنْدَ اللَّهِ وَ اكْتَسَبُوا الطَّيِّبَ مِنْ رِزْقِ اللَّهِ لَوْجِهَ اللَّهِ لَا يُرِيدُونَ بِهِ التَّفَاخُرَ وَ التَّكَاثُرَ ثُمَّ أَنْفَعُوا فِيمَا يَلْزَمُهُمْ مِنْ حُقُوقِ وَاجِبَةٍ فَأَوْلِيَاءَكَ الَّذِينَ بَارَكَ اللَّهُ لَهُمْ فِيمَا اكْتَسَبُوا وَ يُنَابُونَ عَلَى مَا قَدَّمُوا لِأَحْرَتِهِمْ

بحار الانوار/277/69

៤៣. អ៊ីម៉ា បាឡាណេហ៍^{صلوات الله عليه والسلام} មានវចនៈថា៖ "យើងបានប្រទះសេចក្តីរាយការណ៍កត់ត្រាទុកនៅ

384- قَالَ رَسُولُ اللَّهِ (ص) : الْعِبَادَةُ سَبْعُونَ جُزْءًا أَفْضَلُهَا طَلَبُ الْحَلَالِ

التهديب/324/6

៣៨៤. រ៉សូលុលឡេហ៍ហ្គី^{صلوات الله عليه والسلام} មានវចនៈថា៖ "អ្វីបាដូស្តុមានចិតសិបសាខា តែសាខាដែលប្រសើរបំផុតគឺការប្រកបអាជីពដែលហ្មាឡាល់ ។"

អាត់តាស្តុប ក្បាលទី ៦ ទំព័រទី ៣២៤

385- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : هَبْهَاتٍ مِنْ نَيْلِ السَّعَادَةِ السُّكُونُ إِلَى الْهَوَانِ وَالْبَطَالَةُ

غرر الحكم/197

៣៨៥. អ៊ីម៉ា អាមីរុល មុមីនីន អាលី^{صلوات الله عليه والسلام} មានវចនៈថា៖ "ពុំមានផ្លូវឈោងចាប់វិបុលភាពបានដោយការខ្ជិលច្រអូសឡើយ ។"

គួរុលហ្គីកាំ ទំព័រ១៩៧

386- قَالَ الْإِمَامُ الْبَاقِرُ (ع) : إِيَّاكَ وَالْكَسَلَ وَالصَّخَرَ فَإِنَّهُمَا مِفْتَاحُ كُلِّ شَرٍّ

بحار الأنوار/175/78

៣៨៦. អ៊ីម៉ា អាល់ បាឡាណេហ៍^{صلوات الله عليه والسلام} មានវចនៈថា៖ "ចូរចៀសវាងភាពខ្ជិលច្រអូសនិងទោមនស្ស ព្រោះទាំងពីរនេះជាគន្លឹះនៃបាបធម៌ ។"

ប៊ីហ្គារុល អាន់វ៉ា ក្បាលទី ៧៨ ទំព័រ១៧៥

387- قَالَ رَسُولُ اللَّهِ (ص) : رَوَى أَنَسُ بْنُ مَالِكٍ أَنَّ رَسُولَ اللَّهِ (ص) لَمَّا أَقْبَلَ مِنْ عَزْوَةِ تَبُوكَ

اسْتَقْبَلَهُ سَعْدُ الْأَنْصَارِيِّ فَصَافَحَهُ النَّبِيُّ (ص) ثُمَّ قَالَ لَهُ: مَا هَذَا الَّذِي أَكْتَبَ يَدَيْكَ؟ قَالَ: يَا

رَسُولَ اللَّهِ أَضْرِبُ بِالْمَرِّ وَالْمَسْحَاةِ فَأَنْفَعُهُ عَلَى عِيَالِي فَقَبَّلَ يَدَهُ رَسُولُ اللَّهِ (ص) وَ قَالَ: هَذِهِ يَدُ

លោកនឹងប្រព្រឹត្តិទៅដោយពុំមានប្រឹក្សាគ្នារវាងអស់លោកឡើយ ។ ដូច្នោះ នៅក្រោមដី
ប្រសើរសម្រាប់អស់លោក ជាជាងនៅលើផែនដី ។"

ម៉ានហ្គាយុស្វ ស្វីខ្លីគ្លីន ក្បាលទី ២ ទំព័រទី ៣៧៣

381- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : مَنْ شَاوَرَ دَوِي الْعُقُولِ اسْتَضَاءَ بِأَنْوَارِ الْعُقُولِ

غرر الحكم/336

៣៨១. អ៊ីម៉ាំ អាមីរុល-មុមីនីន អាល្លូលី^{صلوات الله عليه والسلام} មានវចនៈថា៖ "អ្នកណាពិភាក្សាជាមួយអ្នកមាន
សតិបញ្ញា អ្នកនោះស្វែងរករកស្មើនៃសម្បជញ្ញៈ ។"

គួររុលហ្គីកាំ ទំព័រ៣៣៦

382- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : مَنْ شَاوَرَ دَوِي الْأَبَابِ دَلَّ عَلَى الرَّشَادِ، وَ نَالَ

التُّصْحَ مَمَّنْ قَبْلَهُ

بحار الأنوار/105/75

៣៨២. អ៊ីម៉ាំ អាមីរុល-មុមីនីន អាល្លូលី^{صلوات الله عليه والسلام} មានវចនៈថា៖ "អ្នកណាពិភាក្សាជាមួយអ្នកចេះ
ដឹង អ្នកនោះស្វែងរកនូវពន្លឺប្រាជ្ញាដើម្បីឈ្លងយល់ដោយពន្លឺនោះ (នឹងបានស្គាល់
សេចក្តីពិតពីសេចក្តីមិនពិត) ។"

383- قَالَ رَسُولُ اللَّهِ (ص) : مَا شَفَى عَبْدٌ قَطُّ بِمَشُورَةٍ وَمَا سَعَدَ بِاسْتِعْنَاؤِ بِرَأِي

نهج الفصاحة/533

៣៨៣. រ៉ស្វីលុលឡោះហ្គ្វី^{صلوات الله عليه وآله} មានវចនៈថា៖ "ពុំមានអ្នកណាក្លាយទៅជាអ្នករងទុក្ខដោយ
សារការពិភាក្សាត្រិះរិះឡើយ ហើយក៏ពុំមានអ្នកណាបានទទួលសេចក្តីសុខដោយសារ
មានៈ តាមតែការយល់ឃើញរបស់ខ្លួនឯងនោះឡើយ ។"

ណាស្វ័យុល-ហ្វាស្វីហ្គាស្វុទំព័រ ៥៣៣

ក្នុងសៀវភៅរបស់អាល្លូលី ប៊ិន ហ្គាសែនី^{صلوات الله عليه والسلام} ដូចតទៅ៖ ពិតណាស់ បុគ្គលជាទីស្នេហា
របស់អស់ឡោះហ្គ្វី^عនោះ និងមានការភ័យខ្លាចអ្វីៗកើតឡើងចំពោះពួកគេ ហើយពួកគេ
នឹងពុំសោកសៅ កាលបើពួកគេបានបំពេញនាទីច្បាប់បង្គាប់របស់អស់ឡោះហ្គ្វី^ع យ៉ាង
គ្រប់សព្វ គោងប្រកៀកជាប់នឹងស៊ុនណៈហ្វីរបស់រ៉ស្វីលុលឡោះហ្គ្វី^{صلوات الله عليه وآله} ប្រុងប្រយ័ត្នរក្សា
ខ្លួនឯងឲ្យផុតអំពីខហាមផ្សេងៗ ស្ងប់ចិត្តមិនខ្វល់ពីការបំភាន់របស់លោកនេះ ប្រាថ្នានូវ
អំពើដែលនៅក្នុងរង្វង់មាតិកាបស់អស់ឡោះហ្គ្វី^ع ស្វែងរកតែវត្ថុល្អប្រពៃពីគ្រឿងទ្រទ្រង់
ជីវិត ដែលអស់ឡោះហ្គ្វី^عប្រទានឲ្យ ដើម្បីអស់ឡោះហ្គ្វី^ع ពួកគេមិនប្រាថ្នាអំនួត និងសន្សំ
ទុកនូវអ្វីទាំងនោះទេ តែពួកគេនឹងចាយវាយទៅតាមច្បាប់ដែលចាំបាច់សម្រាប់ពួកគេ
ដែលព្រះអង្គ^عបានដាក់ជាបញ្ញត្តិឲ្យពួកគេ ដូច្នោះ ពួកគេទើបទៅជាក្រុមជនដែល
អស់ឡោះហ្គ្វី^عទ្រង់ប្រទាននូវសេចក្តីចម្រើនដល់ពួកគេ ក្នុងអ្វីៗដែលពួកគេស្វែងរក ហើយ
ពួកគេនឹងបានទទួលរង្វាន់ដ៏ល្អប្រពៃ តាមដែលបានសាងទុកដើម្បីថ្ងៃបរលោករបស់ពួក
គេ ។"

បីហារុល អាន់រ៉ា ក្បាល៦៩ ទំព័រ២៧៧

44- قَالَ رَسُولُ اللَّهِ (ص) : إِنَّ النَّاسَ مِنْ عَهْدِ آدَمَ إِلَى يَوْمِنَا هَذَا مِثْلُ أُسْنَانِ الْمُشْطِ، لَا فَضْلَ
لِلْعَرَبِيِّ عَلَى الْعَجَمِيِّ وَ لَا لِلْأَحْمَرِ عَلَى الْأَسْوَدِ إِلَّا بِالتَّقْوَى

مستدرک الوسائل/89/12

៤៤. រ៉ស្វីលុលឡោះហ្គ្វី^{صلوات الله عليه وآله} មានវចនៈថា៖ "ការពិត មនុស្សតាំងពីសម័យអាដាម^{عليه السلام}រហូត
មកដល់សម័យរបស់យើងនេះ ប្រៀបប្រដូចនឹងធ្មេញស្និត ។ ពុំមានភាពប្រសើរសម្រាប់
ជនជាតិអារ៉ាប់លើសជនជាតិផ្សេងៗទេ ឬសម្រាប់ជនជាតិដែលមានស្បែក សម្បុរក្រហម
ក៏ពុំប្រសើរជាងជនសម្បុរខ្មៅទេដែរ រៀបរយតែមានការក្រែងខ្លាចអស់ឡោះហ្គ្វី^ع,
ប៉ុណ្ណោះ ដែលមានលំដាប់ថ្នាក់លើសគ្នា ។"

មុសតាដ្វីរ៉ក់ អាល់រ៉ាសាអ៊ីល ក្បាល១២ ទំព័រ៨៩

45- قَالَ الْإِمَامُ الصَّادِقُ (ع) : إِنَّ قَلِيلَ الْعَمَلِ مَعَ التَّقْوَى خَيْرٌ مِنْ كَثِيرِ الْعَمَلِ بِلا تَقْوَى

៤៥. អ៊ីម៉ា ស្រ្តឌីក្វី صلوات الله عليه وآله បានមានវចនៈថា៖ " ការពិត ទង្វើបន្តិចបន្តួច តែប្រកបដោយក្តី ក្រែងខ្លាចចំពោះអស់ឡោះហ្ន៎ وَعَلَى តែងតែល្អប្រពៃជាងច្រើនទង្វើដែលពុំមានការក្រែងខ្លាច អស់ឡោះហ្ន៎ وَعَلَى ។"

អាល់ការហ្វីយ័ ក្បាល២ ទំព័រ៧៦

ការអង្វរសុំខ្ញុំអា

46- قَالَ الْإِمَامُ الصَّادِقُ (ع) : كُلُّ دُعَاءٍ يُدْعَى اللَّهُ عَزَّ وَ جَلَّ بِهِ مَخْجُوبٌ عَنِ السَّمَاءِ حَتَّى يُصَلَّى عَلَى مُحَمَّدٍ وَ آلِ مُحَمَّدٍ

៤៦. អ៊ីម៉ា ស្រ្តឌីក្វី صلوات الله عليه وآله បានមានវចនៈថា៖ "គ្រប់ខ្ញុំអាដែលអស់ឡោះហ្ន៎ وَعَلَى ទ្រង់មហាផ្តុំផ្តើង ទទួលនោះ វានឹងត្រូវរាំងរាទប់ទុកនៅឯជាន់មេឃ រហូតលុះត្រាមានការស្នូឡាវាតចំពោះ ណាបីម្ភាម៉ាដូ صلى الله عليه وآله និងវង្សានុវង្សរបស់លោកជាមុនសិន ទើបខ្ញុំអាទាំងនោះត្រូវអនុញ្ញាតឲ្យ ចូលទៅដល់អស់ឡោះហ្ន៎ وَعَلَى ។"

អាល់ការហ្វីយ័ ក្បាល២ ទំព័រ៤៩៣

47- قَالَ الْإِمَامُ الصَّادِقُ (ع) : يَتَمَتَّى الْمُؤْمِنُ أَنَّهُ لَمْ يُسْتَجَبْ لَهُ دَعْوَةٌ فِي الدُّنْيَا مِمَّا يَرَى مِنْ حُسْنِ الثَّوَابِ

៤៧. អ៊ីម៉ា ស្រ្តឌីក្វី صلوات الله عليه وآله បានមានវចនៈថា៖ "អ្នកមានសទ្ធាដែលខ្ញុំអាផ្សេងៗមិនមានការ ឆ្លើយតបវិញពីអស់ឡោះហ្ន៎ وَعَلَى ក្នុងលោកនេះទេនោះ នឹងគិតថាពុំមានខ្ញុំអាមួយណារបស់ គេត្រូវអស់ឡោះហ្ន៎ وَعَلَى ទទួលទេ នាថ្ងៃអាយ័រ៉ោះត្តីគេនឹងបានឃើញវង្សាន់យ៉ាងច្រើនបំផុត (សម្រាប់គេជាការតបស្នងចម្លើយដែលពុំបានឆ្លើយតបវិញ និងជាការតបស្នងការរងទុក្ខ

៣៧៨. អ៊ីម៉ា អាល់ កាស្តីម صلوات الله عليه وآله មានវចនៈថា៖ "បើមនុស្សមានទម្លាប់ទប់ខ្លួនក្នុងការ បរិភោគ រាងកាយរបស់ពួកគេនឹងមាំទាំ ។"

ប៊ីហ្គារុល អាន់វ៉ា ក្បាលទី ៦៦ ទំព័រ៣៣៤

379- قَالَ رَسُولُ اللَّهِ (ص) : مَا مِنْ أَحَدٍ يَمُتُ بِمَقْبَرَةٍ إِلَّا وَ أَهْلُ الْمَقْبَرَةِ يُنَادُونَ: يَا غَافِلُ! لَوْ عَلِمْتَ مَا عَلِمْنَا لَدَابَّ لَحْمِكَ عَلَى جَسَدِكَ

ارشادالقلوب

៣៧៩. រ៉ស្តីលុលឡោះហ្ន៎ صلى الله عليه وآله មានវចនៈថា៖ "ពុំមានអ្នកណាមួយដើរកាត់ស្នូសាន ដោយ ពុំមានអ្នកណាស្រែកប្រាប់ក្រៅពីសពស្រែកប្រាប់អ្នកនោះឡើយថា៖ "ឱអ្នកភ្លេចខ្លួន អើយ! បើសិនពួកអ្នកដឹងនូវអ្វីដែលយើងដឹង ពិតណាស់ ឈាមរបស់ពួកអ្នកនឹងកកមួយ រំពេច ។"

អៀរស្តាខុលតូលូប

ប្រឹក្សា

380- قَالَ رَسُولُ اللَّهِ (ص) : إِذَا كَانَ أَمْرًاؤُكُمْ خَيْرًاكُمْ وَ أَعْيَاؤُكُمْ سَمَحَاءُكُمْ وَ أَمْرُكُمْ سُورَى بَيْنَكُمْ فَظَهَرُ الْأَرْضِ خَيْرٌ لَكُمْ مِنْ بَطْنِهَا، وَ إِذَا كَانَ أَمْرًاؤُكُمْ شِرَارًاكُمْ وَ أَعْيَاؤُكُمْ بُخْلَاءُكُمْ وَ لَمْ تَكُنْ أَمْرُكُمْ سُورَى بَيْنَكُمْ فَبَطْنُ الْأَرْضِ خَيْرٌ لَكُمْ مِنْ ظَهْرِهَا

منهج الصادقين/373/2

៣៨០. រ៉ស្តីលុលឡោះហ្ន៎ صلى الله عليه وآله មានវចនៈថា៖ "បើអ្នកដឹកនាំរបស់អស់លោកជាអ្នកធ្វើល្អក្នុង ចំណោមអស់លោក បណ្តាអ្នកមានរបស់អស់លោកមកពីចំពួកអ្នកចិត្តល្អក្នុងចំណោម អស់លោក ហើយកិច្ចការរបស់អស់លោកប្រព្រឹត្តិទៅដោយប្រឹក្សាគ្នារវាងអស់លោក ។ ដូច្នេះ ការរស់នៅលើផែនដីប្រសើរសម្រាប់អស់លោកជាងរស់នៅក្រោមផែនដី ។ តែបើ នាយករបស់អស់លោកជាមនុស្សអាក្រក់ក្នុងចំណោមអស់លោក បណ្តាអ្នកមានរបស់ អស់លោកមកពីចំពួកអ្នកកំណាញ់ ក្នុងចំណោមអស់លោក ហើយកិច្ចការរបស់អស់

ការចេះប្រមាណក្នុងសេដ្ឋកិច្ច

375- قَالَ الْإِمَامُ الصَّادِقُ (ع) : ضَمِنْتُ لِمَنْ اقْتَصَدَ أَنْ لَا يَفْتَقِرَ

48- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : أَحَبُّ الْأَعْمَالِ إِلَى اللَّهِ عَزَّوَجَلَّ فِي الْأَرْضِ الدُّعَاءُ وَ أَفْضَلُ الْعِبَادَةِ الْعَفَاةُ

بحار الأنوار/346/71

بحارالانوار/295/93

៣៧៥. អ៊ីម៉ាំ អាល្លឺមុទ័រ មុមីនីន អ្នកលើស្ថិតិ មានវចនៈថា៖ "ខ្ញុំធានាថា អ្នកណាសន្សំសំចៃ អ្នកនោះមិន ទើលក្រទេ ។"

៤៨. អ៊ីម៉ាំ អាល្លឺមុទ័រ មុមីនីន អ្នកលើស្ថិតិ មានវចនៈថា៖ "ការងារទាំងឡាយក្នុងលោក ដែលជាទីសព្វព្រះរាជហឫទ័យបំផុតរបស់អល់ឡោះហ្វ្រូ ព្រះទ្រង់មហារុងរឿង នោះគឺ ការសុំខ្ចុំអុ ។ ការគោរពបូជា(អ៊ីបាដាស៊ុ) ដែលប្រសើរបំផុតនោះគឺ ការដាក់ខ្លួន និងការ មានគុណធម៌ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧១ ទំព័រ៣៤៦

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល៩៣ ទំព័រ២៩៥

376- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : رَأْسُ السِّيَاسَةِ اسْتِعْمَالُ الرَّفْقِ

49- عَنْ أَبِي بَصِيرٍ وَ مُحَمَّدِ بْنِ مُسْلِمٍ عَنْ أَبِي عَبْدِ اللَّهِ (ع) قَالَ حَدَّثَنِي أَبِي عَنْ جَدِّي عَنْ آبَائِهِ أَنَّ أَمِيرَ الْمُؤْمِنِينَ (ع) قَالَ فِيمَا عَلَّمَ أَصْحَابَهُ، تُفْتَحُ أَبْوَابُ السَّمَاءِ فِي خَمْسَةِ مَوَاقِيَتْ: عِنْدَ نُزُولِ الْغَيْثِ، وَ عِنْدَ الرَّحْفِ، وَ عِنْدَ الْأَذَانِ، وَ عِنْدَ قِرَاءَةِ الْقُرْآنِ وَ مَعَ زَوَالِ الشَّمْسِ، وَ عِنْدَ طُلُوعِ الْفَجْرِ

غرر الحكم/182

الخصال/302

៣៧៦ អ៊ីម៉ាំ អាល្លឺមុទ័រ មុមីនីន អ្នកលើស្ថិតិ មានវចនៈថា៖ "ការអនុវត្តន៍ដែលប្រសើរបំផុតគឺ ការមានមេត្តាករុណា ។"

៤៩. សេចក្តីរាយការណ៍ពី អាចូ បាស្យៀវ និង មូហ្គាំម៉ាដូ ប៊ីន មុស្លីម ដែលទទួលបានមក ពីអាចូ អ្នកបំប្លែងឡោះហ្វ្រូដែលមានវចនៈថា៖ "បិតារបស់តថាគត បានតំណាលប្រាប់ តថាគតអំពីរឿងដ៏តារបស់តថាគត ដែលបានទទួលតមកពីបណ្តាបុព្វបុរសរបស់ តថាគត ថា៖ "អាល្លឺមុទ័រ-មុមីនីន បានមានវចនៈក្នុងពេលបង្រៀនមិត្តភក្តិរបស់ ព្រះអង្គ ថា ទ្វារមេឃនឹងត្រូវបើកក្នុងប្រាំវេលាដូចតទៅ៖ ពេលមានភ្លៀងធ្លាក់ ពេល កើតសង្គ្រាមសាសនា ពេលអាស្មាន (ហៅនមស្មារ(ស្ទើរឡាតូ) ពេលគេសូត្រអាល់គូរអាន នៅពេលថ្ងៃលិច និងពេលព្រឹកព្រហាម(ពេលអរុណរះ) ។"

គួររុលហ្គីកាំ ទំព័រ១៨២

377- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : مَا فَوْقَ الْكَفَافِ إِسْرَافٌ

مستدرک الوسائل/271/15

៣៧៧. អ៊ីម៉ាំ អាល្លឺមុទ័រ មុមីនីន អ្នកលើស្ថិតិ មានវចនៈថា៖ "(ការប្រើប្រាស់) អ្វីដែលលើសពី សេចក្តីត្រូវការជាការខ្លះខ្លាយ ។"

មុសតាដូរ៉ក់ អាល់-រ៉ាសាអ៊ីល ក្បាល១៥ ទំព័រ២៧១

378- قَالَ الْإِمَامُ الْكَاطِمُ (ع) : لَوْ أَنَّ النَّاسَ فَصَدُوا فِي الْمَطْعِمِ لَأَسْتَقَامَتْ أَبْدَانُهُمْ

بحار الأنوار/334/66

50- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : إَعْتَبُوا الدُّعَاءَ عِنْدَ خَمْسَةِ مَوَاطِنَ: عِنْدَ قِرَاءَةِ الْقُرْآنِ، وَ عِنْدَ الْأَذَانِ، وَ عِنْدَ نُزُولِ الْعَيْثِ، وَ عِنْدَ الْبِقَاءِ الصَّغِيرِ لِلشَّهَادَةِ، وَ عِنْدَ دَعْوَةِ الْمَظْلُومِ فَأَمَّا لَيْسَ لَهَا حِجَابٌ دُونَ الْعَرْشِ

بحار الأنوار/343/93

៥០. អ៊ីម៉ាំ អាមីរុល មុមីនីន អ៊ាលី صلوات الله عليه والسلام បានមានវចនៈថា៖ "ចូរប្រញាប់ឆក់យកឱកាសសុំ ខ្លួន ក្នុងប្រាំពេលដូចតទៅនេះ៖ ពេលមានការសូត្រតម្កីរអាល់តួរអាន ពេលមានគេ អាស្មាន(ហៅនមស្តារ) ពេលមានភ្លៀងធ្លាក់ ពេលមានការច្បាំងគ្នារវាងកងទ័ពទាំងពីរ ក្នុងវេលាធ្វើសង្គ្រាមសាសនា រហូតដល់បូជាជីវិត កាលបើអ្នកណាបានរងនូវអំពើ អយុត្តិធម៌ ហើយបានអង្វរសុំ ព្រោះក្នុងពេលទាំងនេះ និងពុំមានជញ្ជាំងបិទបាំងរាំងរា ឡើយសម្រាប់ខ្លួនក្រោមអាល់-អាវ៉ស់ ។"

ប៊ីហារុល អាន់វ៉ារ ក្បាល៩៣ ទំព័រ៣៤៣

51- قَالَ الْإِمَامُ الْحُسَيْنُ (ع) : اللَّهُمَّ إِنَّكَ أَقْرَبُ مِنِّي دُعِي، وَ أَسْرَعُ مِنَ الْجَابِ، وَ أَكْرَمُ مِنَ عَفَا، وَ أَوْسَعُ مِنَ أَعْطَى، وَ أَسْمَعُ مِنْ سُلَيْ، يَا رَحْمَنَ الدُّنْيَا وَ الْآخِرَةِ وَ رَحِيمَهُمَا

دعاء عرفه

៥១. អ៊ីម៉ាំ ហ្គាស៊ីនី صلوات الله عليه والسلام បានមានវចនៈថា៖ "ឱព្រះជាម្ចាស់ وجل ការពិត ព្រះអង្គ وجل ទ្រង់ជា អ្នកដែលគេអង្វរសុំដែលនៅជិតបំផុត ហើយជាអ្នកតបស្នងដ៏ឆាប់បំផុត ហើយជាអ្នកបន្ត បន្ថយ និងបន្ថែមយ៉ាងច្រើនបំផុត ហើយជាអ្នកឮពាក្យសំណូមរបស់អ្នកសូមបំផុត ឱព្រះ ដ៏មាននូវព្រះមេត្តាសម្រាប់លោកនេះនិងលោកមុខ ។"

ខ្លួន-អារ៉ូហ្វៈតី

52- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : مَنْ أُعْطِيَ أَرْبَعًا لَمْ يُحْرَمِ أَرْبَعًا: مَنْ أُعْطِيَ الدُّعَاءَ لَمْ يُحْرَمِ

371- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : مَنْ كَانَ عِنْدَ نَفْسِهِ عَظِيمًا كَانَ عِنْدَ اللَّهِ حَقِيرًا

تصنيف غرر الحكم/308

៣៧១. អ៊ីម៉ាំ អាមីរុល មុមីនីន អ៊ាលី صلوات الله عليه والسلام មានវចនៈថា៖ "អ្នកណាទុកខ្លួនឯងជាធំ អ្នក នោះតូចតាចបំផុតសម្រាប់ អល់ឡោះហ្វ៊ី وجل ។"

តាស្តីហ្វ តួរុលហ្វ៊ីកាំ ទំព័រ៣០៨

372- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : أَهْلَكَ النَّاسَ اثْنَانِ: خَوْفُ الْفَقْرِ وَ طَلَبُ الْفَخْرِ

بحار الأنوار/39/72

៣៧២. អ៊ីម៉ាំ អាមីរុល មុមីនីន អ៊ាលី صلوات الله عليه والسلام មានវចនៈថា៖ "វត្ថុពីរធ្វើឲ្យមនុស្សរើបលើ វិនាសគឺ៖ ការខ្លាចក្រ, និងការព្យាយាមស្វែងរកសេចក្តីធំធើងដោយក្រអើតក្រីអាង ។"

ប៊ីហារុល អាន់វ៉ារ ក្បាលទី ៧២ ទំព័រ៣៩

373- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : إِيَّاكَ وَالْإِعْجَابَ وَحُبَّ الْإِطْرَاءِ فَإِنَّ ذَلِكَ مِنْ أَوْثَقِ

فُرْصِ الشَّيْطَانِ

غرر الحكم/298

៣៧៣. អ៊ីម៉ាំ អាមីរុល មុមីនីន អ៊ាលី صلوات الله عليه والسلام មានវចនៈថា៖ "អ្នកគប្បីចៀសវាងការស្ញើចខ្លួន ឯង, ការទុកចិត្តខ្លួនឯងថាស្រស់, និងការស្រឡាញ់ការសរសើរហួសប្រមាណ ពីព្រោះនេះជា ការបើកឱកាសមួយឲ្យស្មៃតួន ។"

តួរុលហ្វ៊ីកាំ ទំព័រ២៩៨

374- قَالَ الْإِمَامُ الصَّادِقُ (ع) : لَا يَدْخُلُ الْحَنَّةَ مَنْ فِي قَلْبِهِ مِثْقَالُ ذَرَّةٍ مِنْ كِبْرٍ

الكافي/310/2

៣៧៤. អ៊ីម៉ាំ ស្វាឌីក្វ صلوات الله عليه والسلام មានវចនៈថា៖ "អ្នកណាមានភាពច្រឡោងខាមក្នុងចិត្តទោះបីតូច ក្តី គេនឹងមិនអនុញ្ញាតឲ្យអ្នកនោះចូលឋានសួគ៌ទេ ។"

368- قَالَ الْإِمَامُ الصَّادِقُ (ع) : مَنْ تَعَلَّقَ قَلْبُهُ بِالدُّنْيَا تَعَلَّقَ قَلْبُهُ بِثَلَاثِ حِصَالٍ: هُمْ لَا يَغْنَى وَ
أَمَلٌ لَا يُدْرِكُ وَ رِجَاءٌ لَا يَنَالُ

الكافي/320/2

៣៦៨. អ៊ីម៉ាំ ស្តីខ្លឹមសារ^{صلوات الله عليه والسلام} មានវចនៈថា៖ "អ្នកណាដែលមានចិត្តចងជាប់នឹងលោកនេះ អ្នកនោះជាខ្ញុំរបស់ប្រការបីគឺ៖ សេចក្តីសោកសៅឥតទីបញ្ចប់, សេចក្តីប៉ងប្រាថ្នាមិនចេះឆ្កែតឆ្កួន, និងសេចក្តីសង្ឃឹមឥតខ្លឹមសារ ។"

អាល់ កាហ្វីយ៍ ក្បាលទី ២ ទំព័រទី ៣២០

369- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : كَمْ مِنْ شَقِيٍّ حَضَرَهُ أَحَلُّهُ وَ هُوَ مُجَدِّ فِي الطَّلَبِ

غرر الحكم/240

៣៦៩. អ៊ីម៉ាំ អាមីរុល មុមីនីន អាឡី^{صلوات الله عليه والسلام} មានវចនៈថា៖ "មានជនរងទុក្ខប៉ុន្មានមកហើយដែលសេចក្តីស្លាប់កំពុងខិតចូលមករកខ្លួននោះ ពួកគេកំពុងស្ថិតនៅក្នុងការស្វែងរកទ្រព្យ ។"

គួររុលហ្គីកាំ ទំព័រ ២៤០

ភាពក្រអឺតក្រអោងនិងប្លកខែង

370- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : لَا تَسْتَبِدَّ بِرَأْيِكَ فَمَنْ اسْتَبَدَّ بِرَأْيِهِ هَلَكَ

تصنيف غرر الحكم/443

៣៧០. អ៊ីម៉ាំ អាមីរុល មុមីនីន អាឡី^{صلوات الله عليه والسلام} មានវចនៈថា៖ "ចូរកុំមាន៖ (យកតាមតែគំនិតខ្លួន) ពីព្រោះមនុស្សប្រភេទនេះរមែងជួបប្រទះវិនាស ។"

តាស្តីនីហ្វ គួររុលហ្គីកាំ ទំព័រ៤៤៣

الإجابة، وَ مَنْ أُعْطِيَ التَّوْبَةَ لَمْ يُحْرَمِ الْقَبُولَ، وَ مَنْ أُعْطِيَ الْإِسْتِغْفَارَ لَمْ يُحْرَمِ الْمَغْفِرَةَ، وَمَنْ أُعْطِيَ الشُّكْرَ لَمْ يُحْرَمِ الزِّيَادَةَ

صحح البلاغه, الكلمات القصار/135

៥២. អ៊ីម៉ាំ អាមីរុល មុមីនីន អាឡី^{صلوات الله عليه والسلام} មានវចនៈថា៖ "អ្នកដែលត្រូវបានទទួលនូវ៤ប្រការនឹងមិនត្រូវបំបាត់៤ប្រការគឺ៖ អ្នកដែលគេអនុញ្ញាតឲ្យខ្ចីអាស៊ីនមិនត្រូវបំបាត់ការតបស្នងទេ អ្នកដែលគេអនុញ្ញាតឲ្យត្រឡប់ខ្លួនអំពីបាប នឹងមិនត្រូវបំបាត់នូវការយល់ព្រមអភ័យឲ្យទេ អ្នកដែលគេអនុញ្ញាតឲ្យសុំនូវការអភ័យទោស នឹងពុំត្រូវបំបាត់នូវការឲ្យអភ័យទោសទេ ហើយអ្នកដែលគេអនុញ្ញាតឲ្យដឹងព្រះគុណ នឹងពុំត្រូវបំបាត់នូវគុណ្យបការៈជាមុនទេ ។"

ណាស្ត័យុល បាឡាហ្គេហ្វី សេចក្តីរាយការណ៍១៣៥

កំណត់

ណាស្ត័យុលបាឡាហ្គេហ្វី ច្បាប់ចងក្រងដោយសែយីដអារវីឌីយ៍ថ្លែងថា នេះជារឿងដែលបានទទួលអះអាងបញ្ជាក់ដោយព្រះគម្ពីរនៃអល់ឡោះហ្គ្លី^{عليه السلام} ទាក់ទងនឹងការសុំពរពីអល់ឡោះហ្គ្លី^{عليه السلام} ទ្រង់ត្រាស់ថា៖ "ពួកអ្នកចូរអង្វរសុំយើងចុះ ហើយយើងនឹងតបស្នងអ្នក(អាល់គូរអាន ស៊ីរ៉ោះត្តីទី៤ អាយ៉ាស្ត់ទី៦០) ។" ទាក់ទងនឹងការសុំអភ័យ អាល់គូរអានបានចែងថា៖ "ហើយអ្នកណាបានប្រព្រឹត្តអំពើអាក្រក់ ឬអយុត្តិធម៌ចំពោះខ្លួនគេផ្ទាល់ក្រោយពីនោះគេបានសុំអភ័យទោសចំពោះអល់ឡោះហ្គ្លី^{عليه السلام} គេនឹងឃើញថាអល់ឡោះហ្គ្លី^{عليه السلام} ទ្រង់ជាអ្នកឲ្យអភ័យ ព្រះទ្រង់មេត្តាជានិច្ច (អាល់គូរអាន ស៊ីរ៉ោះត្តីទី៤ អាយ៉ាស្ត់ទី១១០) ។" ទាក់ទងនឹងការអរព្រះគុណ ព្រះអង្គទ្រង់មានតម្រាស់ថា៖ "ពិតប្រាកដណាស់បើសិនជាពួកគេអរព្រះគុណ យើងនឹងបន្ថែមករុណាឲ្យពួកអ្នកយ៉ាងពិតប្រាកដ (អាល់គូរអាន ស៊ីរ៉ោះត្តីទី១៤ អាយ៉ាស្ត់ទី៧) ។" ទាក់ទងនឹងការសម្តែងនូវការសោកស្តាយចំពោះអល់ឡោះហ្គ្លី^{عليه السلام} ដល់កំហុសដែលបានប្រព្រឹត្តរួចទៅហើយនោះព្រះអង្គទ្រង់មានព្រះតម្រាស់ថា៖ "ការពិត អល់ឡោះហ្គ្លី^{عليه السلام} នឹងទទួលការសារភាពកំហុស តែពីបណ្តាអ្នកប្រព្រឹត្តិអំពើអាក្រក់ដោយក្តីល្ងង់ខ្លៅ ក្រោយពីនោះពួកគេក៏សូមសារភាពកំហុសភ្លាមតថភាវៈ អល់ឡោះហ្គ្លី^{عليه السلام} ទទួលការសារភាពកំហុសអំពីពួកគេ ។ ហើយអល់ឡោះហ្គ្លី^{عليه السلام}

មហាទ្រង់ញាណ និងជាមុនីរាជ (សិរីរាជ្យៈត្រីទី៤ អាយុស្ត្រីទី១៧) ។"

53- عَنْ أَبِي عَبْدِ اللَّهِ (ع) فِي رَسُولِهِ طَوِيلَةٌ : وَاللَّهِ مُصَيَّرٌ دُعَاءَ الْمُؤْمِنِينَ يَوْمَ الْقِيَامَةِ لَهُمْ عَمَلًا يَرِيدُهُمْ فِي الْجَنَّةِ

بحار الانوار/216/78

៥៣. សេចក្តីវាយការណ៍ដោយអាថ៌ អាប់ខុលឡោះហ៍^{صلوات الله عليه والسلام} ក្នុងសារលិខិតដែលមាន សេចក្តីវែងមួយច្បាប់ បញ្ជាក់ថា៖ "ក្នុងថ្ងៃរស់ឡើងវិញ អល់ឡោះហ៍^{عجل} ព្រះទ្រង់បណ្តាល ឲ្យការសុំខ្លួនរបស់បណ្តាអ្នកមានសទ្ធា ជាផលនៃអំពើមួយដែលនឹងបានទទួលការបន្ថែម រង្វាន់ឲ្យពួកគេក្នុងឋានសួគ៌ ។"

ប៊ីហារុល អាន់រ៉ាវ ក្បាល៧៨ ទំព័រ២១៦

54- قَالَ الْإِمَامُ الصَّادِقُ (ع) : دَاوُوا مَرْضَاكُمْ بِالصَّدَقَةِ وَادْفَعُوا أَبْوَابَ الْبَلَاءِ بِالذُّعَاءِ

التهديب/112/4

៥៤. អ៊ីម៉ា ស្វ័ឌីក្លី^{صلوات الله عليه والسلام} បានមានវចនៈថា៖ "ពួកលោកចូរព្យាបាលជម្ងឺរបស់ពួកលោក ដោយការបរិច្ចាគទាន(ស្នំដូរក្បែរ) ហើយចូរទប់ស្កាត់ការពារទ្វារទាំងឡាយរបស់វិបត្តិ ភ័យដោយការសុំខ្លួនអុ។"

អាត់តៈស្តុប ក្បាល៤ ទំព័រ១១២

55- قَالَ الْإِمَامُ الصَّادِقُ (ع) : سَلْ حَاجَتَكَ وَ اَلِحَّ فِي الطَّلَبِ فَإِنَّ اللَّهَ يُحِبُّ الْحَاحَ الْمُلِحِّينَ مِنْ عِبَادِهِ الْمُؤْمِنِينَ

وسائل الشيعة/60/7

៥៥. អ៊ីម៉ា ស្វ័ឌីក្លី^{صلوات الله عليه والسلام} បានមានវចនៈថា៖ "លោកចូរអង្វរសុំនូវវត្ថុចាំបាច់សម្រាប់ខ្លួន លោក ហើយចូរព្យាយាមអង្វរសុំ ព្រោះការពិត អល់ឡោះហ៍^{عجل} ព្រះទ្រង់ស្រឡាញ់ការ ព្យាយាមអង្វររបស់បណ្តាខ្ញុំរបស់ព្រះអង្គ^{عجل} ។"

365- قَالَ الْإِمَامُ الْمُحَبَّبِيُّ (ع) : عَجِبْتُ لِمَنْ يَتَفَكَّرُ فِي مَا كُوِّلَهُ كَيْفَ لَا يَتَفَكَّرُ فِي مَعْمُولِهِ، فَيَحْتَبُّ بَطْنَهُ مَا يُؤْذِيهِ وَ يُؤَدِّعُ صَدْرَهُ مَا يُرْدِيهِ

سفينة البحار/84/2

៣៦៥. អ៊ីម៉ា ហ្គាសាន់ អាល់ មុច្ឆតាបា^{صلوات الله عليه والسلام} មានវចនៈថា៖ "ខ្ញុំឆ្ងល់នឹងមនុស្សដែលចេះរិះ គិតអំពីអាហាររបស់ខ្លួន តែមិនរិះគិតអំពីអាហារនៃសតិបញ្ញារបស់ខ្លួនឡើយ ។ គេចៀស វាងអ្វីដែលធ្វើឲ្យមានអន្តរាយដល់ពោះគេ តែគេបែរជាបណ្តោយឲ្យសតិបញ្ញារបស់គេ ពោរពេញទៅដោយអ្វីដែលធ្វើឲ្យគេវិនាស ។"

សាហ្វីណាទុល ប៊ីហ្គារ ក្បាលទី ២ ទំព័រ៨៨៨

សេចក្តីល្មោភនិងសេចក្តីសង្ឃឹមពិតខ្លឹមសារ

366- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : إِنَّ الْبُخْلَ وَالْجُبْنَ وَالْحِرْصَ غَرَائِزُ شَتَّى يَجْمَعُهَا سُوءُ الظَّنِّ بِاللَّهِ

نهج البلاغة الرسالة/53

៣៦៦. អ៊ីម៉ា អាមីរុល មុមីនីន អុលី^{صلوات الله عليه والسلام} មានវចនៈថា៖ "សេចក្តីកំណាញ់, សេចក្តីកំសាក, និងសេចក្តីល្មោភមានប្រភេទខុសគ្នា តែទាំងអស់នេះមានចំណុចមួយស្របគ្នា គឺត្រង់ កន្លែងដែលគិតខុសអំពីអល់ឡោះហ៍^{عجل} ។"

ណាស្ត្រូល-បាឡាភ្នុះត្រី លិខិត ៥៣

367- قَالَ الْإِمَامُ الصَّادِقُ (ع) : لَوْ أَنَّ لِابْنِ آدَمَ وَادِيَيْنِ يَسِينَانِ ذَهَبًا وَ فِضَّةً لَابْتَغَى إِلَيْهِمْ ثَالِثًا

من لا يحضره الفقيه/418/4

៣៦៧. អ៊ីម៉ា ស្វ័ឌីក្លី^{صلوات الله عليه والسلام} មានវចនៈថា៖ "បើកូនអាដូរណាម្នាក់មានភ្នំប្រាក់ពីរ អ្នកនោះនឹង បំបែកភ្នំទីបីមួយទៀត ។"

ម៉ាន ឡា យ៉ាស្ត្រូហ្គុល ហ្វាត្វិស្ត ក្បាលទី ៤ ទំព័រ៨១៨
១៥៣

362- قَالَ الْإِمَامُ الْكَاظمُ (ع) : مَثَلُ الدُّنْيَا مَثَلُ الْحَيَّةِ مَسَّهَا لَيْسَ وَ فِي حَوْفِهَا السَّمُّ الْقَاتِلُ يَحْدَرُهَا الرَّجَالُ ذَوُوا الْعُقُولِ وَ يَهْوِي إِلَيْهَا الصَّبِيَّانُ بِأَيْدِيهِمْ

بحار الأنوار/311/78

៣៦២. អ៊ីម៉ាំ កាដឹម صلوات الله عليه والسلام មានវចនៈថា៖ "លោកនេះប្រៀបបាននឹងពស់ដែលទន់លូតល្ងន់នៅពេលស្លាប់វា តែមានពិសកំណាចនៅខាងក្នុង ។ អ្នកមានសតិសញ្ញាចៀសវាងពីវា តែក្មេងៗស្រឡាញ់វា និងចូលចិត្តចាប់វានឹងដៃ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧៨ ទំព័រ៣១១

363- قَالَ الْإِمَامُ الصَّادِقُ (ع) : حُبُّ الدُّنْيَا رَأْسُ كُلِّ خَطِيئَةٍ

الكافي/315/2

៣៦៣. អ៊ីម៉ាំ ស្វឺឌីក្វី صلوات الله عليه والسلام មានវចនៈថា៖ "ស្នេហានៃលោកនេះមិនបិតថេរទេ ជាដើមហេតុនៃបាបធម៌ទាំងពួង ។"

អាល់ កាហ្វីយ័ ក្បាលទី ២ ទំព័រទី ៣១៥

ការលង់ខ្លួនក្នុងការបោកបញ្ឆោតរបស់លោកនេះ

364- قَالَ الْإِمَامُ الْحُسَيْنُ (ع) : إِنَّ النَّاسَ عَبِيدُ الدُّنْيَا وَالَّذِينَ لَعِقُوا عَلَى أَلْسِنَتِهِمْ يَحْضُونَهُ مَا دَرَبَتْ مَعَايِشُهُمْ فَإِذَا مُحْضُوا بِالْبَلَاءِ قَلَّ الدَّيَّانُونَ

بحار الأنوار/117/78

៣៦៤. អ៊ីម៉ាំ អាល់ ហ្វីសែនី صلوات الله عليه والسلام មានវចនៈថា៖ "ពិតណាស់ មនុស្សជាទាសរបស់លោកនេះ ឯសាសនារបស់ពួកគេមានជម្រៅសើៗ នៅលើអណ្តាតតែប៉ុណ្ណោះ ។ ពេលណាមានប្រយោជន៍ដល់ខ្លួន ពេលនោះទើបពួកគេយកចិត្តទុកដាក់នឹងសាសនា ។ ពេលពួកគេត្រូវដាក់ពិសោធន៍ អ្នកជឿស៊ប់ពិតប្រាកដមានតែបន្តិចបន្តួចប៉ុណ្ណោះ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧៨ ទំព័រ១១៧

56- قَالَ الْإِمَامُ الصَّادِقُ (ع) : عَلَيْكُمْ بِالذُّعَاءِ فَإِنَّكُمْ لَا تُفَرِّقُونَ بَيْنَهُ

الكافي/467/2

៥៦. អ៊ីម៉ាំ ស្វឺឌីក្វី صلوات الله عليه والسلام មានវចនៈថា៖ "នាទីរបស់ពួកលោកគឺការសុំឱ្យអ្នក ព្រោះការពិតលោកពុំអាចចូលជិតអស់ឡោះហ្ន៎ដោយវិធីផ្សេងដែលល្អជាងវិធីនេះទេ ។"

អាល់កាហ្វីយ័ ក្បាល២ ទំព័រ៤៦៧

57- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : رُبَّمَا سَأَلْتَ الشَّيْءَ فَلَمْ تُعْطَهُ وَ أُعْطِيَْتَ خَيْرًا مِنْهُ

غررالحكم/185

៥៧. អ៊ីម៉ាំ អាមីរុល មុមីនីន អាល់ صلوات الله عليه والسلام មានវចនៈថា៖ "គ្រាខ្លះ លោកអាចអង្វរសុំដើម្បីឲ្យបានអ្វីមួយ ហើយលោកពុំបានទទួលអ្វីនោះទេ តែបែរជាបានអ្វីដែលល្អជាងនោះ ។"

គួររុលហ្វីកាំ ទំព័រ១៨៥

អានុក្ការលុលបែតី عليهم السلام

58- قَالَ رَسُولُ اللَّهِ (ص) : مَثَلُ أَهْلِ بَيْتِي فِي أُمَّتِي مَثَلُ سَفِينَةِ نُوحٍ مَنْ رَكِبَهَا بَخًا وَ مَنْ رَغِبَ عَنْهَا هَلَكَ

بحار الأنوار/113/27

៥៨. វិស្វលុលឡោះហ្ន៎ صلوات الله عليه وآله មានវចនៈថា៖ "ឧទាហរណ៍នៃអានុក្ការលុលបែតីរបស់តថាគត صلوات الله عليه وآله ប្រៀបដូចសំពៅរបស់ណាហ្ន៎ អ្នកណាបានធ្វើដំណើរលើសំពៅ នឹងត្រូវផុតភ័យ ចំណែកអ្នកណាដែលបានបដិសេធ(មិនឡើងលើសំពៅ)នឹងត្រូវវិនាស(លិចលង់) ។"

59- قَالَ الْإِمَامُ الْبَاقِرُ (ع) : إِنَّ حَدِيثَنَا يُحْيِي الْقُلُوبَ

بحار الأنوار/144/2

៥៩. អ៊ីម៉ាំ បាភ្លើរ^{صلوات الله عليه وآله} បានមានវចនៈថា៖ "ហានិស្សរបស់ពួកយើង និងជួយឲ្យបេះដូង មានជីវិតជីវា ។"

បីហាវុល អានវារ ក្បាល២២ ទំព័រ១៤៤

60- قَالَ رَسُولُ اللَّهِ (ص) : زَيَّنُوا مَجَالِسَكُمْ بِذِكْرِ عَلِيِّ بْنِ أَبِي طَالِبٍ

بحار الأنوار/199/38

៦០. រស្មីលុលឡោះហ្ន៎^{صلوات الله عليه وآله} បានមានវចនៈថា៖ "ចូរតុបតែងទីប្រជុំរបស់ពួកលោកឲ្យស្អាត ស្រស់បស់ដោយការរំលឹកដល់អាល្លឺ^{صلوات الله عليه وآله} ប៊ីន អាប៊ូត្ថាលីប^{عليه السلام} ។"

បីហាវុល អានវារ ក្បាល៣៨ ទំព័រ១៩៩

61- فِي إِكْمَالِ الدِّينِ فِي حَدِيثٍ عَنْ جَابِرِ الْجَعْفِيِّ عَنْ جَابِرِ بْنِ عَبْدِ اللَّهِ الْأَنْصَارِيِّ قَالَ: قُلْتُ: يَا

رَسُولَ اللَّهِ عَرَفْنَا اللَّهَ وَرَسُولَهُ، فَمَنْ أَوْلُوا الْأَمْرَ الَّذِينَ قَرَنَ اللَّهُ طَاعَتَهُمْ بِطَاعَتِكَ فَقَالَ (ص) هُمْ خُلَفَائِي يَا جَابِرُ، وَ أئِمَّةُ الْمُسْلِمِينَ مِنْ بَعْدِي أَوْلَهُمْ عَلِيُّ بْنُ أَبِي طَالِبٍ، ثُمَّ الْحَسَنُ وَ الْحُسَيْنُ، ثُمَّ عَلِيُّ بْنُ الْحُسَيْنِ، ثُمَّ مُحَمَّدُ بْنُ عَلِيٍّ الْمَعْرُوفُ فِي التَّوْرَةِ بِالْبَاقِرِ، وَ سُنْدْرُكُهُ يَا جَابِرُ، فَإِذَا لَقَيْتَهُ فَاقْرَأْهُ مِنِّي السَّلَامَ، ثُمَّ الصَّادِقُ جَعْفَرُ بْنُ مُحَمَّدٍ، ثُمَّ مُوسَى بْنُ جَعْفَرٍ، ثُمَّ عَلِيُّ بْنُ مُوسَى، ثُمَّ مُحَمَّدُ بْنُ عَلِيٍّ، ثُمَّ عَلِيُّ بْنُ مُحَمَّدٍ، ثُمَّ الْحَسَنُ بْنُ عَلِيٍّ، ثُمَّ سَيِّدِي وَ كَنِّي حُجَّةَ اللَّهِ فِي أَرْضِهِ، وَ بَقِيَّتُهُ فِي عِبَادِهِ ابْنُ الْحَسَنِ بْنِ عَلِيٍّ، ذَاكَ الَّذِي يَفْتَحُ اللَّهُ تَعَالَى ذِكْرَهُ عَلَى يَدَيْهِ مَشَارِقَ الْأَرْضِ وَ مَغَارِبَهُ، ذَاكَ الَّذِي يَعِيبُ عَنْ شَيْعَتِهِ وَ أَوْلِيَائِهِ غَيْبَةً لَا يَنْبُتُ فِيهَا عَلَى الْقَوْلِ بِإِمَامَتِهِ إِلَّا مَنْ امْتَحَنَ اللَّهَ قَلْبَهُ لِلْإِيمَانِ قَالَ جَابِرٌ، فَقُلْتُ لَهُ: يَا رَسُولَ اللَّهِ فَهَلْ يَقَعُ لِشَيْعَتِهِ الْإِنْتِفَاعُ بِهِ فِي غَيْبَتِهِ، فَقَالَ إِي

លោកមិនបិតថេរ ការទាក់ទាញនិងពិសពុលរបស់វា

360- قَالَ رَسُولُ اللَّهِ (ص) : ... إِذَا حُمِلَ الْمَيْتُ عَلَى نَعْشِهِ رُفِرَ رُوحُهُ فَوْقَ النَّعْشِ وَ هُوَ يُنَادِي: يَا أَهْلِي وَ يَا وُلْدِي لَا تَلْعَبَنَّ بِكُمْ الدُّنْيَا كَمَا لَعِبَتْ بِي فَجَمَعْتُ الْمَالَ مِنْ حِلِّهِ وَ غَيْرِ حِلِّهِ ثُمَّ خَلَفْتُهُ لِعَيْرِي فَأَلَمَهَا لَهُ وَالتَّبِعُهُ عَلَيَّ فَاحْذَرُوا مِثْلَ مَا حَلَّ بِي

بحار الأنوار/161/6

៣៦០. រស្មីលុលឡោះហ្ន៎^{صلوات الله عليه وآله} មានវចនៈថា៖ "ពេលគេលើកម៉ាយិត ដែលនៅលើគ្រែ ដែលទៅ វិញ្ញាណរបស់ម៉ាយិតនោះដើរតាមហើយសោកស្តាយដោយពោលថា៖ "ឱកូនៗនិង ញាតិរបស់ខ្ញុំអើយ ចូរប្រយ័ត កុំបណ្តោយឲ្យលោកនេះឆបោកពួកអ្នកដូចវាបានឆបោក ខ្ញុំឡើយ ។ ខ្ញុំបានប្រមែប្រមូលទ្រព្យ មិនថាឡើយវាត្រឹមត្រូវតាមច្បាប់សាសនាឬមិនត្រឹម ត្រូវនោះឡើយ ហើយខ្ញុំក៏បានទុកវាឲ្យអ្នកដទៃ ។ ពេលនេះ គេចោលខ្ញុំឲ្យនៅជាមួយ បន្ទុកធ្ងន់របស់វា ឯពួកគេវិញសប្បាយរីករាយជាមួយលទ្ធផលរបស់វា ។ ដូច្នេះ ចូរចៀស វាឯកុំឲ្យដូចខ្ញុំឡើយ ។"

បីហាវុល អានវារ ក្បាលទី ៦ ទំព័រ១៦១

361- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : لَوْ رَأَى الْعَبْدُ أَجَلَهُ وَ سُرْعَتَهُ إِلَيْهِ لَأَبْغَضَ الْأَمَلَ وَ طَلَبَ الدُّنْيَا

بحار الأنوار/166/73

៣៦១. អ៊ីម៉ាំ អាមីរុល មុមីនីន អាល្លឺ^{صلوات الله عليه وآله} បានមានវចនៈថា៖ "បើមនុស្សដឹងពេលស្លាប់របស់ ខ្លួន ហើយឃើញថាវាកំពុងឆ្ពោះមកកាន់គេយ៉ាងលឿន អ្នកនោះនឹងស្អប់ខ្ពើមលោកនេះ និងសេចក្តីសង្ឃឹមរបស់វា យ៉ាងពិតប្រាកដ ។"

បីហាវុល អានវារ ក្បាលទី ៧៣ ទំព័រ១៦៦

៣៥៦. វិស្វលុលឡោះហ្ន៎ صلوات الله عليه មានវចនៈថា៖ "អ្នកណាដែលជីវភាពរស់នៅពីរថ្ងៃជាប់ៗគ្នា នោះស្មើគ្នា (ដោយពុំមានកំណើនអ្វីម៉ាន់) អ្នកនោះនឹងខាតបង់ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧១ ទំព័រ១៧៣

357- قَالَ الْإِمَامُ الْكَاطِمُ (ع) : مَثَلُ الدُّنْيَا مَثَلُ مَاءِ الْبَحْرِ كُلَّمَا شَرِبَ مِنْهُ الْعَطْشَانُ إِزْدَادَ عَطْشًا حَتَّى يَفْتَلَهُ

بحار الأنوار/311/78

៣៥៧. អ៊ីម៉ា អាល់ កាត្យឹម صلوات الله عليه មានវចនៈថា៖ "លោកនេះប្រៀបបាននឹងទឹកទន្លេ អ្នកណាដឹកវាច្រើនណាស់ អ្នកនោះកាន់តែស្រែកណាស់ ទាល់តែស្លាប់នឹងទឹកនោះ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧៨ ទំព័រ៣១១

358- قَالَ الْإِمَامُ عَلِيُّ بْنُ مُحَمَّدٍ الْهَادِي (ع) : النَّاسُ فِي الدُّنْيَا بِالْأَمْوَالِ وَ فِي الْآخِرَةِ بِالْأَعْمَالِ

بحار الأنوار/368/78

៣៥៨. អ៊ីម៉ា អាលី ប៊ីន មូហាំម៉ាដ្ន់ អាល់ ហ្គាឌី صلوات الله عليه មានវចនៈថា៖ "ក្នុងលោកនេះ គេគោរពមនុស្សព្រោះតែមានទ្រព្យសម្បត្តិ ឯលោកមុខដោយសារតែមានទង្វើល្អប្រពៃ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧៨ ទំព័រ៣៦៨

359- قَالَ رَسُولُ اللَّهِ (ص) : هَلَاكُ نِسَاءِ أُمَّتِي فِي الْأَمْزِنِ الذَّهَبِ وَالثِّيَابِ الرَّقَاقِ وَ هَلَاكُ رِجَالِ أُمَّتِي فِي تَرْكِ الْعِلْمِ وَ جَمْعِ الْمَالِ

مجموعة ورام

៣៥៩. វិស្វលុលឡោះហ្ន៎ صلوات الله عليه មានវចនៈថា៖ "មហន្តរាយរបស់ស្ត្រីនៃសហគមន៍ខ្ញុំ صلوات الله عليه នៅលើវត្ថុពីរគឺ៖ មាស និងសំលៀកបំពាក់មិនរាបសា ឥតអៀនខ្មាស់ ។ ឯមហន្តរាយរបស់បុរសនៃសហគមន៍ខ្ញុំ صلوات الله عليه នៅលើការបោះបង់ចោលការចេះដឹង និងការសង្វាតប្រមូលទ្រព្យ ។"

وَالَّذِي بَعَثَنِي بِالنَّبُوَّةِ أَنَّهُمْ يَسْتَضِيئُونَ بِنُورِهِ وَ يَنْتَفِعُونَ بِوَلَايَتِهِ فِي غَيْبِهِ كَانْتِفَاعِ النَّاسِ بِالشَّمْسِ وَ إِذْ تَجَلَّلَهَا سَحَابٌ

اكمال الدين/253/1

៦១. ក្នុងសៀវភៅអ៊ីកម៉ាលុដ្នូន មានរាយការណ៍ហ្គាឌីស្ត្រីពីលោកយ៉ូហ្គេរ អាល់យូហ្គីយ៍ ដែលបានទទួលពីលោកយ៉ូហ្គេរ ប៊ីន អុល់ខុលឡោះហ្ន៎ អាល់អាន់ស្ត្រីយ៍ ថ្លែងថា៖ "ខ្ញុំបានសួរថា ឱវិស្វលុលឡោះហ្ន៎ صلوات الله عليه ពួកយើងស្គាល់អល់ឡោះហ្ន៎ صلوات الله عليه និងវិស្វលុលឡោះហ្ន៎ صلوات الله عليه ព្រះអង្គហើយ ដូច្នេះអ្នកណាទៅគឺអ្នកមានអំណាចគ្រប់គ្រងតាមដែលអល់ឡោះហ្ន៎ صلوات الله عليه នាំយកមកជាគោលការណ៍គោរពប្រតិបត្តិតាមពួកគេ មកចងក្លាប់នឹងការស្តាប់បង្គាប់លោក ? ណាប៊ី صلوات الله عليه បានមានវចនៈថា៖ "គេទាំងនោះជាខលីហ្វៈហ្ន៎របស់តថាគត صلوات الله عليه ក្រោយពីតថាគត صلوات الله عليه ឱយ៉ូហ្គេរ គេនឹងទៅជាអ្នកដឹកនាំរបស់មុស្លីមក្រោយពីតថាគត صلوات الله عليه បុគ្គលដំបូងក្នុងចំណោមគ្នាគេគឺ អុលី صلوات الله عليه ប៊ីន គ្លីលីប صلوات الله عليه តពីនោះគឺ ហ្គាសាន់ និងហ្វៃសែន صلوات الله عليه តពីនោះទៀតគឺ អុលី صلوات الله عليه ប៊ីន ហ្វៃសែន صلوات الله عليه បន្ទាប់ពីនោះមកគឺ មូហាំម៉ាដ្ន់ صلوات الله عليه ប៊ីន អុលី صلوات الله عليه អ្នកដែលត្រូវស្គាល់ក្នុងគម្ពីរតែវាតថា អាល់បាក្វៀរ ឱយ៉ូហ្គេរ ។ អ្នកឯងនឹងបានរស់នៅរហូតទាន់គេ ពេលអ្នកនឹងបានជួបគេ ចូរនាំសាឡាមពីខ្ញុំទៅផ្ទៃគេផង តពីនោះគឺ ស្វ្វឌីកូ យ៉ូកុហ្វារ صلوات الله عليه ប៊ីន មូហាំម៉ាដ្ន់ صلوات الله عليه តពីនោះគឺ មូសា ប៊ីន យ៉ូកុហ្វារ បន្ទាប់ពីនោះគឺ អុលី ប៊ីន មូសា តពីនោះគឺ មូហាំម៉ាដ្ន់ صلوات الله عليه ប៊ីន អុលី صلوات الله عليه តពីនោះមកគឺ អុលី صلوات الله عليه ប៊ីន មូហាំម៉ាដ្ន់ صلوات الله عليه បន្ទាប់ពីនោះគឺ ហ្គាសាន់ صلوات الله عليه ប៊ីន អុលី صلوات الله عليه តពីនោះគឺអ្នកដែលមានឈ្មោះដូចឈ្មោះរបស់ខ្ញុំ صلوات الله عليه និងវិសេសនាមរបស់ខ្ញុំ صلوات الله عليه គេនឹងទៅជាខតិសោធន៍នៃអល់ឡោះហ្ន៎ صلوات الله عليه នៅលើផែនដីរបស់ព្រះអង្គ صلوات الله عليه ហើយជាមរតករបស់ព្រះអង្គ صلوات الله عليه ដែលទ្រង់ប្រទានទុកចំពោះខ្ញុំរបស់ព្រះអង្គ صلوات الله عليه គេជាបុត្ររបស់អាល់ ហ្គាសាន់ صلوات الله عليه ប៊ីន អុលី صلوات الله عليه គេគឺជាអ្នកដែលអល់ឡោះហ្ន៎ صلوات الله عليه ព្រះមហាខ្ពង់ខ្ពស់ ទ្រង់និងបើកបង្ហាញនាមរបស់គេចំពោះពិភពលោក ទាំងភាគខាងកើតនិងខាងលិច គេគឺអ្នកបាត់ខ្លួនពីបក្សពួក(ស្ត្រីអាន់)របស់គេ និងបណ្តាមិត្តភក្តិរបស់គេមួយរយៈ ដែលនៅក្នុងចន្លោះនោះនិងពុំមាននរណាបញ្ជាក់ឲ្យច្បាស់លាស់ ដល់តំណែងអ៊ីម៉ារបស់គេទេ ក្រៅពីបណ្តាអ្នកដែលអល់ឡោះហ្ន៎ صلوات الله عليه សាកល្បងចិត្តក្នុងរឿងសទ្ធា ។" លោកយ៉ូហ្គេរបាននិយាយថា៖ "ខ្ញុំបានទូលសួរលោកថា៖ "ឱវិស្វលុលឡោះហ្ន៎ صلوات الله عليه នៅមានប្រយោជន៍អ្វីនឹងប្រាកដឡើងចំពោះបក្សពួកគេ ក្នុងចន្លោះវេលាបាត់ខ្លួនរបស់គេឬទេ ?" ណាប៊ីបានឆ្លើយថា៖ "សូមស្តាប់ចំពោះព្រះដែលតែងតាំងតថាគតឲ្យបន្តតំណែងណាប៊ី ពិតប្រាកដ ពួកគេ

នឹងបានទទួលពន្លឺរស្មីរបស់គេ និងទទួលប្រយោជន៍ពីអំណាចគ្រប់គ្រងរបស់គេ ក្នុង ចន្លោះវេលានៃការបាត់ខ្លួនរបស់គេទៅ ប្រៀបបាននឹងមនុស្សទាំងឡាយបានទទួល ប្រយោជន៍ពីដួងអាទិត្យ ទោះមានពពកមកបិទបាំងវាក៏ដោយ ។"

អ៊ុកម៉ាលូដូឌីន ក្បាល១ ទំព័រ២៥៣ និងក្នុងយៈណាបៀរ អាល់ម៉ាវ៉ាដ្ឋខ្លោះ ទំព័រ១១៧ ដែលមាន អត្ថន័យប្រហាក់ប្រហែលគ្នា ។

62- قَالَ مَالِكُ بْنُ أَنَسٍ عَنْ فَضْلِ الْإِمَامِ الصَّادِقِ (ع) : مَا رَأَتْ عَيْنٌ وَ لَا سَمِعَتْ أُذُنٌ وَ لَا خَطَرَ عَلَى قَلْبٍ بَشَرٍ أَفْضَلَ مِنْ جَعْفَرِ الصَّادِقِ فَضْلاً وَ عِلْماً وَ عِبَادَةً وَ وَرَعاً

بحار الأنوار/28/47
៦២. លោកម៉ាលិក ប៊ិន អាន់ណាស់ បានថ្លែងដល់គុណសម្បត្តិអ៊ីម៉ាម្សូឌីន صلوات الله عليه ថា៖ "ខ្សែ ចក្ខុទាំងអម្បាលមានពុំប្រទះឃើញសេចក្តីពេញចិត្ត ត្រចៀកទាំងអម្បាលមានមិនបាន ស្តាប់សំដីជាទីគាប់ចិត្ត និងបេះដូងរបស់បណ្តាអ្នកណានឹងមិនកក់ក្តៅដោយសេចក្តីពេញ ចិត្ត នឹងសេចក្តីល្អប្រពៃរបស់អ្នកណាជំរើសស្មើនឹងសេចក្តីល្អប្រពៃ ការចេះដឹង ការ គោរពភក្តី និងការដាក់កាយរបស់លោកយ៉ាក់ហ្វារ្សូឌីនឡើយ ។"

ប៊ីហារុល អាន់វ៉ាវ ក្បាល៤៧ ទំព័រ២៨

63- قَالَ الْإِمَامُ الْحُسَيْنُ (ع) : فَلَعَمْرِي مَا الْإِمَامُ إِلَّا الْحَاكِمُ بِالْكِتَابِ، الْقَائِمُ بِالْقِسْطِ، الدَّائِنُ بِدِينِ الْحَقِّ، الْحَابِسُ نَفْسَهُ عَلَى ذَاتِ اللَّهِ

الارشاد/204
៦៣. អ៊ីម៉ា ហ្វៃស៊ីន صلوات الله عليه បានមានវចនៈថា៖ "សូមស្រួចចំពោះអាយុសង្ខាររបស់ខ្ញុំ صلوات الله عليه មិន មែនជាអ៊ីម៉ាទេ ក្រៅពីអ្នកគ្រប់គ្រងដែលប្រកាន់ខ្ជាប់នូវគោលច្បាប់នៃព្រះគម្ពីររបស់ អល់ឡោះហ្វ៊ុយ្ស៊ីន និងជាអ្នកក្បាច់ក្បាច់នូវយុត្តិធម៌ អ្នកប្រកាន់ខ្ជាប់នូវគោលសាសនា អ្នក ពិសោធន៍ខ្លួនឯងចំពោះគោលកាណ៍របស់អល់ឡោះហ្វ៊ុយ្ស៊ីនជានិច្ច ។"

អាល់អៀរស្តាដ្ឋ ក្បាល២០៤

353- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : اذْكُرُوا انْقِطَاعَ اللَّذَاتِ وَ بَقَاءَ التَّبِعَاتِ

نهج البلاغة/553
៣៥៣. អ៊ីម៉ា អាមីរុល មុមីនីន អ៊ុលី صلوات الله عليه មានវចនៈថា៖ "ចូររព្វក (ពេលធ្វើបាប) ថា សេចក្តីត្រេកត្រអាលហួសផុតទៅយ៉ាងលឿន តែលទ្ធផលរបស់វាបិតនៅ ។"

ណាស្តុយុល-បាឡាវកុះត្តិ ទំព័រ ៥៥៣

354- قَالَ رَسُولُ اللَّهِ (ص) : مَنْ قَبِلَ غُلَامًا مِنْ شَهْوَةِ الْحَمَةِ اللَّهُ عَزَّ وَ جَلَّ بِلِحَامٍ مِنْ نَارِ

الكاظمي/548/5
៣៥៤. រស្មីលុល ឡោះហ្វ៊ុយ صلوات الله عليه មានវចនៈថា៖ "អ្នកណាមួយទើបក្មេងប្រុសដោយកាមមុត្តា អល់ឡោះហ្វ៊ុយ្ស៊ីន ព្រះដ៏មានមហិទ្ធិបូទ្រី និងជំរុងរឿង ឃុំឃាំងអ្នកនោះដោយភ្លើងនរក ។"

អាល់ កាហ្វ៊ីយ៍ ក្បាលទី ៥ ទំព័រទី ៥៤៨

355- قَالَ الْإِمَامُ الْبَاقِرُ (ع) : أَيُّ الْإِحْتِهَادِ أَفْضَلُ مِنْ عِفَّةِ بَطْنٍ وَ فَرِحِ

الكاظمي/79/2
៣៥៥. អ៊ីម៉ា អាល់ បាគ្យៀរ صلوات الله عليه មានវចនៈថា៖ "តើការតស៊ូណាមួយដែលប្រសើរជាងការ ការពារពោះ និងភេទឲ្យនៅក្នុងសីលធម៌ ។"

អាល់ កាហ្វ៊ីយ៍ ក្បាលទី ២ ទំព័រទី ៧៩

សម្បត្តិ និងការសង្ហាតទ្រព្យលោកនេះដោយលោកលន់

356- قَالَ رَسُولُ اللَّهِ (ص) : مَنْ اسْتَوَى يَوْمَاهُ فَهُوَ مَعْبُودٌ

بحار الأنوار/173/71

សម្រាប់សហគមន៍របស់ខ្ញុំ គឺ៖ ការរង្វេងខុសក្រោយពីបានចេះដឹងច្បាស់ហើយ, ការដឹកនាំឲ្យរង្វេងខុស, តណ្ហានៃពោះនិងផ្លូវភេទ ។"

អាល់ កាហ្វីយ៍ ក្បាលទី ២ ទំព័រទី ៧៩

350- قَالَ الْإِمَامُ الصَّادِقُ (ع) : مَا مِنْ عِبَادَةٍ أَفْضَلَ عِنْدَ اللَّهِ مِنْ عِمَّةِ بَطْنٍ وَ فَحْجِ

الكافي/2/80

៣៥០. អ៊ីម៉ាំ ស្វីឌីក្លី មានវចនៈថា៖ "ពុំមានអ្វីបាដៈត៍ណាចំពោះ អល់ឡោះហ្វីដ្យា ដែលប្រសើរជាងសេចក្តីបរិសុទ្ធនៃពោះនិងភេទទេ ។"

អាល់ កាហ្វីយ៍ ក្បាលទី ២ ទំព័រទី ៨០

351- قَالَ رَسُولُ اللَّهِ (ص) : مَنْ عَرَضَتْ لَهُ فَاِحْشَةٌ أَوْ شَهْوَةٌ فَاحْتَنَبَهَا مِنْ مَخَافَةِ اللَّهِ عَزَّ وَ جَلَّ حَرَّمَ اللَّهُ عَلَيْهِ النَّارَ وَ آمَنَهُ مِنَ الْفَرْجِ الْأَكْبَرِ...

مكارم الاخلاق/429

៣៥១. រ៉ស្វីលុលឡោះហ្វីដ្យា មានវចនៈថា៖ "អ្នកណាមួយដែលតណ្ហានិងបាបធម៌ជារឿងងាយស្រួល តែគេព្យាយាមគេចវេសពីវាព្រោះខ្លាច អល់ឡោះហ្វីដ្យា ព្រះដ៏មានមហិទ្ធិឫទ្ធិនិងដ៏រុងរឿង ព្រះអង្គនឹងបាំងភ្លើងនរកមិនឲ្យមកប៉ះពាល់អ្នកនោះ ហើយព្រះអង្គនឹងធានាគេឲ្យចាកផុតពីការភិតភ័យធំ ។"

ម៉ាការីមុល អាល់ឡាហ្វី ទំព័រ ៤២៩

352- قَالَ رَسُولُ اللَّهِ (ص) : مَنْ وَقِيَ شَرَّ فَبَقِيَهِ وَ ذَبَّ بِهِ وَ لَقَلِقَهُ فَعَدَّ وَقِي

المحجة البيضاء

៣៥២. រ៉ស្វីលុលឡោះហ្វីដ្យា មានវចនៈថា៖ "អ្នកណាមួយអាចការពារខ្លួនឲ្យផុតពីបាបធម៌នៃពោះ, អណ្តាត, និងភេទរបស់ខ្លួន ពីតណ្ហាស់ អ្នកនោះនឹងចាកផុតពីបាបទាំងពួង ។"

ការស្រឡាញ់អស់លុលបែត عليهم السلام

64- قَالَ رَسُولُ اللَّهِ (ص) : أَدُّبُوا أَوْلَادَكُمْ عَلَى ثَلَاثٍ: حُبِّ نَبِيِّكُمْ وَ حُبِّ أَهْلِ بَيْتِهِ وَ عَلَى قِرَاءَةِ الْقُرْآنِ

الجامع الصغير/14/1

៦៤. រ៉ស្វីលុលឡោះហ្វីដ្យា មានវចនៈថា៖ "ពួកលោកចូរហ្វឹកហ្វឹនប្រដៅបីប្រការនេះចំពោះកូនចៅរបស់លោកអ្នកនោះគឺ ឲ្យចេះស្រឡាញ់ណាបីរបស់អស់លោក ឲ្យស្រឡាញ់ អស់លុលបែតរបស់អស់លោក ឲ្យសូត្រគម្ពីរអាល់គូរអាន ។"

អាល់យ៉ាស៊ី អ៊ីស្វាស្វីហ្គៀរ ក្បាលទី ១ ទំព័រ ១៤

65- قَالَ الْإِمَامُ الصَّادِقُ (ع) : مَنْ لَمْ يَقْدِرْ عَلَى صَلَاتِنَا فَلْيَصِلْ صَالِحِي مَوَالِينَا وَ مَنْ لَمْ يَقْدِرْ عَلَى زِيَارَتِنَا فَلْيُزِرْ صَالِحِي مَوَالِينَا يُكْتَبَ لَهُ ثَوَابُ زِيَارَتِنَا

بحار الأنوار/354/74

៦៥. អ៊ីម៉ាំ ស្វីឌីក្លី មានវចនៈថា៖ "អ្នកណាក៏ដោយដែលពុំអាចមានការទំនាក់ទំនងជាមួយពួកយើងបានទេនោះ ចូរគេទំនាក់ទំនងនិងមានគុណធម៌ក្នុងចំណោមជនដែលមានភក្តីភាពចំពោះពួកយើង អ្នកណាក៏ដោយដែលពុំអាចសូរសុខទុក្ខពួកយើងបានទេនោះ ចូរគេសូរសុខទុក្ខអ្នកមានគុណធម៌ក្នុងចំណោមជន ដែលមានភក្តីភាពចំពោះពួកយើង ព្រោះគុណសម្បត្តិនឹងត្រូវចារឹកទុកឲ្យពួកគេ ស្មើនឹងបានមកសូរសុខទុក្ខពួកយើងដែរ ។"

ប៊ីហារុល អាន់ភីរ ក្បាល៧៤ ទំព័រ៣៥៤

66- قَالَ الْإِمَامُ مُحَمَّدُ الْبَاقِرُ (ع) : أَفْضَلُ مَا يَتَّقَرَّبُ بِهِ الْعِبَادُ إِلَى اللَّهِ عَزَّ وَ جَلَّ طَاعَةُ اللَّهِ وَ طَاعَةُ رَسُولِهِ وَ طَاعَةُ أَوْلِي الْأَمْرِ قَالَ أَبُو جَعْفَرٍ (ع): حُبُّنَا إِيمَانٌ وَ بُغْضُنَا كُفْرٌ

الكافي/1/187

៦៦. អ៊ីម៉ា មូហាំម៉ាដ្ឋ អាល់ បាត្រីវ្យា صلوات الله عليه والسلا មានវចនៈថា៖ "មធ្យោបាយល្អបំផុតដែលនាំឲ្យខ្ញុំ ទាំងឡាយបាននូវសេចក្តីជិតស្និទ្ធនឹង អល់ឡោះហ្វ្រែដ្រែត ព្រះគោដានភាពនិងជំរុងរឿង គឺការ ស្តាប់ព្រះបន្ទូលអល់ឡោះហ្វ្រែដ្រែត ការស្តាប់ឱវាទអល់ឡោះហ្វ្រែដ្រែតរបស់ព្រះសាស្តា صلوات الله عليه وآله និង ការស្តាប់ឱវាទបណ្តាអ្នកកាន់អំណាច(បណ្តាអ៊ីម៉ាអាល់លុល-ហៃត) ។" អ៊ីម៉ាយ៉ាកូហ្វា صلوات الله عليه والسلا បានមានវចនៈបន្ថែមថា៖ "សេចក្តីស្រឡាញ់ដែលមានមកលើពួកយើងជាជំនឿ(អ៊ីម៉ាន់) ឯកំហឹងដែលមានមកលើពួកយើងជាការបដិសេធសាសនា(ការហ្វ្រែដ្រែត) ។"

អាល់កាហ្វី ក្បាលទី១ទំព័រ១៨៧

67- قَالَ الْإِمَامُ الصَّادِقُ (ع) : إِنَّ فَوْقَ كُلِّ عِبَادَةٍ عِبَادَةٌ وَ حُبْنَا أَهْلَ الْبَيْتِ أَفْضَلُ عِبَادَةٍ

بحار الأنوار/91/27

៦៧. អ៊ីម៉ា ស្វឺខ្វិក្វ صلوات الله عليه والسلا មានវចនៈថា៖ " ពិតណាស់ ការបម្រើអល់ឡោះហ្វ្រែដ្រែតនោះមានច្រើន ថ្នាក់ច្រើនជាន់ តែសេចក្តីស្រឡាញ់ដែលមានមកលើពួកយើង អាល់លុល-ហៃត ជាថ្នាក់ ខ្ពស់មួយ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល២៧ ទំព័រ៩១

ការប្រព្រឹត្តិល្អប្រពៃ

68- قَالَ رَسُولُ اللَّهِ (ص) : أَلَا أَنْبِئُكُمْ بِالْمُؤْمِنِ؟ مَنْ اتَّيَمَّنَهُ الْمُؤْمِنُونَ عَلَى أَنْفُسِهِمْ وَ آمَوَاهُمْ، أَلَا أَنْبِئُكُمْ بِالْمُسْلِمِ؟ مَنْ سَلِمَ الْمُسْلِمُونَ مِنْ لِسَانِهِ وَ يَدِهِ... وَ الْمُؤْمِنُ حَرَامٌ عَلَى الْمُؤْمِنِ أَنْ يَظْلِمَهُ أَوْ يَحْذُلَهُ أَوْ يَعْتَابَهُ أَوْ يَدْفَعَهُ دَفْعَةً

الكافي/235/2

៦៨. រឺស្វលុលឡោះហ្វ្រែដ្រែត صلوات الله عليه وآله មានវចនៈថា៖ "តថាគត صلوات الله عليه وآله មិនទាន់បានប្រាប់អស់លោកអំពី អត្ថន័យរបស់ "អ្នកសទ្ធា" ទេឬ? អ្នកសទ្ធានោះគឺអ្នកដែលធ្វើឲ្យបណ្តាអ្នកសទ្ធាមានការ ជឿជាក់ចំពោះខ្លួនគេ ទាំងចិត្ត និងទាំងទ្រព្យសម្បត្តិរបស់ពួកគេ ។ តថាគត صلوات الله عليه وآله មិនបាន ប្រាប់អស់លោកអំពីអត្ថន័យរបស់ "មុស្លិម" ទេឬ? មុស្លិមគឺអ្នកដែលធ្វើឲ្យបណ្តាមុស្លិម

346- قَالَ الْإِمَامُ الصَّادِقُ (ع) : نَهَى النَّبِيُّ (ص) أَنْ يُشَابَ اللَّبْنُ بِالْمَاءِ لِلْبَيْعِ

التهديب/13/7

៣៤៦. អ៊ីម៉ា ស្វឺខ្វិក្វ صلوات الله عليه والسلا មានវចនៈថា៖ "ណាប៊ី صلوات الله عليه وآله បានហាមមិនឲ្យយកទឹកដោះគោទៅ លាយជាមួយទឹក ដើម្បីយកទៅលក់ទេ ។"

អាក់តាស្ត្រូប ក្បាលទី ៧ ទំព័រទី ១៣

347- قَالَ الْإِمَامُ الصَّادِقُ (ع) : لَيْسَ مِنَّا مَنْ عَشَّنَا

៣៤៧. អ៊ីម៉ា ស្វឺខ្វិក្វ صلوات الله عليه والسلا មានវចនៈថា៖ "អ្នកណាឆបោកយើង (មុស្លិមទូទៅ) អ្នកនោះមិន មែនកនយើងទេ ។"

348- قَالَ النَّبِيُّ (ص) : مَنْ عَشَّ مُسْلِمًا فِي شِرَاءٍ أَوْ بَيْعٍ فَلَيْسَ مِنَّا وَ يُحَشِّرُ يَوْمَ الْقِيَامَةِ مَعَ الْيَهُودِ لِأَنَّهُمْ أَغَشُّ الْخَلْقِ لِلْمُسْلِمِينَ

بحار الأنوار/80/103

៣៤៨. ណាប៊ី صلوات الله عليه وآله មានវចនៈថា៖ "អ្នកណាឆបោកមុស្លិមក្នុងការលក់ឬទិញ អ្នកនោះមិន មែនកនយើងទេ ហើយនាថ្ងៃរស់ឡើងវិញ អ្នកនោះនឹងនៅក្នុងចំណោមពួកយ៉ាហ្វីឌី ពី ព្រោះពួកគេធ្លាប់បានឆបោកពួកមុស្លិម ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ១០៣ ទំព័រ៨០

តណ្ហា

349- قَالَ رَسُولُ اللَّهِ (ص) : ثَلَاثٌ أَخَافُهُنَّ عَلَى أُمَّتِي مِنْ بَعْدِي: الضَّلَالَةُ بَعْدَ الْمَعْرِفَةِ وَ مَضَلَّاتُ الْفِتَنِ وَ شَهْوَةُ الْبَطْنِ وَ الْفَرْجِ

الكافي/79/2

៣៤៩. រឺស្វលុលឡោះហ្វ្រែដ្រែត صلوات الله عليه وآله មានវចនៈថា៖ "អស់ពីខ្ញុំ صلوات الله عليه وآله ទៅ ខ្ញុំខ្លាចបំផុតនូវបីប្រការ

៣៤៣. អ៊ីម៉ា បាត្យែរ صلوات الله عليه والسلام មានវចនៈថា៖ "អ្នកណាស្វែងរកការចិញ្ចឹមជីវិតក្នុងលោកនេះ ដោយខ្លួនឯង មិនពឹងផ្អែកលើអ្នកដទៃ ដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារខ្លួន, និងមានសណ្តាល ដល់អ្នកជិតខាង អ្នកនោះនឹងបានជួប អល់ឡោះហ្គ័រ, ព្រះដ៏មានមហិទ្ធិបូទ្វិ និងដ៏រុងរឿង នាថ្ងៃជំនុំជម្រះ មុខរបស់គេនឹងភ្លឺដូចខែពេញបារមី ។"

អាល់កាហ្វ៊ីយ៍ ក្បាលទី ៥ ទំព័រ ៧៨

ការបោកប្រាសក្នុងការលក់ដូរ

344- قَالَ النَّبِيُّ (ص) : مَنْ بَاتَ وَ فِي قَلْبِهِ غِشٌّ لِأَخِيهِ الْمُسْلِمِ بَاتَ فِي سَخَطِ اللَّهِ وَ أَصْبَحَ كَذَلِكَ حَتَّى يَتُوبَ

سفينة البحار/318/2

៣៤៤. ណាប៊ី صلوات الله عليه មានវចនៈថា៖ "អ្នកដេក ដោយរិះរក ក្នុងចិត្ត នូវមធ្យោបាយបោកបង ប្អូនមុស្លិមរបស់ខ្លួន អ្នកនោះនឹងដេកនៅក្នុងព្រះពិរោធ អល់ឡោះហ្គ័រ, ហើយនៅក្នុង នោះលុះត្រាតែគេកែខ្លួន ។"

សាហ្វីណាទុល ប៊ីហ្គារ ក្បាល២ ទំព័រ៣១៨

345- قَالَ النَّبِيُّ (ص) : وَ مَنْ غَشَّ أَخَاهُ الْمُسْلِمَ نَزَعَ اللَّهُ بَرَكَهَ رِزْقِهِ وَ أَفْسَدَ عَلَيْهِ مَعِيشَتَهُ وَ وَكَلَهُ إِلَى نَفْسِهِ

وسائل الشيعة/283/17

៣៤៥. វិស្វលុលឡោះហ្គ័រ صلوات الله عليه មានវចនៈថា៖ "អ្នកណាបោកបងប្អូន មុស្លិមរបស់ខ្លួន អល់ឡោះហ្គ័រ, នឹងយកសេចក្តីសម្បូរនៃការចិញ្ចឹមជីវិតរបស់គេចេញ ព្រះអង្គនឹងធ្វើឲ្យ ជីវភាពរបស់គេខូចខាត និងទុកឲ្យគេនៅតែឯង ។"

វ៉ាសាអ៊ីលុស្ត អ៊ីអាស៊ុ ក្បាលទី ១៧ ទំព័រ២៨៣

ផុតភ័យពីអណ្តាត និងដែរបស់គេ ។ អ្នកសទ្ធាត្រូវហាមមិនឲ្យប្រព្រឹត្តខុសចំពោះអ្នកសទ្ធា ដទៃទៀត ឬបោកប្រាសគេ ឬនិយាយអាក្រក់អំពីគេ ឬប្រានគេចោលភ្លាមៗ ។"

អាល់កាហ្វ៊ីយ៍ ក្បាល២ ទំព័រ២៣៥

69- قَالَ الْإِمَامُ الصَّادِقُ (ع) : لَا يَنْبَغِي لِلْمُؤْمِنِ أَنْ يَجْلِسَ مَجْلِسًا يُعْصَى اللَّهُ فِيهِ وَ لَا يَغْدُرَ عَلَى تَغْيِيرِهِ

الكافي/374/2

៦៩. អ៊ីម៉ា ស្វឺឌីក្វី صلوات الله عليه والسلام មានវចនៈថា៖ "អ្នកសទ្ធាមិនគប្បីចូលរួមក្នុងការប្រជុំណាមួយដែល ប្រព្រឹត្តល្មើសបទបញ្ញត្តិរបស់អល់ឡោះហ្គ័រ, ដោយអ្នកនោះពុំមានសមត្ថភាពបញ្ឈប់វា បានឡើយ ។"

អាល់កាហ្វ៊ីយ៍ ក្បាល២ ទំព័រ៣៧៤

70- قَالَ الْإِمَامُ الصَّادِقُ (ع) : مَنْ صَدَقَ لِسَانُهُ رَغَى عَمَلُهُ، وَ مَنْ حَسَنَتْ نِيَّتُهُ زَادَ اللَّهُ فِي رِزْقِهِ وَ مَنْ حَسَنَ بُرُؤُهُ بِأَهْلِهِ زَادَ اللَّهُ فِي عُمْرِهِ

الخصال/88/1

៧០. អ៊ីម៉ា ស្វឺឌីក្វី صلوات الله عليه والسلام មានវចនៈថា៖ "បុគ្គលណាដែលមានសច្ចៈវាចា ទង្វើរបស់អ្នកនោះ នឹងបរិសុទ្ធ ។ បុគ្គលណាដែលមានចេតនាល្អ អល់ឡោះហ្គ័រ, នឹងបង្កើនជីវិត(គ្រឿងផ្គត់ ផ្គង់ជីវិត)ដល់អ្នកនោះ ។ បុគ្គលណាមានមេត្រីភាពចំពោះសមាជិកគ្រួសាររបស់គេ អល់ឡោះហ្គ័រ, នឹងធ្វើឲ្យជីវិតរបស់អ្នកនោះវែង ។"

អាល់យីស្វល់ ក្បាល១ ទំព័រ៨៨

71- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : جَاءَ رَجُلٌ إِلَى النَّبِيِّ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ: فَقَالَ عَلَّمَنِي عَمَلًا يُحِبُّنِي اللَّهُ تَعَالَى عَلَيْهِ وَ يُحِبُّنِي الْمَخْلُوقُونَ وَ يُثْرِي اللَّهُ مَالِي وَ يُصِحُّ بَدَنِي وَ يُطِيلُ عُمْرِي وَ يَحْشُرُنِي مَعَكَ، قَالَ: هَذِهِ سِتُّ خِصَالٍ تَحْتَاجُ إِلَى سِتِّ خِصَالٍ: إِذَا أَرَدْتَ أَنْ يُحِبَّكَ اللَّهُ

فَخَفُهُ وَاتَّقِهِ، وَ إِذَا أَرَدْتَ أَنْ يُحِبَّكَ الْمَخْلُوقُونَ فَأَحْسِنِ إِلَيْهِمْ وَ ارْضُ مَا فِي أَيْدِيهِمْ، وَ إِذَا أَرَدْتَ أَنْ يُتْرَى اللَّهُ مَالِكَ فَزَكِّهِ، وَ إِذَا أَرَدْتَ أَنْ يُصِحَّ اللَّهُ بَدَنَكَ فَأَكْثِرْ مِنَ الصَّدَقَةِ، وَ إِذَا أَرَدْتَ أَنْ يُطِيلَ اللَّهُ عُمرَكَ فَصِلْ ذَوِي أَرْحَامِكَ، وَ إِذَا أَرَدْتَ أَنْ يَحْشُرَكَ اللَّهُ مَعِيَ فَأَطِلِ السُّجُودَ بَيْنَ يَدَيِ اللَّهِ الْوَاحِدِ الْقَهَّارِ.

سفينة البحار/1/599

៧១. អ៊ីម៉ា អាមីរុល មុមីនីន អ៊ាលី صلوات الله عليه មានវចនៈថា៖ "បុរសម្នាក់បានមករក វិស្វលុលឡោះហ្ន៎ عليه السلام ហើយបានសូមឲ្យលោកបង្ហាត់គាត់ឲ្យស្គាល់នូវទង្វើមួយដែលធ្វើ ឲ្យអស់ឡោះហ្ន៎ عليه السلام ព្រះដ៏ថ្កុំថ្កើង និងបណ្តាមនុស្សស្រឡាញ់គាត់ ដែលធ្វើឲ្យគាត់មានទ្រព្យ សម្បត្តិច្រើនឡើង ដែលធ្វើឲ្យខ្លួនគាត់មានសុខភាពល្អ ដែលធ្វើឲ្យអាយុរបស់គាត់វែង និងដែលធ្វើឲ្យគាត់បាននៅរួមជាមួយលោក(វិស្វលុលឡោះហ្ន៎ عليه السلام) ។" វិស្វលុលឡោះហ្ន៎ عليه السلام មានវចនៈថា៖ "មាន៦ប្រការដែលអាស្រ័យ៦គុណសម្បត្តិគឺ៖ ១-បើអ្នកចង់ឲ្យ អស់ឡោះហ្ន៎ عليه السلام ស្រឡាញ់អ្នក ចូរអ្នកខ្លាចព្រះអង្គ عليه السلام ហើយចូរអ្នករក្សាខ្លួនអ្នកឲ្យបានឆ្ងាយ ពីបាប ។ ២-បើអ្នកចង់ឲ្យមនុស្សស្រឡាញ់អ្នក ចូរអ្នកមានមេត្តាធម៌ដល់ពួកគេ និងចូរ បដិសេធអ្វីដែលមាននៅក្នុងដៃរបស់ពួកគេ ។ ៣-បើអ្នកចង់ឲ្យអស់ឡោះហ្ន៎ عليه السلام បង្កើនទ្រព្យ សម្បត្តិរបស់អ្នក ចូរអ្នកជម្រះវាដោយបរិច្ចាគស្វាភាព ។ ៤-បើអ្នកចង់ឲ្យអស់ឡោះហ្ន៎ عليه السلام ថែ រក្សាសុខភាពឲ្យបានល្អ ចូរអ្នកបរិច្ចាគទានឲ្យញឹកញយ ។ ៥-បើអ្នកចង់ឲ្យអស់ឡោះហ្ន៎ عليه السلام ធ្វើឲ្យអ្នកមានជីវិតយឺនយូរ ចូរអ្នកមានមេត្រីភាពចំពោះញាតិបងប្អូនរបស់អ្នក ។ ៦-បើអ្នក ចង់ឲ្យអស់ឡោះហ្ន៎ عليه السلام នាំអ្នកទៅនៅជាមួយតថាគត عليه السلام ចូរអ្នកស្វ័យដូឲ្យយូរៗចំពោះ អស់ឡោះហ្ន៎ عليه السلام ព្រះឯកទោល ព្រះដ៏មានអំណាចលើសលុប ។"

សាហ៊ីណាទុល ប៊ីហ្គារ ក្បាល១ ទំព័រ៥៩៩

72- عَنْ الْحَارِثِ بْنِ الدَّلْهَاتِ مَوْلَى الرِّضَا (ع) قَالَ سَمِعْتُ أَبَا الْحَسَنِ (ع) يَقُولُ لَا يَكُونُ الْمُؤْمِنُ مُؤْمِنًا حَتَّى يَكُونَ فِيهِ ثَلَاثٌ حِصَالٍ: سُنَّةٌ مِنْ رَبِّهِ، وَ سُنَّةٌ مِنْ نَبِيِّهِ، وَ سُنَّةٌ مِنْ وَلِيِّهِ، فَالسُّنَّةُ مِنْ رَبِّهِ: كِتْمَانُ سِرِّهِ قَالَ اللَّهُ عَزَّ وَ جَلَّ (عَالِمُ الْغَيْبِ فَلَا يُظْهِرُ عَلَى غَيْبِهِ أَحَدًا إِلَّا مَنْ ارْتَضَى مِنْ رَسُولٍ) وَ أَمَّا السُّنَّةُ مِنْ نَبِيِّهِ: فَمُدَارَاةُ النَّاسِ فَإِنَّ اللَّهَ عَزَّ وَ جَلَّ أَمَرَ نَبِيَّهُ بِمُدَارَاةِ النَّاسِ فَقَالَ (خُذِ

នៅលើទីផ្សារមុស្លិម ចូរលក់ចុះ ហើយចូរយកប្រាក់ទាំងអស់ ដែលបានមកនោះមកដាក់ ជាទានសម្រាប់ជនក្រីក្រ ។ អ្នកណាមួយបានធ្វើដូច្នោះ នឹងពុំមានការលាងទោសទេ ។"

ប៊ីហ្គារុល អាន់វ៉ារ ក្បាលទី ១០៣ ទំព័រ៨៩

341- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : مَنْ اتَّحَرَ بَعِيرٍ فَفَعِدَ ارْتَطَمَ فِي الرَّبَا

بحار الأنوار/93/103

៣៤១. អ៊ីម៉ា អាមីរុល មុមីនីន អ៊ាលី صلوات الله عليه មានវចនៈថា៖ "អ្នកណាមួយលក់ដូរមិនត្រឹមត្រូវ តាមច្បាប់សាសនា អ្នកនោះលង់ខ្លួនជាអ្នកស៊ីការប្រាក់ហួសប្រមាណ ។"

ប៊ីហ្គារុល អាន់វ៉ារ ក្បាលទី ១០៣ ទំព័រ៩៣

342- عَنْ أَمِيرِ الْمُؤْمِنِينَ عَلِيِّ (ع) قَالَ: قَالَ رَسُولُ اللَّهِ (ص) : مَنْ بَاعَ وَاشْتَرَى فَلْيَحْتَنِبْ خَمْسَ حِصَالٍ وَ إِلَّا فَلَا يَبِيعَنَّ وَ لَا يَشْتَرِيَنَّ: الرَّبَا، وَالْحَلْفُ، وَ كِتْمَانُ الْغَيْبِ، وَالْمَدْحُ إِذَا بَاعَ، وَالذَّمُّ إِذَا اشْتَرَى

الحصالي/286/1

៣៤២. សេចក្តីថ្លែងការណ៍ពី អាមីរុល មុមីនីន អ៊ាលី صلوات الله عليه បានថ្លែងថា វិស្វលុលឡោះហ្ន៎ عليه السلام មានវចនៈថា៖ "អ្នកណាមួយដែលមានធុរៈកិច្ចលក់ទិញ ចូរចៀសវាងប្រាំប្រការនេះ មិនដូច្នោះទេ ចូរកុំលក់ទិញ នោះគឺ៖ ការស៊ីការប្រាក់ហួសប្រមាណ, ការស្ស៊ូថស្ស៊ែ ,បិទ បាំងតំណិះឬភាពខូចរបស់ទំនិញ, លើកតម្កើងទំនិញហួសប្រមាណពេលដាក់លក់, និងវិះ រកតំណិះរបស់ទំនិញពេលទិញវា ។"

អាល យីស្វល់ ក្បាលទី ១ ទំព័រ២៨៦

343- قَالَ الْإِمَامُ الْبَائِزُ (ع) : مَنْ طَلَبَ الرِّزْقَ فِي الدُّنْيَا اسْتِغْفَافًا عَنِ النَّاسِ وَ تَوْسِيْعًا عَلَى أَهْلِهِ وَ تَعَطُّفًا عَلَى جَارِهِ لَقِيَ اللَّهَ عَزَّ وَجَلَّ يَوْمَ الْقِيَامَةِ وَ وَجْهُهُ مِثْلُ الْقَمَرِ لَيْلَةَ الْبَدْرِ

الكافي/78/5

ស្បែកចុងលិង្គបុរស), ការការពារត្រង់ខ្នាស់, ការដកដោយភ្លៀក, ការកាត់ក្រចក, និងការ
ជម្រះទ្វារតូចធំ (ទ្វារលាមក និងទ្វារមូត្រ ដោយទឹក, ក្រដាស, សំពត់ ពេលពុំមានទឹក) ។"

អាល់ យីស្វល់ ទំព័រ១២៥

339- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) لِلْحَسَنِ (ع) : أَلَا أَعْلَمُكَ أَنْبَعَ حِصَالٍ تَشْتَعْنِي بِهَا عَنِ
الطَّبِّ؟ قَالَ: بَلَى، قَالَ: لَا تَجْلِسْ عَلَى الطَّعَامِ إِلَّا وَأَنْتَ جَائِعٌ وَلَا تَقُمْ عَنِ الطَّعَامِ إِلَّا وَ أَنْتَ
تَشْتَهِيهِ وَ جَوْدِ الْمَضْغِ وَ إِذَا نِمْتَ فَاعْرِضْ نَفْسَكَ عَلَى الْخَلَاءِ فَإِذَا اسْتَعْمَلْتَ هَذَا اسْتَعْتَيْتَ عَنِ
الطَّبِّ

وسائل الشيعة/24/245

៣៣៩.អ៊ីម៉ា អាមីរុល មុមីនីន អាល្លាហ៍ បានថ្លែងប្រាប់ អ៊ីម៉ា ហ្គាសាន់ កូនរបស់
លោកថា៖ "ឪពុកបានបង្រៀនកូនហើយឬទេ នូវបួនប្រការដែលទាក់ទងនឹងការព្យាបាល
ខ្លួនដោយមិនបាច់មានពេទ្យ?" អ៊ីម៉ា ហ្គាសាន់ បានតបថា៖ "មែន លោកឪពុក ។"
លោកបានថ្លែងបន្តថា៖ "ចូរអ្នកកុំបរិភោគបើអ្នកមិនឃ្លានទេនោះ, ចូរអ្នកកុំចាកចេញពី
កន្លែងបរិភោគបើអ្នកនៅឃ្លាន, ចូរអ្នកទំពាឲ្យល្អិត, ពេលអ្នកចូលដំណេក ចូរអ្នកចូល
បង្គន់សិន ។ បើអ្នកធ្វើដូច្នោះបាន អ្នកនឹងមិនចាំបាច់ពឹងពាក់លើពេទ្យឡើយ ។"

វ៉ាសាអ៊ីលុស្ត អ៊ីម៉ាស៊ុ ក្បាលទី ២៤ ទំព័រ២៤៥

ធុរៈកិច្ចនិងទំនាក់ទំនងសង្គម

340- قَالَ رَسُولُ اللَّهِ (ص) : أَيُّمَا رَجُلٍ اشْتَرَى طَعَامًا فَكَبَسَهُ أَرْبَعِينَ صَبَاحًا يُرِيدُ بِهِ غِلَاءَ
الْمُسْلِمِينَ ثُمَّ بَاعَهُ فَتَصَدَّقَ بِثَمَنِهِ لَمْ يَكُنْ كَفَّارَةً لِمَا صَنَعَ

بحار الأنوار/103/89

៣៤០. រស់្សលុលទ្បោះហ្គ្បា បានរចនៈថា៖ "អ្នកណាមួយទិញស្បៀងដែលជាវត្ថុចាំបាច់
សម្រាប់សាធារណៈជន មកទុកសែសិបថ្ងៃ ដោយសង្ឃឹមថាតម្លៃរបស់វានឹងឡើងខ្ពស់

الْعَمُوَ وَأُمِرَ بِالْعَزْفِ وَ اعْرَضَ عَنِ الْجَاهِلِينَ) وَ أَمَّا السُّنَّةُ مِنْ وَجْهِهِ: فَالصَّبْرُ فِي الْبُاسَاءِ وَ الضَّرَاءِ
فَإِنَّ اللَّهَ عَزَّ وَ جَلَّ يَقُولُ (وَالصَّابِرِينَ فِي الْبُاسَاءِ وَالضَّرَاءِ)

عيون أخبار الرضا/1/256

៧២. លោកហ្គាវីស្ត ប៊ិន អាដ្វ្វីហាស្ត អ្នកបម្រើរបស់អ៊ីម៉ា រដ្ឋី បាននិយាយថា៖ "ខ្ញុំ
បានឮអ៊ីម៉ា ហ្គាសាន់ រដ្ឋី មានរចនៈថា៖ "អ្នកសម្លាត់ទាន់ទៅជាអ្នកសម្លាត់ពិតប្រាកដ
ទេ លុះណាតែអ្នកនោះមានគុណសម្បត្តិក្នុងខ្លួនដូចតទៅនេះគឺ ចរិយារបស់ព្រះជាម្ចាស់
របស់គេ ចរិយារបស់រស់្សលុលរបស់ព្រះអង្គ រដ្ឋី និងចរិយារបស់វ៉ាលី(អ៊ីម៉ា)របស់ព្រះ
អង្គ ។ ចរិយារបស់ព្រះជាម្ចាស់របស់គេនោះគឺ រក្សាអាថ៌កំបាំងរបស់ព្រះអង្គ
អស់ឡោះហ្គ្បា មានព្រះឱង្ការថា៖ "ទ្រង់តែមួយគត់ដែលដឹងអាថ៌កំបាំង ហើយទ្រង់មិនឲ្យ
អ្នកណាដឹងអាថ៌កំបាំងនោះឡើយ លើកលែងតែអ្នកដែលទ្រង់គាប់ព្រះហឫទ័យ ដែល
បណ្តារស់្សលុល... (ស្វី. ៧២អា.២៦-២៧)" ។ ចរិយារបស់រស់្សលុលរបស់ព្រះអង្គនោះគឺ សំណេះ
សំណាលជាមួយប្រជារាស្ត្រ ព្រោះការពិត អស់ឡោះហ្គ្បា ព្រះដ៏មានមហិទ្ធិបូទ្ធិ និងដ៏រុង
រឿង មានព្រះបញ្ជាមកកាន់រស់្សលុលរបស់ព្រះអង្គ ឲ្យមានការសំណេះសំណាល ជាមួយ
ប្រជារាស្ត្រទាំងឡាយ ដោយមានព្រះបន្ទូលថា៖ "ចូរអ្នកប្រកាន់នូវអហោសិកម្ម! ចូរអ្នក
បង្គាប់ឲ្យធ្វើល្អ! ចូរអ្នកងាកចេញពីមនុស្សទាំងឡាយដែលគ្មានសណ្តាប់ (ស្វីពោះភ្នំទី៧
អាយ៉ាស្ត់ទី១៩៩) ។" ឯចរិយារបស់វ៉ាលីរបស់ព្រះអង្គនោះគឺ មានការអត់ធ្មត់ក្នុងពេល
អាសន្ន និងក្នុងឱកាសល្អ ព្រោះអស់ឡោះហ្គ្បា ព្រះដ៏មានមហិទ្ធិបូទ្ធិ និងដ៏ថ្កុំថ្កើង មាន
ព្រះបន្ទូលថា៖ "...អ្នកមានខន្តីធម៌ទាំងក្នុងពេលខ្វះខាត និងក្នុងពេលក្តៅក្រហាយ...
(ស្វីពោះភ្នំទី២ អាយ៉ាស្ត់ទី១៧៧) ។"

អ៊ីយុន អាក់បារអើរីដ្ឋី ក្បាល១ ទំព័រ២៥៦

73- قَالَ الْإِمَامُ الْجَوَادُ (ع) : الْمُؤْمِنُ يَحْتَاجُ إِلَى ثَلَاثِ حِصَالٍ: تَوْفِيقُ مِنَ اللَّهِ، وَ وَاعِظٌ مِنْ
نَفْسِهِ، وَ قَبُولٌ مِمَّنْ يَنْصَحُهُ

منتهى الآمال/2/554

៧៣. អ៊ីម៉ា យ៉ាហ្គាវ៉ាដ្ឋី មានរចនៈថា៖ "អ្នកសម្រាមែងមានគុណធម៌៣ប្រការគឺ ជ័យជំនះ
មកពីអស់ឡោះហ្គ្បា រដ្ឋី ជាសំគៀនខ្លួនឯង និងព្រមទទួលការដាស់តឿនពីអ្នកដទៃដែល

មុនតាហ្គាល់ អាម៉ាល់ ក្បាល២ ទំព័រ៥៥៥

74- قِيلَ لِعَلِيِّ بْنِ الْحُسَيْنِ (ع) كَيْفَ أَصْبَحْتَ يَا بَنَ رَسُولِ اللَّهِ؟ قَالَ: أَصْبَحْتُ مَطْلُوبًا بِثَمَانِ خِصَالٍ: اللَّهُ تَعَالَى يَطْلُبُنِي بِالْفَرَائِضِ، وَالنَّبِيُّ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ بِالسُّنَّةِ وَالْعِيَالُ بِالْمَوْتِ، وَالنَّفْسُ بِالشَّهْوَةِ، وَ الشَّيْطَانُ بِالْمَعْصِيَةِ وَالْحَافِظَانِ بِصِدْقِ الْعَمَلِ، وَ مَلَكَ الْمَوْتِ بِالرُّوحِ، وَالْقَبْرِ بِالْحَسَدِ، فَأَنَا بَيْنَ هَذِهِ الْخِصَالِ مَطْلُوبٌ

بحار الأنوار/15/76

៧៤. មានគេសួរអ៊ីម៉ា អាលី ប៊ិន ហ្វៃសន៍ صلوات الله عليه والسلام ថា៖ "ឱបុត្ររបស់រស្មីលុលឡោះហ្ន៎ صلوات الله عليه وآله وسلم តើលោកចាប់ផ្តើមរាល់ព្រឹកដោយធ្វើអ្វីខ្លះ?" អ៊ីម៉ា صلوات الله عليه والسلام បានឆ្លើយថា៖ "តថាគត صلوات الله عليه والسلام ចាប់ផ្តើមរាល់ព្រឹកដោយស្ថិតនៅក្នុងសភាពនៃបុគ្គលដែលចាំបាច់ត្រូវមានគុណធម៌ ៨ ប្រការគឺ៖ អល់ឡោះហ្ន៎ صلوات الله عليه وآله وسلم ព្រះដ៏ថ្កុំថ្កើង ទាមទារឲ្យតថាគត صلوات الله عليه والسلام បំពេញបទបញ្ញត្តិផ្សេងៗ, រស្មីលុលឡោះហ្ន៎ صلوات الله عليه وآله وسلم ទាមទារឲ្យតថាគត صلوات الله عليه والسلام ប្រតិបត្តិតាមស៊ុនណាស្តុរបស់លោក, បន្ទុកគ្រួសារទាមទារគ្រឿងផ្គត់ផ្គង់ជីវិត, អាត្មាស្រែករកតណ្ហា, ស្នែកត្មនទាមទារឲ្យតថាគត صلوات الله عليه والسلام ប្រព្រឹត្តអំពើបាប, ទេវតាការពារទាំងពីរអង្គទាមទារឲ្យតថាគត صلوات الله عليه والسلام មានគុណធម៌, ទេវតាយមបាលទាមទារវិញ្ញាណតថាគត صلوات الله عليه والسلام ឯផ្លូវទាមទាររាងកាយតថាគត صلوات الله عليه والسلام ។ តថាគត صلوات الله عليه والسلام ត្រូវឡោះមជ្ឈមជ្ឈិតដោយប្រការទាំងនេះ ។"

ប៊ីហ្គារុលអាស័រ ក្បាល៧៦ ទំព័រ១៥

75- قَالَ الْإِمَامُ الصَّادِقُ (ع) : إِنَّ الْمُؤْمِنَ مَنْ يَخَافُهُ كُلُّ شَيْءٍ وَ ذَلِكَ أَنَّهُ عَزِيزٌ فِي دِينِ اللَّهِ وَ لَا يَخَافُ مِنْ شَيْءٍ وَ هُوَ عَلَامَةٌ كُلِّ مُؤْمِنٍ

بحار الأنوار/305/67

៧៥. អ៊ីម៉ា صلوات الله عليه والسلام ស្និទ្ធក្នុងឡោះមជ្ឈមជ្ឈិតថា៖ " ការពិត អ្នកមានសទ្ធាធ្វើសព្វសារពើតក់ស្លុត ព្រោះសាសនារបស់អល់ឡោះហ្ន៎ صلوات الله عليه وآله وسلم ធ្វើឲ្យគេឲ្យមានឥទ្ធិពល ហើយគេមិនតក់ស្លុតនឹងសព្វ

336- قَالَ رَسُولُ اللَّهِ (ص) : نَنْظَفُوا بِكُلِّ مَا اسْتَطَعْتُمْ، فَإِنَّ اللَّهَ تَعَالَى بَنَى الْإِسْلَامَ عَلَى النَّظَافَةِ، وَلَنْ يَدْخُلَ الْجَنَّةَ إِلَّا كُلُّ نَظِيفٍ

كنز العمال/26002

៣៣៦. រស្មីលុលឡោះហ្ន៎ صلوات الله عليه وآله وسلم មានវចនៈថា៖ "ចូរអស់លោកជម្រះឲ្យស្អាតអស់ពីសមត្ថភាព ព្រោះការពិត អល់ឡោះហ្ន៎ صلوات الله عليه وآله وسلم ចាក់គ្រឹះសាសនាអ៊ីស្លាមលើសេចក្តីស្អាត ។ ពុំមានអ្នកណាបានចូលឋានសួគ៌ក្រៅពីអ្នកស្អាតឡើយ ។"

កាន់ស៊ុល ម៊ុមម៉ាល់ ហាឌីសទី ២៦០០២

337- قَالَ الْإِمَامُ أَمِيرَ الْمُؤْمِنِينَ عَلِيُّ (ع) : إِذْمَانُ الشَّبَعِ يُورِثُ أَنْوَاعَ الْوَجَعِ

غرر الحكم/359

៣៣៧. អ៊ីម៉ា អាមីរុល មុមីនីន អាលី صلوات الله عليه والسلام មានវចនៈថា៖ "ការឆ្អែតហួសប្រមាណធ្វើឲ្យកើតរោគផ្សេងៗ ។"

គួររុលហ្វីកាំ ទំព័រ ៣៥៩

338- عَنِ الْحَسَنِ بْنِ جَهْمٍ قَالَ: قَالَ أَبُو الْحَسَنِ مُوسَى بْنُ جَعْفَرٍ (ع) : خَمْسٌ مِنَ السُّنَنِ فِي الرَّأْسِ وَ خَمْسٌ فِي الْحَسَدِ: فَأَمَّا الَّتِي فِي الرَّأْسِ: فَالسَّوَاكُ، وَ أَخَذُ الشَّارِبِ، وَ فُرْقُ الشَّعْرِ، وَ الْمَضْمَضَةُ وَ الْإِسْتِنْشَاقُ، وَ أَمَّا الَّتِي فِي الْحَسَدِ، فَالْحَتَانُ، وَ حَلْقُ الْعَانَةِ، وَ نَتْفُ الْإِبْطِينِ، وَ تَقْلِيمُ الْأَظْفَارِ، وَ الْإِسْتِنْجَاءُ

الخصال/125

៣៣៨. សេចក្តីថ្លែងការណ៍ពីលោក ហ្វាសាន់ ប៊ិន យ៉ុស្តុម ថា អ៊ីម៉ា អាឡី ហ្វាសាន់ មូសា ប៊ិន យ៉ុក្តុហ្សារ صلوات الله عليه والسلام មានវចនៈថា៖ "មានប្រាំស៊ុនណាស្តុ ទាក់ទងនឹងក្បាល ឯប្រាំទៀតទាក់ទងនឹងកាយ ។ ទាក់ទងនឹងក្បាលនោះគឺ៖ ដុសធ្មេញ, ការរៀបចំពុកមាត់ឲ្យរៀបរយ, ការសិតសក់, ការខ្ពុរមាត់និងលាងរន្ធប្រមុះ ។ ទាក់ទងនឹងខ្លួននោះគឺ៖ ការធ្វើខ្នាត (កាត់

ដោយដៃឬដោយអរយរបស់អ្នកដទៃថា៖ "ការប្រព្រឹត្តិប្រភេទនេះដែលធ្វើឲ្យមានទឹកកាមខ្លួនឯងចេញមកនោះ ទុកជាការធ្វើខុសបណ្តើរ ។"

អាល់កាហ្វីយ៍ ក្បាលទី ៥ ទំព័រ ៥៤១

333- قَالَ رَسُولُ اللَّهِ (ص) : ... مَلْعُونٌ مَلْعُونٌ مَنْ نَكَحَ بِهَيْمَةٍ

الكافي/2/270

៣៣៣. វិស្វលុលឡោះហ្ន៎ عليه السلام មានវចនៈថា៖ "បណ្តាសាកើតមានលើបុរស, បណ្តាសាកើតមានលើបុរសដែលរួមសង្វាសជាមួយសត្វ ។"

អាល់កាហ្វីយ៍ ក្បាលទី ២ ទំព័រ ២៧០

334- قَالَ رَسُولُ اللَّهِ (ص) : سِحَاقُ النِّسَاءِ بَيْنَهُنَّ زِنَى

كنز العمال/5/316

៣៣៤. វិស្វលុលឡោះហ្ន៎ عليه السلام មានវចនៈថា៖ "ការរួមសង្វាសរវាង ស្រ្តីនិងស្រ្តីដូចគ្នា ទុកជាការធ្វើខុសបណ្តើរ ។"

កាន់ស្តីល ម៉ុមម៉ាល់ ក្បាលទី ៥ ទំព័រទី ៣១៦

អនាម័យក្នុងសាសនាអ៊ីស្លាម

335- قَالَ رَسُولُ اللَّهِ (ص) : ثَلَاثَةٌ يُحِبُّهَا اللَّهُ: قَلَّةُ الْكَلَامِ وَ قَلَّةُ الْمَنَامِ وَ قَلَّةُ الطَّعَامِ، ثَلَاثَةٌ

يُبْغِضُهَا اللَّهُ: كَثْرَةُ الْكَلَامِ وَ كَثْرَةُ الْمَنَامِ وَ كَثْرَةُ الطَّعَامِ

أثنى عشر/92

៣៣៥. វិស្វលុលឡោះហ្ន៎ عليه السلام មានវចនៈថា៖ "បីប្រការដែលអស់ឡោះហ្ន៎ عليه السلام ស្រឡាញ់គឺ៖ និយាយតិច, ដេកតិច, បរិភោគតិច ។ បីប្រការដែលអស់ឡោះហ្ន៎ عليه السلام ស្អប់គឺ៖ និយាយច្រើន, ដេកច្រើន, បរិភោគច្រើន ។"

សារពើទេ នោះគឺថាវិគលក្ខណៈរបស់អ្នកមានសទ្ធាគ្រប់រូប ។"

បីប្បារុល អាន់រ៉ា ក្បាល៦៧ ទំព័រ៣០៥

ស៊ីអាស្តុរបស់អាស្តុលុលបែត៍និងគុណសម្បត្តិរបស់ពួកគេ عليهم السلام

76- عَنْ جَابِرٍ عَنْ أَبِي جَعْفَرٍ (ع) قَالَ: قَالَ لِي: يَا جَابِرُ أَيَكْتَفِي مَنْ يَتَّحِلُّ التَّشْيِيعَ أَنْ يَقُولَ بِحُبِّنَا أَهْلَ الْبَيْتِ فَوَاللَّهِ مَا شِيعْتُنَا إِلَّا مَنْ اتَّقَى اللَّهَ وَ أَطَاعَهُ، وَ مَا كَانُوا يُعْرِفُونَ يَا جَابِرُ إِلَّا بِالتَّوَاضِعِ وَ التَّخْشَعِ وَ الْأَمَانَةِ، وَ كَثْرَةِ ذِكْرِ اللَّهِ وَ الصَّوْمِ وَ الصَّلَاةِ وَ الْبِرِّ بِأَوْلِي الدِّينِ وَ التَّعَاهُدِ لِلْجِيرَانِ مِنَ الْفُقَرَاءِ وَ أَهْلِ الْمَسْكَنَةِ وَ الْعَارِمِينَ وَ الْإِيْتَامِ وَ صِدْقِ الْحَدِيثِ وَ تِلَاوَةِ الْقُرْآنِ وَ كَفِّ الْأَلْسِنِ عَنِ النَّاسِ إِلَّا مِنْ خَيْرٍ، وَ كَانُوا أَمْنَاءَ عَشَائِرِهِمْ فِي الْأَشْيَاءِ ... الْحَدِيثُ

الكافي/2/74

៧៦. លោកយ៉ាបៀរបានថ្លែងថា៖ "អ៊ីម៉ា អាចិ យ៉ាត្តុហ្ន៎ عليه السلام មានវចនៈថា៖ "ឱយ៉ាបៀរ អ្នកដែលអះអាងថាខ្លួនជាស៊ីអាស្តុ ដោយប្តេជ្ញាថាគេស្រឡាញ់ពួកយើង អាស្តុលុលបែត៍នោះ តើវាគ្រប់គ្រាន់ហើយឬ? សូមស្ស្តចំពោះអស់ឡោះហ្ន៎ عليه السلام គេមិនទាន់ជាស៊ីអាស្តុរបស់ពួកយើងនៅឡើយទេ លុះណាតែគេខ្លាចអស់ឡោះហ្ន៎ عليه السلام និងស្តាប់បង្គាប់ព្រះអង្គ عليه السلام ។ យ៉ាបៀរអើយ ពួកគេនឹងមិនត្រូវទទួលស្គាល់ លើកលែងតែពួកគេបន្ទាបខ្លួន, ចុះចូលស៊ប់, តៀងត្រង់, បួងសួងអស់ឡោះហ្ន៎ عليه السلام ច្រើនបំផុត, កាន់សីលអត់អាហារនិង នមស្ការ (ស្រ្តីឡាត្ត), ប្រព្រឹត្តល្អចំពោះមាតាបិតា, យកចិត្តទុកដាក់នឹងជនក្រីក្រ ជនគោកយ៉ាក ជនជំពាក់បំណុលគេ និងក្មេងកំព្រាដែលនៅក្បែរខ្លួន, និយាយការពិត, សូត្រគូរអាន, មិនរលាស់អណ្តាតនិយាយរឿងគេ រៀរលែងតែនិយាយល្អអំពីអ្នកនោះ, និងជាទីទុកចិត្តរបស់បណ្តាញាតិក្នុងកិច្ចការអ្វីមួយ... ។"

អាល់កាហ្វីយ៍ ក្បាល២ ទំព័រ៧៤

77- قَالَ حَدَّثَنَا سُلَيْمَانُ بْنُ مَهْرَانَ قَالَ دَخَلْتُ عَلَى الصَّادِقِ جَعْفَرِ بْنِ مُحَمَّدٍ (ع) وَ عِنْدَهُ نَفَرٌ

مَنْ الشَّيْءِ، فَسَمِعْتُهُ وَ هُوَ يَقُولُ مَعَاشِرَ الشَّيْءِ: كُونُوا لَنَا زَيْنًا وَ لَا تَكُونُوا عَلَيْنَا شَيْنًا، قُولُوا
لِلنَّاسِ حُسْنًا، وَاحْفَظُوا أَلْسِنَتَكُمْ وَ كُفُّوْهَا عَنِ الْفُضُولِ وَ فَيَبْحِ الْقَوْلِ

الامالي/400

៧៧. លោកស្វីឡែម៉ាន ប៊ិន ម៉ះហ្គ័រន បាននិយាយថា៖ "ខ្ញុំជួបអ៊ីម៉ា ស្វីឡិកូ យ៉ាត់ហ្គារ ប៊ិន មូហ្គាំម៉ាដ្យា صلوات الله عليه កាលនោះមានស្ត្រីអាស៊ីមួយក្រុមអង្គុយជាមួយលោកៗបានមានវចនៈទៅ កាន់ពួកនោះថា៖ "អស់លោកចូរជាគ្រឿងលំអដ៏ប្រណិតរបស់ពួកយើង និងចូរកុំជាទី អាម៉ាស់សម្រាប់ពួកយើង អស់លោកចូរប្រើវាចាប្រពៃនឹងប្រជាពលរដ្ឋ ចូរការពារអណ្តាត របស់អស់លោក ចូរកុំនិយាយច្រើនហួសហេតុនិងកុំនិយាយប្រមាថ ។"

អាល់អាម៉ាលី ទំព័រ១២៤

78- عَنْ عَبْدِ اللَّهِ بْنِ بُكَيْرٍ عَنْ أَبِي عَبْدِ اللَّهِ (ع) قَالَ: إِنَّا لَنَحِبُّ مَنْ كَانَ عَاقِلًا فَهَيَّأَ فَهَيَّأَ حَلِيمًا مَدَارِيًا صَبُورًا صَدُوقًا وَفِيًّا، إِنَّ اللَّهَ عَزَّ وَ جَلَّ خَصَّ الْأَنْبِيَاءَ (ع) بِمَكَارِمِ الْأَخْلَاقِ، فَمَنْ كَانَتْ فِيهِ فَلْيَحْمَدِ اللَّهَ عَلَى ذَلِكَ وَ مَنْ لَمْ تَكُنْ فِيهِ فَلْيَتَضَرَّعْ إِلَى اللَّهِ عَزَّ وَ جَلَّ وَ لْيَسْأَلْهُ إِثَابَهُ، قَالَ قُلْتُ جُعِلَتْ فِدَاكَ وَ مَا هُنَّ؟ قَالَ: هُنَّ الْوَرَعُ، وَالْفَنَاعَةُ، وَالصَّبْرُ، وَالشُّكْرُ، وَالْحِلْمُ، وَالْحَيَاءُ، وَالسَّخَاءُ، وَالشَّجَاعَةُ، وَالْغَيْرَةُ وَالْبِرُّ، وَ صِدْقُ الْحَدِيثِ، وَ آدَاءُ الْإِمَانَةِ

الکافي/562

៧៨. លោកអ្នាប់ខុលឡោះហ្គ័រ ប៊ិន ចូរ៉ៃក បាននិយាយថា៖ "អ៊ីម៉ាអ្នាប់ខុលឡោះហ្គ័រ (អ៊ីម៉ា ស្វីឡិកូ) صلوات الله عليه មានវចនៈថា៖ "ពិតណាស់ ពួកយើងស្រឡាញ់ជនទាំងឡាយណាដែលមាន គតិបណ្ឌិត វាងវៃ ចេះដឹង តម មានអំណត់ ជាទីទុកចិត្តនិងស្មោះត្រង់ ។ ពិតប្រាកដ អស់ឡោះហ្គ័រ رحمته ព្រះដ៏មានមហិទ្ធិឫទ្ធិ និងជុំផ្អែង បានប្រទានចរិយាដ៏បរវដល់ វិស្វលុលឡោះហ្គ័រ عليه ។ ដូច្នេះ អ្នកណាមានវត្ថុទាំងនេះនៅក្នុងខ្លួន គប្បីបូងស្វង អស់ឡោះហ្គ័រ رحمته ដែលខ្លួនបានទទួលវត្ថុនោះ រីឯអ្នកដែលមិនមានវត្ថុនោះទេ គប្បីបង្ហូរទឹក ភ្នែកនិងអង្វរសុំវត្ថុនោះចំពោះអស់ឡោះហ្គ័រ رحمته ព្រះដ៏មានមហិទ្ធិឫទ្ធិនិងជុំផ្អែង ។" លោក បានសួរទៀតថា៖ "តើវត្ថុទាំងនោះគឺអ្វីទៅ?" អ៊ីម៉ា صلوات الله عليه បានតបថា៖ "វត្ថុទាំងនោះគឺ សទ្ទា សីលចំពោះអស់ឡោះហ្គ័រ رحمته សេចក្តីពេញចិត្ត អំណត់អត់ធន់ កតញ្ញ សេចក្តីត្រាប្រណី

ប្រការគឺទោសក្នុងលោកនេះ ឯបីប្រការទៀតគឺទោសក្នុងលោកមុខ ។ ទោសក្នុងលោក នេះគឺ ទទួលអប្បបរមនិងសេចក្តីខូចកេរ្តិ៍ឈ្មោះ, ទៅជាគោកយ៉ាក, និងមានអាយុខ្លី ។ រី ឯទោសក្នុងលោកមុខគឺ រងព្រះពិរោធ អស់ឡោះហ្គ័រ رحمته, ទទួលការទូទាត់យ៉ាងសាហាវ, និងនៅក្នុងភ្លើងនរកជាអមត ។"

អាល់កាហ្វីយ៍ ក្បាលទី ៥ ទំព័រ ៥៤១

330- قَالَ رَسُولُ اللَّهِ (ص) : أَيُّهَا النَّاسُ لَا تَزْنُوا فَتَزِينِي نِسَاءَكُمْ، كَمَا تَدِينُنِ تَدَانُ

الکافي/554/5

៣៣០. វិស្វលុលឡោះហ្គ័រ عليه មានវចនៈថា៖ "ឱប្រជារាស្ត្រទាំងឡាយ ចូរកុំធ្វើខុស បរណី ព្រោះបណ្តាករិយារបស់អស់លោកនឹងធ្វើដូច្នោះដែរ ។ អ្វីដែលអស់លោកបាន សាបព្រោះនោះ អស់លោកនឹងបានទទួលផលវា ។"

អាល់កាហ្វីយ៍ ក្បាលទី ៥ ទំព័រ ៥៥៤

331- قَالَ رَسُولُ اللَّهِ (ص) : وَ مِنَ النَّارِ امْرَأَةٌ حَرَامًا فَرِنَ فِي سِلْسِلَةٍ مِنْ نَارٍ مَعَ شَيْطَانٍ فَيُقْدَفَانِ فِي النَّارِ

من لا يحضره الفقيه/14/4

៣៣១. វិស្វលុលឡោះហ្គ័រ عليه មានវចនៈថា៖ "អ្នកណាមួយឱបស្រ្តីដែលមិនអនុញ្ញាត សម្រាប់គេ អ្នកនោះនឹងត្រូវដាក់ច្រវាក់ធ្វើពីភ្លើងនរកជាមួយស្រ្តីតូន ហើយអ្នកទាំង ពីរនឹង ត្រូវច្រានទម្លាក់ទៅក្នុងភ្លើងនរក ។"

មាន ឡា យ៉ាស្ត្រូហ្គីល ហ្វាត្វិស្ត ក្បាលទី ៤ ទំព័រ១៤

332- قَالَ الْإِمَامُ الصَّادِقُ (ع) : كُلُّ مَا أَنْزَلَ بِهِ الرَّجُلُ مَاءَهُ فِي هَذَا وَ شَبَّهِهُ فَهُوَ زَيْنٌ

الکافي/541/5

៣៣២. អ៊ីម៉ា ស្វីឡិកូ صلوات الله عليه មានវចនៈអំពីការរួមសំវាសជាមួយសត្វ ឬដោយខ្លួនឯង មិនថា

ចាកចេញពីផ្ទះទេ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ១០៣ ទំព័រ២៥៥

327- قَالَ النَّبِيُّ (ص) : خَيْرُ نِسَائِكُمْ أَلْعَنِيْفَةُ الْعَلِمَةُ

وسائل الشيعة/30/20

៣២៧. ណាប៊ី صلوات الله عليه មានវចនៈថា៖ "ស្ត្រីល្អបំផុតក្នុងចំណោមស្ត្រីរបស់អស់លោកគឺ ស្ត្រី ដែលមានជំនឿស៊ីប និងស្តាប់ឱវាទស្វាមីខ្លួនក្នុងការរួមបរមណី និងក្នុងការតាក់តែងខ្លួន (តែរក្សាខ្លួនពីបុរសដទៃ) ។"

វ៉ាសាអ៊ីលុស្ត ស្ត្រីអាសូ ក្បាលទី ២០ ទំព័រ៣០

បាបខាងបទកាមុត្តានិងលទ្ធផលអាក្រក់របស់វា

328- قَالَ رَسُولُ اللَّهِ (ص) : مَكْتُوبٌ فِي التَّوْرَةِ: أَنَا اللَّهُ قَاتِلُ الْفَاتِلِينَ وَ مُفَقِّرُ الزَّالِمِينَ

الكافي/554/5

៣២៨. រ៉ាស៊ីលុលឡោះហ្គ័រ صلوات الله عليه មានវចនៈថា៖ "មានចារឹកទុកក្នុងគម្ពីរតៅរតថា៖ "យើងគឺ អស់ឡោះហ្គ័រ عجل អ្នកប្រហារអស់ឃាតករ និងជាអ្នកបង្រួញជីវិតជនានុជនដែលធ្វើបាបខាង បទកាមុត្តា ។"

អាល់កាហ្វីយ៍ ក្បាលទី ៥ ទំព័រ ៥៥៤

329- قَالَ الْإِمَامُ الصَّادِقُ (ع) : لِلزَّائِنِ سِتُّ حِصَالٍ: ثَلَاثٌ فِي الدُّنْيَا وَ ثَلَاثٌ فِي الْآخِرَةِ، أَمَّا الَّتِي فِي الدُّنْيَا فَيَذْهَبُ بِنُورِ الْوَجْهِ وَ يُورِثُ الْفَقْرَ وَ يُعَجِّلُ الْفَنَاءَ وَ أَمَّا الَّتِي فِي الْآخِرَةِ فَسَخَطُ الرَّبِّ وَ سُوءُ الْحِسَابِ وَالْخُلُودُ فِي النَّارِ

الكافي/541/5

៣២៩. អ៊ីម៉ា صلوات الله عليه ស្ត្រីខ្ចីក្នុង صلوات الله عليه មានវចនៈថា៖ "អ្នកធ្វើខុសបរមណីមានទោសប្រាំមួយប្រការ បី

សេចក្តីរម្យទម មានចិត្តទូលំទូលាយ សេចក្តីស្តាហាន ភាពមានទឹកចិត្តរីករាយ មេត្តាធម៌ សច្ចៈវាចា និងសេចក្តីទៀងត្រង់ក្នុងការទទួលបញ្ញើ ។"

អាល់កាហ្វីយ៍ ក្បាល២ ទំព័រ៥៦

79- قَالَ الْإِمَامُ الْبَاقِرُ (ع) : مَنْ كَانَ لِلَّهِ مُطِيعًا فَهُوَ لَنَا وَلِيٌّ وَ مَنْ كَانَ لِلَّهِ عَاصِبًا فَهُوَ لَنَا عَدُوٌّ

الكافي/75/2

៧៩. អ៊ីម៉ា បា صلوات الله عليه មានវចនៈថា៖ "អ្នកណាគោរពប្រតិបត្តិតាម អស់ឡោះហ្គ័រ عجل អ្នក នោះជាមិត្តរបស់ពួកយើង ឯអ្នកណាប្រព្រឹត្តិល្មើសនឹងអស់ឡោះហ្គ័រ عجل អ្នកនោះជាសត្រូវ របស់ពួកយើង ។"

អាល់កាហ្វីយ៍ ក្បាល២ ទំព័រ៧៥

បាបនិងផលរបស់វា

80- قَالَ رَسُولُ اللَّهِ (ص) : لَا تَنْظُرْ إِلَى صِعْرِ الْخَطِيئَةِ وَلَكِنْ انْظُرْ إِلَى مَنْ عَصَيْتَ

مستدرك الوسائل/330/11 & بحار الأنوار/79/77

៨០. រ៉ាស៊ីលុលឡោះហ្គ័រ صلوات الله عليه មានវចនៈថា៖ "ចូរកុំពិចារណាអំពីភាពតូចតាចរបស់បាប តែ ចូរពិចារណាដល់អ្នកដែលលោកបានប្រព្រឹត្តិអំពើបាបចំពោះគេ ។"

មុសតាដ្ឋរ៉ក់ អាល់វ៉ាសាអ៊ីល ក្បាល១១ ទំព័រ៣៣០, ប៊ីហ្គារុល អាន់រ៉ាវ ក្បាល៧៧ ទំព័រ៧៩

81- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : مَنْ أَرَادَ مِنْكُمْ أَنْ يَعْلَمَ كَيْفَ مَنَزِلَتُهُ عِنْدَ اللَّهِ فَلْيَنْظُرْ كَيْفَ مَنَزِلَتُهُ اللَّهُ مِنْهُ عِنْدَ الدُّنُوبِ، كَذَلِكَ مَنَزِلَتُهُ عِنْدَ اللَّهِ تَبَارَكَ وَ تَعَالَى

بحار الأنوار/18/70

៨១. អ៊ីម៉ា អាមីរុល មុមីនីន អ្នកលើ صلوات الله عليه មានវចនៈថា៖ "បើអ្នកណាមួយក្នុងចំណោមអស់ លោកចង់ដឹងអំពីឋានៈរបស់ខ្លួនចំពោះអស់ឡោះហ្គ័រ عجل ចូរអ្នកនោះពិចារណាអំពីការទាក់

ទងរវាងខ្លួនគេនិងបាបរបស់គេ ដែលមានចំពោះអល់ឡោះហ្ន៎ عليه السلام ។ នោះគឺកំរិតនៃឋានៈរបស់គេចំពោះអល់ឡោះហ្ន៎ عليه السلام ព្រះដ៏ប្រកបដោយសិរីសួស្តី និងដ៏ខ្ពង់ខ្ពស់ ។"

ប៊ីហ្គារុល អាស៊ីរ ក្បាល៧០ ទំព័រ១៨

82- قَالَ الْإِمَامُ الصَّادِقُ (ع) : أَمَا تَعْلَمُونَ أَنَّ أَعْمَالَكُمْ تُعْرَضُ عَلَيْهِ فَإِذَا رَأَى فِيهَا مَعْصِيَةً سَاءَةً ذَلِكَ فَلَا تَشُؤُّوْا رَسُوْلَ اللهِ وَ سُرُوهُ

الكافي/1/219

៨២. អ៊ីម៉ាំ ស្វីឌីកូ صلوات الله عليه والسلام មានវចនៈថា៖ "អស់លោកដឹងឬទេថា ពិតប្រាកដណាស់ ផលនៃទង្វើរបស់អស់លោកនឹងត្រូវនាំទៅជួបលោក (វិស្វលុលឡោះហ្ន៎ عليه السلام) ។ ដូច្នេះ ពេលលោកឃើញថាវាជាបាបចំពោះអល់ឡោះហ្ន៎ عليه السلام លោកនឹងមានទោមនស្សនឹងទង្វើទាំងនោះ ។ ដូច្នេះ ចូរកុំធ្វើឲ្យវិស្វលុលឡោះហ្ន៎ عليه السلام មានទុក្ខ តែចូរធ្វើឲ្យលោកមានសោមនស្សវិញ ។"

អាល់ កាហ្វីយ៍ ក្បាល១ ទំព័រ២១៩

83- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : قَلَّةُ الْعَفْوِ أَقْبَحُ الْعُيُوبِ وَالتَّسْتُرُغُ إِلَى الْإِنْتِقَامِ أَعْظَمُ الذَّنُوبِ

غرر الحكم/235

៨៣. អ៊ីម៉ាំ អាមីរុល មុមីនីន អាលី صلوات الله عليه والسلام មានវចនៈថា៖ "ខ្វះការអភ័យទោសជាប្រការអាក្រក់បំផុតមួយក្នុងចំណោមការខ្វះខាតទាំងពួង ។ ការប្រញាប់សងសឹកជាបាបដ៏ធំបំផុត (ក្នុងចំណោមបាបទាំងពួង) ។"

គួររុលហ្គីកាំ ទំព័រ២៣៥

84- عَنِ الْأَصْبَغِ بْنِ نُبَاتَةَ عَنْ عَلِيٍّ (ع) قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَ آلِهِ: إِذَا غَضِبَ اللهُ عَزَّ وَ جَلَّ عَلَى أُمَّةٍ وَ لَمْ يَنْزِلْ بِهَا الْعَذَابُ عَكَتْ أَسْعَارُهَا، وَ قَصُرَتْ أَعْمَارُهَا، وَ لَمْ تَرْبِحْ

៣២៣. "វិស្វលុលឡោះហ្ន៎ عليه السلام មានវចនៈថា៖ "ស្រ្តីណាមួយដែលទ្រង់គ្រឿងក្រអូបហើយដើរចេញពីផ្ទះខ្លួន នឹងត្រូវបណ្តាសាអល់ឡោះហ្ន៎ عليه السلام លុះត្រាតែត្រឡប់មកផ្ទះវិញខ្លួនវិញ ។"

អាល់កាហ្វីយ៍ ក្បាលទី ៥ ទំព័រ ៥១៨

324- سُئِلَ الْإِمَامُ الْبَاقِرُ (ع) عَنِ الْفَرَامِلِ الَّتِي تَضَعُهَا النِّسَاءُ فِي رُؤُوسِهِنَّ يَصِلْنَهُ بِشُعُورِهِنَّ فَقَالَ: لَا بَأْسَ عَلَى الْمَرْأَةِ بِمَا تَزَيَّنَتْ بِهِ لِزَوْجِهَا

الكافي/5/119

៣២៤. អ៊ីម៉ាំ អាល់ បាគៀរ صلوات الله عليه والسلام មានវចនៈថា៖ "មិនទុកជាកំហុសទេដែលស្រ្តីតែងខ្លួនដើម្បីស្វាមីខ្លួននោះ ។"

អាល់កាហ្វីយ៍ ក្បាលទី ៥ ទំព័រ ១១៩

325- قَالَ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : نَهَى رَسُولُ اللهِ (ص) أَنْ تَتَزَيَّنَ لِعَيْبِرِ زَوْجِهَا فَإِنْ فَعَلَتْ كَانَ حَقًّا عَلَى اللهِ عَزَّ وَجَلَّ أَنْ يُحْرِقَهَا بِالنَّارِ

من لا يحضره الفقيه/4/6

៣២៥. អ៊ីម៉ាំ អាមីរុល មុមីនីន អាលី صلوات الله عليه والسلام មានវចនៈថា៖ "វិស្វលុលឡោះហ្ន៎ عليه السلام បានហាមមិនឲ្យស្រ្តីតុបតែងខ្លួនដើម្បីអ្នកណាមួយក្រៅពីស្វាមីខ្លួនឡើយ ។ បើនាងធ្វើដូច្នោះ វាជាសិទ្ធិរបស់ អល់ឡោះហ្ន៎ عليه السلام ព្រះដ៏មានមហិទ្ធិបូទ្រី និងដ៏រុងរឿង ដែលព្រះអង្គនឹងដុតនាងក្នុងភ្លើងនរក ។"

ម៉ាន ឡា យ៉ាស្ត្រូហ្គីល ហ្វាត្វិស្ត ក្បាលទី ៤ ទំព័រ៦

326- قَالَ الْإِمَامُ الْبَاقِرُ (ع) : لَا يَحُورُ لَهَا أَنْ تَتَطَيَّبَ إِذَا خَرَجَتْ

بحار الأنوار/103/255

៣២៦. អ៊ីម៉ាំ អាល់ បាគៀរ صلوات الله عليه والسلام មានវចនៈថា៖ "មិនអនុញ្ញាតឲ្យស្រ្តីទ្រង់គ្រឿងក្រអូបពេល

تَحَايَاهَا، وَلَمْ تَزُكْ ثِمَارَهَا، وَلَمْ تَعْرِزْ أَنَهَايَهَا، وَ حُبِسَ عَنْهَا أَمطَارُهَا، وَسَلَّطَ عَلَيْهَا شِرَارُهَا

الحصا/2/360

៨៤. លោកអាស្តូបាតុក្ក ប៊ិន ណាបាត: ត៍ បានធ្វើសេចក្តីថ្លែងការណ៍អំពីអ៊ីម៉ាអាលី صلوات الله عليه والسلام ដែលមានរចនា: ថា រីស្វិលុលឡោះហ្ន៎ عليه السلام មានរចនា: ថា "កាលអស់ឡោះហ្ន៎ عليه السلام ព្រះដ៏មានមហិទ្ធិបូជ្ជ និងជំរុំរឿង ទ្រង់ព្រះពិរោធនឹងប្រជារាស្ត្រមួយក្រុម ហើយព្រះអង្គមិនដាក់ទោសពួកនោះដោយព្រះពិរោធនោះទេ តម្លៃរបស់ពួកនោះនឹងឡើងខ្ពស់(ថ្លៃ) អាយុរបស់ពួកនោះនឹងខ្លី ទំនិញរបស់ពួកនោះនឹងមានកម្រៃ ផ្លែឈើរបស់ពួកនោះនឹងសម្បូរ អូរទឹករបស់ពួកនោះនឹងទៅជារីងចុះ ភ្លៀងរបស់ពួកនោះនឹងត្រូវរាំងរាមិនឲ្យធ្លាក់មកកាន់ពួកនោះ ជនកំណាចរបស់ពួកនោះនឹងមកគ្រប់គ្រងពួកនោះ ។"

អាល់យីស្តល់ ក្បាលទី២ ទំព័រ៣៦០

កំណត់

សរុបសេចក្តីហាឌីសនេះគឺ បើសិនជាពុំមានការដាក់ទោសមកលើប្រជារាស្ត្រនោះដោយការកម្ទេចបំផ្លាញតែម្តងទេនោះ ពួកគេនឹងប្រទះមហន្តរាយ៧ប្រការជាជំនួស ព្រោះពួកគេបានប្រព្រឹត្តអំពើបាប ។

85- عَنْ أَبِي جَعْفَرٍ (ع) قَالَ وَجَدْنَا فِي كِتَابِ عَلِيِّ (ع) قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آله: إِذَا ظَهَرَ الزَّيْنَاءُ كَثُرَ مَوْتُ الْفُجَاءَةِ، وَ إِذَا طُفِفَ الْمِكْيَالُ أَخَذَهُمُ اللَّهُ بِالسِّنِينَ وَ النَّقْصِ، وَ إِذَا مَنَعُوا الزُّكُوهَ مَنَعَتِ الْأَرْضُ بَرَكَاتِهَا مِنَ الزَّرْعِ وَ الثَّمَارِ وَ الْمَعَادِنِ كُلِّهَا، وَ إِذَا جَاوَزُوا فِي الْأَحْكَامِ تَعَاوَنُوا عَلَى الظُّلْمِ وَ الْعُدْوَانِ، وَ إِذَا نَقَضُوا الْعُهُودَ سَلَطَ اللَّهُ عَلَيْهِمْ عَدُوَّهُمْ، وَ إِذَا قَطَعُوا الْأَرْحَامَ جُعِلَتِ الْأَمْوَالُ فِي أَيْدِي الْأَشْرَارِ، وَ إِذَا لَمْ يَأْمُرُوا بِمَعْرُوفٍ وَ لَمْ يَنْهَوْا عَنِ مُنْكَرٍ وَ لَمْ يَتَّبِعُوا الْأَخْيَارَ مِنْ أَهْلِ بَيْتِي سَلَطَ اللَّهُ عَلَيْهِمْ شِرَارَهُمْ فَيَدْعُو عِنْدَ ذَلِكَ حِيَارَهُمْ فَلَا يُسْتَجَابُ لَهُمْ

سفينه البحار/2/630

៨៥. អាច្ឆិ យ៉ាក្កុហ្គារ صلوات الله عليه والسلام មានរចនា: ថា "យើងបានឃើញក្នុងគម្ពីររបស់អាមីរុល មុមីនីន អាលី صلوات الله عليه والسلام មានរចនា: ថា រីស្វិលុលឡោះហ្ន៎ عليه السلام បានមាន រចនា: ថា "ពេលមានអំពើផិតក្បត់ ខុសបែរណ៍ កើតមានឡើងពេលណា ពេលនោះនឹងមានការស្លាប់ដោយទាន់ហាន់

321- قَالَ الْإِمَامُ الصَّادِقُ (ع) : فَرِيْقُ الْعَيْنَيْنِ النَّظْرُ، وَرِيْقُ الْقَلْبِ الْعُقْبَلَةُ، وَرِيْقُ الْيَدَيْنِ اللَّيْمُسُ صَدَقَ الْفَرْجُ ذَلِكَ أَمْ كَذَّبَ

الكافي/5/559

៣២១. អ៊ីម៉ា صلوات الله عليه والسلام ស្វិឌ្ខិក្ខិ មានរចនា: ថា: "បាបខាងបទកាមុត្តា (ការងាប់ក្នុងកាមគុណ) (ស្ត្រីណាយ) របស់ភ្នែកគឺការរួមបរវេណីរបស់ការមើលដោយខុសច្បាប់, បាបខាងបទកាមុត្តារបស់មាត់គឺការថើបដែលត្រូវហាម, ឯ បាបខាងបទកាមុត្តារបស់ដៃគឺការប៉ះពាល់ (ដៃ ឬអវយវរបស់អ្នកដែលអាចរៀបការបាន) ទោះវាធ្វើឲ្យទទួលបានអារម្មណ៍ផ្លូវភេទ ឬទេក៏ដោយ ។"

អាល់កាហ្វីយ៍ ក្បាលទី ៥ ទំព័រ ៥៥៩

322- قَالَ الْإِمَامُ الْبَاقِرُ (ع) : لَعَنَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آله وَ سَلَّمَ رَجُلًا يَنْظُرُ إِلَى فَرْجِ امْرَأَةٍ لَا تَحِلُّ لَهُ، وَ رَجُلًا خَانَ أَخَاهُ فِي امْرَأَتِهِ ، وَ رَجُلًا يَحْتَاكُ النَّاسَ إِلَى نَفْعِهِ فَسَأَلَهُمُ الرُّشُوهَ

الكافي/5/559

៣២២. អ៊ីម៉ា អាល់ បាគ្យៀរ صلوات الله عليه والسلام មានរចនា: ថា: "រីស្វិលុលឡោះហ្ន៎ عليه السلام ដាក់បណ្តាសាបុរសណាមួយ ដែលមើលចំកន្លែងអាថ៌កំបាំងរបស់ស្ត្រីដែលមិនអនុញ្ញាតសម្រាប់គេ, និងបុរសដែលក្បត់បងប្អូនមុស្លិមរបស់គេក្នុងរឿងភរិយារបស់គេ, និងអ្នកដែលអ្នកផងមកសូមពីងពាក់ជាចាំបាច់ហើយគេបែរជាទាមទារថវិកាពីពួកគេនោះ ។"

អាល់កាហ្វីយ៍ ក្បាលទី ៥ ទំព័រ ៥៥៩

ស្ត្រីនិងអលង្ការ

323- قَالَ رَسُولُ اللَّهِ (ص) : أَيُّ امْرَأَةٍ تَطَيَّبَتْ ثُمَّ خَرَجَتْ مِنْ بَيْتِهَا فَهِيَ تُلَعْنُ حَتَّى تَرْجِعَ إِلَى بَيْتِهَا مَتَى مَا رَجَعَتْ

الكافي/5/518

កើតឡើងយ៉ាងច្រើន ។ កាលណាមានការបោកប្រាស់កើតឡើង អស់ឡោះហ្នឹងនឹងដាក់
 ទោសពួកគេដោយការពិបាកលក់ដូរព្រោះតម្លៃខ្ពស់ពេក និងដោយការខាតបង់ ។ កាល
 ណាប្រជាពលរដ្ឋឈប់បរិច្ចាគស្វាភាគ កាលនោះផែនដីនឹងរាវរំលោភចេញច្រើនរបស់វា
 មិនឲ្យមកដល់បណ្តាជំណាំ ផ្ទៃឈើ និងដី និងអ្វីៗគ្រប់ប្រភេទទេ ។ កាលណាពួកគេ
 ប្រព្រឹត្តដោយអយុត្តិធម៌កន្លងបទបញ្ញត្តិ កាលនោះពួកគេនឹងរួមដៃជាមួយអយុត្តិធម៌និង
 ការឈ្លានពាន ។ កាលណាពួកគេបំពានពាក្យសន្យារបស់ខ្លួន កាលនោះព្រះជាម្ចាស់
 នឹងធ្វើឲ្យសត្រូវរបស់ពួកគេ មានអំណាចគ្រប់គ្រងផ្តាច់ការលើពួកគេ ។ កាលណាពួកគេ
 ផ្តាច់សម្ព័ន្ធមេត្រីពីញាតិវង្ស កាលនោះទ្រព្យសម្បត្តិទាំងពួងនឹងធ្លាក់ទៅក្នុងកណ្តាប់ដៃ
 របស់ជនកំណាច ។ កាលណាពួកគេមិនបង្គាប់ឲ្យប្រព្រឹត្តិអំពើល្អ និងហាមប្រព្រឹត្តិអំពើ
 អាក្រក់ ហើយមិនតាមអស់អ្នកដែលត្រូវជ្រើសរើស ក្នុងចំណោម អាសុំលុលបៃតុរបស់
 តថាគត صلوات الله عليه والسلام ទេ កាលនោះអស់ឡោះហ្នឹងនឹងធ្វើឲ្យជនកំណាចគ្រប់គ្រងពួកគេ កាល
 នោះអ្នកធ្វើល្អរបស់ពួកគេនឹងបូកស្ទូងអស់ឡោះហ្នឹងប៉ុណ្ណាក៏ដោយ តែនឹងមិនត្រូវឆ្លើយ
 តបវិញឡើយ ។"

សាហ្វីណាទុល ប៊ីហ្គារ ក្បាល២ ទំព័រ៦៣០

86- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : مَا جَعَتِ الدُّمُوعُ إِلَّا لِقَسْوَةِ الْقُلُوبِ وَ مَا قَسَتِ
 الْقُلُوبُ إِلَّا لِكَثْرَةِ الدُّنُوبِ

بحار الأنوار/55/70

៨៦. អ៊ីម៉ា អាមីរុល មុមីនីន អាស៊ីរុល صلوات الله عليه والسلام មានវចនៈថា៖ "ទឹកភ្នែកនឹងពុំមានថ្ងៃស្ងួតបានទេ
 លើកលែងតែសេចក្តីតឹងរឹងរបស់បេះដូង បេះដូងទាំងនោះនឹងមិនតឹងរឹង ក៏ព្រោះតែមាន
 បាបជ័សម្បើម ។"

ប៊ីហ្គារុល អាស៊ីរុល ក្បាល៧០ ទំព័រ៥៥

87- قَالَ اللَّهُ تَعَالَى لِذَاوُدَ : يَا دَاوُدُ! بَشِّرِ الْمُنْذِرِينَ بِسِعَةِ رَحْمَتِي الْمَطْلَقَةِ الَّتِي وَسِعَتْ كُلَّ شَيْءٍ
 لِئَلَّا يَغْتَابُوا مِنْ رَحْمَتِي وَ أَنْذِرِ الصَّادِقِينَ بِسَطْوَةِ عَضْبِي لِئَلَّا يَغْتَرُّوا بِطَاعَتِهِمْ لِأَنَّ الْإِعْتِرَارَ مُوجِبٌ

បានយ៉ាងខ្ជាប់ខ្ជួន ស្ថានសួគ៌នឹងបានមកលើស្រ្តីនោះ គឺ៖ នាងរក្សាជំនឿរបស់នាង, នាង
 គោរពស្វាមីនាង, នាងនមស្តារ(ស្រឡាតូ)ទាំងប្រាំ, នាងកាន់សីលអត់អាហារខែរ៉ម៉ាខ្លួន ។"

ប៊ីហ្គារុល អាស៊ីរុល ក្បាលទី ១០៤ ទំព័រ១០៧

ការដាក់ភ្នែកនិងការដាក់ខ្លួន

319- قَالَ اللَّهُ تَعَالَى : قُلْ لِلْمُؤْمِنِينَ يُغْضُوا مِنْ أَبْصَارِهِمْ وَ يَحْفَظُوا فُرُوجَهُمْ ذَلِكَ أَرْكَى لَهُمْ إِنْ
 اللَّهُ خَبِيرٌ بِمَا يَصْنَعُونَ

سورة التور الرقم 24 الآية 30

៣១៩. អស់ឡោះហ្នឹងតាមរក្សា មានព្រះបន្ទូលថា៖ "ចូរអ្នកផ្តិតប្រាប់បណ្តាអ្នកមានសទ្ធាឲ្យ
 ពួកគេបន្ទាបខ្សែភ្នែករបស់ពួកគេ និងឲ្យពួកគេរក្សាសេចក្តីបរិសុទ្ធ ។ វាជាអំពើដ៏បរិសុទ្ធ
 បំផុតមួយសម្រាប់ពួកគេ ។ ពិតណាស់ អស់ឡោះហ្នឹង មហាជ្រាបអំពីទង្វើរបស់ពួក
 គេ ។"

ស៊ូរ៉េត៍ទី២៤ អាស៊ីរុល អាយ៉ាត ៣០

320- قَالَ الْإِمَامُ الصَّادِقُ (ع) : الْكَثْرُ سَهْمٌ مِنْ سَهَامِ إِبْلِيسَ مَسْمُومٌ، مَنْ تَرَكَهَا لِلَّهِ عَزَّ وَجَلَّ لَا
 لِعَيْرِهِ أَعْقَبَهُ اللَّهُ إِيْمَانًا يَجِدُ طَعْمَهُ

من لا يحضره الفقيه/18/4

៣២០. អ៊ីម៉ា ស្វាឌីក្វី صلوات الله عليه والسلام មានវចនៈថា៖ "ការមើលដោយខុសច្បាប់ ជាគ្រាប់ព្រួញដែល
 មានពិសមួយរបស់ស្រែកូន عليه السلام ។ អ្នកណាមួយលះបង់វាចោលដើម្បី អស់ឡោះហ្នឹង ព្រះដ៏
 មានមហិទ្ធិប្បទូ និងដ៏រុងរឿង ហើយមិនដើម្បីអ្វីផ្សេងទៀត អស់ឡោះហ្នឹង នឹងតបស្នងអ្នក
 នោះដោយឲ្យគេជួបប្រទះនូវសេចក្តីរីករាយរបស់ជំនឿ ។"

ម៉ាន ឡា យ៉ាស៊ីរុល ហ្វាត្វិស្ត ក្បាលទី ៤ ទំព័រ១៨

ចូរកុំលែងលះគ្នា ពីព្រោះការលែងលះធ្វើឲ្យព្រះរាជបល្ល័ង្កអស់ឡោះហ្ន៎ កកក្រើក ។"

الْعُجْبُ وَالْعُجْبُ أَشَدُّ الدُّنُوبِ

វាសាអ៊ីលស្ត ភ្នំអាស៊ូ ក្បាលទី ២២ ទំព័រ ៩

اثني عشره/59

៨៧. អស់ឡោះហ្ន៎ ព្រះដ៏ខ្ពង់ខ្ពស់ មានព្រះបន្ទូលថា៖ "ឱដ្ឋារុដ្ឋ ចូរប្រកាសដំណឹងល្អ ដល់ជនបាបទាំងឡាយ អំពីសេចក្តីទូលំទូលាយនៃមេត្តារបស់អញ ដែលគ្របដណ្តប់លើ សព្វសារពើ ដើម្បីនឹងកុំឲ្យពួកគេអស់សង្ឃឹមលើមេត្តារបស់អញ ហើយចូរដាស់តឿនអ្នក ប្រព្រឹត្តល្អអំពីអំណាចនៃពិរោធរបស់អញ ដើម្បីកុំឲ្យពួកគេក្រអឺតក្រអោងក្នុងការគោរព ឱវាទ ដ្បិតសេចក្តីក្រអឺតក្រអោង ជាបុព្វហេតុនៃសេចក្តីព្រហ័នដែលជាបាបធំជាងគេ ។"

316- قَالَ الْإِمَامُ الصَّادِقُ (ع) : إِنَّ اللَّهَ عَزَّ وَ جَلَّ يُحِبُّ الْبَيْتَ الَّذِي فِيهِ الْعُرْسُ وَ يُبْغِضُ الْبَيْتَ الَّذِي فِيهِ الطَّلَاقُ وَ مَا مِنْ شَيْءٍ أَبْغَضُ إِلَى اللَّهِ عَزَّ وَجَلَّ مِنَ الطَّلَاقِ

الكافي/54/6

៣១៦. អ៊ីម៉ា ស្តឌីក្វ ឥល្យាស្ត មានវចនៈថា៖ "អស់ឡោះហ្ន៎ ព្រះដ៏មានមហិទ្ធិបូទ្វិ និងដ៏រុងរឿង គាប់ព្រះហឫទ័យផ្ទះណាដែលមានពិធីអាពាហ៍ពិពាហ៍ ហើយព្រះអង្គស្តាប់ផ្ទះណាដែល មានការលែងលះ ។ ពុំមានអ្វីដែលអស់ឡោះហ្ន៎ ទ្រង់ស្តាប់ជាងការលែងលះគ្នាឡើយ ។"

អ៊ីស្រាណា អុស្តារីយ៉ាស្ត ទំព័រ ៥៩

អាល់កាហ្វីយ៍ ក្បាលទី ៦ ទំព័រ ៥៤

វិជ្ជាសាស្ត្រនិងតម្លៃរបស់វា

88- قَالَ رَسُولُ اللَّهِ (ص) : الْعَالِمُ وَالْمُتَعَلِّمُ شَرِيكَانِ فِي الْأَجْرِ وَ لَا خَيْرَ فِي سَائِرِ النَّاسِ

317- قَالَ رَسُولُ اللَّهِ (ص) : إِنَّ اللَّهَ عَزَّ وَ جَلَّ يُبْغِضُ أَوْ يَلْعَنُ كُلَّ ذَوَّاقٍ مِنَ الرِّجَالِ وَ كُلَّ ذَوَّاقَةٍ مِنَ النِّسَاءِ

بحار الأنوار/25/2

៨៨. វិស្វលុលឡោះហ្ន៎ មានវចនៈថា៖ "គ្រូនិងសិស្សរួមគ្នាបានទទួលរង្វាន់ តែអស់អ្នក ផ្សេងមិនបានទទួលរង្វាន់នេះទេ ។"

الكافي/54/6

៣១៧. វិស្វលុលឡោះហ្ន៎ មានវចនៈថា៖ "ពិតណាស់ អស់ឡោះហ្ន៎ ព្រះដ៏មាន មហិទ្ធិបូទ្វិ និងដ៏រុងរឿង មិនគាប់ព្រះហឫទ័យ ឬទ្រង់ដាក់បណ្តាសាបុរសណាមួយ ឬស្ត្រី ណាមួយដែលមានបំណងលែងលះ ឬរៀបការព្រោះតែចង់ភ្នក្សរសជាតិនៃសេចក្តីត្រេក ត្រអាលប៉ុណ្ណោះ ។"

ប៊ីហ្គារុល អាន់វ៉ារ ក្បាល២ ទំព័រ ២៥

អាល់កាហ្វីយ៍ ក្បាលទី ៦ ទំព័រ ៥៤

89- قَالَ رَسُولُ اللَّهِ (ص) : مَنْ أَقْبَى النَّاسَ بَعْبَرٍ عَلِمَ كَانَ مَا يُفْسِدُهُ مِنَ الدِّينِ أَكْثَرَ مِمَّا يُصْلِحُهُ

318- قَالَ رَسُولُ اللَّهِ (ص) : مَنْ سَلِمَ مِنْ نِسَاءٍ أَمَّتِي مِنْ أَرْبَعِ حِصَالٍ فَلَهَا الْجَنَّةُ إِذَا حَفِظَتْ مَا بَيْنَ رَجُلَيْهَا وَ أَطَاعَتْ زَوْجَهَا وَصَلَّتْ حَمْسَهَا وَ صَامَتْ شَهْرَهَا

بحار الأنوار/121/2

៨៩. អស់ឡោះហ្ន៎ មានព្រះបន្ទូលថា៖ "អ្នកណាមួយផ្សព្វផ្សាយរឿងសាសនាដោយពុំ មានសមត្ថភាព អ្នកនោះធ្វើឲ្យសាសនាខូចខាតជាងធ្វើឲ្យល្អឡើង ។"

بحار الأنوار/107/104

៣១៨. វិស្វលុលឡោះហ្ន៎ មានវចនៈថា៖ "ស្ត្រីណាមួយនៃសហគមន៍ខ្ញុំ កាន់បួនប្រការ

ប៊ីហ្គារុល អាន់វ៉ារ ក្បាល២ ទំព័រ ១២១

90- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : فَيْتَمَةُ كُلِّ امْرِئٍ مَا يُحْسِنُهُ

៩០. អ៊ីម៉ា អាមីរុល មុមីនីន អាលី صلوات الله عليه والسلم មានវចនៈថា៖ " តម្លៃរបស់មនុស្សម្នាក់ៗស្ថិតនៅលើសេចក្តីប្រសប់របស់ខ្លួន ។"

ណាស៊ូយុល បាឡាភ្នំ ប្រសាសន៍៤៨២

កំណត់

តម្លៃពិតរបស់មនុស្សម្នាក់ៗនៅលើការចេះដឹងរបស់ខ្លួន (និងសេចក្តីស្អាតជំនាញដ៏សុក្រិតរបស់គេ) ។ តម្លៃនិងឋានៈរបស់គេរមែងស្ថិតនៅលើការចេះដឹង និងសេចក្តីជំនាញដែលខ្លួនគេមាន ។ ខ្សែភ្នែកដែលស្គាល់តម្លៃពិតនោះមិនសំឡឹងមើលមុខ ភិនភាគ ភាពខ្ពស់ទាប ខ្នាត ឬភាពខ្ពង់ខ្ពស់ផ្លូវលោកនិងឋានៈនោះទេ តែមើលទៅឯសេចក្តីប្រសប់នាវរបស់មនុស្សម្នាក់ៗ ហើយស្ទង់តម្លៃរបស់នាក់នោះទៅតាមសេចក្តីជំនាញទាំងនេះ ។ ពោលសរុបគឺ មនុស្សម្នាក់ៗត្រូវប្រឹងប្រែងស្វែងរកកេរ្តិ៍ឈ្មោះនិងការចេះដឹង ។ តម្លៃរបស់មនុស្សម្នាក់ៗស្ថិតនៅលើទំហំនៃការចេះដឹងរបស់ខ្លួន ។

គួររុល ហ្គីកាំ ទំព័រ៣៤១

91- قَالَ رَسُولُ اللَّهِ (ص) : أَلْعِلْمُ وَدِيْعَةُ اللَّهِ فِي أَرْضِهِ ، وَ الْعُلَمَاءُ أَمْنَاؤُهُ عَلَيْهِ، فَمَنْ عَمِلَ بِعِلْمِهِ أَدَّى أَمَانَتَهُ ...

بحار الأنوار/36/2

៩១. រ៉ស្មីលុលឡោះហ្គី صلوات الله عليه មានវចនៈថា៖ "ការចេះដឹងជាបញ្ជីរបស់អស់ឡោះហ្គីនៅលើផែនដី ឯអស់អ្នកចេះដឹងជាអភិបាលត្រួតត្រា ឬគ្រប់គ្រងវត្ថុនោះ ជាបស់អស់ឡោះហ្គី ។ ដូច្នេះ អ្នកណាប្រតិបត្តិតាមការចេះដឹងរបស់ខ្លួន អ្នកនោះបានផ្ទេរបញ្ជីអស់ឡោះហ្គីយ៉ាងពិតប្រាកដ ។"

ប៊ីហ្គារុល អាន់រ៉ា ក្បាល២ ទំព័រ៣៦

៣១៣. រ៉ស្មីលុលឡោះហ្គី صلوات الله عليه មានវចនៈថា៖ "ប្តីប្តាផ្ទុះរបស់ស្ត្រីគឺ គូជាទីគាប់ចិត្តរបស់ស្ត្រី ។ អ្នកមានសិទ្ធិលើនាងធំជាងអ្នកដទៃគឺស្វាមីរបស់នាងនោះឯង ។"

ប៊ីហ្គារុល អាន់រ៉ា ក្បាលទី ១០៣ ទំព័រ២៥៦

ការលែងលះនិងលទ្ធផលរបស់វា

314- قَالَ اللَّهُ تَعَالَى : وَإِذَا طَلَّقْتُمُ النِّسَاءَ فَبَلَعْنَ أَلْحَنَهُنَّ فَأَمْسِكُوهُنَّ بِمَعْرُوفٍ أَوْ سَرَخُوهُنَّ بِمَعْرُوفٍ وَلَا تُمْسِكُوهُنَّ ضِرَارًا لِّتَعْتَدُوا وَمَنْ يَفْعَلْ ذَلِكَ فَقَدْ ظَلَمَ نَفْسَهُ وَلَا تَتَّخِذُوا آيَاتِ اللَّهِ هُزُوعًا وَادْكُرُوا أَنَّ اللَّهَ عَلِيمٌ بِمَا أَنْزَلَ عَلَيْكُمْ وَمَا أَنْزَلَ عَلَيْكُمْ مِنَ الْكِتَابِ وَالْحِكْمَةِ لِيُعْظِمَكُمْ بِهِ وَاتَّقُوا اللَّهَ وَاعْلَمُوا أَنَّ اللَّهَ بِكُلِّ شَيْءٍ عَلِيمٌ

سورة بقره/231/2

៣១៤. អស់ឡោះហ្គី صلوات الله عليه ព្រះដ៏ខ្ពង់ខ្ពស់ មានព្រះបន្ទូលថា៖ "កាលបើពួកអ្នកលែងស្ត្រី (ជាភរិយា) ហើយនាងក៏នៅចាំរហូតដល់កំណត់ ពួកអ្នកនឹងយកនាងវិញដោយគុណធម៌ ឬពួកអ្នកឲ្យនាងមានសេរីភាពដោយគុណធម៌ ។ តែពួកអ្នកកុំឃាត់ខ្លួននាងទុក បែបនេះហើយដែលពួកអ្នកធ្លាក់ទៅក្នុងបទល្មើស អ្នកណាមួយធ្វើបែបនេះ ពិតណាស់ គេបានបោកបញ្ឆោតខ្លួនគេផ្ទាល់ ។ ចូរពួកអ្នកកុំចំអកព្រះឱង្ការរបស់អស់ឡោះហ្គីឡើយ ។ ហើយអ្នកទាំងឡាយចូររំលឹកដល់សេចក្តីប្រោសប្រណីនៃអស់ឡោះហ្គី ដែលទ្រង់បានប្រោសចំពោះពួកអ្នក ព្រមទាំងរំលឹកដល់អ្វីដែលទ្រង់បានប្រទានចុះមកឲ្យពួកអ្នកនោះគឺ គម្ពីរនិងប្រាជ្ញាញាណដែលបានប្រើជាគ្រឿងដាស់តឿនពួកអ្នក ។ ពួកអ្នកចូរក្រែងខ្លាចអស់ឡោះហ្គី និងចូរជ្រាបចុះថាអស់ឡោះហ្គីមហាជ្រាបដឹងគ្រប់ប្រការ ។"

ស្វីពោះត៍ទី២ អាល់ បាត្រីពោះត៍ អាយ៉ាស៊ុំ២៣១

315- قَالَ رَسُولُ اللَّهِ (ص) : تَزَوَّجُوا وَلَا تُطَلِّقُوا فَإِنَّ الطَّلَاقَ يَهْتَرُ مِنْهُ الْعَرْشُ

وسائل الشيعة/9/22

៣១៥. រ៉ស្មីលុលឡោះហ្គី صلوات الله عليه មានវចនៈថា៖ "អស់លោកចូររៀបអាពាហ៍ពិពាហ៍ចុះ ហើយ

بحار الأنوار/189/78

៩២. អ៊ីម៉ាំ បាត្រីវ صلوات الله عليه والسلام មានវចនៈថា៖ "ចូរអស់លោកស្វែងរកការចេះដឹង ព្រោះការពិត ការរៀនសូត្រនោះជាអំពើល្អមួយ ហើយការសិក្សាជាការគោរពបូជាអស់ឡោះហ្គ្រីហ្គ្រី (អ៊ីបាដូ:ត)មួយយ៉ាង ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល៧៨ ទំព័រ១៨៩

93- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : الشَّاحِصُ فِي طَلَبِ الْعِلْمِ كَالْمُجَاهِدِ فِي سَبِيلِ اللَّهِ

بحار الأنوار/179/1

៩៣. អ៊ីម៉ាំ អាមីរុល មុមីនីន អាឡី صلوات الله عليه والسلام មានវចនៈថា៖ "បុគ្គលណាព្យាយាមស្វែងរកការ ចេះដឹង បុគ្គលនោះប្រដូចនឹងអ្នកច្បាំងដើម្បីសាសនាលើផ្លូវអស់ឡោះហ្គ្រីហ្គ្រី ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល១ ទំព័រ១៧៩

94- قَالَ الْإِمَامُ الصَّادِقُ (ع) : فَانظُرُوا عِلْمَكُمْ هَذَا عَمَّنْ تَأْخُذُونَهُ

بحار الأنوار/92/2

៩៤. អ៊ីម៉ាំ ស្វាឡីហ្គ្រី صلوات الله عليه والسلام មានវចនៈថា៖ "ចូរអស់លោកប្រយ័ត្នដល់ការចេះដឹងរបស់អស់ លោក ហើយចូរពិចារណាថាការចេះដឹងនោះអស់លោកបានមកពីអ្នកណា ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល២ ទំព័រ៩២

95- قَالَ الْإِمَامُ الصَّادِقُ (ع) : أَطْلُبُوا الْعِلْمَ وَ تَرَبَّيْنَاوْا مَعَهُ بِالْجَلْمِ وَالْوَقَارِ وَ تَوَاضَعُوا لِمَنْ تَعَلَّمُونَهُ الْعِلْمَ

الكافي/36/1

៩៥. អ៊ីម៉ាំ ស្វាឡីហ្គ្រី صلوات الله عليه والسلام មានវចនៈថា៖ "ចូរអស់លោកព្យាយាមស្វែងរកការចេះដឹង និងចូរ តែងលំអការចេះដឹងនោះដោយអំណត់ និងសេចក្តីថ្លៃថ្នូរ ។ ហើយចូរអស់លោករាបសា

311- قَالَ رَسُولُ اللَّهِ (ص) : إِنَّ مِنْ خَيْرِ نِسَائِكُمْ أَلْوَلُودُ الْوَدُودُ السَّيِّرَةُ الْعَفِيفَةُ الْعَرِيزَةُ فِي أَهْلِهَا الدَّلِيلَةُ مَعَ بَعْلِهَا الْمُنْبَرِّحَةُ مِنْ زَوْجِهَا الْخَصَانُ عَنْ غَيْرِهِ الَّتِي تَسْمَعُ قَوْلَهُ وَ تُطِيعُ أَمْرَهُ وَ إِذَا خَلَّابَهَا بَدَلَتْ لَهُ مَا أَرَادَ مِنْهَا، وَلَمْ تَبْدُلْ كَتَبَدُّ الرَّجُلِ

بحار الأنوار/235/103

៣១១. រ៉ស្មីលុលឡោះហ្គ្រី صلوات الله عليه មានវចនៈថា៖ "ពិតប្រាកដណាស់ ស្ត្រីល្អបំផុតរបស់អស់ លោកគឺស្ត្រីដែលឲ្យកំណើត, ដែលមានសេចក្តីស្រឡាញ់, ដែលលាក់បាំងអាថ៌កំបាំង, និងដែលជឿពិត ។ នាងគោរពស្វាមី, និងជាទីស្រឡាញ់ដ៏ថ្លៃថ្នូររបស់ញាតិសណ្តាន ។ ពេលនាងនៅជាមួយស្វាមី នាងបង្ហាញសម្បជននាង តែបិទបាំងវាមិនឲ្យជនដទៃក្រៅពីគេ ឃើញទេ ។ ស្តាប់ស្វាមីនិយាយ និងធ្វើតាមបញ្ជាគេ ។ ពេលនាងនៅជាមួយស្វាមី ផុតពី ភ្នែកអ្នកដទៃ នាងតែងខ្លួននិងពេញចិត្តនឹងប្រគល់ខ្លួនឲ្យស្វាមី តាមបំណងរបស់គេ ។ នាងតែងខ្លួន (ដើម្បីស្វាមី) ជាទម្លាប់ ហើយមិនបើកចំហឲ្យឃើញច្បាស់ដូចអស់បុរស ឡើយ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ១០៣ ទំព័រ២៣៥

312- قَالَ رَسُولُ اللَّهِ (ص) : مِنْ سَعَادَةِ الْمَرْءِ الْمُسْلِمِ الزَّوْجَةُ الصَّالِحَةُ وَالْمَسْكَنُ الْوَاسِعُ وَالْمَرْكَبُ الْهَيِّئُ وَالْوَلَدُ الصَّالِحُ

بحار الأنوار/98/104

៣១២. រ៉ស្មីលុលឡោះហ្គ្រី صلوات الله عليه មានវចនៈថា៖ "វិបុលភាពមួយចំណែករបស់បុរសមុស្លិមគឺ មានភរិយាដែលមានជំនឿ, មានទីអាស្រ័យធំស្រឡះ, មានសត្វជំនិះជាទីគាប់ចិត្ត, និង មានកូនល្អ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ១០៤ ទំព័រ៩៨

313- قَالَ رَسُولُ اللَّهِ (ص) : جِهَادُ الْمَرْأَةِ حُسْنُ التَّبَعْلِ وَ اعْظَمُ النَّاسِ حَقًّا عَلَيْهَا زَوْجُهَا

بحار الأنوار/256/103

នឹងបុគ្គលដែលសិក្សាពីអស់លោក ។"

អាល់កាហ្វីយ៍ ក្បាល១ ទំព័រ៣៦

96- قَالَ الْإِمَامُ الصَّادِقُ (ع) : مَنْ تَعَلَّمَ الْعِلْمَ وَ عَمِلَ بِهِ وَ تَعَلَّمَ لِلَّهِ دُعِيَ فِي مَلَكُوتِ السَّمَاوَاتِ عَظِيمًا

الكافي/35/1

៩៦. អ៊ីម៉ាំ ស្មឺឌីក្កូ صلوات الله عليه والسلام មានវចនៈថា៖ " អ្នកណាបានសិក្សាវិជ្ជានីមួយៗ ប្រតិបត្តិតាមការចេះដឹងនោះ ហើយបានបង្រៀនការចេះដឹងនោះលើផ្លូវអស់ឡោះហ្គ័រ (ع) អ្នកនោះនឹងត្រូវហៅរកយ៉ាងរុងរឿងលើសលន់នៅអស់ជាន់មេឃ ។"

អាល់កាហ្វីយ៍ ក្បាល១ ទំព័រ៣៥

(ب) قَالَ رَسُولُ اللَّهِ (ص) : خَيْرُ الدُّنْيَا وَالْآخِرَةِ مَعَ الْعِلْمِ

بحار الأنوار/204/1

វេស្វីលុលឡោះហ្គ័រ صلوات الله عليه وآله មានវចនៈថា៖ "សេចក្តីល្អនៃលោកនេះនិងលោកខាងមុខស្ថិតនៅលើការចេះដឹង ។"

ប៊ីហ្គារុល អាន់រ៉ា ក្បាល១ ទំព័រ២០៤

ការចេះដឹងនិងគុណធម៌របស់ការសិក្សា

97- قَالَ رَسُولُ اللَّهِ (ص) : مَنْ طَلَبَ الْعِلْمَ فَهُوَ كَالصَّائِمِ نَهَارُهُ الْقَائِمِ لَيْلُهُ وَ إِنَّ بَابًا مِنَ الْعِلْمِ يَتَعَلَّمُهُ الرَّجُلُ خَيْرٌ لَهُ مِنْ أَنْ يَكُونَ لَهُ أَبُو قُبَيْسٍ ذَهَبًا فَأَنْفَقَهُ فِي سَبِيلِ اللَّهِ

بحار الأنوار/184/1

៩៧. វេស្វីលុលឡោះហ្គ័រ صلوات الله عليه وآله មានវចនៈថា៖ " អ្នកស្វែងរកការចេះដឹងប្រៀបបាននឹងអ្នកកាន់

308- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : جِهَادُ الْمَرْأَةِ حُسْنُ التَّبَعْلِ

نهج البلاغة، الكلمات القصار/494

៣០៨. អ៊ីម៉ាំ អាមីរុល មុមីនីន អ៊ាលី صلوات الله عليه والسلام មានវចនៈថា៖ "ឃ្លីហ្គាដ្ច (ការប្រយុទ្ធក្នុងផ្លូវអស់ឡោះហ្គ័រ) របស់ស្ត្រីគឺជាអ្នកនៅកំដរដំណូរបស់ស្វាមី ។"

ណាស្ត័យុល បាឡាកុះត្តិ សេចក្តីថ្លែងការណ៍៤៩៤

309- عَنْ أَبِي جَعْفَرٍ (ع) قَالَ: قَالَ رَسُولُ اللَّهِ (ص): قَالَ اللَّهُ عَزَّ وَ جَلَّ إِذَا أَرَدْتُ أَنْ أَجْمَعَ لِلْمُسْلِمِ خَيْرَ الدُّنْيَا وَ الْآخِرَةِ، جَعَلْتُ لَهُ قَلْبًا خَاشِعًا، وَ لِسَانًا ذَاكِرًا، وَ حَسَدًا عَلَى الْبَلَاءِ صَابِرًا، وَ زَوْجَةً مُؤْمِنَةً تَسْرُهُ إِذَا نَظَرَ إِلَيْهَا وَ تَحْفَظُهُ إِذَا غَابَ عَنْهَا فِي نَفْسِهَا وَ مَالِهِ

الكافي/327/5

៣០៩. សេចក្តីថ្លែងការណ៍ពីអ៊ីម៉ាំ អាហ្វិ យ៉ាក្ត័ហ្វារ صلوات الله عليه والسلام ថា វេស្វីលុលឡោះហ្គ័រ صلوات الله عليه وآله មានវចនៈថា៖ "អស់ឡោះហ្គ័រ (ع) ព្រះដ៏មានមហិទ្ធិបូទិ និងដ៏រុងរឿង មានព្រះបន្ទូលថា៖ "បើយើងចង់ប្រមូលសេចក្តីល្អនៃលោកនេះនិងលោកមុខ ឲ្យទៅមុស្លិមអ្នកមានជំនឿណាម្នាក់ យើងនឹងឲ្យគេមានចិត្តសុភាពរាបសា ឲ្យគេមានអណ្តាតអតញ្ញូ និងមានរាងកាយអត់ធ្មត់ក្នុងទុក្ខវេទនា ។ យើងនឹងឲ្យភរិយាដែលមានជំនឿមុតមាំទៅគេ ពេលគេសម្លឹងមើលនាងគេនឹងពេញចិត្តជាពន្លឹក ហើយនាងនឹងថែរក្សាកិត្តិយសនិងទ្រព្យរបស់គេពេលគេចាកឆ្ងាយពីនាង ។"

អាល់កាហ្វីយ៍ ក្បាលទី ៥ ទំព័រ ៣២៧

310- قَالَ الْإِمَامُ الصَّادِقُ (ع) : مَلْعُونَةٌ مَلْعُونَةٌ امْرَأَةٌ تُؤْذِي زَوْجَهَا وَ تَعْمُهُ وَ سَعِيدَةٌ سَعِيدَةٌ امْرَأَةٌ تَكْرِمُ زَوْجَهَا وَلَا تُؤْذِيهِ وَ تُطِيعُهُ فِي جَمِيعِ أَحْوَالِهِ

بحار الأنوار/252/103

៣១០. អ៊ីម៉ាំ ស្មឺឌីក្កូ صلوات الله عليه والسلام មានវចនៈថា៖ "បណ្តាសាដ៏ធ្ងន់របស់អស់ឡោះហ្គ័រ (ع) មានលើស្ត្រីដែលធ្វើឲ្យស្វាមីឈឺចាប់ និងធ្វើឲ្យគេមានទុក្ខសោក ។ វិបុលភាពដ៏សម្បើមនឹងមានដល់ស្ត្រីដែលគោរពស្វាមី មិនធ្វើឲ្យគេឈឺចាប់ និងគោរពគេគ្រប់កាលៈទេសៈ ។"

وسائل الشيعة/527/10

៣០៥. អ៊ីម៉ា អាល់ បាត្រៀវ صلوات الله عليه والسلام មានវចនៈថា៖ "មានស្រីម្នាក់បានមករកវិស្វលុលឡោះហ្ន៎ صلوات الله عليه وآله ហើយបានពោលថា៖ "ឱវិស្វលុលឡោះហ្ន៎ អើយ صلوات الله عليه وآله សិទ្ធិរបស់ស្វាមីដែលមានលើ ភរិយានោះមានអ្វីខ្លះ? " លោកបានតបថា៖ "គឺនាងត្រូវស្តាប់បង្គាប់គេ និងមិនប្រមាថ គេ ។"

វាសាអ៊ីលុស្ត ស្តីអានុក្កាលទី ១០ ទំព័រ៥២៧

គុណសម្បត្តិគួរសរសើររបស់ភរិយា

306- قَالَ رَسُولُ اللَّهِ (ص) : مَا مِنْ امْرَأَةٍ تَسْقِي زَوْجَهَا شَرْبَةً مِنْ مَاءٍ إِلَّا كَانَ خَيْرًا لَهَا مِنْ عِبَادَةِ سَنَةِ صِيَامٍ نَهَارَهَا وَ قِيَامٍ لَيْلِهَا

وسائل الشيعة/172/20

៣០៦. វិស្វលុលឡោះហ្ន៎ صلوات الله عليه وآله មានវចនៈថា៖ "ស្ត្រីមានជំនឿណាមួយដែលបានដងទឹកឲ្យ ស្វាមីខ្លួនផឹក ស្ត្រីនោះរមែងបានទទួលរង្វាន់ប្រសើរលើសអ្វីបាដាស្តម្ភមួយឆ្នាំ ដោយកាន់ សីលអត់អាហារពេលថ្ងៃ និង នមស្ការ(ស្រីឡាតូ) ពេលយប់ ។"

វាសាអ៊ីលុស្ត ស្តីអានុក្កាលទី ២០ ទំព័រ១៧២

307- قَالَ رَسُولُ اللَّهِ (ص) : ... وَ عَلَيْهَا أَنْ تَطِيبَ بِأَطْيَبِ طَيِّبِهَا وَ تَلْبَسَ بِأَحْسَنِ ثِيَابِهَا وَ تَزَيِّنَ بِأَحْسَنِ زِينَتِهَا وَ تَعْرِضَ نَفْسَهَا عَلَيْهِ غُدُوَّةً وَ عَشِيَّةً

الكافي/508/5

៣០៧. វិស្វលុលឡោះហ្ន៎ صلوات الله عليه وآله មានវចនៈថា៖ "មុខងាររបស់ស្ត្រីគឺទ្រង់គ្រឿងក្រអូបដ៏ល្អ បំផុត, ទ្រង់សំលៀកបំពាក់ដ៏ស្អាតបំផុត, និងតាក់តែងខ្លួនដោយគ្រឿងលំអដ៏ល្អបំផុត ដើម្បីបង្ហាញខ្លួននាងចំពោះស្វាមី ទាំងថ្ងៃ ទាំងយប់ ។"

អាស់កាហ្វិយ៍ ក្កាលទី ៥ ទំព័រ ៥០៨

សីលអត់អាហារពេលថ្ងៃ ហើយបន្តការនមស្ការ(ស្រីឡាតូ) ក្នុងពេលយប់ ព្រមទាំងរលំតែ ធ្វើសក្ការៈអល់ឡោះហ្ន៎ صلوات الله عليه وآله ។ បើសិនជាមានអ្នកណាមកបានមកនូវមួយចំណែកនៃការចេះ ដឹង វាប្រសើរសម្រាប់អ្នកនោះជាងមានមាសយ៉ាងច្រើនប៉ុន្តែវាមិនត្រូវបានប្រើទៅទៀត ដែល ចែកបរិច្ចាគវាក្នុងផ្លូវអល់ឡោះហ្ន៎ صلوات الله عليه وآله ។"

ប៊ីហ្គារុល អាន់វ៉ា ក្កាលទី ១ ទំព័រ១៨៤

98- قَالَ الْإِمَامُ زَيْنُ الْعَابِدِينَ (ع) : لَوْ يَعْلَمُ النَّاسُ مَا فِي طَلَبِ الْعِلْمِ لَطَلَبُوهُ وَلَوْ بِسَعْفِكَ الْمُهْجِ وَ خَوْضِ اللَّجَجِ

الكافي/35/1

៩៨. អ៊ីម៉ា ស្តែនុល អុប៊ីខ្លីន صلوات الله عليه والسلام មានវចនៈថា៖ "បើសិនជាមនុស្សជ្រាបដល់អ្វីដែលបង្កប់ នៅក្នុងការរកបានមកនូវការចេះដឹងនោះ មនុស្សច្បាស់ជាប្រដេញតាមរកការចេះដឹង នោះ ទោះបីត្រូវដើររុករាន និងត្រូវពារគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគេក៏ដោយ ឲ្យតែ បាន(ការចេះដឹងនោះ)មក ។"

អាស់កាហ្វិយ៍ ក្កាលទី ១ ទំព័រ៣៥

99- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : لَا يُدْرِكُ الْعِلْمُ بِرَاحَةِ الْجِسْمِ

غرر الحكم/348

៩៩. អ៊ីម៉ា អាមីរុល មុមីនីន صلوات الله عليه والسلام មានវចនៈថា៖ "ការចេះដឹងមិនអាចរកបានមក ដោយរាងកាយ(បុគ្គល)មានសេចក្តីសុខសប្បាយនោះទេ ។"

គួររុល ហ្គីកាំ ទំព័រ៣៤៨

100- قَالَ الْإِمَامُ الصَّادِقُ (ع) : اِحْتَفِظُوا بِكُتُبِكُمْ فَإِنَّكُمْ سَوْفَ تَحْتَاجُونَ إِلَيْهَا

بحار الأنوار/152/2

១០០. អ៊ីម៉ា ស្ត្រីខ្ចីក្តី صلوات الله عليه والسلام មានវចនៈថា៖ "ចូរអស់លោកថែរក្សាក្បួននិងតម្រាទាំងឡាយ

ព្រោះនៅពេលឆាប់ៗខាងមុខ អស់លោកនឹងត្រូវការវា ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល២ ទំព័រ១៥២

101- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : إِنَّ كَمَالَ الدِّينِ طَلَبُ الْعِلْمِ وَالْعَمَلُ بِهِ، أَلَا وَ إِنَّ طَلَبَ الْعِلْمِ أَوْحَبُ عَلَيْكُمْ مِنْ طَلَبِ الْمَالِ

الكافي/30/1

១០១. អ៊ីម៉ាំ អាមីរុល មុមីនីន អាឡី^{صلوات الله عليه} មានវចនៈថា៖ "ពិតណាស់ សេចក្តីពេញលេញរបស់សាសនា អាស្រ័យលើការស្វែងរកនូវការចេះដឹង និងប្រតិបត្តិតាមការចេះដឹងនោះ។ ហើយចូរអស់លោកប្រយ័ត្នខ្លួន ឲ្យការរកការចេះដឹងនោះជាកាតព្វកិច្ចចម្បងសម្រាប់អស់លោក ជាងការស្វែងរកទ្រព្យសម្បត្តិ ។"

អាល់កាហ្វីយ៍ ក្បាល១ ទំព័រ៣០

102- قَالَ الْإِمَامُ الْحَسَنُ (ع) : عِلْمُ النَّاسِ عِلْمَكَ وَ تَعَلَّمَ عِلْمَ غَيْرِكَ

بحار الأنوار/111/78

១០២. អ៊ីម៉ាំ ហ្គាសាន់^{صلوات الله عليه} មានវចនៈថា៖ "ចូរយល់ដឹងអំពីការចេះដឹងរបស់លោកឲ្យទៅជនឯទៀត ហើយចូរសិក្សាការចេះដឹងពីជនឯទៀត ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល៧៨ ទំព័រ១១១

103- قَالَ رَسُولُ اللَّهِ (ص) : فَضْلُ الْعِلْمِ أَحَبُّ إِلَيَّ مِنَ فَضْلِ الْعِبَادَةِ

بحار الأنوار/167/1

១០៣. រ៉ស្មីលុល ឡោះហ្គ្វី^{صلوات الله عليه} មានវចនៈថា៖ "គុណធម៌របស់ការចេះដឹងនោះជាទីគាប់ព្រះហឫទ័យអស់ឡោះហ្គ្វី^{صلوات الله عليه} លើសគុណធម៌របស់ការសក្ការៈ(អ្វីបាដូះត៍)ទៅទៀត ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល១ ទំព័រ១៦៧

الكافي/507/5

៣០២. អ៊ីម៉ាំ ស្មុខ្វីក្វី^{صلوات الله عليه} មានវចនៈថា៖ "ស្រ្តីណាមួយដែលដេកយប់ ពេលដែលស្វាមីខឹងនាងដោយសមស្របតាមច្បាប់ គេនឹងមិនទទួលនមស្ការ(ស្រ្តីឡាតូ)របស់នាងទេ លុះត្រាតែស្វាមីនាងគាប់ចិត្តនឹងនាងវិញ ។"

អាល់កាហ្វីយ៍ ក្បាលទី ៥ ទំព័រ ៥០៧

303- قَالَ رَسُولُ اللَّهِ (ص) : حَقُّ الرَّجُلِ عَلَى الْمَرْأَةِ، إِتَارَةُ السَّرَّاحِ وَ إِصْلَاحُ الطَّعَامِ وَ أَنْ تَسْتَقْبِلَهُ عِنْدَ بَابِ بَيْتِهَا فَتَرْحَبَ بِهِ وَ أَنْ لَا تَمْنَعَهُ نَفْسَهَا إِلَّا مِنْ عِلَّةٍ

مكارم الاخلاق/246/2

៣០៣. រ៉ស្មីលុល ឡោះហ្គ្វី^{صلوات الله عليه} មានវចនៈថា៖ "សិទ្ធិដែលស្វាមីមានលើភរិយានោះគឺ៖ អុជភ្លើងបំភ្លឺ, ដណ្តាំអាហារ, ទទួលស្វាមីនៅមាត់ទ្វារផ្ទះដោយវាចាពីរោះ, មិនបដិសេធឲ្យស្វាមីមានសេចក្តីសុខជាមួយរូបនាង លើកលែងតែនៅពេលចាំបាច់ ។"

ម៉ាការីមុល អាល់ឡាត្វុ ក្បាលទី ២ ទំព័រ ២៤៦

304- قَالَ رَسُولُ اللَّهِ (ص) : لَا تُؤَدِّي الْمَرْأَةُ حَقَّ اللَّهِ عَزَّ وَ جَلَّ حَتَّى تُؤَدِّيَ حَقَّ زَوْجِهَا

مستدرك الوسائل/257/14

៣០៤. រ៉ស្មីលុល ឡោះហ្គ្វី^{صلوات الله عليه} មានវចនៈថា៖ "ដរាបណាស្រ្តីណាមួយមិនទាន់បានបំពេញករណីយកិច្ចខ្លួន ដែលជាសិទ្ធិរបស់ស្វាមីនាងជាមុនសិនទេ ដរាបនោះស្រ្តីនោះមិនទាន់បានបំពេញករណីយកិច្ចខ្លួន ដែលជាសិទ្ធិអស់ឡោះហ្គ្វី^{صلوات الله عليه}, ព្រះដ៏មានមហិទ្ធិបូជ្ជៈ និងដ៏រុងរឿងនៅឡើយទេ ។"

មុសតាដ្គរ៉ក់ អាល់រ៉ាសាអីល អាល់ស្មីម្កាស្គុក្បាល១៤ ទំព័រ២៥៧

305- قَالَ الْإِمَامُ الْبَاقِرُ (ع) : جَاءَتِ امْرَأَةٌ إِلَى النَّبِيِّ (ص) فَقَالَتْ يَا رَسُولَ اللَّهِ مَا حَقُّ الزَّوْجِ عَلَى الْمَرْأَةِ؟ فَقَالَ: أَنْ تُطِيعَهُ وَلَا تَعْصِيَهُ

ការចេះដឹងនិងគុណធម៌របស់ការបង្រៀនវា

300- قَالَ الْإِمَامُ الْبَاقِرُ (ع) : لَا شَفِيعَ لِلْمَرْأَةِ أَنْحَحَ عِنْدَ رَبِّهَا مِنْ رِضَا زَوْجِهَا

بحار الأنوار/345/81

៣០០. អ៊ីម៉ាំ អាល់ បាភៀវ^{صلوات الله عليه} មានវចនៈថា៖ "ពុំមានអ្វីជួយសង្គ្រោះស្រ្តីបានឲ្យផុតពីព្រះ ជាម្ចាស់របស់នាង ដែលស័ក្តិសិទ្ធិជាងសេចក្តីគាប់ចិត្តរបស់ស្វាមីនាងឡើយ ។"

ប៊ីហ្គារុល អាន់កាំរ ក្បាលទី ៨១ ទំព័រ៣៤៥

301- رَوَى أَبُو الْحَسَنِ الرِّضَا (ع) عَنْ أَمِيرِ الْمُؤْمِنِينَ عَلِيِّ (ع) قَالَ : خَيْرُ نِسَائِكُمْ الْخَمْسُ قِيلَ يَا أَمِيرَ الْمُؤْمِنِينَ وَ مَا الْخَمْسُ قَالَ الْهَيِّنَةُ اللَّيْنَةُ الْمُوَاتِنَةُ الَّتِي إِذَا غَضِبَ زَوْجُهَا لَمْ تَكْتَحِلْ بِغُمُضٍ حَتَّى يَرْضَى وَ إِذَا غَابَ عَنْهَا زَوْجُهَا حَفِظْتَهُ فِي غَيْبِهِ فَتِلْكَ عَامِلَةٌ مِنْ عُمَّالِ اللَّهِ وَ عَامِلَةُ اللَّهِ لَا يَخِيبُ

الكافي/324/5

៣០១. អ៊ីម៉ាំ អាច្ចី ហ្គាសាន់ អាវីរីដ្ឋី^{صلوات الله عليه} បានរាយការណ៍ពីអ៊ីម៉ាំ អាមីរុល មុមីនីន អ៊ាលី ^{صلوات الله عليه} ដែលលោកបានមានវចនៈថា៖ "ស្រ្តីល្អបំផុតក្នុងចំណោមអស់លោកមានគុណ សម្បត្តិប្រាំប្រការ ។" គេបានសាកសួរ អ៊ីម៉ាំ អាមីរុលមុមីនីន អ៊ាលី^{صلوات الله عليه} ថា៖ "ស្រ្តីមាន គុណសម្បត្តិប្រាំនោះគឺអ្នកណា?" លោកបានតបថា៖ "១-ស្រ្តីដែលមិនរើសភ្លើស, ដែល ស្តាប់បង្គាប់, ដែលដាក់ខ្លួន, និងថ្មមស្វាមី ។ ២-ស្រ្តីដែលមានចរិយាល្អចំពោះស្វាមី ។ ៣- ស្រ្តីដែលជ្រោមជ្រែង និងជួយស្វាមីក្នុងគ្រាលំបាកលំបិន ។ ៤-ស្រ្តីដែលល្ងងលោមចិត្តគេ ពេលគេក្រែកក្រោធ ឬមានវិបត្តិក្នុងផ្លូវចិត្ត ។ ៥-ស្រ្តីដែលថែរក្សាការពារទ្រព្យរបស់ស្វាមី ពេលគេមិននៅផ្ទះ ។ ស្រ្តីប្រភេទនេះ ជាភ្នាក់ងារម្នាក់ក្នុងចំណោមភ្នាក់ងាររបស់ អល់ឡោះហ្គ័រ^{عجل} ហើយភ្នាក់ងាររបស់ អល់ឡោះហ្គ័រ^{عجل} រមែងមិនខកចិត្តឡើយ ។"

អាល់កាហ្វីយ័ ក្បាលទី ៥ ទំព័រ ៣២៤

302- قَالَ الْإِمَامُ الصَّادِقُ (ع) : أَيُّمَا امْرَأَةٍ بَاتَتْ وَ زَوْجُهَا عَلَيْهَا سَاحِطٌ فِي حَقِّ لَمْ تُقْبَلْ مِنْهَا صَلَوَةٌ حَتَّى يَرْضَى عَنْهَا

104- قَالَ رَسُولُ اللَّهِ (ص) : مَنْ سُئِلَ عَنْ عِلْمٍ يَعْلَمُهُ فَكَتَمَهُ أَلْجَمَ بِلِحَامٍ مِنَ النَّارِ

اثني عشر/11

១០៤. រ៉ស្តីលុលឡោះហ្គ័រ^{صلوات الله عليه} មានវចនៈថា៖ "អ្នកណាដែលមានការចេះដឹងអំពីអ្វីមួយតែ លាក់បាំងវាមិនឲ្យគេដឹង ពេលដែលមានគេសាកសួរអំពីការចេះដឹងមួយនោះ អ្នកនោះ នឹងត្រូវបំពាក់បង្កៀវដែលធ្វើដោយភ្លើងនរក ។"

អ៊ីស្តណា អុស្តារីយ័ហ្គ ទំព័រ១១

105- قَالَ رَسُولُ اللَّهِ (ص) : الْقُرْآنُ مَا دَبُّهُ اللَّهُ فَتَعَلَّمُوا مَا دَبَّتُهُ مَا اسْتَطَعْتُمْ

بحار الأنوار/19/92

១០៥. រ៉ស្តីលុលឡោះហ្គ័រ^{صلوات الله عليه} មានវចនៈថា៖ "គម្ពីរគួរអានជាមហារិទ្ធស្វាយរបស់ អល់ឡោះហ្គ័រ^{عجل} ដូច្នោះ ចូរអស់លោកសិក្សាឲ្យបានច្រើន តាមសមត្ថភាពដែលអាចសិក្សា ទៅបាន ។"

ប៊ីហ្គារុល អាន់កាំរ ក្បាលទី២២ ទំព័រ១៩

106- قَالَ رَسُولُ اللَّهِ (ص) : إِنَّ مِمَّا يَلْحَقُ الْمُؤْمِنَ مِنْ عَمَلِهِ وَ حَسَنَاتِهِ بَعْدَ مَوْتِهِ: عِلْمًا عَلَّمَهُ وَ

نَشَرَهُ، وَ وَلَدًا صَالِحًا تَرَكَهُ، وَ مُصْحَفًا وَرَّثَهُ

سنن ابن ماجه/88/1

១០៦. អល់ឡោះហ្គ័រ^{صلوات الله عليه} មានវចនៈថា៖ " ពិតប្រាកដ អ្វីដែលនៅតាមជាប់ទៅកាន់អ្នកមាន សទ្ធា ក្រោយពីគេបានស្លាប់ទៅហើយ ក្នុងចំណោមអំពើនិងទង្វើល្អទាំងឡាយរបស់គេ នោះគឺ ការចេះដឹងដែលគេបានបង្ហាត់បង្រៀននិងផ្សព្វផ្សាយ កូនត្រឹមត្រូវដែលគេបាន ចោលនៅឯក្រោយ និងបូជនីយក្បួនតម្រា(ដែលបានសរសេរទុក)ដែលគេបានទុកឲ្យជា មរតក ។"

107- قَالَ الْإِمَامُ الرَّضَا (ع) : رَجِمَ اللَّهُ عَبْدًا أَحْيَا أَمَرْنَا فُقُلْتُ لَهُ فَكَيْفَ يُحْيِي أَمْرُكُمْ؟ قَالَ (ع) يَتَعَلَّمُ عُلُومَنَا وَيُعَلِّمُهَا النَّاسَ فَإِنَّ النَّاسَ لَوْ عَلِمُوا مَحَاسِنَ كَلَامِنَا لَا تَبْعُونَا

معاني الاخبار/180

១០៧. អ៊ីម៉ា រីដ្ឋា صلوات الله عليه والسلام មានវចនៈថា៖ "សូមព្រះមេត្តារបស់មានដល់អ្នកណាដែលថែរក្សា ឱវាទរបស់តថាគត صلوات الله عليه والسلام យើងឲ្យនៅគង់វង្ស ។" មានមនុស្សម្នាក់បានសួរលោកថា តើឲ្យ ធ្វើដូចម្តេចដើម្បីថែរក្សាឱវាទរបស់លោក ទាំងឡាយអង្គនោះឲ្យនៅគង់វង្ស ។ លោកបាន ឆ្លើយថា៖ "អ្នកនោះចូររៀនចំណេះរបស់យើង និងបង្ហាត់(វិជ្ជាទាំងនោះ)ដល់ប្រជាពល រដ្ឋ ។ ការពិត បើមនុស្សទាំងឡាយដឹងនូវសេចក្តីល្អប្រពៃរបស់សុន្ទរោវាទ(ឱវាទល្អ)របស់ តថាគតយើង ពួកគេប្រាកដជាតាមតថាគតយើង ។"

ម៉ាអុនីយ៍ អាល់ អាក់បារី ទំព័រ១៨០

ឧត្តមភាពនិងសេចក្តីសំខាន់របស់អ្នកមានវិជ្ជាជ្រៅជ្រះ

108- قَالَ رَسُولُ اللَّهِ (ص) : صِنْفَانِ مِنْ أُمَّتِي إِذَا صَلَحَا صَلَحَتْ أُمَّتِي وَ إِذَا فَسَدَا فَسَدَتْ أُمَّتِي، قِيلَ يَا رَسُولَ اللَّهِ وَ مَنْ هُمَا؟ قَالَ: أَلْفُقَهَاءُ وَ الْأَمْرَاءُ

بحار الأنوار/49/2

១០៨. រ៉ស៊ូលុលឡោះហ្គ័ صلوات الله عليه وآله មានវចនៈថា៖ "មានពីរក្រុមក្នុងសហគមន៍របស់តថាគត صلوات الله عليه وآله ដែលពេលពួកគេជឿស៊ុបចំពោះអល់ឡោះហ្គ័ رحمته សហគមន៍របស់តថាគត صلوات الله عليه وآله ក៏នឹងល្អ ឡើងដែរ ពេលពួកគេប្រព្រឹត្តផ្ទុយនឹងធម៌ សហគមន៍របស់តថាគត صلوات الله عليه وآله ក៏នឹងខូចដែរ ។ គេ បានសួររ៉ស៊ូលុលឡោះហ្គ័ صلوات الله عليه وآله ថា តើជនទាំងពីរក្រុមនោះគឺអ្នកណា? រ៉ស៊ូលុលឡោះហ្គ័ صلوات الله عليه وآله បានឆ្លើយថា៖ "វិជ្ជាករខាងសាសនា និងអ្នកគ្រប់គ្រង ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល២ ទំព័រ៤៩

298- عَنْ مُوسَى بْنِ جَعْفَرٍ، عَنْ آبَائِهِ (ع) قَالَ: قَالَ رَسُولُ اللَّهِ (ص) : كَلَّمَا إِزْدَادَ الْعَبْدُ إِيمَانًا إِزْدَادَ حُبًّا لِلنِّسَاءِ

بحار الأنوار/228/103

២៩៨. អ៊ីម៉ា មូសា ប៊ីន យ៉ាហ្គូហ្គារ صلوات الله عليه والسلام បានថ្លែងការណ៍ពីបិតារបស់លោក ថា "រ៉ស៊ូលុលឡោះហ្គ័ صلوات الله عليه وآله មានវចនៈថា៖ "ដរាបណាជំនឿរបស់មនុស្សកើនឡើង ដរាបនោះ សម្មានការចំពោះបណ្តាស្ត្រីក៏កើនឡើងដែរ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ១០៣ ទំព័រ២២៨

299- قَالَ رَسُولُ اللَّهِ (ص) : حُبَّبَ إِلَيَّ مِنَ الدُّنْيَا ثَلَاثٌ: النِّسَاءُ وَالطَّيِّبُ، وَ قُرَّةُ عَيْنِي فِي الصَّلَاةِ

بحار الأنوار/141/76 & الخصال/183/1

២៩៩. រ៉ស៊ូលុលឡោះហ្គ័ صلوات الله عليه وآله មានវចនៈថា៖ "វត្ថុបីក្នុងលោកនេះដែលខ្ញុំ صلوات الله عليه وآله មានសម្មានចិត្ត គឺ ស្ត្រី, វត្ថុក្រអូប, ឯនមស្តារ(ស្រីឡាតូ) ជារស្មីនៃភ្នែករបស់ខ្ញុំ صلوات الله عليه وآله (សេចក្តីស្រឡាញ់ដ៏ខ្ពង់ ខ្ពស់ និងសទ្ធាធម៌មុត្តចំពោះអល់ឡោះហ្គ័ رحمته) ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧៦ ទំព័រ១៤១

អាល់យីស្លល់ ក្បាលទី ១ ទំព័រ១៨៣

299 - (ب) قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيٌّ (ع) : شَرُّ النَّاسِ الْمُضَيِّقُ عَلَى أَهْلِهِ

نورالابصار شبلنجی

អ៊ីម៉ា អាមីរុល មុមីនីន អាល់ صلوات الله عليه والسلام មានវចនៈថា៖ "មនុស្សអប្រិយបំផុតគឺ អ្នករឹបរឹតក្រុម គ្រួសារខ្លួន ។"

នុរុល អាប់ស្វ័រ ស្លាប់ឡាន់ឃ្លី

ភរិយានិងសេចក្តីគាប់ចិត្តស្វាមី

جَاءَ يَوْمَ الْقِيَامَةِ مَغْلُوبًا مَائِلًا شَقِيحًا حَتَّى يَدْخُلَ النَّارَ

بحار الأنوار/214/7

២៩៥. វិស្វលុលឡោះហ្មឺ صلوات الله عليه وآله មានវចនៈថា៖ "អ្នកណាមួយមាន ភរិយាពីរនាក់ ហើយមិន មានយុត្តិធម៌ចំពោះនាងទាំងពីរ ក្នុងការបែងចែកខ្លួន និងទ្រព្យរបស់ខ្លួនរវាងនាងទាំងពីរ នាថ្ងៃរស់ឡើងវិញ អ្នកនោះនឹងត្រូវធ្វើទារុណកម្មដោយដាក់ច្រវាក់ ហើយពាក់កណ្តាល ខ្លួនរបស់គេនឹងមិនត្រង់ រហូតដល់គេបានចូលនរក ។"

បីប្តាវុល អានវិវរ ក្បាលទី ៧ ទំព័រ២១៤

296- قَالَ الْإِمَامُ الْبَاقِرُ (ع) : مَنْ اتَّخَذَ امْرَأَةً فَلْيَكْرِمْهَا، فَإِنَّمَا امْرَأَةٌ أَحَدِكُمْ لُعْبَةٌ فَمَنْ اتَّخَذَهَا فَلَا

يُضَيِّعُهَا

بحار الأنوار/224/103

២៩៦. អ៊ីម៉ាំ បាត្រៀរ صلوات الله عليه وآله មានវចនៈថា៖ "អ្នកណាក៏ដោយដែលមាន ភរិយា អ្នកនោះត្រូវ តែគោរពនាង ពីព្រោះភរិយារបស់អ្នកណាមួយ ក្នុងចំណោមអស់លោក ជាសុភមង្គល របស់អ្នកនោះ ។ ដូច្នេះ អ្នកណាមួយមានភរិយា អ្នកនោះមិនត្រូវរំលោភសិទ្ធិនាង ឬធ្វើឲ្យ នាងមានវិបត្តិអ្វីមួយឡើយ ។"

បីប្តាវុល អានវិវរ ក្បាលទី ១០៣ ទំព័រ២២៤

297- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : فَدَارُوهُمْ عَلَى كُلِّ حَالٍ وَ أَحْسِنُوا لَهُنَّ الْمَقَالَ

لَعَلَّهُنَّ يُحْسِنَنَّ الْفِعَالَ

بحار الأنوار/223/103

២៩៧. អ៊ីម៉ាំ អាមីរុល មុមិនីន អាលី صلوات الله عليه وآله មានវចនៈថា៖ "គ្រប់កាលៈទេសៈ ចូរយកចិត្ត ទុកដាក់នឹងបណ្តាភរិយា ហើយចូរនិយាយល្អ និងប្រើវាចាស្រទន់ជាមួយពួកនាង ដើម្បី ពួកនាងនឹងកែប្រែគំនិតមកធ្វើល្អប្រពៃ ។"

បីប្តាវុល អានវិវរ ក្បាលទី ១០៣ ទំព័រ២២៣

109- قَالَ الْإِمَامُ الْبَاقِرُ (ع) : إِذَا جَلَسْتَ إِلَى عَالِمٍ فَكُنْ عَلَى أَنْ تَسْمَعَ أَحْرَصَ مِنْكَ عَلَى أَنْ تَقُولَ وَ تَعَلَّمَ حُسْنَ الْإِسْتِمَاعِ كَمَا تَتَعَلَّمُ حُسْنَ الْقَوْلِ وَلَا تَقْطَعْ عَلَى أَحَدٍ حَدِيثَهُ

بحار الأنوار/222/1

១០៩. អ៊ីម៉ាំ បាត្រៀរ صلوات الله عليه وآله មានវចនៈថា៖ "កាលណាលោកសន្ទនាជាមួយអ្នកចេះដឹង ចូរ លោកព្យាយាមស្តាប់ច្រើនជាងនិយាយ ចូរខិតខំរៀនស្តាប់ដោយផ្ចិតផ្ចង់ ឲ្យបានច្រើនដូច លោកនិយាយដោយផ្ចិតផ្ចង់នោះដែរ ហើយចូរកុំកាត់ប្រសាសន៍របស់អ្នកណាម្នាក់ ឡើយ ។"

បីប្តាវុល អានវិវរ ក្បាលទី ១ ទំព័រ២២២

110- قَالَ رَسُولُ اللَّهِ (ص) : يَا عَلِيُّ تَمَتَّى جَبْرَيْلُ أَنْ يَكُونَ مِنْ بَنِي آدَمَ بِسَبْعِ خِصَالٍ: وَ هِيَ الصَّلَاةُ فِي الْجَمَاعَةِ، وَ مُجَالَسَةُ الْعُلَمَاءِ، وَالصُّلْحُ بَيْنَ الْإِتْنَيْنِ، وَ إِكْرَامُ النَّيْتِمِ، وَ عِيَادَةُ الْمَرِيضِ، وَ تَشْيِيعُ الْجَنَازَةِ، وَ سَقْيُ الْمَاءِ فِي الْحَجِّ، فَاحْرِصْ عَلَى ذَلِكَ

الاثني عشرية/245

១១០. វិស្វលុលឡោះហ្មឺ صلوات الله عليه وآله មានវចនៈថា៖ "អាលី صلوات الله عليه وآله អើយ យ៉ូប៉រអីលចង់កើតជាមនុស្ស ព្រោះតែ ៧ មូលហេតុគឺ៖

- ១- នមស្តារ(ស្រីឡាតូ) ជុំគ្នា (យ៉ូម៉ាអុះហ័) ។
- ២-មិត្តស្និទ្ធស្នាលជាមួយបណ្តាវិជ្ជាករ ។
- ៣-រឹតចំណងសន្តិភាពរវាងមនុស្ស២នាក់ ។
- ៤-លើកស្ទួយបណ្តាកូនកំព្រា ។
- ៥-ទៅសួរសុខទុក្ខអ្នកជម្ងឺ ។
- ៦-ចូលរួមក្នុងការនាំអ្នកស្លាប់ទៅគូថូរ ។
- ៧-ឲ្យទឹកផឹកទៅបណ្តាអ្នកបំពេញពិធីហាច្ច ។ដូច្នេះ ចូរបំប៉ងប្រាថ្នារត់ទាំងនេះ ។"

អ៊ីស្រាណា អុស្តារីអះហ្មឺ ទំព័រ២៤៥

111- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : إِنَّ كَلَامَ الْحُكَمَاءِ إِذَا كَانَ صَوَابًا كَانَ دَوَاءً، وَ إِذَا

494/5/الكافي

២៩៣. សេចក្តីថ្លែងការណ៍ពី អ៊ីម៉ាំ ស្ត្រីឱក្ខិ លើសលំដាប់ ថា៖ "ភរិយារបស់លោក អ៊ីស្ត្រីម៉ាន ប៊ិន ម៉ាស្ត្រីម បានរកជួបវិស្វលុលឡោះហ្ន៎ ហើយបានជំរាបលោកថា៖ "វិស្វលុលឡោះហ្ន៎ អើយ លោក អ៊ីស្ត្រីម៉ាន កាន់សីលអត់អាហារនិងនមស្ការ(ស្ត្រីឡាតូ)ទាំងយប់ទាំងថ្ងៃ (មិនយកចិត្តទុកដាក់នឹងសុខទុក្ខភរិយាទេ) ។" វិស្វលុលឡោះហ្ន៎ ក៏ប្រញាប់ពាក់ស្បែក ជើងចេញទៅជួប អ៊ីស្ត្រីម៉ាន យ៉ាងរហ័សរហួន ដោយក្រែកក្រាម ។ លោកបានជួប អ៊ីស្ត្រីម៉ាន កំពុងនមស្ការ(ស្ត្រីឡាតូ) ស្រេចហើយទើបវិស្វលុលឡោះហ្ន៎ មានវចនៈថា៖ "អ៊ីស្ត្រីម៉ានអើយ អល់ឡោះហ្ន៎ ព្រះដ៏ខ្ពង់ខ្ពស់ មិនបានបញ្ជូនខ្ញុំមកជាសង្ឃទេ តែព្រះ អង្គឲ្យខ្ញុំប្រតិបត្តិតាមសម្រួល តាមសាសនាដ៏ងាយស្រួល (គឺសាសនាដែលការពារ សិទ្ធិរបស់ខ្លួនប្រាណនិងវិញ្ញាណ) ។ ខ្ញុំ កាន់សីលអត់អាហារ, ខ្ញុំ នមស្ការ(ស្ត្រីឡាតូ) ដោយខ្ជាប់ខ្ជួន, ហើយខ្ញុំ នៅជាមួយគ្រួសារខ្ញុំ ។ ដូច្នេះ អ្នកណាមួយស្រឡាញ់បែប បទរបស់ខ្ញុំ និងជំនឿរបស់ខ្ញុំ ត្រូវប្រតិបត្តិតាមបែបបទជីវិតខ្ញុំ, តាមសុំណាស់ ខ្ញុំ ។ ពិតណាស់ អាពាហ៍ពិពាហ៍ជាសុំណាស់មួយរបស់ខ្ញុំ ។"

អាល់កាហ្វីយ៍ ក្បាលទី ៥ ទំព័រ ៤៩៤

ការផ្តល់កិត្តិយសដល់ភរិយា

294- قَالَ رَسُولُ اللَّهِ (ص) : وَيْلٌ لِمَرْأَةٍ أَغْضَبَتْ زَوْجَهَا وَ طُوْبَى لِمَرْأَةٍ رَضِيَ عَنْهَا زَوْجُهَا

بحار الأنوار/310/8

២៩៤. វិស្វលុលឡោះហ្ន៎ មានវចនៈថា៖ "អត់មង្គលកើតមានលើស្ត្រីដែលធ្វើឲ្យស្វាមី ខ្លួនក្រែកក្រាម, សុភមង្គលកើតមានលើស្ត្រីដែលធ្វើឲ្យស្វាមីខ្លួនពេញចិត្តនឹងខ្លួន ។"

ប៊ីហ្គារុល អាន់រ៉ា ក្បាលទី ៨ ទំព័រ៣១០

295- قَالَ رَسُولُ اللَّهِ (ص) : مَنْ كَانَتْ لَهُ امْرَأَتَانِ فَلَمْ يَعْدِلْ بَيْنَهُمَا فِي الْقَسْمِ مِنْ نَفْسِهِ وَ مَالِهِ

265/نهج البلاغة الكلمات القصار

១១១. អ៊ីម៉ាំ អាមីរុល មុមីនីន អ៊ុលី មានវចនៈថា៖ "កាលណាសម្តីរបស់អ្នកប្រាជ្ញ នោះត្រឹមត្រូវមែន កាលនោះវាជាឱសថព្យាបាល តែកាលណាសម្តីនោះខុស កាលនោះវា ជាមេរោគ ។"

ណាស់យូល បាឡាភ្នំ ត្តិ សេចក្តីថ្លែងការណ៍ទី២៦៥

112- قَالَ الْإِمَامُ الْعَسْكَرِيُّ (ع) : عُلَمَاءُ شَيْعَتِنَا مُرَابِطُونَ فِي الثَّغْرِ فَمَنْ انْتَصَبَ لِذَلِكَ مِنْ شَيْعَتِنَا كَانَ أَفْضَلَ مِمَّنْ جَاهَدَ الرُّومَ... لِأَنَّهُ يَدْفَعُ عَنِ أَذْيَانِ مُجَبِّبِنَا

155/2/الاحتجاج

១១២. អ៊ីម៉ាំ អ៊ុលី មានវចនៈថា៖ "បណ្តាវិជ្ជាករស្ត្រីអាស្ត្រី របស់យើងជាអ្នកថែ រក្សាព្រំប្រទល់សាសនាអ៊ីស្លាម ។ ដូច្នេះ អ្នកណាមួយ ក្នុងចំណោមស្ត្រីអាស្ត្រីរបស់យើង កាន់តំណែងនេះ អ្នកនោះប្រសើរជាងបុគ្គលដែលប្រយុទ្ធទល់នឹងទ័ពរួម(ព្រោះគេការពារ ព្រំដែនសាសនារបស់បណ្តាអ្នកមានភក្តីភាពចំពោះយើង) ។"

អាល់ អ៊ុស្ត្រីយ៉ុច្ចុ ក្បាលទី២ ទំព័រ១៥៥

113- قَالَ الْإِمَامُ الرَّضَا (ع) : أَلَا إِنَّ الْفَقِيهَةَ مِنْ أَفَاضِ عَلَى النَّاسِ خَيْرُهُ وَ أَنْقَدَهُمْ مِنْ أَعْدَائِهِمْ وَ وَفَّرَ عَلَيْهِمْ نِعَمَ جَنَّاتِ اللَّهِ وَ حَصَلَ لَهُمْ رِضْوَانُ اللَّهِ تَعَالَى

بحار الأنوار/5/2

១១៣. អ៊ីម៉ាំ រីដ្ឋី មានវចនៈថា៖ "ចូរប្រយ័តថា សភាពពិត អ្នកចេះដឹង (ពិត) ផ្លូវ សាសនានោះគឺអ្នកដែលចែកអ្វីដែលល្អប្រពៃរបស់ខ្លួន ឲ្យទៅបណ្តាអ្នកដទៃ គឺអ្នកដែល រក្សាការពារពួកគេឲ្យផុតពីសត្រូវរបស់ខ្លួន គឺអ្នកដែលបង្កើនប្រសិទ្ធិពរនៃស្ថានសួគ៌ឲ្យពួក គេ និងស្វែងរកសេចក្តីគាប់ប្រហាប្បទ័យនៃអល់ឡោះហ្ន៎ ព្រះដ៏មានមហិទ្ធិប្បទ្ធិឲ្យពួកគេ ។"

ប៊ីហ្គារុល អាន់រ៉ា ក្បាល២ ទំព័រ៥

"ខ្ញុំមិនត្រូវការរៀបអាពាហ៍ពិពាហ៍ទាល់តែសោះ ។" លោកបានសួរថា៖ "ហេតុអ្វី?" គាត់បានតបថា៖ "ខ្ញុំយល់ឃើញថាធ្វើដូច្នេះប្រសើរឬបំផុត ។" អ៊ីម៉ាបានថ្លែងថា៖ "ចូរអ្នកផ្លាស់ប្តូរចិត្តវិញ ពីព្រោះ បើវាប្រសើរមែននោះ ម្ចាស់ស្រី ហ្វាទីម៉ាស៊ុប (صَلَوَاتُ اللَّهِ عَلَيْهَا) ប្រសើរលើសអ្នក ពិតណាស់ ពុំមានស្ត្រីណាម្នាក់ប្រសើរលើសម្ចាស់ស្រីទេ ។"

ប៊ីហ្គារុល អាន់វ៉ាវ ក្បាលទី ១០៣ ទំព័រ២១៩

292- عَنْ أَبِي عَبْدِ اللَّهِ عَلَيْهِ السَّلَامُ قَالَ: إِنَّ ثَلَاثَ نِسْوَةٍ أَتَيْنَ رَسُولَ اللَّهِ (ص) فَقَالَتْ إِحْدَاهُنَّ: إِنَّ زَوْجِي لَا يَأْكُلُ اللَّحْمَ، وَ قَالَتِ الْأُخْرَى: إِنَّ زَوْجِي لَا يَشْمُ الطَّيِّبَ، وَ قَالَتِ الْأُخْرَى: إِنَّ زَوْجِي لَا يَقْرُبُ النِّسَاءَ، فَخَرَجَ رَسُولُ اللَّهِ (ص) يَحْرُ رِدَاءَهُ حَتَّى صَعِدَ الْمِنْبَرَ فَحَمِدَ اللَّهَ وَ أَنْنِي عَلَيْهِ نَمَّ قَالَ (ص): مَا بَالُ أَقْوَامٍ مِنْ أَصْحَابِي لَا يَأْكُلُونَ اللَّحْمَ، وَلَا يَشْمُونَ الطَّيِّبَ وَ لَا يَأْتُونَ النِّسَاءَ

الكافي/496/5

២៩២. សេចក្តីថ្លែងការណ៍ពី អាប៊ូ អ៊ុប៊ុលឡេហៈហ្គ័រ (عليه السلام) ថា៖ "មានស្ត្រីបីនាក់បានមករក រ៉េស៊ីលុលឡេហៈហ្គ័រ (عليه السلام) ។ ម្នាក់បានថា៖ "ស្វាមីរបស់ខ្ញុំម្ចាស់មិនហូបសាច់ទេ ។" ម្នាក់ទៀតបានថា៖ "ស្វាមីខ្ញុំម្ចាស់មិនហិតគ្រឿងក្រអូបទេ ។" ឯស្ត្រីម្នាក់ទៀតថា៖ "ស្វាមីខ្ញុំម្ចាស់មិនចូលជិតភរិយាទេ ។" រ៉េស៊ីលុលឡេហៈហ្គ័រ (عليه السلام) បានចេញទៅឡើងមិមបារ ហើយក្រោយពីបាន បូងសូងអស់ឡេហៈហ្គ័រ (عليه السلام) បានថ្លែងថា៖ "តើមានអ្វីកើតឡើងដល់សាវកមួយក្រុមរបស់ខ្ញុំ ដែលមិនបរិភោគសាច់, មិនប្រើគ្រឿងក្រអូប, និងគេចភរិយាខ្លួន?"

អាល់កាហ្វីយ៍ ក្បាលទី ៥ ទំព័រ ៤៩៦

293- عَنْ الْإِمَامِ الصَّادِقِ (ع) قَالَ: جَاءَتْ إِمْرَأَةٌ عُثْمَانَ بْنَ مَطْعُونٍ إِلَى النَّبِيِّ (ص) فَقَالَتْ يَا رَسُولَ اللَّهِ إِنَّ عُثْمَانَ يَصُومُ النَّهَارَ وَ يَقُومُ اللَّيْلَ فَخَرَجَ رَسُولُ اللَّهِ (ص) مُغْضِبًا يَحْمِلُ نَعْلَيْهِ حَتَّى جَاءَ إِلَى عُثْمَانَ فَوَجَدَهُ يُصَلِّي فَانْصَرَفَ عُثْمَانُ حِينَ رَأَى رَسُولَ اللَّهِ (ص) فَقَالَ لَهُ: يَا عُثْمَانُ لِمَ يُرْسِلُنِي اللَّهُ تَعَالَى بِالرَّ هِبَانِيَّةٍ وَلَكِنْ بَعَثَنِي بِالْحَنِيفِيَّةِ السَّهْلَةِ السَّمْحَةِ، أَصُومُ وَ أَصَلِّي وَ أَلْبَسُ

114- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : ... فَإِنَّ الْعَالِمَ أَعْظَمُ أَجْرًا مِنَ الصَّائِمِ الْقَائِمِ الْمُجَاهِدِ فِي سَبِيلِ اللَّهِ فَإِذَا مَاتَ الْعَالِمُ تَلِمَ فِي الْإِسْلَامِ تَلْمَةً لَا يَسُدُّهَا إِلَّا خَلْفٌ مِنْهُ

بحار الأنوار/43/2

១១៤. អ៊ីម៉ា អាមីរុល មុមីនីន អាលី (عليه السلام) មានវចនៈថា៖ "រដ្ឋាន់របស់វិជ្ជាករផ្លូវសាសនានោះ ប្រសើរលើសរដ្ឋាន់របស់អ្នកកាន់សីលអត់អាហារ ក្នុងពេលថ្ងៃ នមស្ការ(ស្រ្តីឡាតូ) ពេលយប់ និងប្រយុទ្ធក្នុងសង្គ្រាមសាសនា ដើម្បីអស់ឡេហៈហ្គ័រទៅទៀត ។ ពេលណាមានវិជ្ជាករផ្លូវសាសនាម្នាក់ស្លាប់ ពេលនោះនឹងមានប្រឡោះមួយកើតឡើងក្នុងសាសនាអ៊ីស្លាម ដែលមិនអាចជួសជុលបាន លើកលែងតែមានអ្នកជំនួសម្នាក់ទៀត ។"

ប៊ីហ្គារុល អាន់វ៉ាវ ក្បាល២ ទំព័រ៤៣

115- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : هَلَكَ خِرَانُ الْأَمْوَالِ وَ هُمْ أَحْيَاءُ، وَ الْعُلَمَاءُ بِأَقْوَانِ بَقِي الدَّهْرِ، أَعْيَانُهُمْ مَفْقُودَةٌ، وَ أَمْثَالُهُمْ فِي الْقُلُوبِ مَوْجُودَةٌ

نهج البلاغة الكلمات القصار 147

១១៥. អ៊ីម៉ា អាមីរុល មុមីនីន អាលី (عليه السلام) មានវចនៈថា៖ "គូម៉ែល់អើយ ជនទាំងឡាយដែលប្រមែប្រមូលទ្រព្យសម្បត្តិនោះស្លាប់ហើយ ថ្វីបើពួកនៅរស់ ចំណែកឯអស់បណ្ឌិតវិញនោះ ដរាបណាពិភពលោកគង់នៅ ដរាបនោះពួកគេនឹងគង់នៅរហូត ។ កាយរបស់ពួកគេរលាយសាបសូន្យ ឯគំរូបែបបទរបស់ពួកគេគង់រង្សនៅក្នុងលេះដូង ។"

ណាស៊ុយុល បាឡាហ្គេហៈហ្គ័រ សេចក្តីថ្លែងការណ៍១៤៧

116- قَالَ الْإِمَامُ الْحُسَيْنِيُّ (ع) : ...إِنَّ مَجَارِي الْأُمُورِ وَالْأَحْكَامِ عَلَى أَيْدِي الْعُلَمَاءِ بِاللَّهِ، الْأَمْنَاءُ عَلَى حَلَالِهِ وَ حَرَامِهِ...

تحف العقول/172

១១៦. អ៊ីម៉ា ហ្វាស៊ីនី (عليه السلام) មានវចនៈថា៖ "ពិតប្រាកដណាស់ ផ្លូវផ្សេងៗក្នុងដំណើរការនៃកិច្ចការរបស់មុស្លិម និងបទបញ្ញត្តិសាសនានោះនៅក្នុងដៃរបស់អស់បណ្ឌិតនៃអស់ឡេហៈហ្គ័រ (عليه السلام) ដែលជាទីទុកចិត្តរបស់អស់ឡេហៈហ្គ័រ (عليه السلام) ក្នុងបទបញ្ជាដែលអស់ឡេហៈហ្គ័រ (عليه السلام)

អនុញ្ញាតនិងបទបញ្ជាដែលអស់ឡោះហ្ន៎ ហាម ។"

ទុស្តហ្ន៎ល អ៊ីត្តុល ទំព័រ ១៧២

ការយកចិត្តទុកដាក់នឹងបរលោក

117- قَالَ رَسُولُ اللَّهِ (ص) : قَالَ الْخَوَارِئِيُّونَ لِعَيْسَى (ع): يَا زَوْجَ اللَّهِ مَنْ نُجَالِسُ؟ قَالَ: مَنْ يُدَكِّرُكُمْ اللَّهُ رُؤْيُتَهُ وَ يَزِيدُ فِي عِلْمِكُمْ مَنْطِقَهُ وَ يُرَغِّبُكُمْ فِي الْآخِرَةِ عَمَلُهُ

بحار الأنوار/203/1

១១៧. រឿនលុលឡោះហ្ន៎ មានវចនៈថា៖ "បណ្តាសាវករបស់លោកបានសួរលោកថា តើគប្បីសេពគប់ជាមួយមិត្តប្រភេទណា ។ លោកបានឆ្លើយថា៖ "អ្នកដែលញ៉ាំងអស់លោកឲ្យរពកដល់អស់ឡោះហ្ន៎ សម្តីរបស់គេធ្វើការចេះដឹងរបស់អស់លោកកើនឡើងហើយទង្វើរបស់ពួកគេញ៉ាំងអស់លោកឲ្យប្រាថ្នាលោកមុខ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល១ ទំព័រ២០៣

118- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : لَا يَشْعَلَنَّكَ عَنِ الْعَمَلِ لِلْآخِرَةِ شُعْلَةٌ فَإِنَّ الْمُدَّةَ فَصِيْرَةٌ

غمر الحكم/335

១១៨. អ៊ីម៉ា អាមីរុល មុមីនីន អាលី មានវចនៈថា៖ "ចូរកុំឲ្យធុរៈរវាងអស់លោកមិនឲ្យធ្វើល្អ ដើម្បីលោកមុខឡើយ ។ ដូច្នោះ ពិតណាស់ ចន្លោះពេលដែលហុចឱកាស(ដើម្បីធ្វើល្អ)មកនោះ វាខ្លីណាស់ ។"

គួររុលហ្ន៎កាំ ទំព័រ៣៣៥

119- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : مَنْ بَاعَ آخِرَتَهُ بِدُنْيَاهُ خَسِرَهُمَا

غمر الحكم/274

"ម្តេចបានអ្នកមិនប្រើគ្រឿងប្រអប់ លាបខ្លួនឲ្យស្រស់បស់គួរគយគន់ ?" គាត់បានតបថា៖ "ព្រោះលោកអ៊ីស្តម៉ាន ប៊ីន ម៉ាស៊ូអ៊ីន ស្វាមីរបស់ខ្ញុំមិនចូលជិតខ្ញុំយូរមកហើយ ។" លោកស្រី អ៊ីម សាឡាម៉ាស៊ូ បានសួរទៀតថា៖ "ហេតុអ្វី?" គាត់បានឆ្លើយថា៖ "ព្រោះលោកបានហាមប្រាមខ្លួនឯង មិនរវល់នឹងភរិយាខ្លួនឯង ហើយទុកដាក់ខ្លួនជាអ្នកកាន់វិន័យ ។" លោកស្រី អ៊ីម សាឡាម៉ាស៊ូ បានថ្លែងរឿងនេះប្រាប់រឿនលុលឡោះហ្ន៎ លោកក៏បានទៅថ្លែងប្រាប់បណ្តាសាវករបស់លោកថា៖ "អស់លោកមិនចូលជិតភរិយារបស់ខ្លួនឬ ? ពិតណាស់ ខ្លួនខ្ញុំផ្ទាល់ទៅរកភរិយារបស់ខ្ញុំ ខ្ញុំបរិភោគអាហារពេលថ្ងៃ ខ្ញុំដេកពេលយប់ ។ អ្នកណាមួយបែកចេញពីរបៀបរបស់នោះរបស់ខ្ញុំ អ្នកនោះមិនមែនជាក្រុមបក្ខរបស់ខ្ញុំទេ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៩៣ ទំព័រ៧៣

290- قَالَ الْإِمَامُ الصَّادِقُ (ع) : وَ مَنْ تَرَكَ التَّزْوِجَ مَخَافَةَ الْعَيْلَةِ فَقَدْ آسَاءَ الظَّنَّ بِاللَّهِ عَزَّوَجَلَّ

من لا يحضره الفقيه/385/3

២៩០. អ៊ីម៉ា ស្វ័ខ្លីកូ មានវចនៈថា៖ "អ្នកណាមួយមិនរៀបការព្រោះខ្លាចមានចំណាយច្រើនមកលើខ្លួន អ្នកនោះមិនទុកចិត្តលើអស់ឡោះហ្ន៎ ព្រោះដ៏មានមហិទ្ធិឫទ្ធិ និងដ៏រុងរឿង ។"

មាន ឡា យ៉ាស៊ូខ្លួនហ្ន៎ល ហ្វាត្វិស្ត ក្បាលទី ៣ ទំព័រ៣៨៥

291- عَنِ الْإِمَامِ الرِّضَا (ع) قَالَ: إِنَّ امْرَأَةً سَأَلَتْ أَبَا جَعْفَرٍ (ع) فَقَالَتْ: أَصْلَحَكَ اللَّهُ إِلَيَّ مُتَبَتِّلَةً، فَقَالَ لَهَا: وَ مَا التَّبْتُلُ عِنْدَكَ؟ قَالَتْ: لَا أُرِيدُ التَّزْوِجَ أَبَدًا، قَالَ: وَلِمَ؟ قَالَتْ: أَلْتَمَسُ فِي ذَلِكَ الْفَضْلَ، فَقَالَ (ع): أَنْصِرْفِي، فَلَوْكَانَ فِي ذَلِكَ فَضْلٌ لَكَانَتْ فَاطِمَةُ صَلَوَاتُ اللَّهِ عَلَيْهَا أَحَقَّ بِهِ مِنْكَ، إِنَّهُ لَيْسَ أَحَدٌ يَسْبِقُهَا إِلَى الْفَضْلِ

بحار الأنوار/219/103

២៩១. សេចក្តីថ្លែងការណ៍ពីអ៊ីម៉ា រីដ្នី មានវចនៈថា៖ "មានស្ត្រីម្នាក់បានមកសួរអ៊ីម៉ា យ៉ាត្តូហ្វារ ថា៖ "សូមអស់ឡោះហ្ន៎ប្រទានសិរីសួស្តីដល់លោក ការពិតខ្ញុំរក្សាខ្លួននៅក្នុងព្រហ្មចរិយ ។" លោកបានថា៖ "ហេតុអ្វីអ្នករក្សាខ្លួនក្នុងព្រហ្មចរិយ ?" គាត់បានតបថា៖

២៨៧. អ៊ីម៉ា ស្វឺត្វិ صلوات الله عليه والسلام មានវចនៈថា៖ "សុភមង្គលបានលើបុគ្គលដែលជាអ្នកគ្រប់គ្រង ភរិយា និងបណ្តាបុត្ររបស់ខ្លួន ។"

មាន ឡា យ៉ាស្ត់ខ្លួនហ៊ុល ហ្វាត្វិស្វ ក្បាលទី ៣ ទំព័រ១៦៨

ភរិយានិងការប្រព្រឹត្តិល្អចំពោះស្វាមី

288- قَالَ اللَّهُ تَعَالَى : وَ مِنْ آيَاتِهِ أَنْ خَلَقَ لَكُمْ مِنْ أَنْفُسِكُمْ أَزْوَاجًا لِتَسْكُنُوا إِلَيْهَا وَ جَعَلَ بَيْنَكُمْ مَوَدَّةً وَ رَحْمَةً إِنَّ فِي ذَلِكَ لآيَاتٍ لِقَوْمٍ يَتَفَكَّرُونَ

سورة الروم/21/30

២៨៨. អល់ឡោះហ្វ្លៃ ព្រះដ៏ខ្ពង់ខ្ពស់មានព្រះបន្ទូលថា៖ " ព្រះអង្គបង្កើតភរិយាពីពួកអ្នកសម្រាប់ពួកអ្នក ដើម្បីពួកអ្នកនឹងបានស្រាកស្រាន្តធូរស្រាល ដោយសារពួក នាង ។ ព្រះអង្គបាន បង្កើតឲ្យមានសេចក្តីស្រឡាញ់និងសេចក្តីមេត្តារវាងពួកអ្នក [និងពួកនាង] ។ ក្នុងអ្វីទាំងមាននូវសញ្ញាសម្រាប់ជនទាំងឡាយណាដែលត្រិះរិះ ។

(សូរ៉េ:តួ អាវរូម ៣០ អាយ៉ាស្ត់២១) ។"

289- : فِي بَحَارِ الْأَنْوَارِ عَنِ النَّبِيِّ (ص) جَاءَتِ امْرَأَةٌ عُثْمَانَ بْنَ مَطْعُونٍ إِلَى بَيْتِ أُمِّ سَلَمَةَ فَقَالَتْ لَهَا: لِمَ عَطَلْتِ نَفْسَكَ مِنَ الطَّيِّبِ وَالصَّنْبَعِ وَالْخَضَابِ وَ غَيْرِهِ؟ فَقَالَتْ: لِأَنَّ عُثْمَانَ بْنَ مَطْعُونٍ زَوْجِي مَا فَرَّيْتِي مُذْ كَذَا وَ كَذَا، قَالَتْ أُمُّ سَلَمَةَ: وَ لِمَ دَا؟ قَالَتْ: لِأَنَّهُ قَدْ حَرَّمَ عَلَيَّ نَفْسِي النِّسَاءَ وَ تَرَهَّبَ، فَأَخْبَرْتُ أُمَّ سَلَمَةَ رَسُولَ اللَّهِ (ص) بِذَلِكَ وَ حَرَجَ إِلَى أَصْحَابِهِ وَ قَالَ: أَتَرَعَّبُونَ عَنِ النِّسَاءِ، إِنِّي آتِي النِّسَاءَ وَأُفْطِرُ بِالنَّهَارِ وَ أَنَا مِنَ اللَّيْلِ، فَمَنْ رَغِبَ عَن سُنَّتِي فَلَيْسَ مِنِّي

بحار الأنوار/73/93

២៨៩. មានសេចក្តីថ្លែងការណ៍ពីណា عليه السلام ថា ភរិយារបស់លោក អ៊ីស្វាម៉ាន ប៊ីន ម៉ាស្ត់ បានមកកាន់គេហដ្ឋានរបស់អ្នកស្រី អ៊ីម សាឡាម៉ាស្ត់ ហើយលោកស្រីក៏បានសួរគាត់ថា៖

១១៩. អ៊ីម៉ា អាមីរុល មុមីនីន អ្វាលី صلوات الله عليه والسلام មានវចនៈថា៖ "អ្នកណាមួយដូរជីវិតលោកមុខ នឹងជីវិតលោកនេះ អ្នកនោះនឹងបាត់បង់ជីវិតទាំងពីរនោះ ។"

គួររុលហ្វ្លៃកាំ ទំព័រ២៧៤

120- قَالَ الْإِمَامُ عَلِيُّ بْنُ مُحَمَّدٍ الْهَادِي (ع) : أَدُكُرُ مَصْرَعَكَ بَيْنَ يَدَيْ أَهْلِكَ فَلَا طَيْبُ يَمْنَعُكَ وَلَا حَيِّبُ يَنْفَعُكَ

بحار الأنوار/370/78

១២០. អ៊ីម៉ា អ្វាលី ប៊ីន មូហាំម៉ាដ្ត អាល់ហ្វាត្វិ صلوات الله عليه والسلام មានវចនៈថា៖ "ចូរលើកដល់គ្រាដែលអ្នកដេកនៅលើគ្រែ រង់ចាំសេចក្តីស្លាប់ នៅចំពោះមុខសមាជិកគ្រួសាររបស់អ្នក ដោយពុំមានពេទ្យណាអាចព្យាបាលបាន (ឲ្យរួចពីសេចក្តីស្លាប់) និងពុំមានមិត្តណាអាចផ្តល់ប្រយោជន៍ដល់អ្នកបានឡើយ ។

ប៊ីហ្វាហ្វុល អាន់រ៉ាវ ក្បាល៧៨ ទំព័រ៣៧០

ការដឹងកំហុសដែលបានធ្វើហើយ

121- قَالَ رَسُولُ اللَّهِ (ص) : إِنَّ أَكْثَرَ صِيَاحِ أَهْلِ النَّارِ مِنَ التَّسْوِيفِ

المحجة البيضاء

១២១. រ៉ស្វីលុលឡោះហ្វ្លៃ عليه السلام មានវចនៈថា៖ "សម្លេងថ្ងូររបស់ជននរកនោះ មកពីមូលហេតុដែលពួកគេលើកពេលសារភាពកំហុសខ្លួន ។

អាល់ ម៉ាហ្វាត្វិហ្វ្លៃ បៃដ្តក្ត

122- قَالَ الْإِمَامُ الْبَاقِرُ (ع) : الْتَائِبُ مِنَ الذَّنْبِ كَمَنْ لَا ذَنْبَ لَهُ

وسائل الشيعة/74/16

១២២. អ៊ីម៉ា អាល់ បាគ្វៀរ صلوات الله عليه والسلام មានវចនៈថា៖ "អ្នកណាមួយដែលកែប្រែខ្លួនពីបាបបាន

អ្នកនោះប្រៀបបាននឹងអ្នកដែលពុំមានបាប ។"

វ៉ាសាអ៊ីលុសូ ស្តីអានុំ ក្បាល១៦ ទំព័រ៧៤

123- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : كَمْ مِنْ مُسَوِّفٍ بِالْعَمَلِ حَتَّى هَجَمَ عَلَيْهِ الْأَجَلَ

غرر الحكم/240

១២៣. អ៊ីម៉ា អាមីរុល មុមីនីន អាឡី صلوات الله عليه មានវចនៈថា៖ "មានច្រើនប៉ុណ្ណាហើយ ដែលលើកពេលកែប្រែខ្លួននិងប្រព្រឹត្តិទង្វើល្អ រហូតដល់សេចក្តីស្លាប់បានចំពើបពួកគេ ។"

គួររុលហ្គីកាំ ទំព័រ២៤៦

124- قَالَ رَسُولُ اللَّهِ (ص) : يَا عَلِيُّ طُوبَى لِمَنْ نَظَرَ اللَّهُ إِلَيْهَا تَبَكَّى عَلَى ذَنْبٍ لَمْ يَطَّلِعْ عَلَى

ذَلِكَ الذَّنْبِ أَحَدٌ غَيْرَ اللَّهِ

بحار الأنوار/63/77

១២៤. រ៉សូលុលឡោះហ្វ៊ី صلوات الله عليه មានវចនៈថា៖ "អាលីអើយ សរីរស្នូននោះរមែងកើតមានដល់អ្នកណា ដែលអស់ឡោះហ្វ៊ី رحمته ទ្រង់ទតឃើញ ក្នុងពេលដែលគេបង្ហូរទឹកភ្នែក ព្រោះគេបានធ្វើអំពើបាបដែលពុំមានអ្នកណាដឹង លើកលែងតែអស់ឡោះហ្វ៊ី رحمته មួយគត់ ។"

ប៊ីហ្គារុល អាន់វ៉ា ក្បាល៧៧ ទំព័រ៦៣

125- قَالَ رَسُولُ اللَّهِ (ص) : إِنَّ اللَّهَ تَبَارَكَ وَ تَعَالَى يُنْزِلُ مَلَكًا إِلَى السَّمَاءِ الدُّنْيَا كُلَّ لَيْلَةٍ فِي

الثَّلَاثِ الْأَخِيرِ وَ لَيْلَةَ الْخُمُوعَةِ فِي أَوَّلِ اللَّيْلِ فَيَأْمُرُهُ فَيُنَادِي: هَلْ مِنْ سَائِلٍ فَأَعْطِيهِ؟ هَلْ مِنْ تَائِبٍ فَآتُوْبَ عَلَيْهِ؟ هَلْ مِنْ مُسْتَغْفِرٍ فَأَغْفِرَ لَهُ؟

بحار الأنوار/314/3

១២៥. រ៉សូលុលឡោះហ្វ៊ី صلوات الله عليه មានវចនៈថា៖ "ក្នុងអំឡុងពេលភាគទីបីនៃរៀងរាល់យប់ និងក្នុងពេលយប់ថ្ងៃសុក្រ ក្នុងអំឡុងដំបូងនៃយាមអត្រាត្រ (គឺយប់ដែលចូលថ្ងៃសុក្រ) អស់ឡោះហ្វ៊ី رحمته នឹងបញ្ជូនទេវតាមួយអង្គឯមេឃ មកផែនដី ឲ្យប្រកាសថា៖ "តើមានអ្នក

284- قَالَ رَسُولُ اللَّهِ (ص) : مَنْ صَبَرَ عَلَى خُلُقِ امْرَأَةٍ سَيِّئَةِ الْخُلُقِ وَاحْتَسَبَ فِي ذَلِكَ الْأَجْرَ أَعْطَاهُ اللَّهُ ثَوَابَ الشَّاكِرِينَ

من لا يحضره الفقيه/16/4

២៨៤. រ៉សូលុលឡោះហ្វ៊ី صلوات الله عليه មានវចនៈថា៖ "បុរសណាក៏ដោយដែលអត់ធ្មត់នឹងភរិយាខ្លួន ដែលមានចរិតពុំសូវតប្បី ហើយបានសូមអំណត់នោះពីអស់ឡោះហ្វ៊ី رحمته ព្រះអង្គនឹងតបស្នងអ្នកនោះដោយរង្វាន់ ដែលព្រះអង្គរមែងប្រទានឲ្យទៅបណ្តាអ្នកអរព្រះគុណព្រះអង្គ ។"

ម៉ាន ឡា យ៉ាស៊ុន្ទូហ៊ុល ហ្វាគីសូ ក្បាលទី ៤ ទំព័រ១៦

285- قَالَ الْإِمَامُ الصَّادِقُ (ع) : الْكَأْدُ عَلَى عِيَالِهِ كَالْمُجَاهِدِ فِي سَبِيلِ اللَّهِ

الكافي/88/5 & من لا يحضره الفقيه/168/3

២៨៥. អ៊ីម៉ា ស្តីឌីក្តី صلوات الله عليه មានវចនៈថា៖ "អ្នកណាមួយអត់ទ្រាំធ្វើការដើម្បីចិញ្ចឹមគ្រួសារ អ្នកនោះប្រៀបបាននឹងអ្នកប្រយុទ្ធនឹងសត្រូវអស់ឡោះហ្វ៊ី رحمته ។"

ម៉ាន ឡា យ៉ាស៊ុន្ទូហ៊ុល ហ្វាគីសូ ក្បាលទី ៣ ទំព័រ១៦៨
អាល់កាហ្គីយ័ ក្បាលទី ៥ ទំព័រ ៨៨

286- قَالَ الْإِمَامُ الصَّادِقُ (ع) : كَفَى بِالْمَرْءِ إِثْمًا أَنْ يُضَيِّعَ مَنْ يَعْزُلُ

من لا يحضره الفقيه/168/3

២៨៦. អ៊ីម៉ា ស្តីឌីក្តី صلوات الله عليه មានវចនៈថា៖ "បាបនេះធ្ងន់ពេកណាស់សម្រាប់បុគ្គលណា ដែលទុកបណ្តាអ្នកនៅក្រោមបន្ទុករបស់ខ្លួនចោល ដោយមិនយកចិត្តដាក់ ។"

ម៉ាន ឡា យ៉ាស៊ុន្ទូហ៊ុល ហ្វាគីសូ ក្បាលទី ៣ ទំព័រ១៦៨

287- قَالَ الْإِمَامُ الصَّادِقُ (ع) : مِنْ سَعَادَةِ الْمَرْءِ أَنْ يَكُونَ الْقِيَمَ عَلَى عِيَالِهِ

من لا يحضره الفقيه/168/3

من لا يحضره الفقيه/385/3

២៨១. អ៊ីម៉ា សាច់យ៉ាដ្ឋ صلوات الله عليه والسلام មានវចនៈថា៖ "អ្នកណាមួយរៀបការដើម្បីអល់ឡោះហ្ន៎ رحمته ព្រះដ៏មានមហិទ្ធិបូទ្ធិ និងដ៏រុងរឿង និងដើម្បីញាតិសម្ព័ន្ធ អល់ឡោះហ្ន៎ رحمته នឹងប្រទានមកុដ រុងរឿង និងកិត្តិយសឲ្យអ្នកនោះ ។"

ម៉ាន ឡា យ៉ាស្ត់ខ្លួនហ៊ុល ហ្វាត្វិស្ត ក្បាលទី ៣ ទំព័រ៣៨៥

282- قَالَ رَسُولُ اللَّهِ (ص) : لَا تَنْكِحِ الْمَرْأَةَ لِجَمَالِهَا فَلَعَلَّ حَمَالَهَا يُرْزِيهَا وَ لَا لِإِمَالِهَا فَلَعَلَّ مَالَهَا يُطْغِيهَا وَأَنْكِحِ الْمَرْأَةَ لِدِينِهَا

المحجة البيضاء/85/3

២៨២. រស្សីលុលឡោះហ្ន៎ صلوات الله عليه មានវចនៈថា៖ "ចូរកុំរៀបការដើម្បីសម្រស់នាងតែម្យ៉ាង ឡើយ ព្រោះសម្រស់របស់នាងអាចធ្វើឲ្យនាងមិនខ្លាចអល់ឡោះហ្ន៎ رحمته ។ ហើយក៏ចូរកុំរៀប ការដើម្បីទ្រព្យរបស់នាង ព្រោះទ្រព្យរបស់នាងអាចធ្វើឲ្យនាងប្រព្រឹត្តិល្មើស ។ តែចូររៀប ការជាមួយស្រ្តីដែលជឿអល់ឡោះហ្ន៎ رحمته ដើម្បីជំនឿរបស់នាង ។"

អាល់ មូហ្វាត្វិយ៉ាដ្ឋ ហ្ន៎ បៃដ្ឋីអ៊ី ក្បាលទី ៣ ទំព័រ ៨៥

ការប្រកបអាជីវកម្ម

283- قَالَ رَسُولُ اللَّهِ (ص) : مَلْعُونٌ مَلْعُونٌ مَنْ يَصِيحُّ مَنْ يَعْوُلُ

من لا يحضره الفقيه/168/3

២៨៣. រស្សីលុលឡោះហ្ន៎ صلوات الله عليه មានវចនៈថា៖ "អ្នកណាមួយដែលមិនយកចិត្តទុកដាក់ដល់ អ្នក ដែលនៅក្រោមបន្ទុករបស់ខ្លួន អ្នកនោះនឹងត្រូវបណ្តាសា ហើយត្រូវបណ្តាសាធ្ងន់ ទៀត ។"

ម៉ាន ឡា យ៉ាស្ត់ខ្លួនហ៊ុល ហ្វាត្វិស្ត ក្បាលទី ៣ ទំព័រ១៦៨

ណាត្រូវការសុំអ្វីមួយទេ អញនឹងប្រទានឲ្យអ្នកនោះ ? តើមានអ្នកណាកែប្រែខ្លួនទេ អញ លើកទោសឲ្យគេ ? តើមានអ្នកណាស្វែងរកការអភ័យទោសទេ អញនឹងអភ័យទោសឲ្យ គេ ?"

កំណត់

ទំនៀមទំលាប់អ៊ីស្លាមបានប្រៀនប្រដៅមកថា ការដេកលក់ក្នុងយប់ថ្ងៃសុក្រ ហៅថា "ការ ដេកដែលគួរឲ្យស្តាយ" ព្រោះនាថ្ងៃជម្រះសេចក្តី មនុស្សទាំងឡាយនឹងស្តាយក្រោយជាទី បំផុត ព្រោះពួកគេបានដេកលក់ក្នុងពេលយប់ថ្ងៃសុក្រ ។

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល៣ ទំព័រ៣១៤

126- قَالَ الْإِمَامُ الصَّادِقُ (ع) : أَعْلِفُوا أَبْوَابَ الْمَعْصِيَةِ بِالْإِسْتِعَادَةِ وَأَفْتَحُوا أَبْوَابَ الطَّاعَةِ بِالتَّسْمِيَةِ

بحار الأنوار/216/92

១២៦. អ៊ីម៉ា ស្វឺឌីកូ صلوات الله عليه والسلام មានវចនៈថា៖ "ចូរបិទទ្វារនៃអំពើបាបដោយការស្វែងរកជម្រក អល់ឡោះហ្ន៎ رحمته និងចូរលើកទ្វារនៃការគោរពភក្តីដោយការពោល "ប៊ីសមីលឡាហ្ន៎" (ពោល គឺ ប៊ីសមីលឡាហ្ន៎ ពោះហ្ន៎ម៉ាន នៀរហ្ន៎ម) ។

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល៨២ ទំព័រ២១៦

ការការពារកិត្តិយសរបស់អ្នកមានសទ្ធា

127- قَالَ الْإِمَامُ الْبَاقِرُ (ع) : يَجِبُ لِلْمُؤْمِنِ عَلَى الْمُؤْمِنِ أَنْ يَسْتُرَ عَلَيْهِ سَبْعِينَ كَبِيرَةً

بحار الأنوار/301/74

១២៧. អ៊ីម៉ា អាល់ បាគ្លៀវ صلوات الله عليه والسلام មានវចនៈថា៖ "ជាការចាំបាច់សម្រាប់មុស្លិមគ្រប់រូប ត្រូវ បិទបាំងកំហុសធំរបស់មុស្លិមដូចគ្នា ទោះបីមានចំនួនចិតសិបក៏ដោយ (កំហុសរបស់អ្នក នោះនឹងត្រូវបានទទួលការចង្អុលណែនាំដោយផ្ទាល់ខ្លួន មិនបើកឲ្យសាធារណៈជនដឹងឡើយ

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល៧៤ ទំព័រ៣០១

128- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : اِقْبَلْ عُذْرَ أَخِيكَ وَ إِنْ لَمْ يَكُنْ لَهُ عُذْرٌ فَالْتَمِسْ لَهُ عُذْرًا

بحار الأنوار/165/74

១២៨. អ៊ីម៉ាំ អាមីរុល មុមីនីន អាលី صلوات الله عليه والسلام មានវចនៈថា៖ "ចូរទទួលខមាទោសពីបងប្អូន មុស្លីមរបស់អ្នក តែបើគេមិនសុំខមាទោសទេនោះ ចូរអ្នកប្រឌិត ដោយខ្លួនអ្នកផ្ទាល់ នូវ ការអត់ទោសឲ្យគេនោះផង ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល៧៤ ទំព័រ១៦៥

129- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : أَقْبِحُ الْعُدْرَ إِذَاعَةُ السِّرِّ

مستدرک الوسائل/305/12 رقم 14155

១២៩. អ៊ីម៉ាំ អាមីរុល មុមីនីន អាលី صلوات الله عليه والسلام មានវចនៈថា៖ "ការក្បត់ដែលអាក្រក់បំផុតនោះគឺ ការនិយាយបរិហារអាថ៌កំបាំងគេ ។"

មុសតាដ្ឋរ៉ាក់ អាល់រ៉ាសាអ៊ីល ក្បាល១២ ទំព័រ៣០៥ ហាឌីឌី ទី១៤១៥៥

130- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : نُصْحُكَ بَيْنَ الْمَالِ تَفْرِغُ

غرر الحكم/322

១៣០. អ៊ីម៉ាំ អាមីរុល មុមីនីន អាលី صلوات الله عليه والسلام មានវចនៈថា៖ "ការព្រមានរបស់អ្នក (ចំពោះអ្នក ប្រព្រឹត្តខុស) នៅចំពោះមុខមហាជននោះ ស្មើនឹងការបំបាក់មុខគេ (អ្នកត្រូវតែនិយាយ ជាមួយគេដោយផ្ទាល់ខ្លួន) ។"

គ្លីវុលហ្គីកាំ ទំព័រ៣២២

២៧៨. អ៊ីម៉ាំ ស្វីឌីត្វី صلوات الله عليه والسلام មានវចនៈថា៖ "អ្នកណាមួយរៀបការជាមួយស្រ្តីដោយចង់បានតែ ទ្រព្យរបស់នាងមួយមុខ អស់ឡោះហ្នឹង នឹងទុកឲ្យអ្នកនោះនៅជាមួយទ្រព្យនោះតែ ម្យ៉ាង ។"

អាកាហ្វីយ៍ ក្បាលទី ៥ ទំព័រ ៣៣៣

279- قَالَ رَسُولُ اللَّهِ (ص) : مَنْ تَزَوَّجَ امْرَأَةً لِمَالِهَا وَكَلَهُ اللَّهُ إِلَيْهِ وَ مَنْ تَزَوَّجَهَا لِجَمَالِهَا رَأَى فِيهَا مَا يَكْرَهُ وَ مَنْ تَزَوَّجَهَا لِذِينِهَا جَمَعَ اللَّهُ لَهُ ذَلِكَ

التهذيب/399/7

២៧៩. រ៉ស្វីលុលឡោះហ្នឹង صلوات الله عليه وآله មានវចនៈថា៖ "អ្នកណាមួយរៀបការជាមួយស្រ្តីដើម្បីទ្រព្យ របស់នាង អស់ឡោះហ្នឹង នឹងបណ្តោយឲ្យអ្នកនោះនៅជាមួយទ្រព្យនោះ ។ អ្នកណាមួយ រៀបការព្រោះតែសម្រស់នាងតែម្យ៉ាង អ្នកនោះនឹងបានឃើញអ្វីដែលខ្លួនមិនគាប់ចិត្ត នៅ ក្នុងខ្លួននាង ។ តែអ្នកណាមួយរៀបការជាមួយស្រ្តី ព្រោះតែសាសនារបស់នាង អស់ឡោះហ្នឹង នឹងទទួលផលបុណ្យរបស់អាពាហ៍ពិពាហ៍នោះសម្រាប់អ្នកនោះ ។"

អាត់តាស្តុស្តីប ក្បាលទី ៧ ទំព័រទី ៣៩៩

280- قَالَ رَسُولُ اللَّهِ (ص) : مَنْ تَزَوَّجَ امْرَأَةً لِجَمَالِهَا جَعَلَ اللَّهُ جَمَالَهَا وَبِأَلَّا عَلَيْهِ

وسائل الشيعة/53/20

២៨០. រ៉ស្វីលុលឡោះហ្នឹង صلوات الله عليه وآله មានវចនៈថា៖ "អ្នកណាមួយរៀបការជាមួយស្រ្តីដើម្បី សម្រស់របស់នាងតែម្យ៉ាង អស់ឡោះហ្នឹង នឹងធ្វើឲ្យសម្រស់នោះទៅជាវិបត្តិនិងបញ្ហា សម្រាប់អ្នកនោះ ។"

រ៉ាសាអ៊ីលុស្ត អ៊ីម៉ាំ ក្បាលទី ២០ ទំព័រ៥៣

281- قَالَ الْإِمَامُ السَّجَّادُ (ع) : مَنْ تَزَوَّجَ لِلَّهِ عَزَّوَجَلَّ وَ لِصَلَةِ الرَّحِمِ تَوَجَّهُ اللَّهُ بِتَاجِ الْمُلْكِ

លោកមានវចនៈថា៖ "ចូរអ្នកលើកនាងឲ្យទៅអ្នកណាដែលខ្លាចអស់ឡោះហ្ន៎ ព្រះដ៏មានមហិទ្ធិបូជ្ជ និងរុងរឿង ពីព្រោះអ្នកនោះនឹងស្រឡាញ់និងគោរពនាង ហើយបើគេខឹងនឹងនាងគេនឹងមិនធ្វើឲ្យនាងឈឺចាប់ទេ ។"

អាល់ មុសតាត្ថុរហ្វ ក្បាលទី ២ ទំព័រ ២១៨

276- قَالَ رَسُولُ اللَّهِ (ص) : مَنْ زَوَّجَ كَرِيْمَتَهُ مِنْ فَاسِقٍ فَقَدْ قَطَعَ رَحْمَهَا

المحجة البيضاء/3/94

២៧៦. រ៉ស្វីលុលឡោះហ្ន៎ មានវចនៈថា៖ "អ្នកលើកកូនស្រីឲ្យទៅជនក្បត់សាសនា អ្នកនោះបានកាត់ផ្តាច់ញាតិសម្ព័ន្ធពីនាង ។"

អាល់ មូហាម្កាត្ថុល បៃដ្ឋីអ៊ី ក្បាលទី ៣ ទំព័រ ៩៤

បំណងរៀបអាពាហ៍ពិពាហ៍របស់បុរស

277- قَالَ رَسُولُ اللَّهِ (ص) : مَنْ زَوَّجَ امْرَأَةً لَا يَتَزَوَّجُهَا إِلَّا لِحَمَالِهَا لَمْ يَرَ فِيهَا مَا يُحِبُّ وَ مَنْ زَوَّجَهَا لِمَالِهَا لَا يَتَزَوَّجُهَا إِلَّا لَهُ وَ كُلُّهُ اللَّهُ إِلَهِي، فَعَلَيْكُمْ بِذَاتِ الدِّينِ

التهديب/7/399

២៧៧. រ៉ស្វីលុលឡោះហ្ន៎ មានវចនៈថា៖ "អ្នកណាមួយរៀបការជាមួយស្ត្រីព្រោះតែសម្រស់នាងប៉ុណ្ណោះ (ដោយមិនមើលជំនឿរបស់នាង) អ្នកនោះនឹងមិនប្រទះលើអ្វីដែលខ្លួនគាប់ចិត្តឡើយ ។ អ្នកណាមួយរៀបការជាមួយស្ត្រីដើម្បីតែទ្រព្យរបស់នាងអស់ឡោះហ្ន៎ នឹងទុកឲ្យអ្នកនោះនៅជាមួយតែទ្រព្យនោះ ដូចរៀបការជាមួយទ្រព្យនោះ ។ ដូច្នេះ ចូរអស់លោកស្វែងរកភរិយាដែលមានជំនឿ ។"

អាត់តាស្កុនស្ត្រីប ក្បាលទី ៧ ទំព័រទី ៣៩៩

278- قَالَ الْإِمَامُ الصَّادِقُ (ع) : مَنْ زَوَّجَ امْرَأَةً يُرِيدُ مَالَهَا الْحَاءُ اللَّهُ إِلَى ذَلِكَ الْمَالِ

131- قَالَ الْإِمَامُ الصَّادِقُ (ع) : مِنْ أَحَبَّ الْأَعْمَالِ إِلَى اللَّهِ عَزَّ وَ جَلَّ إِدْخَالَ السُّرُورِ عَلَى الْمُؤْمِنِ: إِشْبَاعُ جُوعَتِهِ أَوْ تَنْفِيسُ كَرْبَتِهِ أَوْ قَضَاءُ دَيْنِهِ

الكافي/2/192

១៣១. អ៊ីម៉ាំ ស្វ័ឌីក្កូ មានវចនៈថា៖ "ទង្វើដែលគាប់ព្រះបូជ្ជិយអស់ឡោះហ្ន៎ ព្រះដ៏មានមហិទ្ធិបូជ្ជ និងរុងរឿង គឺការនាំសុភមង្គលមកឲ្យអ្នកសទ្ធា ដូចជា៖ ការជួយឲ្យគេបាត់ស្រែកឃ្លាន ការកំចាត់ទុក្ខសោករបស់គេ ឬការសងបំណុលជួសគេ ។"

អាល់កាហ្វីយ៍ ក្បាលទី២ ទំព័រ១៩២

ទង្វើប្រកបដោយគុណធម៌

132- قَالَ رَسُولُ اللَّهِ (ص) : إِصْلَاحُ ذَاتِ الْبَيْنِ أَفْضَلُ مِنْ عَامَّةِ الصَّلَاةِ وَالصَّوْمِ

بحار الأنوار/76/43

១៣២. រ៉ស្វីលុលឡោះហ្ន៎ មានវចនៈថា៖ "ផ្សះផ្សាជនពីររូបឲ្យជាគ្នាវិញ ប្រសើរជាងការនមស្តារ(ស្ន៍ឡាត្ត) នាៗ និងការកាន់សីលអត់អាហារនាៗរបស់បុគ្គលម្នាក់ ។"

ប៊ីហ្គាវុល អាន់រ៉ាវ ក្បាលទី ៧៦ ទំព័រ៤៣

133- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : مَنْ ظَنَّ بِكَ خَيْرًا فَصَدَّقَ ظَنَّهُ

نهج البلاغة/511

១៣៣. អ៊ីម៉ាំ អាមីរុល មុមិនីន អាឡី មានវចនៈថា៖ "បើអ្នកណាមួយគិតថាអ្នកជាមនុស្សល្អ ចូរអ្នកធ្វើឲ្យគំនិតរបស់អ្នកនោះទៅជាការពិតឲ្យបាន ។"

ណាស្កុល បាឡាកុះត្តិ ក្បាលទី៥១១ សេចក្តីថ្លែងការណ៍ទី២៤៨

134- قَالَ رَسُولُ اللَّهِ (ص) : كَدَّالٌ عَلَى الْخَيْرِ كَفَاعِلِهِ

១៣៤. រ៉ស៊ីលុលឡោះហ្ន៎ صلوات الله عليه មានវចនៈថា៖ "អ្នកណាមួយដែលដឹកនាំ (អ្នកដទៃ) ទៅរកសិរេហាគារវតា (ជំនឿសីហ៍) អ្នកនោះប្រៀបបាននឹងអ្នកប្រព្រឹត្តិអំពើល្អនោះដែរ ។"

បីហ្ន៎រុល អាន់រ៉ា ក្បាល៩៦ ទំព័រ១១៩

135- عَنْ أَبِي عَبْدِ اللَّهِ (ع) قَالَ: سِتُّ خِصَالٍ يَنْتَفِعُ بِهَا الْمُؤْمِنُ بَعْدَ مَوْتِهِ: وَكَدَّ صَالِحٍ يَسْتَعْفِرُ لَهُ، وَ مُصْحَفٌ يُقْرَأُ فِيهِ، وَ قَلْبٌ يَخْفِرُهُ، وَ عَرَسٌ يَغْرِسُهُ، وَ صَدَقَةٌ مَاءٍ يُحْرِيهِ، وَ سُنَّةٌ حَسَنَةٌ يُؤْخَذُ بِهَا بَعْدَهُ.

១៣៥. អាច្និ អាប់ខុលឡោះហ្ន៎ صلوات الله عليه មានវចនៈថា៖ "មានប្រាំមួយប្រការដែលមានផលប្រយោជន៍ដល់អ្នកសទ្ធា ក្រោយពីបានស្លាប់ទៅហើយគឺ៖

១-កូនល្អដែលសូមការអភ័យទោសឲ្យគេ ។

២-គម្ពីរគួរអានដែលនឹងត្រូវសូត្រដោយគេ ។

៣-អណ្តូងទឹកដែលគេបានដឹកទុក (សម្រាប់ប្រជារាស្ត្រ) ។

៤-ដើមឈើដែលគេបានដាំ ។

៥-ទានទឹកដែលគេបានធ្វើឲ្យហូរទៅ ។

៦-គំរូល្អនីមួយៗដែលមនុស្សដទៃយកទៅអនុវត្តតាមក្រោយពីគេ ។

អាល់យីស្វល់ ទំព័រ៣២៣

136- قَالَ رَسُولُ اللَّهِ (ص): لَوْ لَا أَنْ أَشُقَّ عَلَى أُمَّتِي لَأَمَرْتُهُمْ بِالسَّوَاكِ مَعَ كُلِّ صَلَاةٍ

១៣៦. រ៉ស៊ីលុលឡោះហ្ន៎ صلوات الله عليه មានវចនៈថា៖ "បើសិនជាវាមិនមែនជាការលំបាកសម្រាប់សហគមន៍របស់គាត់គឺថា គាត់ صلوات الله عليه នឹងបញ្ជាឲ្យពួកគេដុសធ្មេញគ្រប់ពេលសមស្តារ(ស្រីឡាតូ) ។"

២៧៣. រ៉ស៊ីលុលឡោះហ្ន៎ صلوات الله عليه មានវចនៈថា៖ "ពេលណាមានគេមករកអស់លោកដើម្បីសូមរៀបអាពាហ៍ពិពាហ៍ ហើយអស់លោកក៏យល់ព្រម ចំពោះមារយាទនិងសាសនារបស់គេនោះ ចូរអស់លោករៀបអាពាហ៍ពិពាហ៍ឲ្យគេចុះ ។" មានគេសួររ៉ស៊ីលុលឡោះហ្ន៎ صلوات الله عليه ថា៖ "ទោះបីអ្នកនោះមានត្រកូលទាបឬ?" រ៉ស៊ីលុលឡោះហ្ន៎ صلوات الله عليه បានតបថា៖ "បើអស់លោកពេញចិត្តនឹងអ្នកណាមួយ ចំពោះមារយាទនិងសាសនារបស់គេហើយនោះ ចូរអស់លោករៀបអាពាហ៍ពិពាហ៍ឲ្យគេចុះ បើអស់លោកមិនធ្វើដូច្នោះទេ វាជាអំពើអាក្រក់មួយ និងជាអំពើថោកទាបដែលអស់លោកបានធ្វើនៅលើផែនដី ។"

អាត់តាស្ត់ស្តីប ក្បាលទី ៧ ទំព័រទី ៣៩៦

274- قَالَ الْإِمَامُ الْحَوَادُّ (ع) : مَنْ خَطَبَ إِلَيْكُمْ فَرَضِيئْتُمْ دِينَهُ وَ أَمَانَتَهُ (كَائِنًا مَنْ كَانَ) فَزَوِّجُوهُ

២៧៤. អ៊ីម៉ាំ យ៉ាហ្ន៎ صلوات الله عليه មានវចនៈថា៖ "អ្នកណាមួយបានមករកអស់លោកដើម្បីសូមឲ្យរៀបអាពាហ៍ពិពាហ៍ ហើយអស់លោកជឿជាក់ថាគេនៅលើគន្លងសាសនានិងស្មោះត្រង់ហើយនោះ ក៏ចូររៀបការឲ្យអ្នកនោះចុះ ។"

ម៉ាន ឡា យ៉ាស្ត់ខ្លួរហ្ន៎ ក្បាលទី ៣ ទំព័រ៣៩៣

អាល់កាហ្ន័យ ក្បាលទី ៥ ទំព័រ៣៤៧

អាត់តាស្ត់ស្តីប ក្បាលទី ៧ ទំព័រទី ៣៩៤

275- جَاءَ رَجُلٌ إِلَى الْإِمَامِ الْحُسَيْنِ (ع) فَقَالَ : إِنَّ لِي ابْنَةً فَمَنْ تَرَى أَنْ أَرْوِّجَهَا لَهُ، قَالَ: زَوِّجَهَا

مِمَّنْ يَتَّقِ اللَّهَ عَزَّوَجَلَّ فَإِنْ أَحَبَّهَا أَكْرَمَهَا وَ إِنْ أَبْغَضَهَا لَمْ يَظْلِمَهَا

២៧៥. មានបុរសម្នាក់បានមកជួប អ៊ីម៉ាំ អាល់ ហ្ន័សន៍ صلوات الله عليه ហើយបានថ្លែងថា៖ "ខ្ញុំបាទមានកូនស្រីម្នាក់ តើលោកយល់ឃើញយ៉ាងណា ខ្ញុំបាទគប្បីលើកនាងឲ្យអ្នកណា?"

270- قَالَ رَسُولُ اللَّهِ (ص) : تَزَوَّجُوا وَلَوْ بِخَاتَمٍ مِنْ حَدِيدٍ

کنز العمال/321/16

២៧០. រ៉ស៊ីលុលឡោះហ្គ័រ عليه السلام មានវចនៈថា៖ "ចូររៀបការ ទោះបីមានតែជញ្ជៀនដែកមួយ ជាខាន់ស្លាក៏ដោយ ។"

កាន់ស៊ុល អ៊ុមម៉ាល់ ក្បាលទី ១៦ ទំព័រទី ៣២១

271- قَالَ رَسُولُ اللَّهِ (ص) : مَنْ أَعْطَى فِي صَدَاقٍ مِائَةً سَوِيْعًا أَوْ تَمْرًا فَقَدْ اسْتَحَلَّ

کنز العمال/321/16

២៧១. រ៉ស៊ីលុលឡោះហ្គ័រ عليه السلام មានវចនៈថា៖ "អ្នកណាមួយឲ្យខាន់ស្លាក ទោះបីជាធួនជាតិ មួយក្តាប់ ឬផ្លែលម្អិតក៏ដោយ អាពាហ៍ពិពាហ៍របស់អ្នកនោះពិតជាត្រឹមត្រូវតាមច្បាប់ ។"

កាន់ស៊ុល អ៊ុមម៉ាល់ ក្បាលទី ១៦ ទំព័រទី ៣២១

272- قَالَ الْإِمَامُ الصَّادِقُ (ع) : زَوْجُ رَسُولِ اللَّهِ (ص) عَلِيًّا فَاطِمَةَ (ع) عَلَى دِرْعٍ حَطَمِيَّةٍ تُسَاوِي

ثَلَاثِينَ دِرْهَمًا

وسائل الشيعة/251/21

២៧២. អ៊ីម៉ាំ ស្ត្រីខ្ចីក្តី صلوات الله عليه មានវចនៈថា៖ "រ៉ស៊ីលុលឡោះហ្គ័រ عليه السلام បានលើកហ្វាទីម៉ាស عليها السلام ឲ្យអាណី صلوات الله عليه ដោយមានអាវក្រោះតម្លៃសាមសិបខ្ចីរហូជាខាន់ស្លាក ។"

វ៉ាសាអ៊ីលុស្ត អ៊ុមម៉ាល់ ក្បាលទី ២១ ទំព័រ២៥១

អាពាហ៍ពិពាហ៍ដោយគោតជំនឿនិងសេចក្តីស្មោះត្រង់

273- قَالَ رَسُولُ اللَّهِ (ص) : إِذَا جَاءَكُمْ مِنْ تَرَضُّونَ خُلُقَهُ وَ دِينَهُ فَرَوْجُوهُ، قَالَ قُلْتُ يَا رَسُولَ اللَّهِ

وَ إِنْ كَانَ دِينًا فِي نَسَبِهِ، قَالَ: إِذَا جَاءَكُمْ مِنْ تَرَضُّونَ خُلُقَهُ وَ دِينَهُ فَرَوْجُوهُ إِنَّكُمْ إِلَّا تَفْعَلُوهُ تَكُنْ

អយុត្តិធម៌និងបទល្មើស

137- قَالَ رَسُولُ اللَّهِ (ص) : إِذَا كَانَ يَوْمُ الْقِيَامَةِ نَادَى مُنَادٍ: أَيْنَ الظَّالِمَةُ وَ أَعْوَانُهَا وَ مَنْ لَأَقَ

لَهُمْ دَوَاءٌ أَوْ رِطَاطٌ لَهُمْ كَيْسًا أَوْ مَدَدٌ لَهُمْ مَدَّةً فَلَمْ فَاخْشُرُوهُمْ مَعَهُمْ

ثواب الأعمال/309

១៣៧. រ៉ស៊ីលុលឡោះហ្គ័រ عليه السلام មានវចនៈថា៖ "នាថ្ងៃគ្លីយ៉ាម៉ាស៊ុន នឹងមានអ្នកប្រកាសថា៖ "ឯណាទៅបណ្តាអ្នកសង្កត់សង្កិននិងសហការីរបស់ពួកគេ និងពួកដែលរៀបចំជំនួយ មីកទៅឲ្យពួកនោះ ឬពួកចងចង់ឲ្យពួកនោះ ឬពួកដែលនាំទឹកមីកប៉ាកកាទៅឲ្យពួក នោះ ? ពួកទាំងនេះនឹងត្រូវប្រមូលជុំគ្នាជាមួយពួកនោះ (គឺពួកអយុត្តិធម៌) ។"

ស្លាវ៉ាប៊ុលអាអ៊ុម៉ាល ទំព័រ៣០៩

138- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : وَاللَّهِ لَوْ أُعْطِيَتْ الْأَقَالِيمَ السَّبْعَةَ بِمَا تَحْتِ أَفْلاكِهَا

عَلَى أَنْ أَعْصِيَ اللَّهَ فِي نَمَلَةٍ أَسْلُبَهَا جُلْبَ شَعْبِيرَةٍ مَا فَعَلْتُهُ

نهج البلاغة/347

១៣៨. អ៊ីម៉ាំ អាមីរុល មុមីនីន អាណី صلوات الله عليه មានវចនៈថា៖ "សូមស្បថចំពោះអល់ឡោះហ្គ័រ عليه السلام, បើសិនជាគេចាត់តាំង عليه السلام បានទទួលការប្រគល់ស្រុកទាំង ៧ ឲ្យមកគ្រប់គ្រងជាមួយនឹងសព្វ សារពើដែលមាននៅក្រោមមេឃ ដើម្បីតែចាត់តាំងលើសអល់ឡោះហ្គ័រ عليه السلام ក្នុងរឿង ដណ្តើមគ្រាប់ស្រូវសាលីពីស្រមោចមួយនោះ គេចាត់តាំងលើសអល់ឡោះហ្គ័រ عليه السلام នឹងមិនធ្វើជាដាច់ខាត ។"

ណាស្ត្រូល បាឡាហ្គុះត្តី ទំព័រទី៣៤៧

139- قَالَ الْإِمَامُ الْبَاقِرُ (ع) : الظُّلْمُ ثَلَاثَةٌ: ظُلْمٌ يَعْرِفُهُ اللَّهُ عَزَّ وَ جَلَّ وَ ظُلْمٌ لَا يَعْرِفُهُ، وَ ظُلْمٌ لَا

يَدَعُهُ اللَّهُ، فَأَمَّا الظُّلْمُ الَّذِي لَا يَعْرِفُهُ فَالشَّرْكُ بِاللَّهِ عَزَّ وَ جَلَّ، وَ أَمَّا الظُّلْمُ الَّذِي يَعْرِفُهُ اللَّهُ فَظُلْمٌ

الرَّجُلِ نَفْسُهُ فِيمَا بَيْنَهُ وَ بَيْنَ اللَّهِ عَزَّ وَ جَلَّ، وَ أَمَا الظُّلْمُ الَّذِي لَا يَدْعُهُ فَاَلْمَدَائِنَةُ بَيْنَ الْعِبَادِ

330/2/الكافي

១៣៩. អ៊ីម៉ា អាល បាញ៉ា^{صلوات الله عليه والسلم} មានវចនៈថា៖ "បទល្មើសមាន ៣ ប្រភេទគឺ៖ បទល្មើសដែលអស់ឡោះហ្ន៎^ع ព្រះដ៏ខ្ពង់ខ្ពស់អភ័យឲ្យ, បទល្មើសដែលព្រះអង្គមិនអភ័យឲ្យ, និងបទល្មើសដែលព្រះអង្គមិនបណ្តោយបាន ។ បទល្មើសដែលព្រះអង្គមិនអភ័យឲ្យនោះគឺការមិនចុះចិត្តស៊ប់ចំពោះអស់ឡោះហ្ន៎^ع (ដោយយកអ្វីផ្សេងមកហ៊ុនហាយជាមួយអស់ឡោះហ្ន៎^ع) ព្រះដ៏មានមហិទ្ធិប្រទ្ធិ និងរុងរឿង, បទល្មើសដែលអស់ឡោះហ្ន៎^عអភ័យឲ្យនោះគឺ កំហុសដែលបុគ្គលណាម្នាក់ធ្វើខុសចំពោះខ្លួនឯងផ្ទាល់ ក្នុងរឿងរវាងខ្លួនគេនិងអស់ឡោះហ្ន៎^ع ដែលជាម្ចាស់នៃមហិទ្ធិប្រទ្ធិនិងសេចក្តីរុងរឿង, ឯបទល្មើសដែលព្រះអង្គមិនបណ្តោយបាននោះគឺ ការប្រព្រឹត្តិល្មើសសិទ្ធិមនុស្ស ។"

កំណត់

បទល្មើសទី ៣ ចង្អុលទៅលើបុគ្គលដែលប្រព្រឹត្តិល្មើសសិទ្ធិជនដទៃ ។ ការលុបលាងកំហុសនោះគឺ ជំបូង ផ្តាច់ចិត្តម្ចាស់សិទ្ធិដែលត្រូវគេប្រព្រឹត្តិបំពាននោះ ។ បើអ្នកនោះលើកទោសឲ្យគេ បទល្មើសនោះនឹងទៅជាកំហុសមួយ ដែលបុគ្គលណាម្នាក់ប្រព្រឹត្តិចំពោះខ្លួនឯងផ្ទាល់ ។ គេអាចនឹងបានទទួលការអភ័យទោសពីអស់ឡោះហ្ន៎^ع ។

អាលកាហ្វីយ៍ ក្បាលទី២ ទំព័រ៣៣០

140- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : الظُّلْمُ بُرْءُ الْقَدَمِ وَ يَسْلُبُ النَّعَمَ وَ يُهْلِكُ الْأُمَّمَ

456/تصنيف غرر الحكم

១៤០. អ៊ីម៉ា អាមីរុល មូមីនីន អាលី^{صلوات الله عليه والسلم} មានវចនៈថា៖ "ការប្រព្រឹត្តិបំពាននោះនឹងធ្វើឲ្យភ្នាក់ដើងដើរផ្លូវខុស, និងធ្វើឲ្យសិរីសួស្តីរបេះរេចចុះ, ហើយនឹងសម្លាប់ប្រជាជាតិ ។"

តាស្មីនីហ្វ គួរីវុល ហ្គីកាំ ក្បាលទី២ ទំព័រ

141- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : لَيْسَ شَيْءٌ أَدْعَى إِلَى تَغْيِيرِ نِعْمَةِ اللَّهِ وَ تَعْجِيلِ نَقْمَتِهِ

267- قَالَ الْإِمَامُ الصَّادِقُ (ع) : أَقْدَرُ الذُّنُوبِ ثَلَاثَةٌ: قَتْلُ الْبُهَيْمَةِ وَ حَبْسُ مَهْرِ الْمَرْأَةِ وَ مَنَعُ الْأَجْرِ آخَرُهُ

268/64/بحار الأنوار

២៦៧. អ៊ីម៉ា ឡាឡី^{صلوات الله عليه والسلم} មានវចនៈថា៖ "បាបអាក្រក់បំផុតមានបីគឺ៖ ប្រើការសត្វធ្ងន់ពន់ពេកដូចសម្លាប់វា, កំណាញ់មិនព្រមឲ្យផ្លែខាន់ស្លាស្ត្រី, មិនបង់ប្រាក់ឈ្នួលឲ្យអ្នកស៊ីឈ្នួល ។"

ប៊ីហ្គារុល អាន់វ៉ា ក្បាលទី២៥ ទំព័រ២៦៨

អត្រាខាន់ស្លា

268- قَالَ رَسُولُ اللَّهِ (ص) : أَعْظَمُ النَّكَاحِ بَرَكَةٌ آيسِرُهُ مَوْوَنَةٌ

299/16/كنز العمال

២៦៨. រ៉ស្មីលុលឡោះហ្ន៎^{صلوات الله عليه والسلم} មានវចនៈថា៖ "អាពាហ៍ពិពាហ៍ដែលមានសិរីសួស្តីលើសលុបនោះបានទៅលើ អាពាហ៍ពិពាហ៍ដែលមានខាន់ស្លាទាបបំផុត ។"

កាន់ស៊ុល អ៊ីម៉ាល់ ក្បាលទី ១៦ ទំព័រទី ២៩៩

269- قَالَ رَسُولُ اللَّهِ (ص) : أَفْضَلُ نِسَاءِ أُمَّتِي أَصْبَحُهُنَّ وَحَهَا وَ أَقَلَّهُنَّ مَهْرًا

236/103/بحار الأنوار

២៦៩. រ៉ស្មីលុលឡោះហ្ន៎^{صلوات الله عليه والسلم} មានវចនៈថា៖ "ឧត្តមស្ត្រីនៃសហគមន៍ខ្ញុំគឺស្ត្រីដែលមានសម្រស់មុខ និងមានខាន់ស្លាទាប ។"

ប៊ីហ្គារុល អាន់វ៉ា ក្បាលទី១០៣ ទំព័រ២៣៦

និងមានយោងអាក្រក់របស់នាង ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល៥៨ ទំព័រ៣២១

264- قَالَ الْإِمَامُ أَبُو عَبْدِ اللَّهِ (ع) : السُّرَاقُ ثَلَاثَةٌ: مَانِعِ الزَّكَاةَ وَ مُسْتَحْلِلُ مَهْوَرِ النَّسَاءِ وَ كَذَلِكَ مَنْ اسْتَدَانَ وَ لَمْ يَنْوَ قَضَاءَهُ

بحار الأنوار/12/96

២៦៤. អ៊ីម៉ាំ អាមីរុល មុមីនីន អាឡី ឥល្យាស មានវចនៈថា៖ "ពួកចោរមានបីប្រភេទគឺ៖

១-បណ្តាអ្នកដែលមិនព្រមបរិច្ចាគទាន (ស្វាភាគ) ។

២-បណ្តាអ្នកដែលគិតថា ការមិនព្រមប្រាក់ខាន់ស្លាបរបស់ស្ត្រីនោះជាការត្រឹមត្រូវតាមច្បាប់ ។

៣-បណ្តាអ្នកជំពាក់បំណុល ហើយមិនព្រមសងបំណុល ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល៨៦ ទំព័រ១២

265- قَالَ الْإِمَامُ الصَّادِقُ (ع) : إِنَّ مِنْ بَرَكَةِ الْمَرْأَةِ قَلَّةٌ مَهْرَهَا وَ مِنْ شُومِهَا كَثْرَةٌ مَهْرَهَا

من لا يحضره الفقيه/387/3

២៦៥. អ៊ីម៉ាំ ឥម្មាមុល អាឡី ឥល្យាស មានវចនៈថា៖ "ពិតណាស់ សិរីសួស្តីរបស់ស្ត្រីគឺ តម្លៃខាន់ស្លាទាបរបស់នាង រីឯប្រដូលអាក្រក់របស់នាងគឺតម្លៃប្រាក់ខាន់ស្លាខ្ពស់របស់នាង ។"

មាន ឡា យ៉ាស៊ូឡូហ៊ុល ហ្វាត្វិស្ត ក្បាលទី ៣ ទំព័រ៣៨៧

266- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : لَا تُعَالُوا بِمَهْوَرِ النَّسَاءِ فَتَكُونُ عَدَاوَةً

وسائل الشيعة/253/21

២៦៦. អ៊ីម៉ាំ អាមីរុល មុមីនីន អាឡី ឥល្យាស មានវចនៈថា៖ "ចូរកុំដាក់តម្លៃខាន់ស្លាស្ត្រីខ្ពស់ពេក ពីព្រោះវានឹងជួញសត្រូវ ។"

مِنْ إِقَامَةٍ عَلَى ظُلْمٍ، فَإِنَّ اللَّهَ سَمِيعٌ دَعْوَةَ الْمُضْطَهَدِينَ وَ هُوَ لِلظَّالِمِينَ بِالْمَرْصَادِ

نهج البلاغة الرسالة 53

១៤១. អ៊ីម៉ាំ អាមីរុល មុមីនីន អាឡី ឥល្យាស មានវចនៈថា៖ "ពុំមានអ្វីដែលជំរុញទៅរកការប្រែក្រឡាស់សេចក្តីប្រោសប្រណិរបស់អល់ឡោះហ្ន៎ ឬការតបស្នងយ៉ាងឆាប់រហ័សរបស់ព្រះអង្គ ខ្លាំងជាងសេចក្តីមានៈប្រព្រឹត្តិបទបំពានឡើយ ពីព្រោះអល់ឡោះហ្ន៎ទ្រង់ព្រះសវនការការប្លង់ស្នងរបស់ជនដែលត្រូវគេប្រព្រឹត្តបំពាន ហើយព្រះអង្គឃ្នាំមើលជនប្រព្រឹត្តិបំពានទាំងពួង ។"

ណាស្ត័យុល បាឡាភ្នុត្តិ លិខិត៥៣

សិទ្ធិរបស់មិត្តមុស្លីម

142- قَالَ رَسُولُ اللَّهِ (ص) : مَنْ أَخْرَجَ مُؤْمِنًا ثُمَّ أَعْطَاهُ الدُّنْيَا لَمْ يَكُنْ ذَلِكَ كَفَّارَتَهُ وَلَمْ يُؤْجَرْ عَلَيْهِ

بحار الأنوار/150/75

១៤២. រស្មីលុលឡោះហ្ន៎ ឥល្យាស មានវចនៈថា៖ "អ្នកណាមួយធ្វើឲ្យអ្នកសទ្ធាកើតទុក្ខ អ្នកនោះមិនអាចយកផលប្រយោជន៍នៃលោកនេះទៅឲ្យគេជាអំណោយដើម្បីលុបលាងអំពើនោះបានទេ ព្រោះវាមិនគ្រប់គ្រាន់ទេ រៀបលែងតែអ្នកនោះកែប្រែខ្លួន និងធ្វើឲ្យអ្នករងអំពើអយុត្តិធម៌នោះស្រាកទុក្ខ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល៧៥ ទំព័រ១៥០

143- قَالَ الْإِمَامُ الْكَاسِمُ (ع) : مِنْ أَوْجَبِ حَقِّ أَخِيكَ أَلَّا تَكْتُمَهُ شَيْئًا يَنْفَعُهُ لَا مِنْ دُنْيَاهُ وَ لَا مِنْ آخِرَتِهِ

بحار الأنوار/75/2

១៤៣. អ៊ីម៉ាំ អាឡី ឥល្យាស មានវចនៈថា៖ "ក្នុងចំណោមកាតព្វកិច្ចរបស់អ្នកចំពោះ

បងប្អូនមុស្លិមរបស់អ្នកគឺ អ្នកមិនត្រូវបិទបាំងអ្វីទាល់តែសោះដែលមានប្រយោជន៍ សម្រាប់ពួកគេឡើយ ទោះបីទាក់ទងលោកនេះក្តី ឬលោកមុខក្តី ។"

ប៊ីហ្គារុល អាន់វ៉ា ក្បាល២ ទំព័រ៧៥

144- قَالَ الْإِمَامُ الْحَسَنُ بْنُ عَلِيٍّ (ع) : صَاحِبِ النَّاسِ مِثْلَ مَا تُحِبُّ أَنْ يُصَاحِبُوكَ بِهِ

بحار الأنوار/116/78

១៤៤. អ៊ីម៉ា ហ្គាសាន់ ប៊ិន អ៊ាលី صلوات الله عليه មានវចនៈថា៖ "ចូរមានបដិសណ្ឋារៈចំពោះអ្នកដទៃ ឲ្យដូចដែលអ្នកចង់ឲ្យអ្នកដទៃមានបដិសណ្ឋារៈមកលើខ្លួនអ្នកដែរ ។"

ប៊ីហ្គារុល អាន់វ៉ា ក្បាល៧៨ ទំព័រ១១៦

145- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : رَحِمَ اللَّهُ أَمْرًا أَحْيَا حَقًّا وَ أَمَاتَ بَاطِلًا وَ دَخَصَ الْجَوْرَ وَ أَقَامَ الْعَدْلَ

غرر الحكم/181

១៤៥. អ៊ីម៉ា អាមីរុល មូមីនីន អ៊ាលី صلوات الله عليه មានវចនៈថា៖ "សូមអស់ឡោះហ្ន៎ رحم ប្រទានព្រះ មេត្តាមកលើជនណាដែលរក្សាអំពើយុត្តិធម៌ និងលុបបំបាត់អំពើអយុត្តិធម៌ ឬបដិសេធ អយុត្តិធម៌និងរក្សាទុកយុត្តិធម៌ ។"

គួររុលហ្គីកាំ ទំព័រ១៨១

146- قَالَ الْإِمَامُ الصَّادِقُ (ع) : أَرْبَعَةٌ مِنْ أَخْلَاقِ الْأَنْبِيَاءِ عَلَيْهِمُ السَّلَامُ: الْبِرُّ، وَالسَّخَاءُ، وَالصَّبْرُ عَلَى النَّاتِبَةِ، وَالْقِيَامُ بِحَقِّ الْمُؤْمِنِ

تحف العقول/277

១៤៦. អ៊ីម៉ា ស្ទួឌីក្វី صلوات الله عليه មានវចនៈថា៖ "ចរិតលក្ខណៈទាំងបួននេះមកពីចរិតរបស់ណាប៊ី គឺ៖ គុណធម៌, មេត្តាធម៌, អំណត់និងសេចក្តីព្យាយាមក្នុងការអត់ធ្មត់ចំពោះទុក្ខវេទនា, និងលើកតម្កើងសិទ្ធិរបស់អ្នកសទ្ធា ។"

261- قَالَ الْإِمَامُ الْكَاطِمُ (ع) : إِنَّ لِلَّهِ ظِلًّا تَحْتَ يَدِهِ يَوْمَ الْقِيَامَةِ لَا يَسْتَظِلُّ تَحْتَهُ إِلَّا نَبِيٌّ أَوْ وَصِيٌّ نَبِيٍّ أَوْ مُؤْمِنٌ أَعْتَقَ عَبْدًا مُؤْمِنًا أَوْ مُؤْمِنٌ قَضَا مَعْرَمَ مُؤْمِنٍ أَوْ مُؤْمِنٌ كَفَّ أَيْمَةً مُؤْمِنٍ

بحار الأنوار/356/74

២៦១. អ៊ីម៉ា អាត់ កាត្យឹម صلوات الله عليه មានវចនៈថា៖ "នាថ្ងៃទូទាត់ អស់ឡោះហ្ន៎ رحم នឹងលាត សន្លឹងម្លប់នៃព្រះមេត្តា ហើយពុំមានអ្វីនៅពីក្រោមម្លប់នោះក្រៅពីបណ្តាណាប៊ី, ឬ អនុនាយករបស់ពួកលោក, ឬអ្នកសទ្ធាដែលបានដោះលែងឲ្យមានសេរីភាពនូវទាសៈ ដែលមានជំនឿ, ឬអ្នកមានជំនឿដែលបានសងបំណុលជូនអ្នកមានសទ្ធាម្នាក់ទៀត, ឬ អ្នកមានសទ្ធាដែលបានជួយរៀបការឲ្យមនុស្សលីវ ។"

ប៊ីហ្គារុល អាន់វ៉ា ក្បាល៧៤ ទំព័រ៣៥៦

262- قَالَ رَسُولُ اللَّهِ (ص) : وَ مَنْ عَمِلَ فِي تَزْوِيجِ بَيْنَ مُؤْمِنَيْنِ حَتَّى يَجْمَعَ بَيْنَهُمَا زَوْجَهُ اللَّهُ عَزَّوَجَلَّ أَلْفَ امْرَأَةٍ مِنَ الْحُورِ الْعِينِ كُلِّ امْرَأَةٍ فِي قَصْرِ مِنْ دُرٍّ وَ يَأْقُوتَ

وسائل الشيعة/46/20

២៦២. រ៉ស្ទីលុលឡោះហ្ន៎ صلوات الله عليه មានវចនៈថា៖ "អ្នកណាមួយរៀបការឲ្យអ្នកមានសទ្ធា ធ្វើឲ្យ ពួកគេបានរៀបការក្រោមច្បាប់អស់ឡោះហ្ន៎ رحم, អស់ឡោះហ្ន៎ رحم នឹងឲ្យអ្នកនោះ បានរៀប ការជាមួយស្រីស្និទ្ធិមួយពាន់នាក់ ហើយពួកនាងម្នាក់ៗនឹងនៅក្នុងប្រាសាទមួយដែលធ្វើ អំពីគជនិងគ្បុងទទឹម ។"

វ៉ាសាអ៊ីលុស្ត ស្ទីអាស្ត ក្បាលទី ២០ ទំព័រ៤៦

ភរិយានិងខាន់ស្លា

263- قَالَ رَسُولُ اللَّهِ (ص) : شَوْمُ الْمَرْأَةِ غَلَاءٌ مَهْرَهَا وَ سُوءُ خُلُقِهَا

بحار الأنوار/321/58

២៦៣. រ៉ស្ទីលុលឡោះហ្ន៎ صلوات الله عليه មានវចនៈថា៖ "ប្រផ្នូលអាក្រក់របស់ស្រ្តីគឺ ប្រាក់ខាន់ស្លាថ្លៃ

258- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : أَفْضَلُ الشَّفَاعَاتِ أَنْ تَشْفَعَ بَيْنَ اثْنَيْنِ فِي نِكَاحٍ حَتَّى يَجْمَعَ اللَّهُ بَيْنَهُمَا

التهديب/415/7 و الكافي/331/5

២៥៨. អ៊ីម៉ាំ អាមីរុល មុមីនីន អាលី ^{صلوات الله عليه والسلام} មានវចនៈថា៖ "ការសម្រុះសម្រួលដែលប្រសើរ បំផុតនោះគឺ អ្នកចូរជួយជ្រោមជ្រែងឲ្យមនុស្សពីរនាក់បានរៀបការជាមួយគ្នាស្របតាម ច្បាប់ អ្នកទាំងពីរនឹងបានរៀបការក្រោមច្បាប់អល់ឡោះហ្វី ^{عجل} ។"

អាត់តាស្តូប ក្បាលទី ៧ ទំព័រទី ៤១៥ និង អាល់កាហ្វីយ៍ ក្បាលទី ៥ ទំព័រ ៣៣១

259- قَالَ الْإِمَامُ الْكَاسِمُ (ع) : ثَلَاثَةٌ يَسْتَظِلُّونَ بِظِلِّ عَرْشِ اللَّهِ يَوْمَ لَا ظِلَّ إِلَّا ظِلُّهُ رَجُلٌ زَوْجَ أَخَاهُ الْمُسْلِمِ أَوْ أَخْدَمَهُ أَوْ كَتَمَ لَهُ سِرًّا

بحار الأنوار/356/74

២៥៩. អ៊ីម៉ាំ អាល់ កាស៊ីម ^{صلوات الله عليه والسلام} មានវចនៈថា៖ "នាថ្ងៃជំនុំជម្រះ ថ្ងៃដែលពុំមានម្លប់ ក្រៅពី ម្លប់ព្រះមេត្តារបស់អល់ឡោះហ្វី ^{عجل} នោះ មនុស្សបីចំពូកនឹងបានទទួលគុណប្រយោជន៍ពី ម្លប់ព្រះរាជបល្ល័ង្កអល់ឡោះហ្វី ^{عجل} គឺ៖ បុរសដែលញ៉ាំងឲ្យបងប្អូនមុស្លិមរបស់គេបានរៀប ការនឹងគ្នា, ឬបុរសដែលបានបម្រើសេវារបស់គេ, ឬអ្នកដែលលាក់បាំងរឿងសម្ងាត់របស់ គេ ។"

បីហ្គារុល អាស័រ ក្បាល៧៤ ទំព័រ៣៥៦

260- قَالَ الْإِمَامُ الصَّادِقُ (ع) : مَنْ زَوَّجَ عَزَبًا كَانَ مِمَّنْ يَنْظُرُ اللَّهُ إِلَيْهِ يَوْمَ الْقِيَامَةِ

التهديب/404/7

២៦០. អ៊ីម៉ាំ ស្វឺឌីកូ ^{صلوات الله عليه والسلام} មានវចនៈថា៖ "អ្នកណាមួយបានរៀបការឲ្យ មនុស្សលីវ អ្នកនោះ នឹងបាននៅក្នុងចំណោមអស់អ្នក ដែលអល់ឡោះហ្វី ^{عجل} នឹងពិចារណាមើលនាថ្ងៃរស់ឡើង វិញ ។"

អាត់តាស្តូប ក្បាលទី ៧ ទំព័រទី ៤០៥

147- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : إِنَّمَا عِمَادُ الدِّينِ، وَ جَمَاعُ الْمُسْلِمِينَ، وَالْعِدَّةُ لِإِعْدَاءِ، الْعَامَّةِ مِنَ الْأُمَّةِ، فَلْيَكُنْ صِعُوكَ لَهُمْ، وَمَيْلَكَ مَعَهُمْ

نهج البلاغة الرسالة/429/53

១៤៧. អ៊ីម៉ាំ អាមីរុល មុមីនីន អាលី ^{صلوات الله عليه والسلام} មានវចនៈថា៖ "ការពិត ការរូបរួមគ្នារបស់ប្រជា រាស្ត្រ ជាសហគមន៍តែមួយនោះជាសសរទ្រូងនៃសាសនា, ជាឥទ្ធិពលនៃបណ្តាមុស្លិម និងជាការការពារទល់នឹងបច្ចាមិត្ត ។ ដូច្នេះ គួរតែបន្ទន់ខ្លួនទៅរកពួកគេ និងទុកចិត្តពួក គេ ។"

ណាស្តូប្យុល បាឡាណុក្កុ លិខិត៥៣

148- قَالَ الْإِمَامُ الصَّادِقُ (ع) : مَا عُيِدَ اللَّهُ بِشَيْءٍ أَفْضَلَ مِنْ آدَاءِ حَقِّ الْمُؤْمِنِ

الكافي/170/2

១៤៨. អ៊ីម៉ាំ ស្វឺឌីកូ ^{صلوات الله عليه والسلام} មានវចនៈថា៖ "ពុំមានការគោរពបូជាអល់ឡោះហ្វី ^{عجل} ណាមួយ ដែលប្រសើរជាងការគោរពបូជាអល់ឡោះហ្វី ^{عجل} ដោយគោរពសិទ្ធិអ្នកសទ្ធានោះទេ ។"

អាល់កាហ្វីយ៍ ក្បាលទី ២ ទំព័រទី១៧០

149- قَالَ رَسُولُ اللَّهِ (ص) : مَنْ آذَى مُؤْمِنًا فَقَدْ آذَانِي

بحار الأنوار/72/67

១៤៩. រស្មីលុលឡោះហ្វី ^{صلوات الله عليه وآله} មានវចនៈថា៖ "អ្នកណាមួយធ្វើឲ្យអ្នកមានសទ្ធាឈឺចាប់ ពិតប្រាកដណាស់ អ្នកនោះធ្វើឲ្យតថាគត ^{صلوات الله عليه وآله} ខ្ញុំឈឺចាប់ ។"

បីហ្គារុល អាស័រ ក្បាល៦៧ ទំព័រ៧២

150- قَالَ رَسُولُ اللَّهِ (ص) : مَنْ افْتَطَعَ مَالَ مُؤْمِنٍ عَصَبًا يَغْيِرُ حَقَّ كَمْ يَزِلَّ اللَّهُ مُعْرِضًا عَنْهُ، مَا قَتَا لِأَعْمَالِهِ الَّتِي يَعْمَلُهَا مِنَ الْبِرِّ وَالْخَيْرِ لَا يُنْبِتُهَا فِي حَسَنَاتِهِ حَتَّى يَتُوبَ وَ يُرَدَّ الْمَالُ الَّذِي أَخَذَهُ

مستدرک الوسائل 89/17

១៥០. វិស្វលុលឡោះហ្ន៎ عليه السلام មានវចនៈថា៖ "អ្នកណាមួយដណ្តើមទ្រព្យអ្នកសទ្ធាណាម្នាក់ ដោយអយុត្តិធម៌ អល់ឡោះហ្ន៎ عليه السلام នឹងមានទោមនស្សចំពោះអ្នកនោះជាដរាប ហើយព្រះអង្គ នឹងមិនទទួលបណ្តាអំពើល្អដែលគេបានប្រព្រឹត្តនោះទេ ។ អំពើល្អទាំងនោះនឹងមិនត្រូវ កត់ត្រាទុកក្នុងចំណោមអំពើល្អទេ លុះត្រាតែអ្នកនោះភ្ញាក់រឭកកែប្រែខ្លួន ហើយឲ្យទ្រព្យ ដែលបានយកមកនោះទៅម្ចាស់ឲ្យគេវិញ ។"

មុសតាដ្ឋវក់ អាល់វ៉ាសាអ៊ីល ក្បាលទី ១៧ ទំព័រ៨៩

វន្តនាការ

151- عَنْ النَّبِيِّ (ص) قَالَ : إِذَا تَلَّاقَيْتُمْ فَتَلَّاقُوا بِالتَّسْلِيمِ وَ التَّصَافِحِ، وَ إِذَا تَفَرَّقْتُمْ فَتَفَرَّقُوا بِالْإِسْتِغْفَارِ

بحار الأنوار/4/76

១៥១. ណាប៊ី عليه السلام មានវចនៈថា៖ "ពេលពួកលោកជួបគ្នា ចូរសម្តែងវន្តនាការ (សាឡាម) នឹងឱបប្រកៀកគ្នា ។ ពេលពួកលោកបែកគ្នា ចូរលាគ្នាដោយសូមអភ័យទោសគ្នា ។"

ប៊ីហ្គារុល អាន់វ៉ា ក្បាល៧៦ ទំព័រ៤

152- قَالَ الْحُسَيْنُ بْنُ عَلِيٍّ (ع) : لِلسَّلَامِ سَبْعُونَ حَسَنَةً تَسْعُ وَ سِتُّونَ لِلْمُبْتَدِي وَ وَاحِدَةٌ لِلرَّادِّ

بحار الأنوار/120/78

១៥២. អ៊ីហ្គាំ ហ្វៃសែន ប៊ីន អុលី عليه السلام មានវចនៈថា៖ "ចិតសិបរង្វាន់ជាចំណែករបស់អ្នក ណាមួយដែលផ្តើម (សម្តែងវន្តនាការ), ឯអ្នកទទួល (សាឡាម) នោះបានមួយរង្វាន់ ។ (ពេលជួបគ្នា អ្នកដែលចាប់ផ្តើមឲ្យសាឡាមបានរង្វាន់ច្រើនជាងគេ ។)"

ប៊ីហ្គារុល អាន់វ៉ា ក្បាល៧៨ ទំព័រ១២០

ចំណោមពួកអ្នកមានលទ្ធភាពនឹងរៀបការបាន ចូររៀបការចុះ ពីព្រោះវាប្រព្រឹត្តទៅដោយសម្រាប់ ភ្នែករបស់អ្នក (មិនសម្លឹងមើលស្រ្តី) ហើយវាជួយការពារខ្មាស់របស់អ្នក (ឲ្យនៅតែមាន សទ្ធាធម៌មុត្ត (ជឿស៊ីបចំពោះអល់ឡោះហ្ន៎ عليه السلام) ។"

មុសតាដ្ឋវក់ អាល់វ៉ាសាអ៊ីល អាល់ស្ត្រីអាស្ត ក្បាលទី ១៤ ទំព័រ១៥៣

256- قَالَ رَسُولُ اللَّهِ (ص) : إِنَّهُ نَهَى عَنِ التَّبَتُّلِ وَ نَهَى النِّسَاءَ أَنْ يَتَّبَتَّلْنَ وَ يَقَطَعْنَ أَنْفُسَهُنَّ مِنَ الْأَزْوَاجِ

مستدرک الوسائل الشيعية/248/14

១៥៦. វិស្វលុលឡោះហ្ន៎ عليه السلام បានហាមមិនឲ្យនៅលីវ និងបានហាមអស់ស្រ្តីមិនឲ្យនៅក្នុង ព្រហ្មចារិយភាព និងមិនព្រមរៀបការ ។"

មុសតាដ្ឋវក់ អាល់វ៉ាសាអ៊ីល អាល់ស្ត្រីអាស្ត ក្បាល១៤ ទំព័រ២៤៨

ការជ្រោមជ្រែងឲ្យមានអាពាហ៍ពិពាហ៍តាមច្បាប់សាសនា

257- قَالَ رَسُولُ اللَّهِ (ص) : مَنْ عَمِلَ فِي تَزْوِيجِ حَلَالٍ حَتَّى يَجْمَعَ اللَّهُ بَيْنَهُمَا رَوَّجَهُ اللَّهُ مِنَ الْخُورِ الْعَيْنِ وَ كَانَ لَهُ بِكُلِّ خُطْوَةٍ خَطَاهَا وَ كَلِمَةٍ تَكَلَّمَ بِهَا عِبَادَةٌ سَنَةٍ

بحار الأنوار/221/103

២៥៧. វិស្វលុលឡោះហ្ន៎ عليه السلام មានវចនៈថា៖ "អ្នកណាមួយខិតខំក្នុងការរៀប អាពាហ៍ពិពាហ៍ឲ្យមុស្លិមពីរនាក់ជាគូគ្នា តាមច្បាប់សាសនា ដើម្បី អល់ឡោះហ្ន៎ عليه السلام នឹងឲ្យ អ្នកនោះបានរៀបការជាមួយនឹងស្រីឯស្រី ដែលមានប្រស្រីភ្នែកខ្មៅ ហើយគេនឹងបាន ទទួលរង្វាន់មួយឆ្នាំសម្រាប់អ្វីៗដដែលខ្លួនបានធ្វើ រាល់ដំហានដែលខ្លួនឈាន ឬរាល់ សម្តីដែលខ្លួននិយាយ ។"

ប៊ីហ្គារុល អាន់វ៉ា ក្បាល១០៣ ទំព័រ២២១

153- عَنْ أَبِي عَبْدِ اللَّهِ (ع) قَالَ جَمَعَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَآلِهِ بَنِي عَبْدِ الْمُطَّلِبِ فَقَالَ يَا بَنِي عَبْدِ الْمُطَّلِبِ أَفْشُوا السَّلَامَ وَصَلُوا الْأَرْحَامَ وَ تَهَجَّدُوا وَ النَّاسُ نِيَامٌ وَ أَطْعَمُوا الطَّعَامَ وَ أَطْيَبُوا الْكَلَامَ تَدْخُلُوا الْحَنَّةَ بِسَلَامٍ

بحار الأنوار/393/69

១៥៣. អ៊ីម៉ា អាប៊ី អាប់ឌុលឡោះហ្គី (អ៊ីម៉ា ស្វីឌីក្វិ صلوات الله عليه والسلام) មានវចនៈថា វេស្វីលុលឡោះហ្គី عليه السلام បានប្រជុំបណ្តាកូនចៅរបស់ អាប់ឌុល មុត្តត្ថីលិប عليه السلام និងបានមានវចនៈថា៖ "ឱបណ្តាកូនចៅរបស់អាប់ឌុល មុត្តត្ថីលិប عليه السلام អើយ ចូរផ្តើមវន្តនាការ ចូររាប់អានសាច់ញាតិ ចូរនមស្ការ(ស្វ័យឡាត្ត) យប់ក្នុងពេលដែលជនឯទៀតដេកលក់ ចូរឲ្យអាហារ (ដល់អ្នកដទៃ) និងចូរប្រើវាចារប្រពៃ ពួកលោកនឹងបានចូលស្ថានសួគ៌ដោយសុវត្ថិភាព ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល៦៩ ទំព័រ៣៩៣

253- قَالَ رَسُولُ اللَّهِ (ص) : إِنَّ الْأَبْكَارَ بِمَنْزِلَةِ النَّمْرِ عَلَى الشَّحْرِ إِذَا أَدْرَكَ تَمْرُهُ فَلَمْ يُجْتَنَى أَفْسَدَتْهُ الشَّمْسُ وَ نَقَرَتْهُ الرِّيحُ وَ كَذَلِكَ الْأَبْكَارُ إِذَا أَدْرَكَنَ مَا يُدْرِكُ النِّسَاءَ فَلَيْسَ لَهُنَّ دَوَاءٌ إِلَّا الْبُعُورَةُ وَ إِلَّا لَمْ يُؤْمَنْ عَلَيْهِنَّ الْفَسَادُ لِأَنَّهِنَّ بَشَرٌ

الکافی/337/5

២៥៣. វេស្វីលុលឡោះហ្គី عليه السلام មានវចនៈថា៖ "ពិតប្រាកដណាស់ យុវតីប្រៀបបាននឹងផ្លែឆៃឈើនៅលើដើម បើបណ្តោយឲ្យផ្លែនោះទុំដោយមិនបេះទេនោះ កម្ដៅថ្ងៃនឹងធ្វើឲ្យវាខូចហើយខ្យល់នឹងធ្វើឲ្យវាខ្ចាត់ខ្ចាយ ។ យុវតីក៏ដូច្នោះដែរ ។ កាលណាពួកនាងយល់ដឹងថា ចិត្តគំនិតមនុស្សស្រីយ៉ាងណានោះ ពុំមានថ្នាំណាអាចថែរក្សាបានទេ លើកលែងតែស្វាមី ។ បើពួកនាងមិនរៀបការទេ ពួកនាងចៀសពុំផុតពីការនាំឲ្យខូចខាតទេ ពីព្រោះពួកនាងជាមនុស្សដែរ ។ (ពួកនាងមានសភាវគតិមនុស្ស និងចរិតដូចមនុស្សឯទៀតដែរ)

អាល់កាហ្វីយ័ ក្បាលទី ៥ ទំព័រ ៣៣៧

154- قَالَ الْإِمَامُ الصَّادِقُ (ع) : الْبَادِيُ بِالسَّلَامِ أَوْلَى بِاللَّهِ وَ رَسُولِهِ

وسائل الشيعة/55/12

១៥៤. អ៊ីម៉ា ស្វីឌីក្វិ صلوات الله عليه والسلام មានវចនៈថា៖ អ្នកណាមួយផ្តើមឲ្យសាឡាម រមែងជាទីស្រឡាញ់ជាងគេរបស់អល់ឡោះហ្គី عليه السلام និងវេស្វីលុលរបស់ព្រះអង្គ عليه السلام ។"

វ៉ាសាអ៊ីលុស្ត អ៊ីម៉ា ក្បាល១២ ទំព័រ៥៥

254- قَالَ رَسُولُ اللَّهِ (ص) : مَا مِنْ شَابٍّ تَزَوَّجَ فِي حَدَاثَةِ سِنِّهِ إِلَّا عَجَّ شَيْطَانُهُ يَا وَيْلَهُ، يَا وَيْلَهُ عَصَمَ مِنِّي ثُلْثِي دِينِهِ

بحار الأنوار/221/103

២៥៤. វេស្វីលុលឡោះហ្គី عليه السلام មានវចនៈថា៖ "កម្លោះណាដែលរៀបការពេលនៅក្មេងខ្ចី ស្រែតូន عليه السلام ក្នុងខ្លួនរបស់អ្នកនោះរអ៊ូរទាំ ហើយវាស្តាយណាស់ដែលអ្នកនោះបានការពារពីរភាគបីនៃសាសនារបស់ខ្លួនឲ្យផុតពីស្រែតូន عليه السلام ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល១០៣ ទំព័រ២២១

បង្គាប់ឲ្យប្រព្រឹត្តិល្អនិងហាមប្រព្រឹត្តិអាក្រក់

155- قَالَ اللَّهُ تَعَالَى : وَلِتُكُنْ مِنْكُمْ أُمَّةٌ يَدْعُونَ إِلَى الْخَيْرِ وَ يَأْمُرُونَ بِالْمَعْرُوفِ وَ يَنْهَوْنَ عَنِ الْمُنْكَرِ وَ أُولَئِكَ هُمُ الْمُفْلِحُونَ

سورة آل عمران رقم 3 آيه 104

១៥៥. អល់ឡោះហ្គី عليه السلام ព្រះមហាខ្ពង់ខ្ពស់ មានព្រះតម្រាស់ថា៖ "នៅក្នុងចំណោមពួកអ្នក

255- قَالَ رَسُولُ اللَّهِ (ص) : يَا مَعْشَرَ الشَّبَابِ مَنْ اسْتَطَاعَ مِنْكُمْ الْبَاهُ فَلْيَتَزَوَّجْ فَإِنَّهُ أَغْضُ لِلْبَصْرِ وَ أَحْصَنُ لِلْفَرْجِ

مستدرک وسائل الشيعة/153/14

១៥៥. វេស្វីលុលឡោះហ្គី عليه السلام មានវចនៈថា៖ "ម្ចាស់យុវជនអើយ បើអ្នកណាមួយក្នុង

គប្បីមានមនុស្សមួយចំណែកបច្ចុប្បន្នមករកសេចក្តីល្អ និងបង្ហាត់ឲ្យជ្រាបថាអ្វីជាគុណធម៌ និងហាមប្រាមអ្វីដែលខុសឆ្គង ។ ជនទាំងនោះជាជនដែលប្រកបដោយជោគជ័យ ។"

ស៊ូរ៉េ: តួ អាឡី អ៊ីមរ៉េន(៣) អាយ៉ាស៊ុន១០៤

156- قَالَ رَسُولُ اللَّهِ (ص) : إِذَا أُمَّتِي تَوَاكَلَتِ الْأَمْرَ بِالْمَعْرُوفِ وَالنَّهْيِ عَنِ الْمُنْكَرِ فَلَتَأْذَنَ بِوَقَاعِ مِنَ اللَّهِ تَعَالَى

بحار الأنوار/92/100

១៥៦. រ៉ស៊ីលុលឡោះហ្គ័រ عليه السلام មានវចនៈថា៖ " ពេលណាដែលសហគមន៍របស់គាត់ عليه السلام ទុកឲ្យអ្នកផ្សេងបង្ហាត់ឲ្យឆ្ពោះទៅកាន់គុណធម៌ និងហាមប្រាមអ្វីដែលខុសឆ្គង ពេលនោះ ប្រៀបបានថាពួកគេប្រកាសវាយតទល់នឹងអល់ឡោះហ្គ័រ عليه السلام ព្រះដ៏មានមហិទ្ធិបូទ្វិ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល១០០ ទំព័រ៩២

157- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : مَنْ تَرَكَ انْكَارَ الْمُنْكَرِ بِقَلْبِهِ وَ لِسَانِهِ وَ يَدِهِ فَهُوَ مَيِّتٌ بَيْنَ الْأَحْيَاءِ

بحار الأنوار/94/100

១៥៧. អ៊ីម៉ា អាមីរុល មុមីនីន អាលី صلوات الله عليه و آله មានវចនៈថា៖ "អ្នកណាមួយលែងហាមប្រាមអ្វី ដែលខុសឆ្គង ដោយទ្រឹស្តីនិងដោយអនុវត្ត (និងមិនអើពើពេលបានឃើញអំពើអាក្រក់ កើតឡើងនៅចំពោះមុខ) អ្នកនោះប្រៀបបាននឹងសពមានជីវិត ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល១០០ ទំព័រ៩៤

158- قَالَ رَسُولُ اللَّهِ (ص) : لَرُدُّ الْمُؤْمِنِ حَرَامًا يَعْدِلُ عِنْدَ اللَّهِ سَبْعِينَ حِجَّةً مَبْرُورَةً

مستدرک وسائل الشيعة/278/11

១៥៨. រ៉ស៊ីលុលឡោះហ្គ័រ عليه السلام មានវចនៈថា៖ "បង្ការអ្នកសទ្ធា មិនឲ្យប្រព្រឹត្តិអំពើហាមប្រាម នោះ ស្មើនឹងការបំពេញពិធីហាច្ចដែលអល់ឡោះហ្គ័រ عليه السلام ទទួល ៧០ ដង សម្រាប់

بحار الأنوار/222/103

២៥០. រ៉ស៊ីលុលឡោះហ្គ័រ عليه السلام មានវចនៈថា៖ "ចូររៀបអាពាហ៍ពិពាហ៍ឲ្យបណ្តាកូនរបស់ អល់លោក ព្រោះថា អល់ឡោះហ្គ័រ عليه السلام នឹងធ្វើឲ្យពួកគេមានចរិតល្អប្រពៃ, ឲ្យពួកគេបាន ទទួលនូវគុណបក្សាវៈ, និងបង្កើនកិត្តិគុណដល់ពួកគេ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល១០៣ ទំព័រ២២២

251- قَالَ رَسُولُ اللَّهِ (ص) : تَزَوُّجُوا وَ زَوْجُوا أَلَا فَمِنْ حَطِّ أَمْرِي مُسْلِمٌ انْفَاقٌ قِيَمَةِ أَيِّمَةٍ

الكافي/328/5

២៥១. រ៉ស៊ីលុលឡោះហ្គ័រ عليه السلام មានវចនៈថា៖ "ចូរអល់លោករៀបអាពាហ៍ពិពាហ៍ និងរៀប អាពាហ៍ពិពាហ៍ឲ្យកូនស្រីរបស់អល់លោក ពីព្រោះអ្វីដែលល្អប្រសើរសម្រាប់មុស្លិមប្រុស គ្រប់រូបនោះ គឺការរៀបអាពាហ៍ពិពាហ៍ឲ្យកូនស្រីខ្លួន ។"

អាល់កាហ្វីយ៍ ក្បាលទី ៥ ទំព័រ ៣២៨

252- قَالَ رَسُولُ اللَّهِ (ص) : وَ مَا مِنْ شَيْءٍ أَحَبَّ إِلَى اللَّهِ عَزَّ وَ جَلَّ مِنْ بَيْتٍ يُعْمَرُ فِي الْإِسْلَامِ بِالنِّكَاحِ، وَ مَا مِنْ شَيْءٍ أَبْغَضُ إِلَى اللَّهِ عَزَّ وَ جَلَّ مِنْ بَيْتٍ يَخْرُبُ فِي الْإِسْلَامِ بِالْفُرْقَةِ يَغْنِي الطَّلَاقِ

الكافي/328/5

២៥២. រ៉ស៊ីលុលឡោះហ្គ័រ عليه السلام មានវចនៈថា៖ "ពុំមានអ្វីជាទីស្រឡាញ់សម្រាប់អល់ឡោះហ្គ័រ عليه السلام ព្រះដ៏មានមហិទ្ធិបូទ្វិ ព្រះដ៏រុងរឿង ជាងផ្ទះដែលរីកចំរើនក្នុងសាសនាអ៊ីស្លាមដោយ អាពាហ៍ពិពាហ៍ឡើយ ។ ពុំមានអ្វីដែលអល់ឡោះហ្គ័រ عليه السلام ព្រះដ៏មានមហិទ្ធិបូទ្វិ ព្រះដ៏រុងរឿង ស្អប់ជាងផ្ទះដែលបាក់បែកក្នុងសាសនាអ៊ីស្លាមដោយការបែកខ្ញែក ពោលគឺ ការលែងលះ គ្នា ។"

អាល់កាហ្វីយ៍ ក្បាលទី ៥ ទំព័រ ៣២៨

ការប្រញាប់រៀបអាពាហ៍ពិពាហ៍

២៤៧. រ៉ស៊ីលុលឡោះហ្គ័រ عليه السلام មានវចនៈថា៖ "អ្នកណាមួយចង់ជួបអល់ឡោះហ្គ័រ ក្នុងសភាពជ្រះឥតមន្ទិល អ្នកនោះគប្បីមានភរិយា ។"

មាន ឡា យ៉ាស្ត់ឡូហ៊ុល ហ្វាត្វិស្ត ក្បាលទី ៣ ទំព័រ៣៨៥

248- قَالَ رَسُولُ اللَّهِ (ص) : تَزَوَّجْ وَ إِلَّا فَأَنْتَ مِنْ رُهْبَانِ النَّصَارَى (وَ فِي رِوَايَةٍ) وَ إِلَّا فَأَنْتَ مِنْ إِخْوَانِ الشَّيَاطِينِ

بحار الأنوار/221/103

២៤៨. រ៉ស៊ីលុលឡោះហ្គ័រ عليه السلام មានវចនៈថា៖ "ចូររៀបអាពាហ៍ពិពាហ៍ ពុំនោះទេ អ្នកនឹងត្រូវចាត់ទុកជាអ្នកបួសរបស់សាសនាគ្រិស្ត ។" សេចក្តីថ្លែងការណ៍មួយទៀតថា៖ "ពុំនោះទេ អ្នកនឹងជាបងប្អូនរបស់ស្រីតូន لبن ។"

ប៊ីហ្គារុល អាន់វ៉ា ក្បាល១០៣ ទំព័រ២២១

អាពាហ៍ពិពាហ៍ជាកូនសោនៃព្រះមេត្តាធម៌និងចរិតល្អប្រពៃ

249- قَالَ رَسُولُ اللَّهِ (ص) : يُفْتَحُ أَبْوَابُ السَّمَاءِ بِالرَّحْمَةِ فِي أَرْبَعَةِ مَوَاضِعَ، عِنْدَ نُزُولِ الْمَطَرِ وَ عِنْدَ نَظَرِ الْوَالِدِ فِي وَجْهِ الْوَالِدَيْنِ وَ عِنْدَ فَتْحِ بَابِ الْكَعْبَةِ وَ عِنْدَ النَّكَاحِ

بحار الأنوار/221/103

២៤៩. រ៉ស៊ីលុលឡោះហ្គ័រ عليه السلام មានវចនៈថា៖ "ទ្វាររបស់ជាន់មេឃដែលឆ្ពោះទៅកាន់ព្រះមេត្តានឹងត្រូវបើកក្នុងបួនពេលគឺ៖ ពេលភ្លៀង, ពេលកូនមើលមុខឪពុកម្តាយដោយគុណធម៌, ពេលទ្វារកាត់បាត់បង្គំបើក, និងពេលរៀបអាពាហ៍ពិពាហ៍ ។"

ប៊ីហ្គារុល អាន់វ៉ា ក្បាល១០៣ ទំព័រ២២១

250- قَالَ رَسُولُ اللَّهِ (ص) : زَوْجُوا أَيَامَكُمْ فَإِنَّ اللَّهَ يُحَسِّنُ لَهُمْ فِي أَخْلَاقِهِمْ وَ يُوسِّعُ لَهُمْ فِي أَرْزَاقِهِمْ وَ يَزِيدُهُمْ فِي مُرْوَاتِهِمْ

អល់ឡោះហ្គ័រ عليه السلام ។

មុសតាដ្ឋវក់ អាល់វ៉ាសាអ៊ីល អាល់ស្ត្រីអ៊ុះត្តិ ក្បាលទី ១១ ទំព័រ២៧៨

159- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : وَأُمِرُ بِالْمَعْرُوفِ تَكُنُ مِنْ أَهْلِهِ، وَ أَنْكَرِ الْمُنْكَرَ بِيَدِكَ وَ لِسَانِكَ، وَ بَابِنِ مَنْ فَعَلَهُ بِجَهْدِكَ، وَ جَاهِدْ فِي اللَّهِ حَقَّ جِهَادِهِ، وَ لَا تَأْخُذْكَ فِي اللَّهِ لَوْمَةٌ لَائِمٌ وَخُضِرَ الْعَمْرَاتِ لِلْحَقِّ حَيْثُ كَانَ

نهج البلاغة/392 الرسالة 31

១៥៩. អ៊ីម៉ាំ អាមីរុល មុមីនីន អាល្លី صلوات الله عليه មានវចនៈថា៖ "ចូរលោកបបួលជនឯទៀតឲ្យប្រព្រឹត្តិល្អ លោកនឹងជាម្នាក់ក្នុងចំណោមអ្នកប្រព្រឹត្តិល្អដែរ ។ ចូរលោកបញ្ឈប់ជនឯទៀតឲ្យចេញផុតពីមារ ដោយទង្វើរបស់លោកព្រមនឹងសម្តីរបស់លោក ហើយចូរលោកចេញឆ្ងាយពីអ្នកណាមួយដែលធ្វើអំពើនោះ ដោយសមត្ថភាពរបស់អ្នក ។ ចូរលោកតស៊ូដើម្បីអល់ឡោះហ្គ័រ عليه السلام ចូរកុំឲ្យការមើលងាយរបស់អ្នកមើលងាយនោះ ឃាត់ឃាំងលោកក្នុងកិច្ចការអល់ឡោះហ្គ័រ عليه السلام ។ ចូរលោកសម្រុកចូលទៅក្នុងឧបសគ្គដើម្បីសេចក្តីត្រង់ត្រូវ ទោះវាកើតឡើងនៅទីណាក៏ដោយ ។"

ណាស្ត់យ្ហុល បាឡាភ្នោះត្តិ ទំព័រទី ៣៩២ លិខិតទី ៣១

160- قَالَ الْإِمَامُ الْبَاقِرُ (ع) : إِنَّ الْأَمْرَ بِالْمَعْرُوفِ وَ النَّهْيَ عَنِ الْمُنْكَرِ سَبِيلُ الْأَنْبِيَاءِ، وَ مِنْهَا جِ الصُّلْحَاءِ، فَرِيضَةٌ عَظِيمَةٌ بِهَا تُقَامُ الْقَرَائِصُ، وَ تُأْمَنُ الْمَذَاهِبُ وَ تُحَلُّ الْمَكَاسِبُ وَ تُرَدُّ الْمَظَالِمُ وَ تُعْمَرُ الْأَرْضُ

الكافي/56/5

១៦០. អ៊ីម៉ាំ អាល់បាឡៀរ صلوات الله عليه មានវចនៈថា៖ " ពិតប្រាកដណាស់ បង្គាប់អ្វីដែលល្អ និងហាមអ្វីដែលខុសឆ្គងនោះ ជាមាគិររបស់បណ្តាណាប៊ី និងជាតួយ៉ាងរបស់បណ្តាអ្នកប្រព្រឹត្តិល្អ ។ នេះជាទង្វើដែលជាកាតព្វកិច្ចដ៏វិសេសវិសាលមួយ ដែលធ្វើឲ្យទង្វើចាំបាច់ទាំងឡាយអាចគង់វង្សនៅ, ដែលធ្វើឲ្យជំនឿទាំងឡាយអាចមាននៅដោយគង់វង្ស, ដែលធ្វើឲ្យការជំនួញនោះត្រឹមត្រូវតាមច្បាប់, ដែលធ្វើឲ្យចៀសវាងបានពីអំពើអយុត្តិធម៌ និងធ្វើ

ឲ្យវិបុលភាពអាចសុសសាយពេញផែនដីបាន ។"

អាល់កាហ្វីយ៍ ក្បាលទី ៥ ទំព័រទី ៥៦

161- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : قَوْمُ الشَّرِيعَةِ، الْأَمْرُ بِالْمَعْرُوفِ وَ النَّهْيُ عَنِ الْمُنْكَرِ وَ إِقَامَةُ الْحُدُودِ

غرر الحكم/236

១៦១. អ៊ីមាំ អាមីរុល មុមីនីន អាឡី صلوات الله عليه មានវចនៈថា៖ "សេចក្តីខ្ជាប់ខ្ជួនរបស់សាសនា ស្ថិតនៅលើការបង្គាប់ឲ្យធ្វើអំពើល្អ និងការហាមប្រាមមិនឲ្យធ្វើអំពើខុសឆ្គង និងការ គោរពច្បាប់របស់អល់ឡោះហ្គ័រ وحد ។"

គួររុលហ្គីកាំ ទំព័រទី ២៣៦

162- قَالَ رَسُولُ اللَّهِ (ص) : مَنْ رَأَى مُنْكَرًا فَلْيُنْكِرْهُ بِيَدِهِ إِنْ اسْتَطَاعَ، فَإِنْ لَمْ يَسْتَطِعْ فَبِلِسَانِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِقَلْبِهِ

وسائل الشيعة/135/16

១៦២. រ៉ស្មីលុលឡោះហ្គ័រ صلوات الله عليه មានវចនៈថា៖ "អ្នកណាមួយជួបប្រទះការប្រព្រឹត្តិខុសឆ្គង ចូរ អ្នកនោះហាមវាដោយទង្វើរបស់ខ្លួន បើខ្លួនមានសមត្ថភាពធ្វើទៅបាន បើពុំអាចធ្វើទៅ បានទេ ចូរអ្នកនោះធ្វើទៅដោយអណ្តាតរបស់ខ្លួន តែបើអ្នកនោះមិនអាចធ្វើទៅដោយវិធី នោះបានទៀតទេ ចូរគេធ្វើដោយចិត្តរបស់ខ្លួន ។"

វ៉ាសាអ៊ីលុស្ត ឆ្នាំអាស៊ុ ក្បាល១៦ ទំព័រ១៣៥

163- قَالَ رَسُولُ اللَّهِ (ص) : مَنْ أَمَرَ بِالْمَعْرُوفِ وَ نَهَى عَنِ الْمُنْكَرِ فَهُوَ خَلِيفَةُ اللَّهِ فِي الْأَرْضِ وَ خَلِيفَةُ رَسُولِهِ

مستدرک الوسائل/179/12

១៦៣. រ៉ស្មីលុលឡោះហ្គ័រ صلوات الله عليه មានវចនៈថា៖ "អ្នកណាមួយបង្គាប់ឲ្យធ្វើល្អនិងហាមធ្វើ

ការជួយជម្រុញឲ្យរៀបអាពាហ៍ពិពាហ៍

244- قَالَ رَسُولُ اللَّهِ (ص) : مَنْ تَزَوَّجَ أَحْرَزَ نِصْفَ دِينِهِ ، وَ فِي حَدِيثٍ : فَلْيَتَّقِ اللَّهَ فِي النَّصْفِ الْآخَرَ أَوْ الْبَاقِي

الكافي/328/5

២៤៤. រ៉ស្មីលុលឡោះហ្គ័រ صلوات الله عليه មានវចនៈថា៖ "អ្នកមានគ្រួសារស្មើនឹងបានទទួលពាក់ កណ្តាលនៃសទ្ធារបស់ខ្លួនហើយ ។" ហ្វាឌីស្ត្រូមួយទៀតបានចែងថា៖ "ដូច្នេះ គេត្រូវខ្លាច អល់ឡោះហ្គ័រ وحد ដើម្បីបានទទួលពាក់កណ្តាលទៀត ។"

អាល់កាហ្វីយ៍ ក្បាលទី ៥ ទំព័រ៣២៨

245- قَالَ رَسُولُ اللَّهِ (ص) : أَكْثَرُ أَهْلِ النَّارِ الْعُرَابُ

من لا يحضره الفقيه/384/3

២៤៥. រ៉ស្មីលុលឡោះហ្គ័រ صلوات الله عليه មានវចនៈថា៖ "ជននរកភាគច្រើនជាអ្នកនៅលីវ (មិនថា ប្រុស ឬស្រី) ។"

មាន ឡា យ៉ាស៊ុន្ទូរហ៊ុល ហ្វាគីស្ត ក្បាលទី ៣ ទំព័រ៣៨៤

246- قَالَ رَسُولُ اللَّهِ (ص) : رِدَالُ مَوْتَاكُمْ الْعُرَابُ

التهديب/239/7

២៤៦. រ៉ស្មីលុលឡោះហ្គ័រ صلوات الله عليه មានវចនៈថា៖ "សពដែលខ្វះគុណធម៌ជាងគេ ក្នុងចំណោម សពរបស់អស់លោក គឺសពរបស់មនុស្សលីវ ។"

អាត់តាស៊ុស្តីប ក្បាលទី៧ ទំព័រទី២៣៩

247- قَالَ رَسُولُ اللَّهِ (ص) : مَنْ سَرَّهُ أَنْ يَلْقَى اللَّهَ طَاهِرًا مُطَهَّرًا فَلْيَلْقَهُ بِرُوحَةٍ

من لا يحضره الفقيه/385/3

សម្រាប់អស់ឡោះហ្ន៎ ជាងមុនសូមមានគ្រួសារដែលកាន់សីលអត់អាហារពេលថ្ងៃ និង នមស្ការ(ស្នំឡាតុ) ពេលយប់ ។"

បីប្តារុល អានវារ ក្បាល១០៣ ទំព័រ២២១

242- قَالَ رَسُولُ اللَّهِ (ص) : حَيَارُ أُمَّيِّ الْمُتَاهِلُونَ وَ شِرَارُ أُمَّيِّ الْعَرَابِ

بحار الأنوار/221/103

២៤២. រ៉ស្នីលុលឡោះហ្ន៎ មានវចនៈថា៖ "អ្នកធ្វើល្អភាគច្រើននៃសហគមន៍របស់ខ្ញុំ គឺអ្នកមានគ្រួសារ ឯអ្នកធ្វើអាក្រក់ក្នុងសហគមន៍ខ្ញុំ គឺអ្នកនៅលីវ ។"

បីប្តារុល អានវារ ក្បាល១០៣ ទំព័រ២២១

243- قَالَ الْإِمَامُ الصَّادِقُ (ع) : جَاءَ رَجُلٌ إِلَى أَبِي، فَقَالَ (ع) لَهُ هَلْ لَكَ زَوْجَةٌ قَالَ: لَا، قَالَ لَا أَحِبُّ أَنْ لِي الدُّنْيَا وَ مَا فِيهَا وَ أَيْ أَبِيتُ لَيْلَةً وَ لَيْسَ لِي زَوْجَةٌ، قَالَ: ثُمَّ قَالَ إِنَّ رَجْعَتَيْنِ يُصَلِّيهِمَا رَجُلٌ مُتَزَوِّجٌ أَفْضَلُ مِنْ رَجُلٍ يَفُومُ لَيْلَةً وَ يَصُومُ نَهَارَهُ، أَعْزَبَ ثُمَّ أَعْطَاهُ أَبِي سَبْعَةَ دَنَابِيرٍ قَالَ تَزَوَّجْ بِهِدِهِ

بحار الأنوار/217/103

២៤៣. អ៊ីម៉ា ល្អខ្ញុំ មានវចនៈថា៖ "បុរសម្នាក់បានមកជួបឪពុកខ្ញុំ ឪពុកខ្ញុំបានប្រាប់គាត់ថា៖ "អ្នកមានភរិយាហើយឬនៅ?" គាត់បានតបថា៖ "មិនទាន់មានទេ ។" លោកបានថ្លែងទៀតថា៖ "ខ្ញុំមិនចង់បានពិភពលោក និងអ្វីៗដែលមាននៅក្នុងនោះទេ បើឲ្យខ្ញុំដេកមួយយប់ដោយពុំមានភរិយា ។" លោកបានបន្ថែមថា៖ " នមស្ការ(ស្នំឡាតុ) ពីរវត្តាត់របស់អ្នកមានគ្រួសារប្រសើរលើសបុរសមិនទាន់មានគ្រួសារ ដែលនមស្ការ(ស្នំឡាតុ) ពេលយប់ និងកាន់សីលអត់អាហារពេលថ្ងៃ ។" បន្ទាប់ពីនោះ លោកបានឲ្យបុរសនោះប្រាំពីរកាក់មាស (ឌីណារ)ហើយប្រាប់បុរសនោះថា៖ "ចូរអ្នកយកថវិកានេះទៅរៀបការចុះ ។"

បីប្តារុល អានវារ ក្បាល១០៣ ទំព័រ២១៧

អាក្រក់ អ្នកនៅជាអ្នកជំនួសអស់ឡោះហ្ន៎ និងរ៉ស្នីលុលរបស់ព្រះអង្គ នៅលើផែនដី ។"

មុសតាដ្ឋវិក អាល់វ៉ាសាអ៊ីល ក្បាល១២ ទំព័រ១៧៩

164- قَالَ رَسُولُ اللَّهِ (ص) : لَا تَزَالُ أُمَّتِي بِخَيْرٍ مَا أَمَرُوا بِالْمَعْرُوفِ وَ نَهَوْا عَنِ الْمُنْكَرِ وَ تَعَاوَنُوا عَلَى الْبِرِّ وَ التَّقْوَى فَإِذَا لَمْ يَفْعَلُوا ذَلِكَ نُزِعَتْ مِنْهُمْ الْبَرَكَاتُ

التهديب/181/6

១៦៤. រ៉ស្នីលុលឡោះហ្ន៎ មានវចនៈថា៖ "កាលណាសហគមន៍របស់ខ្ញុំសម្រេចចិត្តបង្គាប់ឲ្យធ្វើល្អនិងហាមធ្វើអាក្រក់ ព្រមទាំងប្រូតគ្នាប្រតិបត្តិអំពើដែលប្រកបដោយគុណធម៌ កាលនោះជនទាំងនោះនឹងរស់នៅយ៉ាងសុខសាន្តនិងរុងរឿង ។ តែបើពួកគេឈប់ធ្វើដូច្នោះ សិរីសួស្តីនឹងត្រូវយកចេញពីពួកគេ ។"

អាត់តាស្តុស្តីប ក្បាលទី ៦ ទំព័រទី ១៨១

165- مِنْ وَصِيَّةِ الْإِمَامِ أَمِيرِ الْمُؤْمِنِينَ عَلِيِّ (ع) لِلْحَسَنِ وَالْحُسَيْنِ عَلَيْهِمَا السَّلَامُ لَمَّا ضَرَبَهُ إِنْهُنَّ مُلْحِمٍ لَعْنَةُ اللَّهِ: وَاللَّهُ اللَّهُ فِي الْجِهَادِ بِأَمْوَالِكُمْ وَ أَنْفُسِكُمْ وَ أَلْسِنَتِكُمْ فِي سَبِيلِ اللَّهِ... لَا تَتْرَكُوا الْأَمْرَ بِالْمَعْرُوفِ وَ النَّهْيِ عَنِ الْمُنْكَرِ فَيُؤْتَى عَلَيْكُمْ شِرَارُكُمْ ثُمَّ تَدْعُونَ فَلَا يُسْتَجَابُ لَكُمْ

نهج البلاغة/422 الرسالة 47

១៦៥. អ៊ីម៉ា អាមីរុល មុមមីនីន អាស៊ីលី មានវចនៈជាមួយអ៊ីម៉ា អាល់ ហ្វាសាន់ និងអ៊ីម៉ា ហ្វាសែនី (សូមសិរីសួស្តីកើតមានដល់ទ្រង់ទាំងពីរ) កាលដែលអ៊ីបនូ មុលយ៉ា (សូមបណ្តាសាអស់ឡោះហ្ន៎ កើតមានដល់វា) ធ្វើឃាតលោកដោយដាវ ថា៖ "ចូរពួកអ្នកខ្លាចអស់ឡោះហ្ន៎ ចូរខ្លាចអស់ឡោះហ្ន៎ ក្នុងការតស៊ូដើម្បីអស់ឡោះហ្ន៎ ដោយទ្រព្យរបស់ពួកអ្នក ដោយជីវិតពួកអ្នក និងដោយសម្តីរបស់ពួកអ្នកលើមាតិអស់ឡោះហ្ន៎..." ។ "ចូរពួកអ្នកកុំចោលការបង្គាប់ឲ្យធ្វើល្អ និងការហាមធ្វើអាក្រក់ឡើយ ព្រោះតែខ្លាចបណ្តាជនកំណាចមានប្រៀបលើពួកអ្នក ដូច្នោះ (បើសិនជាដូច្នោះមែន) ពេលណាពួកអ្នកបូងស្ទង់អស់ឡោះហ្ន៎ អស់ឡោះហ្ន៎ នឹងមិនទទួលការបូងស្ទង់របស់ពួកអ្នកទេ ។"

ណាស់យូល បាឡាភ្នំ ទំព័រទី ៤២២ លិខិតទី ៤៧

166- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : الْأَمْرُ بِالْمَعْرُوفِ أَفْضَلُ أَعْمَالِ الْخَلْقِ

مستدرک الوسائل/12/185

១៦៦. អ៊ីម៉ាំ អាមីរុល មុមមីនីន អ៊ាលី صلوات الله عليه وآله មានវចនៈថា៖ "បង្គាប់ឲ្យធ្វើល្អជាទង្វើល្អប្រពៃ ជាងគេរបស់មនុស្សទាំងពួង ។"

មុសតាដ្ឋវក់ អាល់វ៉ាសាអ៊ីល ក្បាលទី ១២ ទំព័រទី ១៨៥

167- قَالَ الْإِمَامُ الصَّادِقُ (ع) : وَ مَا أَعْمَالُ الْبِرِّ كُلُّهَا وَالْجِهَادُ فِي سَبِيلِ اللَّهِ عِنْدَ الْأَمْرِ

بِالْمَعْرُوفِ وَالتَّهَيُّ عَنِ الْمُنْكَرِ إِلَّا كَنْفَتَهُ فِي بَحْرِ لُجِّي

بحار الأنوار/100/89

១៦៧. អ៊ីម៉ាំ ស្វឺឌីក្វ صلوات الله عليه وآله មានវចនៈថា៖ "ទង្វើល្អទាំងអស់ ដោយរាប់បញ្ចូលការតស៊ូក្នុង សន្តសង្គ្រាមលើមាតិកាអល់ឡោះហ្ន៎ وَجِدَّ នោះផង បើប្រៀបធៀបនឹងការបង្គាប់ឲ្យធ្វើល្អ និង ការហាមធ្វើអំពើអាក្រក់នោះ វាស្មើនឹងទឹកមាត់មួយតំណក់ដ៏តូចធៀបនឹងនិងមហាសាគរ ដ៏ជ្រៅ ។"

ប៊ីហ្គារុល អាន់វ៉ាវ ក្បាលទី ១០០ ទំព័រទី ៨៩

168- قَالَ الْإِمَامُ الْبَاقِرُ (ع) : أَوْحَى اللَّهُ عَزَّوَجَلَّ إِلَى شُعَيْبِ النَّبِيِّ (ع) : إِيَّيْ مُعَذِّبٌ مِنْ قَوْمِكَ

مَائَةِ أَلْفٍ، أَرْبَعِينَ أَلْفًا مِنْ شِرَارِهِمْ وَ سِتِّينَ أَلْفًا مِنْ خِيَارِهِمْ. فَقَالَ يَا رَبِّ، هَؤُلَاءِ الْأَشْرَارُ، فَمَا

بِالْأَخْيَارِ؟ فَأَوْحَى اللَّهُ عَزَّ وَ جَلَّ إِلَيْهِ: دَاهِنُوا أَهْلَ الْمَعَاصِي وَكَمْ يَعْضِبُوا لِعَضْبِي

الكافي/5/56

១៦៨. អ៊ីម៉ាំ អាល់ បាឡាភ្នំ صلوات الله عليه وآله មានវចនៈថា៖ "អល់ឡោះហ្ន៎ عز وجل ព្រះដ៏មានមហិទ្ធិបូទ្វិ និងដ៏ រុងរឿង បានដាក់ វ៉ាស្ម័យ (វ៉ាហ្ន៎) មកឲ្យណាប៊ីស្វឺអ៊ែប عليه السلام ថា៖ " អញនឹងដាក់ទណ្ឌកម្ម ពួកអ្នក ១០០ ០០០ នាក់ ។ ៤០ ០០០ នាក់ក្នុងចំណោមពួកគេជាមនុស្សអាក្រក់ ៦០ ០០០ នាក់ជាជនប្រព្រឹត្តិល្អក្នុងចំណោមពួកគេ ។" ស្វឺអ៊ែប عليه السلام បានសួរថា៖ "ឱព្រះជា

ប្រៀបបាននឹងដោះលែងបណ្តាកូនចៅរបស់អ៊ីសម៉ាអ៊ីលឲ្យមានសេរីភាព ។ ពេលនាង ឈប់បំបៅដោះកូន ទេវតាមួយរូបនឹងប្រាប់នាងថា "ចូរចាប់ផ្តើមធ្វើការទៀតចុះ ពិត ណាស់ នាងបានទទួលការអភ័យទោសហើយ ។"

ប៊ីហ្គារុល អាន់វ៉ាវ ក្បាលទី ១០៤ ទំព័រទី ១០៦

239- (ب) قَالَ رَسُولُ اللَّهِ (ص): لَيْسَ لِلصَّيِّ لَبٌ خَيْرٌ مِنْ لَبَنِ أُمِّهِ

مستدرک الوسائل باب 48

២៣៩. រ៉ស្វីលុលឡោះហ្ន៎ صلوات الله عليه وآله មានវចនៈថា៖ "ពុំមានទឹកដោះអ្វីល្អសម្រាប់ទារកជាងទឹក ដោះម្តាយវាឡើយ ។"

មុសតាដ្ឋវក់ អាល់វ៉ាសាអ៊ីល វគ្គទី ៤៨

អាពាហ៍ពិពាហ៍ជាសទ្ធាធិបុត្តដ៏ធំ

240- قَالَ رَسُولُ اللَّهِ (ص) : لَرَكْعَتَانِ يُصَلِّيَهُمَا مُتَّوَجِعًا مِنْ رَجُلٍ عَزَبَ يَوْمٌ لَيْلَهُ وَ يَصُومُ

نَهَارًا

من لا يحضره الفقيه/3/384

២៤០. រ៉ស្វីលុលឡោះហ្ន៎ صلوات الله عليه وآله មានដីកាថា៖ " នមស្ការ(ស្រ្តីឡាតូ)ពីរវគ្គាត់ ដែលធ្វើដោយ គ្រហស្ថ (អ្នកមានគ្រួសារ) មានតម្លៃជាងមនុស្សលីវី នមស្ការ(ស្រ្តីឡាតូ) ពេញមួយយប់ និងកាន់សីលអត់អាហារពេញមួយថ្ងៃ ។"

មាន ឡា យ៉ាស្ម័យហ៊ុល ហ្វាត្វិស ក្បាលទី ៣ ទំព័រទី ៣៨៤

241- قَالَ رَسُولُ اللَّهِ (ص) : الْمَتَزَوِّجُ النَّائِمُ أَفْضَلُ عِنْدَ اللَّهِ مِنَ الصَّائِمِ الْقَائِمِ الْعَزَبِ

بحار الأنوار/103/221

២៤១. រ៉ស្វីលុលឡោះហ្ន៎ صلوات الله عليه وآله មានវចនៈថា៖ "ការដេកលក់របស់អ្នកមានគ្រួសារប្រសើរ

كَالْمُرَابِطِ فِي سَبِيلِ اللَّهِ فَإِنْ هَلَكْتَ فِيمَا بَيْنَ ذَلِكَ كَانَ لَهَا مِثْلُ مَنْزِلَةِ الشَّهِيدِ

من لا يحضره الفقيه/3/561

២៣៧. វិស្វលុលឡោះហ្គ័រ^{صلوات الله عليه}មានវចនៈថា៖ "មែន ស្ត្រីមានផ្ទៃពោះ រហូតដល់សម្រាល កូន រហូតទៅដល់ពេលនាងផ្តាច់ដោះកូននោះ រង្វាន់របស់នាងស្មើនឹងអ្នកតស៊ូលើផ្លូវ អស់ឡោះហ្គ័រ^{صلوات الله عليه} ។ បើនាងស្លាប់ក្នុងពេលនោះ នាងនឹងមានឋានៈជាអ្នកបូជាជីវិតដើម្បី សាសនា ។"

មាន ឡា យ៉ាស៊ុនឌូហ៊ុល ហ្វាតិមា ក្បាលទី ៣ ទំព័រ៥៦១

238- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : مَا مِنْ لَبَنٍ رَضِعَ بِهِ الصَّبِيُّ أَعْظَمَ بَرَكَتَهُ عَلَيْهِ مِنْ لَبَنِ أُمِّهِ

وسائل الشيعة/21/452

២៣៨. អ៊ីម៉ា អាមីរុល មុមីនីន អាលី^{صلوات الله عليه}មានវចនៈថា៖ "ពុំមានទឹកដោះម្ហូបស្រីដោយ វិបុលភាព ជាងទឹកដោះម្តាយ សម្រាប់ទារកចៅឡើយ ។"

វ៉ាសាអ៊ីលុស្ត ឆ្លីអាស៊ុ ក្បាលទី ២១ ទំព័រ៥៥២

239- قَالَ رَسُولُ اللَّهِ (ص) : إِذَا حَمَلَتِ الْمَرْأَةُ كَانَتْ بِمَنْزِلَةِ الصَّائِمِ الْقَائِمِ الْمُجَاهِدِ بِنَفْسِهِ وَ مَالِهِ فِي سَبِيلِ اللَّهِ فَإِذَا وَضَعَتْ كَانَ لَهَا مِنَ الْأَجْرِ مَا لَا تَدْرِي مَا هُوَ لِعَظَمِهِ فَإِذَا أَرْضَعَتْ كَانَ لَهَا بِكُلِّ مَصَّةٍ كَعْدِلِ عِنَقِ مُحَرَّرٍ مِنْ وُلْدِ إِسْمَاعِيلَ، فَإِذَا فَرَعَتْ مِنْ رِضَاعِهِ ضَرَبَ مَلَكٌ عَلَى جَنْبِهَا وَ قَالَ، إِسْتَأْنَفِي الْعَمَلَ فَقَدْ غُفِرَ لَكَ

بحار الأنوار/104/106

២៣៩. វិស្វលុលឡោះហ្គ័រ^{صلوات الله عليه}មានវចនៈថា៖ "ពេលស្ត្រីមានផ្ទៃពោះ នាងប្រៀបបាននឹង អ្នកច្បាំង ដែលកាន់សីលធម៌អាហារពេលថ្ងៃ និង នមស្ការ(ស្រ្តីឡាតូ) ពេលយប់ ព្រមទាំង តស៊ូដោយលះបង់ជីវិតនិងទ្រព្យលើផ្លូវអស់ឡោះហ្គ័រ^{صلوات الله عليه} ។ ពេលនាងសម្រាលកូនរួច នឹង មានរង្វាន់ដ៏ធំពីអស់ឡោះហ្គ័រ^{صلوات الله عليه} ដែលនាងពុំដឹងថាវាប៉ុណ្ណាឡើយ ។ បន្ទាប់ពីនោះមក ពេលនាងបំបៅដោះកូន នាងនឹងបានទទួលរង្វាន់ដ៏ធំធេងសម្រាប់ទឹកដោះគ្រប់គំណក់

ម្ចាស់របស់ទូលព្រះបង្គំជាខ្ញុំអើយ ជនទាំងនោះជាមនុស្សអាក្រក់ (ដែលសមនឹងទទួល ទោស) ឯបណ្តាអ្នកប្រព្រឹត្តិល្អវិញនោះ តើពួកគេនឹងទៅជាយ៉ាងណា ?" អស់ឡោះហ្គ័រ^{صلوات الله عليه} ព្រះដ៏មានមហិទ្ធិបូទិ៍ និងដ៏រុងរឿង បានដាក់វាស្លុយ (វ៉ាហ្គី) មកឲ្យលោកថា៖ "ពួកគេ (អ្នក ល្អ) បាននៅជាមួយពួកធ្វើអំពើបាបកម្ម ហើយក៏មិនបានទៅជាខឹងសម្បាដោយសារតែ ពិរោធរបស់អញនោះទេ ។"

អាល់កាហ្គីយ៍ ក្បាលទី ៥ ទំព័រទី ៥៦

169- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : فَأُمُرُوا بِالْمَعْرُوفِ وَأَنْهَوْا عَنِ الْمُنْكَرِ وَاعْلَمُوا أَنَّ الْأَمْرَ بِالْمَعْرُوفِ وَالنَّهْيَ عَنِ الْمُنْكَرِ لَنْ يُغَيَّرَا أَجَلًا وَلَنْ يَقْطَعَا رِزْقًا

وسائل الشيعة/16/120

១៦៩. អ៊ីម៉ា អាមីរុល មុមីនីន អាលី^{صلوات الله عليه}មានវចនៈថា៖ "ចូរអស់លោកបង្គាប់ឲ្យធ្វើល្អ និង ហាមធ្វើអាក្រក់ ហើយប្រាប់ថា ការបង្គាប់ឲ្យធ្វើល្អ និងហាមធ្វើអាក្រក់នោះ នឹងមិនឲ្យ បានដល់សេចក្តីស្លាប់យ៉ាងទាន់ហាន់ឡើយ ហើយក៏មិនធ្វើឲ្យអស់ស្បៀងឡើយ ។"

វ៉ាសាអ៊ីលុស្ត ឆ្លីអ៊ុះត្តី ក្បាលទី ១៦ ទំព័រទី ១២០

169(ب) قَالَ الْإِمَامُ الصَّادِقُ (ع) : وَيْلٌ لِقَوْمٍ لَا يُدِينُونَ اللَّهَ بِالْأَمْرِ بِالْمَعْرُوفِ وَ النَّهْيِ عَنِ الْمُنْكَرِ

مستدرک الوسائل/12/181

អ៊ីម៉ា ឆ្លីឌីក្លី^{صلوات الله عليه}មានវចនៈថា៖ "វិនាសនឹងកើតដល់អ្នកណាដែលមិនគាំទ្រសាសនា អស់ឡោះហ្គ័រ^{صلوات الله عليه}ដោយមិនបង្គាប់ឲ្យធ្វើល្អ និងហាមធ្វើអាក្រក់ ។"

មុសតាដូវក់ អាល់វ៉ាសាអ៊ីល ក្បាលទី ១២ ទំព័រទី ១៨១

អណ្តាតនិងវិបត្តិរបស់វា

170- قَالَ رَسُولُ اللَّهِ (ص) : فِتْنَةُ اللِّسَانِ أَشَدُّ مِنْ ضَرْبِ السَّيْفِ

بحار الأنوار/286/71

១៧០. វិស្វលុលឡោះហ្ន៎^{صلوات الله عليه} មានវចនៈថា៖ "ទុក្ខសោកដែលកើតឡើងដោយសារអណ្តាតអប្រិយជាងការប្រហារដោយផ្លែដាវទៅទៀត ។"

បីប្តារុល អាន់រ៉ាវ ក្បាលទី ៧១ ទំព័រទី ២៨៦

171- قَالَ رَسُولُ اللَّهِ (ص) : مَا مِنْ شَيْءٍ أَحَقُّ بِطُولِ السَّجْنِ مِنَ اللِّسَانِ

بحار الأنوار/277/71

១៧១. វិស្វលុលឡោះហ្ន៎^{صلوات الله عليه} មានវចនៈថា៖ "ក្នុងចំណោមសព្វសារពើ អណ្តាតគប្បីត្រូវខំទុកឲ្យយូរជាងអ្វីទាំងអស់ ។" (ពីព្រោះបាបភាគច្រើនរបស់យើងកើតមានឡើងដោយសារវា ដូចជាការនិយាយដើមគេ, និយាយកុហក, ការនិយាយបង្កាច់, ការចំអក, ការមើលងាយ ។ ល ។ល ។

បីប្តារុល អាន់រ៉ាវ ក្បាលទី ៧១ ទំព័រទី ២៧៧

172- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : فَكَّرْتُ ثُمَّ تَكَلَّمْتُ تَسْلَمُ مِنَ الرَّكْلِ

غرر الحكم/228

១៧២. អ៊ីម៉ាំ អាមីរុល មុមីនីន អាលី^{صلوات الله عليه} មានវចនៈថា៖ "ចូរគិតឲ្យល្អិតល្អន់សិនសឹមនិយាយ ដូច្នោះឯងដែលលោកអាចចៀសផុតពីការប្រព្រឹត្តិខុស ។"

គួររុលហ្ន៎កាំ ទំព័រ២២៨

173- قَالَ رَسُولُ اللَّهِ (ص) : هَلَاكُ الْمَرْءِ فِي ثَلَاثٍ: فِي قَبْعِهِ وَ ذَنْبِهِ وَ لَقَائِهِ

وقايح الأيام/297

១៧៣. វិស្វលុលឡោះហ្ន៎^{صلوات الله عليه} មានវចនៈថា៖ "មហន្តរាយរបស់បុគ្គលកើតពី ៣ ប្រការគឺ៖ ក្រពះរបស់គេ, កាមមុច្ឆារបស់គេ (ការឯប់ក្នុងកាម), និងអណ្តាតរបស់គេ ។"

236- قَالَ الْإِمَامُ السَّجَّادُ (ع) : وَ أَمَا حَقُّ وَ لَدَيْكَ فَإِنْ تَعَلَّمْتَ أَنَّهُ مِنْكَ وَ مُضَافٌ إِلَيْكَ فِي عَاجِلِ الدُّنْيَا بِخَيْرِهِ وَ شَرِّهِ وَ أَنَّكَ مَسْئُورٌ عَمَّا وَ لَيْتَهُ مِنْ حُسْنِ الْأَدَبِ وَ الدَّلَالَةِ عَلَى رَبِّهِ عَزَّ وَ جَلَّ وَ الْمَعُونَةِ لَهُ عَلَى طَاعَتِهِ فَاعْمَلْ فِي أَمْرِهِ عَمَلٌ مَنْ يَعْلَمُ أَنَّهُ مُتَابٌ عَلَى الْإِحْسَانِ إِلَيْهِ مُعَاقَبٌ عَلَى الْإِسَاءَةِ إِلَيْهِ

من لا يحضره الفقيه/622/2

២៣៦. អ៊ីម៉ាំ សាច្ច៍យ្យ័^{صلوات الله عليه} មានវចនៈថា៖ "សិទ្ធិរបស់កូនអ្នកគឺ អ្នកដឹងថាគេបានកើតមកពីអ្នក ហើយក្នុងលោកនេះ អំពើខុសត្រូវរបស់គេធ្លាក់លើអ្នក ។ អ្នកទទួលខុសត្រូវលើការបង្កាត់បង្រៀនល្អរបស់គេ លើការចង្អុលបង្ហាញគេឆ្កោះទៅរកម្ចាស់របស់គេ ព្រះដ៏មានមហិទ្ធិបូទិ៍ និងជ័រុងរឿង និងលើការជួយជ្រោមជ្រែងគេក្នុងការគោរពព្រះឱវាទរបស់ព្រះអង្គ^ﷺ ។ ដូច្នោះ ចូរអ្នកជឿជាក់ថា បើអ្នកធ្វើល្អលើកូនរបស់អ្នក អ្នកនឹងទទួលសេចក្តីល្អនោះ បើអ្នកធ្វើអាក្រក់លើគេ អំពើអាក្រក់នោះនឹងវិលមករកអ្នកវិញដែរ ។"

ម៉ាន ឡា យ៉ាស្ត៍ខ្យ័ហ្ន៎ល ហ្វាត្វិស្ត ក្បាលទី ២ ទំព័រ២២២

236- (ب) قَالَ رَسُولُ اللَّهِ (ص) : أَكْرَمُوا أَوْلَادَكُمْ وَ أَحْسِنُوا آدَابَهُمْ يُعْزَمَ لَكُمْ

بحار الأنوار/95/104

២៣៦. វិស្វលុលឡោះហ្ន៎^{صلوات الله عليه} មានវចនៈថា៖ "ចូរផ្តល់កិត្តិយសដល់កូនរបស់អស់លោក និងចូរបង្ហាត់ឲ្យពួកគេល្អ អស់លោកនឹងទទួលបានការអភ័យទោសពីព្រះអង្គ ។"

បីប្តារុល អាន់រ៉ាវ ក្បាលទី ១០៤ ទំព័រ៩៥

ការបំបៅដោះទារក

237- قَالَ رَسُولُ اللَّهِ (ص) : بَلَى لِلْمَرْأَةِ مَا بَيْنَ حَمْلِهَا إِلَى وَضْعِهَا إِلَى قِطَامِهَا مِنَ الْأَجْرِ

២៣២. អ៊ីម៉ា ស្វឺត្យា صلوات الله عليه وآله មានវចនៈថា៖ "សេចក្តីល្អរបស់បុគ្គលម្នាក់ដែលបានទៅដល់កូនខ្លួននោះ គឺសេចក្តីល្អដែលខ្លួនបានធ្វើចំពោះឪពុកម្តាយរបស់ខ្លួននោះឯង ។"

ម៉ាន ឡា យ៉ាស្ត័រ ហ្វុល ហ្វាត្យាត ក្បាលទី ៣ ទំព័រ ៤៨៣

233- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : وَ حَقُّ الْوَالِدِ عَلَى الْوَالِدِ أَنْ يُحَسِّنَ إِسْمَهُ وَ يُحَسِّنَ أَدَبَهُ وَ يُعَلِّمَهُ الْقُرْآنَ

نهج البلاغة/546 الكلمات القصار/399

២៣៣. អ៊ីម៉ា អាមីរុល មុមីនីន អ៊ាលី صلوات الله عليه وآله មានវចនៈថា៖ "សិទ្ធិរបស់កូនលើឪពុករបស់ខ្លួននោះគឺ គេតប្តីដាក់ឈ្មោះល្អឲ្យកូន បង្ហាត់ឲ្យវាល្អ និងបង្រៀនបង្ហាត់គូរអានដល់វា ។"

ណាស្ត័រ យុល បាឡា កោះត្តិ ទំព័រ ៥៤៦ សេចក្តីថ្លែងការណ៍ទី ៣៩៩

234- قَالَ رَسُولُ اللَّهِ (ص) : عَلَّمُوا أَوْلَادَكُمْ السَّبَّاحَةَ وَ الرَّمَايَةَ

الكافي/47/6

២៣៤. រ៉ស្វីលុល ឡោះហ្វី صلوات الله عليه وآله មានវចនៈថា៖ "អស់លោកចូរបង្ហាត់កូនៗឲ្យចេះហែលទឹក និងចេះបាញ់ធ្នូ ។"

អាល់កាហ្វីយ័ ក្បាលទី ៦ ទំព័រ ៤៧

235- قَالَ رَسُولُ اللَّهِ (ص) : عَلَّمُوا أَوْلَادَكُمْ الصَّلَاةَ إِذَا بَلَّغُوا سَبْعًا، وَاضْرِبُوهُمْ عَلَيْهَا إِذَا بَلَّغُوا عَشْرًا، وَفَرَّقُوا بَيْنَهُمْ فِي الْمَضَاجِعِ

كنز العمال/45330/16

២៣៥. រ៉ស្វីលុល ឡោះហ្វី صلوات الله عليه وآله មានវចនៈថា៖ "អស់លោកចូរបង្ហាត់កូនៗរបស់អស់លោកឲ្យចេះនមស្ការ(ស្រីឡាតូ) កាលបើពួកគេមានអាយុគ្រប់ប្រាំពីរឆ្នាំ, កាលបើពួកគេបានអាយុដប់ឆ្នាំ ចូរបង្ហាត់ពួកគេ បើពួកគេមិនព្រមធ្វើ (នមស្ការ(ស្រីឡាតូ)), និងចូរបំបែកកន្លែងដេកពួកគេ ។"

174- قَالَ الْإِمَامُ الْبَاقِرُ (ع) : لَا يُسَلِّمُ أَحَدٌ مِنَ الذُّنُوبِ حَتَّى يُخْزِنَ لِسَانَهُ

بحار الأنوار/178/78

១៧៤. អ៊ីម៉ា អាល់ បាឡា صلوات الله عليه وآله មានវចនៈថា៖ "បើមិនគ្រប់គ្រងអណ្តាតខ្លួនឯងទេនោះ ពុំមានអ្នកណាម្នាក់ចៀសផុតពីបណ្តាបាបឡើយ ។"

ប៊ីហ្គារុល អាន់វ៉ា ក្បាលទី ៧៨ ទំព័រ ១៧៨

ការនិយាយដើមនិងការរិះគន់

175- قَالَ رَسُولُ اللَّهِ (ص) : الْغَيْبَةُ أَسْرَعُ فِي دَيْنِ الرَّجُلِ الْمُسْلِمِ مِنَ الْأَكْلَةِ فِي جَوْفِهِ

الكافي/357/2

១៧៥. រ៉ស្វីលុល ឡោះហ្វី صلوات الله عليه وآله មានវចនៈថា៖ "ការនិយាយបង្ហាត់ចំពោះជំនឿរបស់អ្នកសទ្ធា មានប្រសិទ្ធិភាពលឿនជាងភោគឃ្មងដែលកើតលើខ្លួនគេទៅទៀត ។"

អាល់កាហ្វីយ័ ក្បាលទី ២ ទំព័រ ២៥៧

176- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : السَّمَاعُ لِلْغَيْبَةِ كَالْمُعْتَابِ

غرر الحكم/307

១៧៦. អ៊ីម៉ា អាមីរុល មុមីនីន អ៊ាលី صلوات الله عليه وآله មានវចនៈថា៖ "អ្នកស្តាប់ការនិយាយដើមគេ ដូចគ្នានឹងអ្នកនិយាយដើមគេនោះដែរ ។"

គួររុលហ្វីកាំ ទំព័រ ៣០៧

177- قَالَ رَسُولُ اللَّهِ (ص) : تَرَكُ الْغَيْبَةَ أَحَبُّ إِلَيَّ اللَّهُ عَزَّوَجَلَّ مِنْ عَشْرَةِ آفَافِ رَكْعَةٍ تَطُوعًا

بحار الأنوار/261/75

១៧៧. រឿងលុលឡោះហ្នឹងមានរចនាថា៖ "បោះបង់ចោលនូវការនិយាយដើមគេរមែង ជាទីគាប់ព្រះហឫទ័យអស់ឡោះហ្នឹង ជាងការនមស្ការ(ស្រីឡាតូ) ដោយស្ម័គ្រចិត្ត ១០០០ រីក្កាត់ (នមស្ការ(ស្រីឡាតូ)ស្វីណាត់ ឬ នមស្ការ(ស្រីឡាតូ) មុសតាហាប់) ទៅទៀត ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧៥ ទំព័រទី ២៦១

178- قَالَ عَبْدُ الْمُؤْمِنِ الْأَنْصَارِيُّ: دَخَلْتُ عَلَى الْإِمَامِ أَبِي الْحَسَنِ مُوسَى بْنِ جَعْفَرٍ (ع) وَ عِنْدَهُ مُحَمَّدُ بْنُ عَبْدِ اللَّهِ الْجَعْفَرِيُّ فَتَبَسَّمْتُ إِلَيْهِ فَقَالَ أَتَجِبُهُ؟ فَقُلْتُ: نَعَمْ وَ مَا أَحْبَبْتُهُ إِلَّا لَكُمْ، فَقَالَ هُوَ أَخُوكَ وَالْمُؤْمِنُ أَخُو الْمُؤْمِنِ لِأُمَّهِ وَ أَبِيهِ وَ إِنْ لَمْ يَلِدْهُ أَبُوهُ، مَلْعُونٌ مَنِ اتَّهَمَ أَخَاهُ مَلْعُونٌ مَنِ عَشَّ أَخَاهُ، مَلْعُونٌ مَنْ لَمْ يَنْصَحْ أَخَاهُ، مَلْعُونٌ مَنِ اغْتَابَ أَخَاهُ

بحار الأنوار/262/75

១៧៨. លោក អាប់ខុល មុមីន អាល់ អាន់សារី មានប្រសាសន៍ថា គ្រាមួយខ្ញុំបានចូលទៅ លេងអ៊ីម៉ា អាល់ ហ្គាសាន់ មូសា ប៊ិន យ៉ាក្កូហ្គារ^{صلوات الله عليه} ជួនពេលដែលលោកមូហ្គាម៉ាដូ ប៊ិន អាប់ខុលឡោះហ្នឹង អាល់ យ៉ាក្កូហ្គារីយ័ អង្គុយជាមួយលោក ខ្ញុំបានញញឹមដាក់លោក ។ លោក (អ៊ីម៉ា^{صلوات الله عليه}) បានសួរខ្ញុំថា៖ "លោកចូលចិត្តគាត់ឬ?" ខ្ញុំបានឆ្លើយថា៖ "បាទទាន ខ្ញុំ បាទស្រឡាញ់លោក (អាប់ខុលឡោះហ្នឹង) ព្រោះតែលោក ។" លោក(អ៊ីម៉ា) បានថា៖ "គេ ជាបងប្អូនរបស់លោក ហើយអ្នកសទ្ធាជាបងប្អូននឹងអ្នកសទ្ធាម្នាក់ទៀត ថ្វីបើឪពុកខុស គ្នា ។ ដូច្នេះ បណ្តាសានឹងប្រទះលើអ្នកណាដែលចោទបងប្អូនគេ (មុស្លីម), បណ្តាសានឹង ប្រទះលើអ្នកណាដែលបោកប្រាស់បងប្អូនគេ (មុស្លីម), បណ្តាសានឹងប្រទះលើអ្នកណា ដែលមិនដាស់តឿនបងប្អូនគេ (មុស្លីម), បណ្តាសានឹងប្រទះលើអ្នកណាដែលនិយាយ បង្ហាច់បងប្អូនគេ (មុស្លីម) ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧៥ ទំព័រទី ២៦២

179- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : شَرُّ النَّاسِ مَنْ كَانَ مُتَّبِعًا لِغُيُوبِ النَّاسِ عَمِيًّا عَنِ مَعَايِبِهِ

طرائف الحكم/176

ឪពុកម្តាយណា ដែលជាដើមហេតុធ្វើឲ្យកូនៗរបស់ខ្លួនក្បត់ខ្លួន ដោយដាក់បណ្តាសាពួក គេ ។"

រ៉ាសាអ៊ីលុស ស្តីអ្នះត្តិ ក្បាលទី ២១ ទំព័រ ២៩០

230- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : لَا تَجْعَلَنَّ أَكْثَرَ شُغْلِكَ بِأَهْلِكَ وَ وَ لَدَيْكَ فَإِنْ يَكُنْ أَهْلُكَ وَ لَدَيْكَ أَوْلِيَاءَ اللَّهِ فَإِنَّ اللَّهَ لَا يُضَيِّعُ أَوْلِيَاءَهُ وَ إِنْ يَكُونُوا أَعْدَاءَ اللَّهِ فَمَا هَمُّكَ وَ شُغْلُكَ بِأَعْدَاءِ اللَّهِ؟

نهج البلاغة/352/536

២៣០. អ៊ីម៉ា អាមីរុល មុមីនីន អាល់^{صلوات الله عليه} មានរចនាថា៖ "ចូរកុំរវល់នឹងភរិយានិងកូនៗ របស់អ្នកខ្លាំងពេក ព្រោះបើភរិយារបស់អ្នកនិងកូនៗរបស់អ្នកជាទីស្រឡាញ់របស់ អស់ឡោះហ្នឹង^{وحد} មែននោះ ព្រះអង្គប្រាកដជាមិនចោលអ្នកដែលព្រះអង្គស្រឡាញ់នោះទេ ប្រសិនបើពួកគេជាសត្រូវរបស់អស់ឡោះហ្នឹង^{وحد} វិញ ហេតុអ្វីអ្នកបារម្ភ និងរវល់នឹងពួកសត្រូវ របស់អស់ឡោះហ្នឹង^{وحد} ?"

ណាស់យូល បាឡាភ្នំ ត្តិ ទំព័រទី ៥៣៦ សេចក្តីថ្លែងការណ៍ទី៣៥២

231- قَالَ الْإِمَامُ الصَّادِقُ (ع) : بَادِرُوا أَوْلَادَكُمْ بِالْحَدِيثِ، قَبْلَ أَنْ يَسْبِقَكُمْ إِلَيْهِمُ الْمَرْحَلَةُ الكافي/47/6

២៣១. អ៊ីម៉ា ស្តីឱក្ខិ^{صلوات الله عليه} មានរចនាថា៖ "ចូរអស់លោកបំពេញវិធានការដោយបង្ហាត់ បង្រៀនឱវាទ (របស់អស់លុលបៃតី) ឲ្យទៅកូនៗរបស់លោក ឲ្យបានមុនបណ្តាជន កំណាចធ្វើឲ្យពួកគេខូចជាមុន ។"

អាល់កាហ្វីយ័ ក្បាលទី ៦ ទំព័រ៤៧

232- قَالَ الْإِمَامُ الصَّادِقُ (ع) : بُرُّ الرَّجُلِ بَوَالِدِهِ بُرُّهُ بِوَالِدَيْهِ

من لا يحضره الفقيه/483/3

227- قَالَ الْإِمَامُ الصَّادِقُ (ع) : بُرُؤُ آبَائِكُمْ يَبْرُرُكُمْ أَبْنَاءُكُمْ وَعَمُّوْا عَنْ نِسَاءِ النَّاسِ تَعَفَّ نِسَاؤُكُمْ

الكافي/5/554

២២៧. អ៊ីម៉ាំ សួរឱ្យដឹង មានវចនៈថា៖ "ចូរធ្វើល្អចំពោះឪពុកម្តាយរបស់អស់លោក បណ្តាកូនរបស់អស់លោកនឹងធ្វើដូច្នោះចំពោះអស់លោកដែរ ហើយចូរមានសីលធម៌ ចំពោះបណ្តាភរិយារបស់អ្នកផងទាំងឡាយ បណ្តាភរិយារបស់អស់លោកនឹងនៅក្នុង សីលធម៌ ។"

228- عَنْ أَبِي عَبْدِ اللَّهِ (ع) قَالَ: جَاءَ رَجُلٌ وَ سَأَلَ النَّبِيَّ (ص) عَنْ بَرِّ الْوَالِدَيْنِ فَقَالَ: إِبْرُؤُ أُمَّكَ إِبْرُؤُ أُمَّكَ إِبْرُؤُ أُمَّكَ، إِبْرُؤُ أَبِيكَ إِبْرُؤُ أَبِيكَ إِبْرُؤُ أَبِيكَ، وَ بَدَأَ بِالْأُمَّ قَبْلَ الْأَبِ

الكافي/2/162

២២៨. អ៊ីម៉ាំ អ្នកបុរសឡោះហ្ន៎ (អ៊ីម៉ាំ សួរឱ្យដឹង មានវចនៈថា មានបុរសម្នាក់បានមក សួរណាថា អំពីការធ្វើល្អដល់ឪពុកម្តាយ លោកតបថា៖ "ចូរអ្នកធ្វើល្អចំពោះម្តាយរបស់ អ្នក, ចូរអ្នកធ្វើល្អចំពោះម្តាយរបស់អ្នក, ចូរអ្នកធ្វើល្អចំពោះម្តាយរបស់អ្នក ។ ចូរអ្នកធ្វើល្អ ចំពោះឪពុករបស់អ្នក, ចូរអ្នកធ្វើល្អចំពោះឪពុករបស់អ្នក, ចូរអ្នកធ្វើល្អចំពោះឪពុករបស់ អ្នក តែចូរអ្នកចាប់ផ្តើម (ធ្វើល្អ) ចំពោះម្តាយរបស់អ្នក មុនឪពុករបស់អ្នក ។"

សិទ្ធិរបស់ក្មេង

229- قَالَ رَسُولُ اللَّهِ (ص) : يَا عَلِيُّ لَعَنَ اللَّهُ وَالِدَيْنِ حَمَلًا وَلَدَهُمَا عَلَى عُمُوقِهِمَا

وسائل الشيعة/21/290

២២៩. រ៉ស្តីលុលឡោះហ្ន៎ មានវចនៈថា៖ "អាល់ហ្វីអើយ អស់ឡោះហ្ន៎ ដាក់បណ្តាសា

១៧៩. អ៊ីម៉ាំ អាមីរុល មុមីនីន អាលី មានវចនៈថា៖ "មនុស្សកាចសាហាវបំផុតគឺ អ្នក ដែលមមែសង្កេតមើលកំហុសតំណិះអ្នកដទៃ ដោយមើលមិនឃើញកំហុសខ្លួនឯង ។"

180- قَالَ الْإِمَامُ مُوسَى بْنُ جَعْفَرٍ (ع) : مَلْعُونٌ مَنِ اغْتَابَ أَخَاهُ

بحار الأنوار/74/232

១៨០. អ៊ីម៉ាំ មូសា ប៊ីន យ៉ាក្តុហ្វារ មានវចនៈថា៖ "បណ្តាសានឹងប្រទះលើអ្នកណា ដែលនិយាយនិទ្ទាបបងប្អូនរបស់គេ (មុស្លីម) ។"

ការនិយាយកុហក

181- عَنْ أَنَسِ بْنِ مَالِكٍ قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ تَقَبَّلُوا لِي بِسِتِّ اتَّقَبَّلَ لَكُمْ بِالْحَنَّةِ: إِذَا حَدَّثْتُمْ فَلَا تَكْذِبُوا، وَإِذَا وَعَدْتُمْ فَلَا تُخْلِفُوا، وَإِذَا اتَّخَمْتُمْ فَلَا تَخُونُوا، وَ غُضُّوا أَبْصَارَكُمْ، وَاحْفَظُوا فُرُوجَكُمْ، وَ كَفُّوا أَيْدِيَكُمْ وَ أَلْسِنَتَكُمْ

الخصال/321

១៨១. លោក អាណាស់ ប៊ីន ម៉ាលិក បានថ្លែងថា រ៉ស្តីលុលឡោះហ្ន៎ មានវចនៈថា៖ "អស់លោកចូរព្រមទទួល ៦ ប្រការពតថាគត ៦ នឹងព្រមធានាអស់លោកចូលឋានសួគ៌ នោះគឺ៖

- ១-ពេលអស់លោកនិយាយ ចូរកុំកុហក ។
- ២-ពេលអស់លោកសន្យា ចូរកុំក្បត់ពាក្យសន្យា ។
- ៣-ពេលមានគេទុកចិត្តលើអស់លោក ចូរអស់លោកទៀងត្រង់ ។
- ៤-ចូរអស់លោកដាក់ភ្នែកឲ្យទាប (ឲ្យផុតពីអំពើបាប) ។
- ៥-ចូរដាក់ខ្លួន (ឲ្យរាបសា) ។
- ៦-ចូរទប់ដៃ និងអណ្តាតរបស់អស់លោក ។"

224- قَالَ الْإِمَامُ الصَّادِقُ (ع) : أَفْضَلُ الْأَعْمَالِ: الصَّلَاةُ لَوْفَتْهَا وَ بُرُّ الْوَالِدَيْنِ وَالْجِهَادُ فِي سَبِيلِ اللَّهِ

بحار الأنوار/85/74

២២៤. អ៊ីម៉ាំ ស្លឺខ្ចិក្ចិ ^{صلوات الله عليه والسلام} មានវចនៈថា៖ "ទង្វើដែលប្រសើរបំផុតគឺ ការនមស្ការ(ស្លឺឡាតូ) ទៀងពេល, ការប្រព្រឹត្តិល្អចំពោះឪពុកម្តាយ, និងការតស៊ូក្នុងសន្តសង្គ្រាម (ឃ្មុំហ្មាដូ) លើ ផ្លូវអល់ឡោះហ្មឺ ^{عجل} ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧៤ ទំព័រ៨៥

225- عَنِ الصَّادِقِ (ع) قَالَ: مَنْ أَحَبَّ أَنْ يُخَفَّفَ اللَّهُ عَزَّ وَ جَلَّ عَنْهُ سَكَرَاتِ الْمَوْتِ فَلْيُكُنْ لِقَرَابَتِهِ وَصُؤْلًا وَ بِوَالِدَيْهِ بَارًا فَإِذَا كَانَ كَذَلِكَ هَوَّنَ اللَّهُ عَلَيْهِ سَكَرَاتِ الْمَوْتِ وَلَمْ يُصِبه فِي حَيَاتِهِ فُقْرًا أَبَدًا

سفينة البحار/553/2

២២៥. អ៊ីម៉ាំ ស្លឺខ្ចិក្ចិ ^{صلوات الله عليه والسلام} មានវចនៈថា៖ "អ្នកណាមួយចង់ឲ្យអល់ឡោះហ្មឺ ^{عجل} សម្រាលវេទនា នៃសេចក្តីស្លាប់ អ្នកនោះគប្បីរឹតចំណងមេត្រីភាពនឹងសាច់ញាតិ និងធ្វើល្អចំពោះឪពុក ម្តាយរបស់ខ្លួន ។ ដូច្នោះ កាលណាបុគ្គលណាមួយប្រព្រឹត្តិដូច្នោះ កាលនោះអល់ឡោះហ្មឺ ^{عجل} នឹងឲ្យបុគ្គលនោះស្លាប់ដោយពុំមានសេចក្តីវេទនា ហើយគេនឹងមិនប្រទះលើសេចក្តី តោកយ៉ាកសោះឡើយ ។"

សាហ្គីណាទុល ប៊ីហ្គារុល ក្បាលទី ២ ទំព័រ៥៥៣

226- قَالَ الْإِمَامُ الصَّادِقُ (ع) : مَنْ نَظَرَ إِلَى أَبَوَيْهِ نَظْرَ مَاتٍ وَ هُمَا ظَالِمَانِ لَهُ لَمْ يُقْبَلِ اللَّهُ لَهُ صَلَاةً

الكاوفي/349/2

២២៦. អ៊ីម៉ាំ ស្លឺខ្ចិក្ចិ ^{صلوات الله عليه والسلام} មានវចនៈថា៖ "អ្នកណាមួយសម្លឹងឪពុកម្តាយដោយខ្សែភ្នែកពោរពេញដោយកំហឹង ទោះអ្នកទាំងពីរធ្វើខុសមកលើខ្លួនក៏ដោយ អល់ឡោះហ្មឺ ^{عجل} នឹងមិនទទួល នមស្ការ(ស្លឺឡាតូ) របស់គេនោះទេ ។"

182- قَالَ أَبُو مُحَمَّدٍ الْعَسْكَرِيُّ (ع) : جُعِلَتِ الْخَبَائِثُ فِي بَيْتٍ وَ جُعِلَ مَفَاخُهُ الْكَذِبُ

بحار الأنوار/263/72

១៨២. អ៊ីម៉ាំ អាច្ចិ មូហាំម៉ាដូ អ្នកស្រាវជ្រាវ ^{صلوات الله عليه والسلام} មានវចនៈថា៖ "វិសមធម៌ (ភាពមិនត្រង់តាមគន្លងធម៌) បានទុកនៅក្នុងផ្ទះមួយ ឯកូនសោសម្រាប់បើកទ្វារវានោះ គឺការកុហក ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧២ ទំព័រ២៦៣

183- قَالَ الْإِمَامُ السَّجَّادُ (ع) : اتَّقُوا الْكَذِبَ، الصَّغِيرَ مِنْهُ وَالْكَبِيرَ فِي كُلِّ جَدٍّ وَ هَزْلٍ، فَإِنَّ الرَّجُلَ إِذَا كَذَبَ فِي الصَّغِيرِ اجْتَرَأَ عَلَى الْكَبِيرِ

تحف العقول/201

១៨៣. អ៊ីម៉ាំ សាច្ច៍យ៉ាដូ ^{صلوات الله عليه والسلام} មានវចនៈថា៖ "ចូរចៀសវាងនិយាយកុហក តិចក្តីច្រើនក្តី ទោះនិយាយពិតក្តី ឬនិយាយលេងក្តី ពីព្រោះបុគ្គលណាមួយនិយាយកុហកបន្តិចបន្តួច បុគ្គលនោះហ៊ានកុហកក្នុងរឿងធំផងដែរ ។"

ទុស្តហ្គីល អ៊ីត្តុល ទំព័រ២០១

184- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : مَا رَأَيْتُهُ عَيْنَاكَ فَهُوَ الْحَقُّ وَ مَا سَمِعْتُهُ أُذْنَاكَ فَكَثْرُهُ بَاطِلٌ

بحار الأنوار/196/75

១៨៤. អ៊ីម៉ាំ អាមីរុល មុមីនីន អ្នកលើ ^{صلوات الله عليه والسلام} មានវចនៈថា៖ "អ្វីដែលចក្ខុរបស់អ្នកមើលឃើញនោះគឺសេចក្តីពិត ឯអ្វីដែលត្រចៀករបស់អ្នកឮ ភាគច្រើនជាសេចក្តីមិនពិត ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧៥ ទំព័រ១៩៦

185- قَالَ الْإِمَامُ الْبَاقِرُ (ع) : إِنَّ اللَّهَ تَعَالَى جَعَلَ لِلشَّرِّ أَقْفَالًا وَ جَعَلَ مَفَاتِيحَ تِلْكَ الْأَقْفَالِ

221- قَالَ أَبُو جَعْفَرٍ الْبَاقِرُ (ع) : صَلَّةُ الْأَرْحَامِ تُزَكِّي الْأَعْمَالَ وَ تُنَجِّي الْأَمْوَالَ وَ تَدْفَعُ الْبُلْوَى وَ تُبَيِّنُ الْحِسَابَ وَ تُنَسِّئُ فِي الْأَجْلِ

الكافي/2/339

១៨៥. អ៊ីម៉ាំ អាល់ បាក្ស៊ីរ صلوات الله عليه មានវចនៈថា៖ " ពិតប្រាកដ អល់ឡោះហ្គ៊ីរ عجل ព្រះដ៏មានមហិទ្ធិបូជ្ជៈ និងដ៏រុងរឿង បានចាក់សោអធម៌ទុក ព្រះអង្គបានដាក់កូនសោរបស់វាទុកនៅក្នុងសុរា តែអធម៌របស់ការកុហកអប្រិយជាងសុរាទៅទៀត ។"

الكافي/2/150

២២១. អ៊ីម៉ាំ យ៉ាក្តហ្វារ អាល់ បាក្ស៊ីរ صلوات الله عليه មានវចនៈថា៖ "ការមានញាតិសម្ពន្ធនោះ ធ្វើឲ្យបណ្តាទង្វើជ្រះស្អាត, ធ្វើឲ្យទ្រព្យសម្បត្តិកើនឡើង, រុញច្រានភ័ព្វអាក្រក់, ធ្វើឲ្យការទូទាត់ (នាថ្ងៃអាយីរ៉ាត់) ងាយស្រួល, និងធ្វើឲ្យមានជីវិតយឺនយូរ ។"

អាល់កាហ្វីយ័ ក្បាលទី ២ ទំព័រ៣៣៩

186- قَالَ الْإِمَامُ عَلِيُّ بْنُ مُوسَى الرَّضَا (ع) : عَلَيْكُمْ بِالصَّدَقِ وَإِيَّاكُمْ وَالْكَذْبُ

អាល់ កាហ្វីយ័ ក្បាលទី ២ ទំព័រ១៥០

بحار الأنوار/347/78

១៨៦. អ៊ីម៉ាំ អាលី ប៊ីន អារ រីដ្ឋី صلوات الله عليه មានវចនៈថា៖ "ចូរនិយាយការពិត និងចៀសវាងការនិយាយកុហក ។"

222- قَالَ رَسُولُ اللَّهِ (ص) : ثَلَاثَةٌ لَا يَدْخُلُونَ الْجَنَّةَ: مُدْمِنُ خَمْرٍ وَ مُدْمِنُ سِحْرِ وَ قَاطِعُ رَحِمٍ

الخصال/179

២២២. រ៉ស្មីលុលឡោះហ្គ៊ីរ صلوات الله عليه មានវចនៈថា៖ "ជនបីក្រុមនឹងមិនត្រូវអនុញ្ញាតឲ្យចូលឋានសួគ៌ទេ គឺ៖ អ្នកផឹកសុរា, អ្នកលេងមន្តអាគមន៍, និងអ្នកផ្តាច់ញាតិសម្ពន្ធ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧៨ ទំព័រ៣៤៧

អាល់ យីស្វល់ ទំព័រ១៧៩

គូកនិងមិត្តភាព

អំពើល្អចំពោះឪពុកម្តាយ

187- قَالَ رَسُولُ اللَّهِ (ص) : أَلْمَرُ عَلَى دِينِ خَلِيلِهِ فَلْيَنْظُرْ أَحَدُكُمْ مَنْ يُخَالِلُ

بحار الأنوار/192/74

១៨៧. រ៉ស្មីលុលឡោះហ្គ៊ីរ صلوات الله عليه មានវចនៈថា៖ "មនុស្សម្នាក់ៗនៅក្រោមឥទ្ធិពលបណ្តាមិត្តរបស់គេ ។ ដូច្នេះ ចូរអស់លោកប្រយ័ត្នខ្លួនពេលសេពគប់នឹងអ្នកនោះ ។"

223- قَالَ رَسُولُ اللَّهِ (ص) : رَضِيَ اللَّهُ فِي رَضَى الْوَالِدَيْنِ وَ سَخَطُهُ فِي سَخَطِهِمَا

مستدرک الوسائل/176/15

២២៣. រ៉ស្មីលុលឡោះហ្គ៊ីរ صلوات الله عليه មានវចនៈថា៖ "សេចក្តីគាប់ព្រះហឫទ័យរបស់អល់ឡោះហ្គ៊ីរ عجل ស្ថិតនៅលើសេចក្តីគាប់ចិត្តរបស់ឪពុកម្តាយ, ឯព្រះពិរោធរបស់ព្រះអង្គស្ថិតនៅលើកំហឹងរបស់អ្នកទាំងពីរ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧៤ ទំព័រ១៩២

188- قَالَ الْإِمَامُ الصَّادِقُ (ع) : اصْحَبْ مَنْ تَتَرَقَّى بِهِ وَ لَا تَصْحَبْ مَنْ يَتَرَقَّى بِكَ

بحار الأنوار/267/76

មុសតាដ្ឋរីក អាល់រ៉ាសាអ៊ីល ក្បាលទី ១៥ ទំព័រ១៧៦

១៨៨. អ៊ីម៉ា ស្ម័ន្ទិក្ខិ صلوات الله عليه والسلام មានវចនៈថា៖ "ចូរអ្នកចងមិត្តភាពនឹងអ្នកដែលផ្តល់កិត្តិយសឲ្យអ្នក កុំចងមិត្តភាពជាមួយនឹងអ្នកណាដែលអ្នកប្រសើរជាង ។" (ចូរជាមិត្តនឹងអ្នកណាដែលចេះដឹងខ្ពស់ជាងអ្នក ព្រោះអ្នកនឹងមានការរីកចម្រើនទៅមុខ) ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧៦ ទំព័រ២៦៧

189- قَالَ الْإِمَامُ الصَّادِقُ (ع) : أَحَبُّ إِخْوَانِي إِلَيَّ مَنْ أَهْدَى عُيُوبِي إِلَيَّ

بحار الأنوار/282/74

១៨៩. អ៊ីម៉ា ស្ម័ន្ទិក្ខិ صلوات الله عليه والسلام មានវចនៈថា៖ "មិត្តដែលតថាគតខ្ញុំ صلوات الله عليه والسلام ស្រឡាញ់ជាងគេ គឺអ្នកដែលញ៉ាំងតថាគតខ្ញុំ صلوات الله عليه والسلام ឲ្យឃើញកំហុសរបស់តថាគតខ្ញុំ صلوات الله عليه والسلام ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧៤ ទំព័រ២៨២

190- عَنْ جَعْفَرِ بْنِ مُحَمَّدٍ عَنْ أَبِيهِ عَنْ جَدِّهِ عَلَيْهِمُ السَّلَامُ قَالَ قَالَ عَلِيُّ (ع) إِنَّ لِلْمَرْءِ الْمُسْلِمِ ثَلَاثَ أَحْلَاءَ: فَخَلِيلٌ يُقُولُ أَنَا مَعَكَ حَيًّا وَ مَيِّتًا وَ هُوَ عَمَلُهُ وَ خَلِيلٌ يَقُولُ لَهُ أَنَا مَعَكَ إِلَى بَابِ قَبْرِكَ ثُمَّ أَخْلِيكَ وَ هُوَ وَلَدُهُ وَ خَلِيلٌ يَقُولُ لَهُ أَنَا مَعَكَ إِلَى أَنْ تَمُوتَ وَ هُوَ مَالُهُ فَإِذَا مَاتَ صَارَ لِلْوَارِثِ

الخصال/114/1

១៩០. អ៊ីម៉ា យ៉ាក្កុហ្វារ ប៊ីន មូហ្គាម៉ាដ្ន صلوات الله عليه والسلام បានទទួលសេចក្តីថ្លែងការណ៍ពីបិតាលោកដែលបានទទួលមកពីជីតាលោក ថា៖ "ពិតណាស់ មុស្លិមមានមិត្ត ៣ ប្រភេទគឺ៖
១-មិត្តដែលនិយាយថា៖ "ខ្ញុំជាមិត្តរបស់អ្នក ទោះអ្នកនៅរស់ ឬស្លាប់ក៏ដោយ ។" នេះគឺទង្វើរបស់គេ ។
២-មិត្តដែលនិយាយថា៖ "ខ្ញុំជាមិត្តរបស់អ្នករហូតដល់មាត់រណ្តៅសពរបស់អ្នក ក្រោយពីនោះខ្ញុំនឹងលាអ្នក ទុកឲ្យអ្នកនៅតែឯង ។" នេះគឺកូនរបស់គេ ។
៣-មិត្តដែលនិយាយថា៖ "ខ្ញុំជាមិត្តរបស់អ្នករហូតដល់ពេលអ្នកស្លាប់ ។" នេះគឺទ្រព្យរបស់គេ ដែលនឹងបានទៅឯអ្នកទទួលមរតក ក្រោយពីគេស្លាប់ទៅ ។"

២១៨. លោក គ្លីវស ប៊ីន អាល់ យ៉ាម៉ាន បានថ្លែងថាខ្ញុំបានឮអ៊ីម៉ា អុលី ប៊ីន អាល់ហ្គាសៃនី صلوات الله عليه والسلام មានវចនៈថា៖ "គុណសម្បត្តិរបស់អ្នកសទ្ធានោះមានប្រាំប្រការ ។" ខ្ញុំបានសួរលោក صلوات الله عليه والسلام ថា៖ "មានអ្វីខ្លះ ឱបុត្ររបស់រ៉ស្មីលុលឡោះហ្ន៎ عليه وآله ?" លោក صلوات الله عليه والسلام បានឆ្លើយថា៖ "ការជឿស៊ុបពេលនៅតែឯង, ការធ្វើទានពេលទំលក្រ, ការអត់ធ្មត់ពេលជួបប្រទះភ័ព្វអាក្រក់ ការមានខន្តីពេលមានកំហឹង ការមានសេចក្តីត្រង់ត្រូវពេលមានការភ័យខ្លាច ។"

អាល់យីស្វល់ ទំព័រ១២៧

ការយកចិត្តទុកដាក់នឹងសាច់ញាតិ

219- قَالَ رَسُولُ اللَّهِ (ص) : مَنْ سَرَّهُ أَنْ يُبْسَطَ لَهُ فِي رِزْقِهِ وَ يُنْسَأَ لَهُ فِي أَجَلِهِ فَلْيَصِلْ رَحِمَهُ

بحار الأنوار/89/74

២១៩. រ៉ស្មីលុលឡោះហ្ន៎ عليه وآله មានវចនៈថា៖ "អ្នកណាមួយប្រាថ្នាបានទទួលការបង្កើននូវគុណប្រការ (រឹស្មត្តិ) ឲ្យបានច្រើនសម្រាប់ខ្លួន និងចង់បានការពន្យារថ្ងៃស្លាប់របស់ខ្លួននោះ ចូរអ្នកនោះយកចិត្តទុកដាក់ រឹតសម្ព័ន្ធមេត្រីនឹងសាច់ញាតិ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧៤ ទំព័រ៨៩

220- قَالَ الْإِمَامُ عَلِيُّ بْنُ مُوسَى الرَّضَا (ع) : لَا يَجْتَمِعُ الْمَالُ إِلَّا بِخِصَالِ خَمْسٍ: بِبُخْلِ شَدِيدٍ وَ أَمَلٍ طَوِيلٍ وَ حِرْصٍ غَالِبٍ وَ قَطِيعَةِ الرَّحِمِ وَ إِثَارَةِ الدُّنْيَا عَلَى الْآخِرَةِ

بحار الأنوار/138/73

២២០. អ៊ីម៉ា អុលី ប៊ីន មូសា អារីដ្នី صلوات الله عليه والسلام មានវចនៈថា៖ "ទ្រព្យសម្បត្តិមិនស្ថិតនៅលើអ្វីផ្សេងពីលក្ខណៈនេះទេគឺ៖ កំណាញ់ខ្លាំង, ការស្រមើងស្រមៃវែងខ្ពស់, សេចក្តីលោភលន់ហួសប្រមាណ, ការផ្តាច់សម្ព័ន្ធភាពនឹងសាច់ញាតិ, និងការស្រឡាញ់លោកនេះជាងលោកមុខ ។"

និងជម្លឺផ្សេងៗ ហើយវាធ្វើឲ្យអាយុរបស់អស់លោកយើងយូរ និងបង្កើនរង្វាន់របស់អស់លោក ។"

កាន់ស៊ុល អ៊ុមម៉ាល់ ក្បាលទី ៦ ទំព័រទី ៣៧១

217- رُوِيَ عَنِ النَّبِيِّ (ص) قَالَ : لَمَّا أُسْرِيَ بِي إِلَى السَّمَاءِ رَأَيْتُ عَلَى بَابِ الْحَنَّةِ ثَلَاثَةَ أَسْطُرٍ،
الَسَّطُرُ الْأَوَّلُ: بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ أَنَا اللَّهُ لَا إِلَهَ إِلَّا أَنَا سَبَقْتُ رَحْمَتِي غَضَبِي وَ السَّطُرُ
الثَّانِي : بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ أَصْدَقُهُ بِعَشْرَةٍ، وَالْمَرْصُ بِثَمَانِيَةِ عَشْرٍ، وَصَلُّهُ الْأَرْحَامِ بِثَلَاثِينَ
وَالسَّطُرُ الثَّلَاثُ: مَنْ عَرَفَ قَدْرِي وَ رُؤُوبِي فَلَا يَتَّهَمُنِي فِي الرَّزِقِ

الاثنى عشرية/85

២១៧. រាយការណ៍ពីរស្វីលុលឡោះហ្ន៎ដែលមានវចនៈថា៖ "កាលតថាគត្ត បានឡើងទៅលើមេឃ តថាគត្ត បានឃើញអក្សររូបបន្ទាត់នៅលើទ្វារឋានសួគ៌ ។ បន្ទាត់ទីមួយ៖ ដោយនូវព្រះនាមអស់ឡោះហ្ន៎ ព្រះដ៏មានព្រះមេត្តាធម៌ ព្រះដ៏មានព្រះមេត្តាករុណាប្រណី ។ ។ អញគឺអស់ឡោះហ្ន៎ ពុំមានព្រះផ្សេងពីអញឡើយ ព្រះមេត្តារបស់អញនៅមុខព្រះពិរោធរបស់អញ ។ បន្ទាត់ទីពីរ៖ ក្នុងព្រះនាមអស់ឡោះហ្ន៎ ព្រះដ៏មានដ៏មានព្រះមេត្តាធម៌ ព្រះដ៏មានព្រះមេត្តាករុណាប្រណី ។ ការបរិច្ចាគទានបានទទួលការតបស្នងដប់ដង, ការឲ្យខ្ចីបានទទួលការតបស្នងដប់ប្រាំបីដង, ឯការចងសម្ព័ន្ធនឹងសាច់ញាតិបានទទួលការតបស្នងសាមសិបដង ។ បន្ទាត់ទីបី៖ អ្នកណាមួយយល់អំពីឋានៈរបស់អញ និងអំណាចរបស់អញ អ្នកនោះមិនគប្បីចោទអញ ក្នុងរឿងជីវភាព (ការចិញ្ចឹមជីវិត) ទេ ។"

អាល់ អ៊ុស្ត្រណា អ្នកស្មារតីអះហ្ន៎ ទំព័រ ៨៥

218- عَنْ طَاوُوسِ بْنِ الْيَمَانِ قَالَ سَمِعْتُ عَلِيَّ بْنَ الْحُسَيْنِ (ع) يَقُولُ: عَلَامَاتُ الْمُؤْمِنِ
خَمْسٌ، قُلْتُ: وَ مَا هُنَّ يَا بَنَ رَسُولِ اللَّهِ؟ قَالَ: الْوَرَعُ فِي الْخُلُوءِ، وَالصَّدَقَةُ فِي الْفِلَّةِ، وَالصَّبْرُ عِنْدَ
الْمُصِيبَةِ، وَالْحِلْمُ عِنْدَ الْعَصَبِ، وَالصَّدْقُ عِنْدَ الْخَوْفِ

الخصال/127

កំណត់

ហាឌីសនេះឲ្យយើងជ្រាបថា អ្វីដែលមានប្រយោជន៍សម្រាប់បុគ្គលគ្រប់រូបនាបរលោកនោះគឺជំនឿនិងទង្វើល្អ ។ សិក្ខាបទអ៊ុស្ត្រណាដ៏ច្រើនក៏បានចែងដូច្នោះដែរ ដូចជាអាយ៉ាត់គួរអានជាឧទាហរណ៍៖បណ្តាអ្នកដែលជឿ និងដែលប្រព្រឹត្តិដោយគុណធម៌នោះគឺ៖

១-"ជនទាំងឡាយដែលមានសទ្ធា និងប្រព្រឹត្តិអំពើល្អ រមែងបានទទួលផលប្រយោជន៍ដ៏ធំធេង ព្រមទាំងទីលំនៅដ៏ប្រណិត (សិ.១៣, អា.២៩)"

២-"ជនទាំងឡាយដែលមានសទ្ធា និងប្រព្រឹត្តិអំពើល្អ ប្រាកដណាស់ យើងនឹងមិនបំបាត់រង្វាន់របស់អ្នកណាមួយដែលប្រព្រឹត្តិល្អឡើយ (សិ.១៨, អា.៣០) ។"

៣-"រីឯជនទាំងឡាយដែលមានសទ្ធា និងធ្វើអំពើល្អ ពិតណាស់ ទីលំនៅរបស់ពួកគេគឺឋានសួគ៌ហ្ន៎ដៅស៍ (សិ.១៨, អា. ១០៧) ។"

៤-"ពិតណាស់ ជនទាំងឡាយដែលមានសទ្ធា និងធ្វើអំពើល្អ ព្រះទ្រង់មហាមេត្តា និងផ្តល់សេចក្តីស្រឡាញ់ឲ្យពួកគេ (សិ.១៩, អា.៩៦) ។"

អាល់យីស្លល់ ក្បាលទី ១ ទំព័រ៨៨

191- قَالَ الْإِمَامُ الصَّادِقُ (ع) : عَلَيْكَ يَاخُوَانِ الصَّدَقِ فَكَتَبْتُ مِنْ كِتَابِهِمْ فَأَتَهُمْ غَدَّةٌ عِنْدَ الرَّخَاءِ وَ حُجَّةٌ عِنْدَ الْبَلَاءِ

بحار الأنوار/187/74

១៩១. អ៊ុម៉ា ស្មឺឌីក្តូ មានវចនៈថា៖ "ចូរមានមិត្តភក្តិ និងព្យាយាមស្វែងរកពួកគេឲ្យបានច្រើន ព្រោះពួកគេជាអ្នកគាំទ្រអ្នក ពេលអ្នកមានសេចក្តីសុខ ហើយពួកគេនឹងការពារអ្នកពេលអ្នកប្រទះវិបត្តិណាមួយ ។"

ប៊ីហ្គារុល អាន់ហ័រ ក្បាល៧៤ ទំព័រ១៨៧

192- قَالَ الْإِمَامُ السَّجَّادُ (ع) : مَجَالِسُ الصَّالِحِينَ دَاعِيَةٌ إِلَى الصَّلَاحِ

بحار الأنوار/141/78

១៩២. អ៊ុម៉ា សាច្ច៍យ៉ាដ្តូ មានវចនៈថា៖ "ការប្រជុំរបស់បណ្តាអ្នកមានគុណធម៌នាំអ្នក

ទៅរកសេចក្តីល្អ ។"

បីហ្វាតវា អាន់កាំរ ក្បាលទី ៧៨ ទំព័រ១៤១

193- قَالَ الْإِمَامُ السَّجَّادُ (ع) : إِيَّاكُمْ وَ صُحْبَةَ الْعَاصِمِينَ وَ مَعُونَةَ الظَّالِمِينَ

بحار الأنوار/151/78

១៨៣. អ៊ីម៉ាំ សាឌ្ឍុយ្យ៉ាដ្ឋី صلوات الله عليه والسلام មានវចនៈថា៖ "ចូរប្រយ័តក្នុងការចងមិត្តភាពនឹងជនប្រព្រឹត្ត អំពើបាប និងក្នុងការជួយជនអធម៍ ។"

បីហ្វាតវា អាន់កាំរ ក្បាលទី ៧៨ ទំព័រ១៥១

មិត្តដែលពុំមានសីលធម៌

194- قَالَ الْإِمَامُ الصَّادِقُ (ع) : مَنْ قَعَدَ عِنْدَ سَبَّابٍ لِأَوْلِيَاءِ اللَّهِ فَقَدْ عَصَى اللَّهَ تَعَالَى

الکافي/379/2

១៩៤. អ៊ីម៉ាំ ស្វឌ្ឍិក្វី صلوات الله عليه والسلام មានវចនៈថា៖ "អ្នកណាមួយជាគូកនរបស់ជនមើលងាយបណ្តា ជនដែលជាទីស្រឡាញ់របស់អស់ឡោះហ្វី عليه السلام, ពិតប្រាកដណាស់ អ្នកនោះក្បត់អស់ឡោះហ្វី عليه السلام, ព្រះដ៏ខ្ពង់ខ្ពស់ឧត្តម ។"

អាល់ កាហ្វីយ័ ក្បាលទី ២ ទំព័រ៣៧៩

195- قَالَ الْإِمَامُ الصَّادِقُ (ع) : لَوْ أَنَّكُمْ إِذَا بَلَغْتُمْ عَنِ الرَّجُلِ شَيْءٌ تَمَسَّيْتُمْ إِلَيْهِ فَقُلْتُمْ يَا هَذَا إِمَّا أَنْ تَعْتَرِلَنَا وَ تَحْتَبِنَا وَ إِمَّا أَنْ تَكْفُفَ عَن هَذَا فَإِنْ فَعَلَ وَ إِلَّا فَاجْتَنِبُوهُ

وسائل الشيعة/146/16

១៩៥. អ៊ីម៉ាំ ស្វឌ្ឍិក្វី صلوات الله عليه والسلام មានវចនៈថា៖ "ពេលអស់លោកបានទទួលដំណឹងថាមិត្តម្នាក់ បានប្រព្រឹត្តិអំពើអាក្រក់ណាមួយ ចូរទៅរកគេ និងប្រាប់គេថា៖ "ឱ (លោក អ្នក) អើយ តើ (លោក អ្នក) នឹងជ្រើសយកការឈប់ប្រព្រឹត្តិបាបនោះ ឬមួយដកខ្លួនឆ្ងាយពីពួកយើង ?" ដូច្នេះ ចូរចៀសពីអ្នកនោះ រៀបរយលែងតែគេធ្វើតាម ។"

២១៤. វីស្វិលុលឡោះហ្វី عليه السلام មានវចនៈថា៖ "សហគមន៍របស់តថាគត عليه السلام នឹងរស់នៅ ដោយគង់វង្សត្រៀមទៅដោយត្រឹមត្រូវ ដរាបណាពួកគេស្មោះត្រង់រវាងគ្នានិងគ្នា ឲ្យបញ្ជើ ទៅម្ចាស់គេវិញ និងដាក់ទាន (ស្វាកាត់) ។ តែបើពួកគេមិនបំពេញកាតព្វកិច្ចទាំងនេះទេ ពួកគេនឹងទទួលរងការអត់ឃ្លាន និងការខ្វះខាត ។"

វ៉ាសាអ៊ីលុស្ត ឆ្មុំអ្នះត្តី ក្បាលទី ៦ ទំព័រ ១៣

215- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : يَا بَنَ آدَمَ، كُنْ وَصِيَّ نَفْسِكَ فِي مَالِكَ وَ اَعْمَلْ فِيهِ مَا تُؤْتِيهِ أَنْ يُعْمَلَ فِيهِ مِنْ بَعْدِكَ

نهج البلاغة/512 الكلمات القصار/254

២១៥. អ៊ីម៉ាំ អាមីរុល មុមិនីន អាលី عليه السلام មានវចនៈថា៖ "ឱកូនចៅអាដាំអើយ ចូរជា តំណាងខ្លួនឯងក្នុងរឿងទ្រព្យសម្បត្តិរបស់អ្នក ហើយចូរអ្នកប្រើប្រាស់ទ្រព្យនោះ តាម ដែលអ្នកចង់ឲ្យប្រើប្រាស់វា ក្រោយពីអ្នកស្លាប់ទៅ ។"

កំណត់

មានន័យថា បើអ្នកណាមួយចង់បរិច្ចាគទានទ្រព្យរបស់ខ្លួនមួយចំណែក ក្រោយពីខ្លួន ស្លាប់ទៅនោះ អ្នកនោះមិនបាច់ចាំឲ្យស្លាប់សិនទេ ចូរអ្នកនោះបរិច្ចាគវាពេលណាក៏បាន ពេលខ្លួននៅរស់ ។ ព្រោះពេលគេស្លាប់ទៅនោះ វាអាចនឹងពុំអាចធ្វើបានតាមបំណង របស់ខ្លួន ឬគេពុំអាចមានឱកាសសរសេរសំបុត្រពិន័យកម្មនោះបាន ។

ណាស្តុយ្យុល បាឡាហ្គុះត្តី ទំព័រទី ៥១២ សេចក្តីវាយការណ៍ទី ២៥៤

216- قَالَ رَسُولُ اللَّهِ (ص) : تَصَدَّقُوا وَ دَاوُوا مَرْضَاتِكُمْ بِالصَّدَقَةِ، فَإِنَّ الصَّدَقَةَ تَدْفَعُ عَنِ الْأَعْرَاضِ وَالْأَمْرَاضِ وَ هِيَ زِيَادَةٌ فِي أَعْمَارِكُمْ وَ حَسَنَاتِكُمْ

کنز العمال/371/6

២១៦. វីស្វិលុលឡោះហ្វី عليه السلام មានវចនៈថា៖ "ចូរអស់លោកដាក់ទាន ហើយចូរព្យាបាល អ្នកជម្ងឺរបស់អស់លោកដោយវា (ទាននោះ) ពីព្រោះការដាក់ទានអាចកំចាត់ភ័ព្វអាក្រក់

212- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : إِنَّ اللَّهَ سُبْحَانَهُ فَرَضَ فِي أَمْوَالِ الْأَعْيَابِ أَقْوَاتَ الْفُقَرَاءِ
فَمَا جَاعَ فَقِيرٌ إِلَّا بِمَا مَنَعَ غَنِيٌّ

نهج البلاغة/533 الكلمات القصار/328

២១២. អ៊ីម៉ា អាមីរុល មុមីនីន អាឡី ឥល្យាស្កាម មានវចនៈថា៖ " អល់ឡោះហ្ន៎ ព្រះដ៏ផ្អែមបាន
កំណត់ជីវភាពរបស់ជនគោកយ៉ាកទៅលើទ្រព្យរបស់អ្នកមាន ។ ដូច្នោះ ដែលជន
គោកយ៉ាកនៅតែស្រែកឃ្លាននោះ ក៏ព្រោះតែពួកអ្នកបានបដិសេធគេ (មិនព្រមបរិច្ចាគ
ទ្រព្យខ្លួន) ។

ណាស្ត់យូល បាឡាភ្នុះត្តិ ទំព័រទី ៥៣៣ សេចក្តីវាយការណ៍ទី ៣២៨

213- قَالَ الْإِمَامُ الصَّادِقُ (ع) : أَيُّمَا مُؤْمِنٍ حَبَسَ مُؤْمِنًا عَنْ مَالِهِ وَهُوَ يَحْتَاجُ إِلَيْهِ لَمْ يَذُقْ وَاللَّهِ
مِنْ طَعَامِ الْجَنَّةِ وَ لَا يَشْرَبُ مِنَ الرَّحِيقِ الْمَخْتُومِ

بحار الأنوار/314/75

២១៣. អ៊ីម៉ា ឥម្រាមៈត្តិ ឥល្យាស្កាម មានវចនៈថា៖ "សូមស្រួចចំពោះអល់ឡោះហ្ន៎ អ្នកណាមួយមិន
បរិច្ចាគទ្រព្យរបស់ខ្លួន ក្នុងការផ្គត់ផ្គង់ជនទីលក្រដែលមានសទ្ធា អ្នកនោះនឹងមិនស្គាល់
រសជាតិនៃអាហារឃានស្ងួត និងពុំបានផឹកទឹកក្នុងភាពនំបិទជិតនៅទីនោះឡើយ ។"

បីប្តារុល អាន់រ៉ាវ ក្បាលទី ៧៥ ទំព័រ៣១៤

ការធ្វើសទ្ធាទាន

214- قَالَ رَسُولُ اللَّهِ (ص) : لَا تَزَالُ أُمَّتِي بِخَيْرٍ مَا لَمْ يَتَخَاوُنُوا، وَ أَذَوْا الْأَمَانَةَ، وَ اتَّوَا الرِّكَاءَ، وَ إِذَا
لَمْ يَفْعَلُوا ذَلِكَ أُتُّلُوا بِالْفَحْطِ وَالسَّيْبِ

وسائل الشيعة/13/6

196- عَنْ مُحَمَّدِ بْنِ مُسْلِمٍ عَنِ الصَّادِقِ عَنْ أَبِيهِ (ع) قَالَ، قَالَ لِي أَبِي عَلِيُّ بْنُ الْحُسَيْنِ (ع):
يَا بُنَيَّ انظُرْ خَمْسَةً فَلَا تُصَاحِبُهُمْ وَلَا تُحَادِثُهُمْ وَلَا تُرَافِقُهُمْ فِي طَرِيقٍ، فَقُلْتُ يَا أَبَتِ مَنْ هُمْ
عَرَّفَنِيهِمْ؟ قَالَ: إِيَّاكَ وَ مُصَاحِبَةَ الْكُذَّابِ فَإِنَّهُ بِمَنْزِلَةِ السَّرَابِ، يُقْرَبُ لَكَ الْبَعِيدَ وَ يُبْعَدُ لَكَ
الْقَرِيبَ، وَ إِيَّاكَ وَ مُصَاحِبَةَ الْفَاسِقِ فَإِنَّهُ بِأَيْعَاكَ بِأَكْلَةٍ أَوْ أَقْلٍ مِنْ ذَلِكَ وَ إِيَّاكَ وَ مُصَاحِبَةَ الْبَحِيلِ
فَإِنَّهُ يَخْذُلُكَ فِي مَالِهِ أَحْوَجَ مَا تَكُونُ إِلَيْهِ وَ إِيَّاكَ وَ مُصَاحِبَةَ الْأَحْمَقِ فَإِنَّهُ يُرِيدُ أَنْ يَنْفَعَكَ
فَيَضُرُّكَ، وَ إِيَّاكَ وَ مُصَاحِبَةَ الْقَاطِعِ لِرَجْمِهِ فَإِنِّي وَجَدْتُهُ مَلْعُونًا فِي كِتَابِ اللَّهِ عَزَّ وَجَلَّ فِي ثَلَاثَةِ
مَوَاضِعَ

الكافي/2/641

១៩៦. លោក មូហាំម៉ាដ្ឋ ប៊ីន មុស្លីម បានទទួលសេចក្តីវាយការណ៍ពីអ៊ីម៉ា ឥម្រាមៈត្តិ
ដែលបានទទួលមកពីបិតារបស់លោក ឥល្យាស្កាម ដែលមានវចនៈថា៖ "អ៊ីម៉ា អាឡី ប៊ីន ហ្ន៎សៃនី
បិតារបស់តថាគត បានថ្លែងថា៖ "កូនអើយ ចូរប្រយ័តមនុស្ស ៥ ប្រភេទ និងចូរ
កុំយកជាមិត្តនឹងពួកនោះ ចូរកុំនិយាយស្តីជាមួយពួកនោះ និងចូរកុំយកជាមិត្តរួមដំណើរ
ជាមួយពួកនោះ ។ " ខ្ញុំបានសួរលោកថា៖ " បិតាជនទាំងនោះជាអ្នកណា សូមបិតា ប្រាប់
ឲ្យខ្ញុំដឹងអំពីលក្ខណៈរបស់ពួកគេបានទេ ?" លោកបានតបថា៖
"១-ចូរប្រយ័ត្ន និងកុំចងមិត្តភាពនឹងអ្នកណាមួយដែលនិយាយកុហក ។ អ្នកនោះប្រៀប
បាននឹងការភាន់ភ្នែក ដែលធ្វើឲ្យអ្នកមើលឃើញថាជិតអ្វីដែលនៅឆ្ងាយ និងធ្វើឲ្យអ្នក
ឃើញថាឆ្ងាយអ្វីដែលនៅជិត ។
២-ចូរប្រយ័ត្ន និងកុំយកជាមិត្តនឹងជនមិនមានសីលធម៌ ព្រោះវានឹងលក់អ្នកដោយតម្លៃ
ចំណីមួយម៉ាត់ ឬតិចជាងនោះទៅទៀត ។
៣-ចូរប្រយ័ត្ន និងកុំយកជាមិត្តនឹងជនកំណាញ់ ព្រោះគេនឹងមិនផ្តល់ឲ្យអ្នកនូវទ្រព្យរបស់
គេទេ ពេលដែលអ្នកត្រូវការវា ។
៤-ចូរប្រយ័ត្ន និងកុំយកជាមិត្តរបស់ជនលេលា ព្រោះគេឲ្យប្រយោជន៍ដល់អ្នក តែគេក៏នឹង
ផ្តល់ទោសដល់អ្នកដែរ ។
៥-ចូរប្រយ័ត្ន និងកុំយកជាមិត្តនឹងអ្នកណាដែលផ្តាច់សម្ពន្ធនឹងសាច់ញាតិ ព្រោះពិត
ណាស់ បិតាបានឃើញថាជននោះជាអ្នកត្រូវបណ្តាសាក្នុងគម្ពីរអល់ឡោះហ្ន៎ ព្រះដ៏មាន

មហិទ្ធិបូទូ និងដំរុងរឿងដល់ទៅ ៣ កន្លែង ។"

គឺមានក្នុង សិ.២ អា.២៧ ,សិ.១៣អា.២៥,សិ.៤៧ អា២ ។

អាល់ កាហ្វីយ៍ ក្បាលទី ២ ទំព័រ១៤១

197- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : يَا كُمَّيْلُ! قُلِ الْحَقُّ عَلَى كُلِّ حَالٍ وَ وَاَدَّ الْمُتَّقِينَ، وَاهْجُرِ الْفَاسِقِينَ، وَ جَانِبِ الْمُنَافِقِينَ وَ لَا تُصَاحِبِ الْخَائِنِينَ

مستدرک الوسائل/12/197

១៩៧. អ៊ីម៉ាំ អាមីរុល មុមីនីន អាឡី صلوات الله عليه មានវចនៈថា៖ "គូម៉ែល់អើយ! ចូរអ្នកនិយាយការពិតគ្រប់ឱកាស ។ ចូរជាមិត្តនឹងជនមានគុណធម៌ ហើយចូរចៀសពួកប្រព្រឹត្តិអាក្រក់ ចូរអ្នកនៅឲ្យឆ្ងាយពីពួកលាក់ពុត និងចូរកុំសេពគប់នឹងពួកបនក្បត់ឡើយ ។"

មុសតាដ្ឋរីក អាល់វ៉ាសាអ៊ីល ក្បាលទី ១២ ទំព័រ១៩៧

ការបម្រើប្រជាជន

198- قَالَ رَسُولُ اللَّهِ (ص) : مَنْ فَرَّجَ عَنْ أَخِيهِ كُرْبَةً مِنْ كُرْبِ الدُّنْيَا فَفَرَّجَ اللَّهُ عَنْهُ كُرْبَةً مِنْ كُرْبِ يَوْمِ الْقِيَامَةِ

شهاب الأخبار/194

១៩៨. រ៉ស្មីលុលឡោះហ្វ៊ី صلوات الله عليه មានវចនៈថា៖ "អ្នកណាមួយបន្ធូរទុក្ខលោកនេះមួយចំណែកឲ្យបងប្អូនមុស្លិមរបស់គេ អស់ឡោះហ្វ៊ី رحمه الله នឹងបន្ធូរទុក្ខលោកមុខមួយចំណែកឲ្យអ្នកនោះ ។"

ស្វាហ្វា ប៊ុល អាក្កុបារ ទំព័រ១៩៨

199- قَالَ الْإِمَامُ الْحُسَيْنُ (ع) : إِنَّ حَوَائِجَ النَّاسِ إِلَيْكُمْ مِنْ نِعَمِ اللَّهِ عَلَيْكُمْ، فَلَا تَمْلُؤُوا النَّعَمَ

ស្រែកឃ្លាន នាំមកនូវការអភ័យទោស ។" ក្រោយពីនោះលោក صلوات الله عليه បានសូត្រព្រះបន្ទូលរបស់អស់ឡោះហ្វ៊ី رحمه الله ព្រះដ៏មានមហិទ្ធិបូទូ និងដំរុងរឿងថា៖ "បុជ្ជយផ្គត់ផ្គង់អាហារក្នុងថ្ងៃអត់ឃ្លាន ដល់កូនកំព្រាដែលជាសាច់ញាតិ ឬដល់អ្នកក្រីក្រដែលនៅក្នុងការខ្វះខាត (ស.៩០ អា. ១៤-១៦)" ។

អាល់ កាហ្វីយ៍ ក្បាលទី ២ ទំព័រ ២០១

ការបរិច្ចាគនិងការសាងសេចក្តីពេញចិត្តដល់អ្នកមានសទ្ធា

210- قَالَ رَسُولُ اللَّهِ (ص) : إِذَا خَرَجَتِ الصَّدَقَةُ مِنْ يَدِ صَاحِبِهَا تَتَكَلَّمُ بِخَمْسِ كَلِمَاتٍ: أَوْلَاهَا كُنْتُ فَأَيُّهَا فَاتَّبَعْتَنِي وَ كُنْتُ صَغِيرًا فَكَبَّرْتَنِي وَ كُنْتُ عَدُوًّا فَأَحْبَبْتَنِي وَ كُنْتُ تَحْرُسُنِي وَالْآنَ أَنَا أَحْرُسُكَ إِلَى يَوْمِ الْقِيَامَةِ

الاثنى عشرية/223

២១០. រ៉ស្មីលុលឡោះហ្វ៊ី صلوات الله عليه មានវចនៈថា៖ "ពេលទាន (ស្នៀមដ្ឋាភ្លេច) ចេញផុតដៃម្ចាស់វាទៅ វា (គឺវត្ថុដែលឲ្យជាទាននោះ) នឹងនិយាយ ៥ ប្រយោគថា៖ "កាលពីដំបូងខ្ញុំកំពុងតែស្លាប់ តែអ្នកបានធ្វើឲ្យខ្ញុំរស់ឡើងវិញ, កាលពីមុនខ្ញុំពុំមានន័យសោះ តែអ្នកធ្វើឲ្យខ្ញុំផ្តុំផ្តើម, កាលពីមុនខ្ញុំជាសត្រូវ តែអ្នកធ្វើឲ្យខ្ញុំទៅជាមិត្ត, អ្នកតែងតែការពារខ្ញុំ តែពេលនេះខ្ញុំនឹងការពារអ្នក រហូតដល់ថ្ងៃដែលរស់ឡើងវិញ ។"

អាល់អ៊ីស្តណា អុស្តុស្តារីយៈត៍ ទំព័រ ២២៣

211- قَالَ الْإِمَامُ الْكََاظِمُ (ع) : مَنْ سَرَّ مُؤْمِنًا فَبِاللَّهِ بَدَأَ وَ بِالنَّبِيِّ ثَنَى وَ بِنَا ثَلَّثَ

بحار الأنوار/314/74

២១១. អ៊ីម៉ាំ កាស៊ីម صلوات الله عليه មានវចនៈថា៖ "អ្នកណាមួយធ្វើឲ្យអ្នកសទ្ធាមានសោមនស្ស ទី ១- អ្នកនោះធ្វើឲ្យអស់ឡោះហ្វ៊ី رحمه الله សព្វព្រះហឫទ័យ ទី២- គេធ្វើឲ្យណាបីមានសោមនស្ស និងទី៣- គេធ្វើឲ្យយើង(ជាអស់លុលបែត) មាន សោមនស្ស ។"

207- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : سَبَبُ زَوَالِ الْيَسَارِ مَنْعُ الْمُحْتَاجِ

غرر الحكم/190/4

២០៧. អ៊ីម៉ាំ អាមីរុល មុមីនីន អាឡី صلوات الله عليه والسلام មានវចនៈថា៖ "មូលហេតុដែលធ្វើឲ្យទ្រព្យសាមសូន្យនោះគឺ ការមិនជួយជ្រោមជ្រែងអ្នកទីលក្រ ។"

គួររំលឹកកាំ ក្បាលទី ៤ ទំព័រ ១៩០

208- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : عَنِ النَّبِيِّ (ص) عَنِ اللَّهِ تَعَالَى فِي لَيْلَةِ الْمِعْرَاجِ : يَا

أَحْمَدُ مَحَبَّتِي مَحَبَّةُ الْفُقَرَاءِ، فَأَذِنَ الْفُقَرَاءَ وَ قَرَّبَ مَجْلِسَهُمْ مِنْكَ أَدْنِكَ و ...

الحياة/51/2

២០៨. អ៊ីម៉ាំ អាមីរុល មុមីនីន អាឡី صلوات الله عليه والسلام មានវចនៈថា៖ "ណាប៊ី صلوات الله عليه وآله មានវចនៈ ពីព្រះបន្ទូលអស់ឡោះហ្ន៎ عجل ព្រះដ៏មានមហិទ្ធិឫទ្ធិ និងដ៏រុងរឿង នាយបម្រើអ្នកវាច្ច ថា៖ "អាស្ថម័យម៉ាដូ អើយ អ្នកជាទីស្រឡាញ់របស់អញគឺអ្នកជាទីស្រឡាញ់របស់ជនក្រីក្រ ។ ចូរឲ្យជនក្រីក្រនៅជិតអ្នកជាងគេ និងចូរទុកដាក់ពួកគេឲ្យបានជិតស្និទ្ធនឹងខ្លួនអ្នក ដើម្បីអញនឹងខិតចូលជិតអ្នក..."

អាល់ហ្គាយ៉ាត្តុ ក្បាលទី ២ ទំព័រ ៥១

209- قَالَ الْإِمَامُ الصَّادِقُ (ع) : مَنْ أَطْعَمَ مُؤْمِنًا حَتَّى يَشْبِعَهُ لَمْ يَدْرِ أَحَدٌ مِنْ خَلْقِ اللَّهِ مَالَهُ مِنْ

الْأَجْرِ فِي الْآخِرَةِ لَا مَلَكَ مُقَرَّبٌ وَلَا نَبِيٌّ مُرْسَلٌ إِلَّا اللَّهُ رَبُّ الْعَالَمِينَ. ثُمَّ قَالَ: مَنْ مُوَجِّبَاتِ

الْمَغْفِرَةِ إِطْعَامِ الْمُسْلِمِ السَّعْبَانَ ثُمَّ تَلَا قَوْلَ اللَّهِ عَزَّ وَ جَلَّ: " أَوْ إِطْعَامٌ فِي يَوْمٍ ذِي مَسْعَبَةٍ * يَتِيمًا

ذَا مَقْرَبَةٍ * أَوْ مَسْكِينًا ذَا مَتْرَبَةٍ"

الكافي/201/2

២០៩. អ៊ីម៉ាំ ស្ទីឌីក្តី صلوات الله عليه والسلام មានវចនៈថា៖ "អ្នកណាមួយឲ្យអាហារដល់អ្នកសទ្ធាបរិភោគឆ្អែតទោះបីមនុស្សក្នុងចំណោមប្រជារាស្ត្រក្តី ទោះបីទេវតាជំនិតក្តី ទោះបីណាប៊ីក្តីក៏មិនដឹងថា រង្វាន់របស់អ្នកនោះ នាបរលោក ល្អប្រណិតប៉ុណ្ណាឡើយ លើកលែងតែអស់ឡោះហ្ន៎ عجل ម្ចាស់នៃពិភពទាំងពួង ។" លោក صلوات الله عليه والسلام បានបន្ថែមទៀតថា៖ "ឲ្យអាហារដល់មុស្លិមអ្នក

بحار الأنوار/318/74

១៩៩. អ៊ីម៉ាំ ហ្គ្លែសែន صلوات الله عليه والسلام មានវចនៈថា៖ " ពិតប្រាកដ ប្រជាជនដែលមករកអស់លោកជាបន្តបន្ទាប់នោះ ជាសេចក្តីប្រោសប្រណីមួយបែបរបស់អស់ឡោះហ្ន៎ عجل ដែលកើតមានលើអស់លោក ។ ដូច្នេះ ចូរអស់លោកកុំធុញទ្រាន់នឹងសេចក្តីប្រោសប្រណីនេះឡើយ ។"

ប៊ីហ្គារុល អាន់វ៉ារ ក្បាលទី ៧៤ ទំព័រ៣១៨

200- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : لَا يُكَلَّفُ أَحَدُكُمْ أَحَاهُ الطَّلَبَ إِذَا عَرَفَ حَاجَتَهُ

بحار الأنوار/166/74

២០០. អ៊ីម៉ាំ អាមីរុល មុមីនីន អាឡី صلوات الله عليه والسلام មានវចនៈថា៖ "កាលបើអស់លោកឃើញថាបងប្អូនមុស្លិមរបស់អស់លោកនៅក្នុងភាពទីលក្រ ចូរគិតគូរផង (កុំបណ្តោយឲ្យអ្នកនោះបង្ខំចិត្តហើបមាត់ ប្រាប់គេឲ្យជ្រាបអំពីសេចក្តីត្រូវការរបស់ខ្លួន) ។"

ប៊ីហ្គារុល អាន់វ៉ារ ក្បាលទី ៧៤ ទំព័រ១៦៦

201- عَنِ الصَّادِقِ عَنْ آبَائِهِ (ع) عَنِ رَسُولِ اللَّهِ (ص) قَالَ مَنْ أَطْعَمَ مُؤْمِنًا مِنْ جُوعٍ أَطْعَمَهُ اللَّهُ

مِنْ ثِمَارِ الْجَنَّةِ وَ مَنْ كَسَاهُ مِنْ عَرَى كَسَاهُ اللَّهُ مِنْ إِسْتَبْرَقٍ وَ حَرِيرٍ، وَ مَنْ سَقَاهُ شَرِبَهُ مِنْ عَطَشٍ

سَقَاهُ اللَّهُ مِنَ الرَّحِيقِ الْمَخْتُومِ، وَ مَنْ أَعَانَهُ أَوْ كَشَفَ كُرْبَتَهُ أَظَلَّهُ اللَّهُ فِي ظِلِّ عَرْشِهِ يَوْمَ لَا ظِلَّ إِلَّا

ظِلُّهُ

بحار الأنوار/382/74

២០១. អ៊ីម៉ាំ ស្ទីឌីក្តី صلوات الله عليه والسلام បានទទួលការផ្លែឆ្ងល់ពីបុព្វបុរសរបស់លោកថា រស្មីលុលឡោះហ្ន៎ عجل មានវចនៈថា៖ "អ្នកណាមួយឲ្យអាហារដល់អ្នកសទ្ធាឲ្យរួចផុតពីការស្រែកឃ្លាន អស់ឡោះហ្ន៎ عجل នឹងផ្គត់ផ្គង់អ្នកនោះដោយផ្លែឈើនៃឋានសួគ៌, អ្នកណាមួយឲ្យសំលៀកបំពាក់ដល់អ្នកសទ្ធា ដើម្បីបិទបាំងភាពអាក្រាត អស់ឡោះហ្ន៎ عجل នឹងឲ្យអ្នកនោះស្លៀកពាក់សំពត់ចរបាប់និងសូត្រ, អ្នកណាមួយឲ្យទឹកដល់អ្នកសទ្ធាដឹកទាល់តែបាត់ស្រែក អស់ឡោះហ្ន៎ عجل នឹងឲ្យអ្នកនោះដឹកទឹកពីភាពជនភណ្ឌបិទជិត, អ្នកណាមួយជួយអ្នកនោះ ប្តូរដោះគេឲ្យផុតទុក្ខវេទនា អស់ឡោះហ្ន៎ عجل នឹងឲ្យអ្នកនោះបាននៅក្រោមម្លប់រាជ

បញ្ជីរូបរបស់ព្រះអង្គនាថ្ងៃទូទាត់ ដែលកាលនោះនឹងពុំមានម្លប់ រៀបលែងតែម្លប់របស់ព្រះ
អង្គ ប៉ុណ្ណោះ ។"

បីហ្វាវុល អាន់រ៉ាវ ក្បាលទី ៧៤ ទំព័រ៣៨២

202- قَالَ رَسُولُ اللَّهِ (ص) : أَلْخَلْقُ عِيَالُ اللَّهِ فَأَحَبُّ الْخَلْقِ إِلَى اللَّهِ مَنْ نَفَعَ عِيَالَ اللَّهِ وَ أَدْخَلَ
عَلَى أَهْلِ بَيْتِ سُورًا

الكافي/2/164

២០២. រឿងលុលឡោះហ្នឹង មានវចនៈថា៖ " មនុស្សអាស្រ័យអល់ឡោះហ្នឹង ក្នុងការទ្រទ្រង់
ជីវិត ។ ដូច្នេះ អ្នកដែលអល់ឡោះហ្នឹង ស្រឡាញ់ជាងគេ គឺអ្នកផ្តល់ប្រយោជន៍ដល់បណ្តា
អ្នកអាស្រ័យអល់ឡោះហ្នឹង និងធ្វើឲ្យសមាជិកក្រុមគ្រួសារមួយសប្បាយចិត្ត ។"

អាល់ កាហ្វីយ៍ ក្បាលទី ២ ទំព័រ១៦៤

203- قَالَ رَسُولُ اللَّهِ (ص) : مَنْ أَعَانَ مُؤْمِنًا نَفَسَ اللَّهُ عَزَّرَ وَ جَلَّ عَنْهُ تَلَانًا وَسَبْعِينَ كُرْبَةً، وَاحِدَةً
بِالدُّنْيَا وَ ثَلَاثِينَ وَ سَبْعِينَ كُرْبَةً عِنْدَ كُرْبِهِ الْعُظْمَى، قَالَ: حَيْثُ يَتَشَاغَلُ النَّاسُ بِأَنْفُسِهِمْ

الكافي/2/199

២០៣. រឿងលុលឡោះហ្នឹង មានវចនៈថា៖ "អ្នកណាមួយជួយអ្នកសទ្ធាម្នាក់ (ពេលមាន
វិបត្តិ) អល់ឡោះហ្នឹង ព្រះដ៏មានមហិទ្ធិឫទ្ធិ និងដ៏រុងរឿង នឹងឲ្យអ្នកនោះផុតពីការឈឺចាប់
៧៣ ប្រការ, មួយប្រការគឺនៅឯលោកនេះ រីឯ៧២ ប្រការទៀតនៅគ្រាលឺចាប់ដ៏សែនធំ
ពេលដែលមនុស្សទាំងឡាយខ្លាចខ្លួននឹងខ្លួនឯង ។"

អាល់ កាហ្វីយ៍ ក្បាលទី ២ ទំព័រ១៩៩

ការឲ្យខ្ចី

204- قَالَ النَّبِيُّ (ص) : مَنْ سَكَأَ إِلَيْهِ أَخُوهُ الْمُسْلِمِ فَلَمْ يَفْرِضْهُ حَرَمَ اللَّهُ عَلَيْهِ الْحَنَّةَ يَوْمَ يَجْزَى

بحار الأنوار/369/76

២០៤. ណាប៊ី មានវចនៈថា៖ "អ្នកណាមួយដែលបងប្អូនមុស្លិមរបស់គេមកសួរខ្ចី តែ
មិនឲ្យអ្នកនោះខ្ចី អល់ឡោះហ្នឹងនឹងហាមមិនឲ្យអ្នកនោះចូលឋានសួគ៌ទេ នាថ្ងៃដែលព្រះ
អង្គប្រទានរង្វាន់ដល់បណ្តាអ្នកធ្វើល្អ ។"

បីហ្វាវុល អាន់រ៉ាវ ក្បាលទី ៧៦ ទំព័រ៣៦៩

205- قَالَ النَّبِيُّ (ص) : مَنْ اخْتَجَعَ إِلَيْهِ أَخُوهُ الْمُسْلِمِ فِي قَرْضٍ فَلَمْ يُفْرِضْهُ حَرَمَ اللَّهُ عَلَيْهِ الْحَنَّةَ
يَوْمَ يَجْزَى الْمُحْسِنِينَ

بحار الأنوار/367/76

២០៥. ណាប៊ី មានវចនៈថា៖ "អ្នកណាមួយដែលបងប្អូនមុស្លិមរបស់គេត្រូវការខ្ចីអ្វីមួយ
តែអ្នកនោះមិនឲ្យគេខ្ចីទេ អល់ឡោះហ្នឹងនឹងហាមអ្នកនោះមិនឲ្យចូលឋានសួគ៌ នាថ្ងៃ
ដែលព្រះអង្គនឹងប្រទានរង្វាន់ដល់អ្នកធ្វើល្អទាំងឡាយ ។"

បីហ្វាវុល អាន់រ៉ាវ ក្បាលទី ៧៦ ទំព័រ៣៦៧

ការជួយអ្នកទីលក្រ

206- قَالَ رَسُولُ اللَّهِ (ص) : سَائِلُوا الْعُلَمَاءَ، وَ حَاطِبُوا الْحُكَمَاءَ، وَ جَالِسُوا الْفُقَرَاءَ

تحف العقول/34

២០៦. រឿងលុលឡោះហ្នឹង មានវចនៈថា៖ "អស់លោកចូរសួររបស់អ្នកចេះដឹង និយាយ
ជាមួយបណ្តាអ្នកប្រាជ្ញ និងចូលរួមជាមួយអ្នកក្រ ។"

ទូហ្វា ហ្វីល អ៊ីត្តុល ទំព័រ ៣៤